

سُورَةُ الرَّعْدِ

၁၈-အံ့ဏှိ

အံ့ဏှိ-အံ့ဏှိ

سُورَةُ الرَّعْدِ
សូរ៉េរ៉េត្តិ ១៣ អាវ-រ៉ុក្កុដ្តិ

"អាវ-រ៉ុក្កុដ្តិ" ប្រែថា "រន្ទះ" ។ មាន ៤៣ អាយ៉ាស្ត ។

សូរ៉េរ៉េត្តិទី ៩៦ យោលតាមលេខរៀងដែលអល់ឡោះហ្គ្រីដាក់ចុះមក ។ អល់ឡោះហ្គ្រីបានដាក់ សូរ៉េរ៉េត្តិនេះចុះមកនៅឯម៉ាឌីណាស្ត ។

មគ្គផល - ប្រសិទ្ធភាព

១. ابن بابويه: بإسناده، عن أبي عبد الله (عليه السلام) أنه قال: «من أكثر من قراءة سورة الرعد لم يُصِبْهُ اللهُ بِصَاعِقَةٍ أبداً، و لو كان ناصبياً، و إذا كان مؤمناً أدخله الجنة بغير حساب، و يُشْفَعُ فِي جَمِيعٍ مَن يَعْرِفُهُ مِنْ أَهْلِ بَيْتِهِ وَ إِخْوَانِهِ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢١ حَدِيث: ٩٩ / ٥٤٣٠، ثواب الأعمال - الجزء: ١ صَفْحَة: ١٠٦)**

1. អ៊ីបន្ត បាច្ចិវ៉ែហ្គ យោលតាមបណ្តាញព័ត៌មានលោក បានតំណាលតមកពី អាច្ចិ អាប់ខុលឡោះហ្គ្រី ដែលមានវចនៈថា៖ "អ្នកណាសូត្រសូរ៉េត្តិ អាវ-រ៉ុក្កុដ្តិ ជាញឹកញយអល់ឡោះហ្គ្រីនឹងមិនឲ្យអ្នក នោះរងទុក្ខដោយសាររន្ទះឡើយ ទោះបីអ្នកនោះជាបុគ្គលប្រទូសប្រនាំងក៏ដោយ ។ បើអ្នកនោះជាអ្នក មានសទ្ធាព្រះអង្គនឹងឲ្យអ្នកនោះបានចូលឋានសួគ៌ដោយមិនបាច់ទូទាត់ទេ អ្នកនោះអាចជួយធ្វើ អន្តរាគមន៍ឲ្យក្រុមគ្រួសាររបស់ខ្លួនទាំងអស់គ្នាបានដែលខ្លួនស្គាល់ និងបងប្អូនអ្នកនោះ ។"

(ثواب الأعمال: 106)

២. وَ مِنْ (خَوَاصِّ الْقُرْآنِ): رُوِيَ عَنِ النَّبِيِّ (صَلَّى اللهُ عَلَيْهِ وَ آلِهِ) أَنَّهُ قَالَ: «مَنْ قَرَأَ هَذِهِ السُّورَةَ كَانَ لَهُ مِنَ الْأَجْرِ عَشْرُ حَسَنَاتٍ يَوْزَنُ كُلُّ سَحَابٍ مَضَى، وَ كُلِّ سَحَابٍ يَكُونُ، وَ يُبْعَثُ يَوْمَ الْقِيَامَةِ مِنَ الْمُؤْمِنِينَ بِعَهْدِ اللهِ، وَ مَنْ كَتَبَهَا وَ عَلَّقَهَا فِي لَيْلَةٍ مُظْلِمَةٍ بَعْدَ صَلَاةِ الْعِشَاءِ الْأَخْرَجَ عَلَى ضَوْءِ نَارٍ، وَ جَعَلَهَا مِنْ سَاعَتِهِ عَلَى بَابِ سُلْطَانٍ جَائِرٍ وَ ظَالِمٍ، هَلَكَ وَ زَالَ مُلْكُهُ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢١ حَدِيث: ٩٩ / ٥٤٣٢، خواص القرآن: ٣، مجمع البيان ٤١٩: ٦)**

2. ដកស្រង់ពី[សាត្រា] ខ្ញុំវ៉ាស្ត អាល់-គូរអាន គេបានធ្វើសេចក្តីរាយការណ៍តមកពីព្រះសាស្តា عليه السلام ដែល មានព្រះវចនៈថា៖ "អ្នកណាសូត្រសូរ៉េត្តិនេះ អ្នកនោះនឹងបានរង្វាន់ស្មើនឹងពពកទាំងអស់ក្នុងអតីត កាលនិងពពកទាំងអស់ដែលនឹងកើតមានក្នុងអនាគតកាល ។ អ្នកនោះនឹងរស់ឡើងវិញក្នុងថ្ងៃជំនុំជម្រះ ជាអ្នកស្មោះត្រង់ចំពោះកិច្ចសន្យារបស់អល់ឡោះហ្គ្រី ។ សរសេរសូរ៉េត្តិនេះ ហើយចងវាលើទ្វារផ្ទះ អាជ្ញាធរអយុត្តិធម៌និងទុច្ចរិត ក្នុងយប់ដ៏តក្រោយស្រ្តីឡាត់អាល់-អ៊ីស្តា ក្រោមពន្លឺភ្លើង អ្នកនោះ (គឺ អាជ្ញាធរនោះ) និងវិនាស អំណាចគ្រប់គ្រងរបស់បុគ្គលនោះនឹងរលាយសាបសូន្យ ។"

(خواص القرآن: 3، مجمع البيان 419: 6)

٣. وَ عَنِ الصَّادِقِ (عَلَيْهِ السَّلَامُ): «مَنْ كَتَبَهَا فِي لَيْلَةٍ مُظْلِمَةٍ بَعْدَ صَلَاةِ الْعَتَمَةِ، وَ جَعَلَهَا مِنْ سَاعَتِهِ عَلَى بَابِ السُّلْطَانِ الْجَائِرِ الظَّالِمِ، قَامَ عَلَيْهِ عَسْكَرُهُ وَ رَعِيَّتُهُ، فَلَا يُسْمَعُ كَلَامُهُ، وَ يُفْصَرُ عُمُرُهُ وَ قَوْلُهُ، وَ يَضِيقُ صَدْرُهُ، وَ إِنْ جُعِلَتْ عَلَى بَابِ ظَالِمٍ أَوْ كَافِرٍ أَوْ زَنْدِيقٍ، فَهِيَ تُهْلِكُهُ بِإِذْنِ اللَّهِ تَعَالَى». (خواص القرآن: ٤٢ «مخطوط» ، برهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢١ حَدِيث: ٩٩ ٥٤٣٣/)**

3. គេបានធ្វើសេចក្តីរាយការណ៍តមកពី អាស់-ស្វ័យភ័យ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "សរសេរសូរ្យវិញ្ញាណកថានេះ ក្នុងយប់ងងឹតក្រោយពីបានស្ងៀមស្ងៀមត្រូវចម្រើនហើយ ហើយចង់ក្នុងពេលយប់នោះលើទ្វារអាជ្ញាធរ អយុត្តិធម៌និងទុច្ចរិត កងទ័ពនិងប្រជារាស្ត្ររបស់បុគ្គលនោះ (គឺអាជ្ញាធរនោះ) នឹងបះបោរប្រឆាំងបុគ្គល នោះ (គឺអាជ្ញាធរនោះ) ។ ពួកគេនឹងមិនស្តាប់បុគ្គលនោះទេ ពួកគេនឹងមិនអនុវត្តតាមបញ្ជានិងសម្តី បុគ្គលនោះទេ ហើយទ្រង់បុគ្គលនោះនឹងចង្អៀត ។ បើដាក់វាលើទ្វារបុគ្គលទុច្ចរិត ឬបុគ្គលអសមត្ថ ឬ បុគ្គលឥតសាសនា វានឹងធ្វើឲ្យបុគ្គលនោះវិនាស អាស្រ័យការអនុញ្ញាតរបស់អល់ឡោះហ្ន៎ ។" (خواص القرآن: 42 «مخطوط»)

٤. العِيَّاشِيُّ: عَنْ عُثْمَانَ بْنِ عِيسَى، عَنِ الْحُسَيْنِ بْنِ أَبِي الْعَلَاءِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «مَنْ أَكْتَرَ قِرَاءَةَ سُورَةِ الرَّعْدِ لَمْ تُصِبْهُ صَاعِقَةٌ أَبَدًا، وَإِنْ كَانَ نَاصِبِيًّا، فَإِنَّهُ لَا يَكُونُ أَشْرَ مِنَ النَّاصِبِ، وَإِنْ كَانَ مُؤْمِنًا أَدْخَلَهُ اللَّهُ الْجَنَّةَ بِغَيْرِ حِسَابٍ، وَ يُشْفَعُ فِي جَمِيعِ مَنْ يَعْرِفُ مِنْ أَهْلِ بَيْتِهِ وَ إِخْوَانِهِ مِنَ الْمُؤْمِنِينَ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢١ حَدِيث: ٩٩ / ٥٤٣١ ، تفسير العياشي - الجزء: ٢ صَفْحَة: ٢٠٢ حَدِيث: ١)**

4. អាស់-អ៊ែយ៉ាស្វី បានតំណាលតមកពី អ៊ុយ្យាម៉ាន ប៊ិន អ៊ុយសា តមកពី អាស់-ហ្វ្លែសៃនី ប៊ិន អាហ្វិ អាស់- អាឡាអ៊ី តមកពី អាហ្វិ អាស់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកណាសូត្រសូរ្យវិញ្ញាណកថា អាស់-អ៊ែយ៉ាស្វី ជាញឹកញយ អ្នកនោះនឹងមិនត្រូវវិន័យបាញ់ទេ ទោះបីអ្នកនោះជា ណាស្វីប៊ី (អ្នកប្រឆាំង) ក៏ដោយ ព្រោះពុំមានអ្នកណាអាចកែលើសបុគ្គល ណាស្វីប៊ី ទេ ។ បើអ្នកនោះជាមុមិន អល់ឡោះហ្ន៎ ្ន៎នឹងឲ្យអ្នកនោះចូលឋានសួគ៌ដោយមិនបាច់ទូទាត់ គេនឹងអនុញ្ញាតឲ្យអ្នកនោះអាចធ្វើអន្តរាគមន៍ឲ្យ មនុស្សទាំងអស់បានដៃអ្នកនោះស្គាល់ ដែលជាក្រុមគ្រួសារខ្លួននឹងជាបងប្អូនមុមិនរបស់ខ្លួន ។" (تفسير العياشي 2: 202 / 1)

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ដោយនូវព្រះនាមអល់ឡោះហ្ន៎ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី ។

الْمَرَّةِ تِلْكَ آيَاتُ الْكِتَابِ وَالَّذِي أُنزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ وَلَكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ ﴿١﴾

១. អាណិហ្វ ឡា មីម វី ។ ទាំងនេះជារាជឱង្ការព្រះគម្ពីរ (គូរអាន) ។ អ្វីដែលត្រូវបានបើកឲ្យអ្នកដឹងពីព្រះ ម្ចាស់អ្នកជាការពិត តែមនុស្សភាគច្រើនពុំមានសទ្ធាចំពោះព្រះរាជឱង្ការទាំងនោះទេ ។

អធិប្បាយអាយ៉ាស្វី ១

13/1/13 1/1/13 قَالَ: أَخْبَرَنَا أَبُو الْحَسَنِ مُحَمَّدُ بْنُ هَارُونَ الرَّجَائِيُّ، فِيمَا كَتَبَ إِلَيَّ عَلَى يَدَيْ عَلِيِّ بْنِ أَحْمَدَ الْبَغْدَادِيِّ الْوَرَّاقِ، قَالَ: حَدَّثَنَا مُعَاذُ بْنُ الْمُنْتَنَى الْعَنْبَرِيُّ، قَالَ: حَدَّثَنَا عَبْدُ اللَّهِ بْنُ مُحَمَّدِ بْنِ أَسْمَاءَ، قَالَ: حَدَّثَنَا جُوَيْرِيَةُ، عَنْ سُفْيَانَ بْنِ سَعِيدِ الثَّوْرِيِّ، قَالَ: قُلْتُ لَجَعْفَرِ بْنِ مُحَمَّدِ بْنِ عَلِيِّ بْنِ الْحُسَيْنِ بْنِ عَلِيِّ بْنِ أَبِي طَالِبٍ (عَلَيْهِمُ السَّلَامُ): يَا ابْنَ رَسُولِ اللَّهِ، مَا مَعْنَى قَوْلِ اللَّهِ عَزَّ وَجَلَّ: "المر"؟ قَالَ: « المر معناه: أنا الله الْمُحْيِي الْمُمِيتُ الرَّزَّاقُ ». (البرهان في تفسير القرآن - الجزء: 3 - صَفْحَة: 223 حَدِيث: 99/ 543، معاني الأخبار - الجزء: 1 - صَفْحَة: 22)**

13/1/1 អ៊ីបនូ បាច្ចិវៃហ្មំបានថា [...] សុហ្មយ៉ាន ប៊ិន សាអ៊ីដូ អាល់-ស្បៅរី បានតំណាលថាខ្ញុំបានសួរ យ៉ាកុំហ្មារ ^{صلوات الله عليه والسلام} ប៊ិន មូហ្មាំម៉ាដូ ^{صلوات الله عليه والسلام} ប៊ិន អុលី ^{صلوات الله عليه والسلام} ប៊ិន អាល់-ហ្វៃសនី ^{صلوات الله عليه والسلام} ប៊ិន អុលី ^{صلوات الله عليه والسلام} ប៊ិន អាច្ចិ ត្ថិលិប ^{صلوات الله عليه والسلام} ថា: "ព្រះរាជបុត្រ ^{صلوات الله عليه والسلام} វិស្វលុលឡោះហ្មំ ^{صلوات الله عليه والسلام} អីយ ព្រះបន្ទូលអស់ឡោះហ្មំ ^{صلوات الله عليه والسلام} "អាលិហ្ម ឡាំ មីម វ" មានអត្ថន័យអ្វី? ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "អត្ថន័យរបស់ "អាលិហ្ម ឡាំ មីម វ" គឺ: "អញគឺ អស់ឡោះហ្មំ ^{صلوات الله عليه والسلام} អ្នកប្រទានជីវិត អ្នកប្រទានការស្លាប់ អ្នកទ្រទ្រង់ ។" (1/22) (معاني الأخبار: 22)

اللَّهُ الَّذِي رَفَعَ السَّمَوَاتِ بِعَمَدٍ تَرَوْنَهَا ثُمَّ أَسْتَوَىٰ عَلَى الْعَرْشِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى يُدَبِّرُ الْأَمْرَ يُفَصِّلُ الْآيَاتِ لَعَلَّكُمْ بِلِقَاءِ رَبِّكُمْ تُوقِنُونَ ﴿١٣﴾

២. អស់ឡោះហ្មំជាអ្នកលើកមេឃឡើងដោយឥតមានសសរដែលពួកអ្នកអាចមើលឃើញ (មិនអាចមើលឃើញសសរនោះទេ) ។ បន្ទាប់មកព្រះអង្គទ្រង់សម្តែងព្រះឆន្ទៈព្រះអង្គលើព្រះរាជបល្ល័ង្ក ។ ព្រះអង្គបានបង្ក្រាបដួងអាទិត្យនិងដួងចន្ទ្រ [ដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក] នីមួយៗមានដំណើរការទៅតាមកាលកំណត់ដែលបានកំណត់ស្រេច ។ ព្រះអង្គចាត់ចែងបញ្ហា[និងកិច្ចការនៃភពផែនដៃនៃចក្រវាល] ព្រះអង្គបំភ្លឺដោយពិស្តារព្រះសញ្ញាទាំងឡាយ ដើម្បីពួកអ្នកនឹងជឿជាក់ថានឹងបានជួបព្រះម្ចាស់ពួកអ្នក ។

មើលអធិប្បាយសូរ្យវិទ្យា ៥១ អាយ៉ាសុំ ៧-៩

وَهُوَ الَّذِي مَدَّ الْأَرْضَ وَجَعَلَ فِيهَا رَوَاسِيَ وَأَنْهَارًا وَمِنْ كُلِّ الشَّجَرَاتِ جَعَلَ فِيهَا زَوْجَيْنِ اثْنَيْنِ يُغْشَى اللَّيْلَ النَّهَارَ إِنَّ فِي ذَلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ ﴿١٤﴾

៣. ព្រះអង្គជាអ្នកលាតសន្ធឹងផែនដី [សម្រាប់ការរស់នៅរបស់ពួកអ្នក] ព្រះអង្គបានដាក់បណ្តាភ្នំនិងស្ទឹងនៅលើផែនដីនោះ ។ ព្រះអង្គបានឲ្យមានផលានុផលគ្រប់ប្រភេទជាគូ ពីរ នៅលើផែនដីនោះ ។ ព្រះអង្គធ្វើឲ្យពេលយប់គ្របលើពេលថ្ងៃ (ធ្វើឲ្យឆ្លាស់គ្នា) ។ ក្នុងអ្វីៗទាំងនេះមាននូវព្រះសញ្ញា [ដើម្បីបញ្ជាក់ឲ្យដឹងថាមានព្រះអ្នកបង្កើតសព្វសារពើ នាំឲ្យធ្វើសក្តារព្រះអង្គ] សម្រាប់ជនដែលត្រិះរិះ ។

អធិប្បាយអាយ៉ាសុំ ២-៣

13/3-2/13 1/3-2/13 قَالَ: حَدَّثَنِي أَبِي، عَنْ الْحُسَيْنِ بْنِ خَالِدٍ، عَنْ أَبِي الْحَسَنِ الرِّضَا (عَلَيْهِ السَّلَامُ)، قَالَ: قُلْتُ لَهُ: أَخْبِرْنِي عَنْ قَوْلِ اللَّهِ عَزَّ وَجَلَّ: "وَالسَّمَاءِ ذَاتِ الْحُبُكِ". فَقَالَ: هِيَ «مَجْبُوكَةٌ إِلَى الْأَرْضِ»، وَ شَبَّكَ بَيْنَ أَصَابِعِهِ. فَقُلْتُ: كَيْفَ تَكُونُ

مُجِبُّوكَ إِلَى الْأَرْضِ، وَ اللَّهُ يَقُولُ: «رَفَعَ السَّمَاوَاتِ بِعَبْرٍ عَمَدٍ تَرَوْنَهَا»؟ فَقَالَ: «سُبْحَانَ اللَّهِ! أَلَيْسَ اللَّهُ يَقُولُ: «بِعَبْرٍ عَمَدٍ تَرَوْنَهَا»؟»
قُلْتُ: بَلَى. فَقَالَ: «تَمَّ عَمَدٌ وَ لَكِنَّ لَا تَرَوْنَهَا».

13/2-3/1 អាណី ប៊ិន អ៊ុបរ៉ុហ្គីមមានប្រសាសន៍ថាឪពុកខ្ញុំបាននិយាយប្រាប់ខ្ញុំតមកពី អាណ-ហ្គ្វៃសេនី ប៊ិន
ខ្ញុំលីដូ តមកពី អាច្វី អាណ-ហ្គាសាន់ អាណ-រីដ្វី ^{صلوات الله عليه والسلام} ថាខ្ញុំបានទូលព្រះអង្គ ^{صلوات الله عليه والسلام} ថា: "សូមព្រះអង្គ
^{صلوات الله عليه والسلام} ប្រាប់ទូលបង្គំអំពីព្រះបន្ទូលអល់ឡោះហ្គ្វៃ ^{وَعَلَّ} [៥១:៧] [អញសូមសួរ]ចំពោះមេឃដែលពេញ
ដោយផ្លូវ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "វាភ្ជាប់មកឯផែនដី ។" ព្រះអង្គ ^{صلوات الله عليه والسلام} បានជៀតម្រាមដៃព្រះអង្គ
^{صلوات الله عليه والسلام} ឲ្យជិតគ្នា ។ ខ្ញុំបានទូលថា: "តើវាភ្ជាប់មកលើផែនដីដូចម្តេចទៅ អល់ឡោះហ្គ្វៃ ^{وَعَلَّ} មានព្រះបន្ទូលថា
[១៣:២] អល់ឡោះហ្គ្វៃជាអ្នកលើកមេឃឡើងដោយឥតមានសសរដែលពួកអ្នកអាចមើលឃើញ?"
ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "សូមថ្វាយសេចក្តីរុងរឿងចំពោះអល់ឡោះហ្គ្វៃ ^{وَعَلَّ} ! តើអល់ឡោះហ្គ្វៃ ^{وَعَلَّ} មិនមាន
ព្រះបន្ទូលទេថា ឥតមានសសរដែលពួកអ្នកអាចមើលឃើញ?" ខ្ញុំបានថា: "មែនហើយ ។" ព្រះអង្គ
^{صلوات الله عليه والسلام} មានវចនៈថា: "វាមានសសរ តែអស់លោកមើលសសរទាំងនោះមិនឃើញទេ ។"

قُلْتُ: كَيْفَ ذَلِكَ، جَعَلَنِي اللَّهُ فِدَاكَ؟ قَالَ: فَبَسَطَ كَفَّهُ الْبِئْسَى، ثُمَّ وَضَعَ الْيَمْنَى عَلَيْهَا، فَقَالَ: «هَذِهِ أَرْضُ الدُّنْيَا، وَ السَّمَاءُ الدُّنْيَا
فَوْقَهَا قُبَّةٌ، وَ الْأَرْضُ الثَّانِيَةُ فَوْقَ السَّمَاءِ الدُّنْيَا، وَ السَّمَاءُ الثَّانِيَةُ فَوْقَهَا قُبَّةٌ، وَ الْأَرْضُ الثَّلَاثَةُ فَوْقَ السَّمَاءِ الثَّانِيَةِ، وَ السَّمَاءُ الثَّلَاثَةُ
فَوْقَهَا قُبَّةٌ، وَ الْأَرْضُ الرَّابِعَةُ فَوْقَ السَّمَاءِ الثَّلَاثَةِ، وَ السَّمَاءُ الرَّابِعَةُ فَوْقَهَا قُبَّةٌ، وَ الْأَرْضُ الْخَامِسَةُ فَوْقَ السَّمَاءِ الرَّابِعَةِ، وَ السَّمَاءُ
الْخَامِسَةُ فَوْقَهَا قُبَّةٌ، وَ الْأَرْضُ السَّادِسَةُ فَوْقَ السَّمَاءِ الْخَامِسَةِ، وَ السَّمَاءُ السَّادِسَةُ فَوْقَهَا قُبَّةٌ، وَ الْأَرْضُ السَّابِعَةُ فَوْقَ السَّمَاءِ
السَّادِسَةِ، وَ السَّمَاءُ السَّابِعَةُ فَوْقَهَا قُبَّةٌ،

ខ្ញុំបានទូលថា: "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} យ៉ាងម៉េចទៅ?" ព្រះអង្គ ^{صلوات الله عليه والسلام}
ត្រដាងដៃឆ្វេង ដាក់ដៃស្តាំព្រះអង្គ ^{صلوات الله عليه والسلام} លើដៃឆ្វេង ហើយព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "នេះគឺដីលោក
នេះនិងមេឃលោកនេះ ឯខាងលើគឺដោម ។ ដីទីពីរនៅលើមេឃលោកនេះ មានដោមមួយនៅលើ
មេឃទីពីរ ។ ដីទីបីនៅលើមេឃទីពីរ មានដោមមួយនៅលើមេឃទីបី ។ ដីទីបួននៅលើមេឃទីបី
មានដោមមួយនៅលើមេឃទីបួន ។ ដីទីប្រាំនៅលើមេឃទីបួន មានដោមមួយនៅលើមេឃទី
ប្រាំ ។ ដីទីប្រាំមួយនៅលើមេឃទីប្រាំ មានដោមមួយនៅលើមេឃទីប្រាំមួយ ។ ដីទីប្រាំពីរនៅលើ
មេឃទីប្រាំមួយ មានដោមមួយនៅលើមេឃទីប្រាំពីរ ។

وَ عَرْشُ الرَّحْمَنِ تَبَارَكَ وَ تَعَالَى فَوْقَ السَّمَاءِ السَّابِعَةِ، وَ هُوَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: «الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ» طِبَاقًا "وَ مِنَ الْأَرْضِ
مِثْلَهُنَّ يَنْزِلُ الْأَمْرُ بَيْنَهُنَّ" فَأَمَّا صَاحِبُ الْأَمْرِ فَرَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ الْوَصِيُّ بَعْدَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ
فَائِمٌ عَلَى وَجْهِ الْأَرْضِ، فَإِنَّمَا يَنْزِلُ الْأَمْرُ إِلَيْهِ مِنْ فَوْقِ السَّمَاءِ مِنْ بَيْنِ السَّمَاءَاتِ وَ الْأَرْضِيْنَ». قُلْتُ: فَمَا تَحْتَنَا إِلَّا أَرْضٌ وَاحِدَةٌ؟
فَقَالَ: «مَا تَحْتَنَا إِلَّا أَرْضٌ وَاحِدَةٌ، وَ إِنَّ السِّتَّ هُنَّ فَوْقَنَا».* (تفسير القمي : جزء ٢ صَفْحَةٌ ٣٢٨)

ព្រះរាជបល្ល័ង្ករបស់ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានសិរីសួស្តី នៅលើមេឃទីប្រាំពីរ នេះគឺព្រះ
បន្ទូលអល់ឡោះហ្គ្វៃ ^{وَعَلَّ} [៦៥:១២] អល់ឡោះហ្គ្វៃជាព្រះអ្នកបង្កើតមេឃទាំងប្រាំពីរ ជាស្រទាប់ៗ (ជា
ជាន់ៗ) និងផែនដីស្រដៀងមេឃនោះដែរ ។ ព្រះបញ្ជាចុះមកឯពួកវាទាំងអស់នោះ ។ រីឯម្ចាស់នៃព្រះ
រាជបញ្ជាគឺវិស្វលុលឡោះហ្គ្វៃ ^{صلوات الله عليه والسلام} និងព្រះឧត្តរាធិការ ^{عليهم السلام} (គឺអ្នកស្នង) បន្ទាប់ពីវិស្វលុលឡោះហ្គ្វៃ ^{صلوات الله عليه والسلام} បិត

នៅលើផ្ទៃផែនដី ។ ព្រះរាជបញ្ជាចុះមកលើព្រះអង្គ صلوات الله عليه وآله ពីលើមេឃ មកពីលើមេឃទាំងប្រាំពីរនិងផែនដីទាំងប្រាំពីរ ។" ខ្ញុំបានទូលថា: "ពុំមានអ្វីទេនៅពីក្រោមយើង ក្រៅពីផែនដីមួយ ?" ព្រះអង្គ صلوات الله عليه وآله មានវចនៈថា: "មិនមានអ្វីទេនៅពីក្រោមយើង ក្រៅពីផែនដីមួយ និងផែនដីប្រាំមួយទៀតនៅពីលើយើង ។"

(تفسير القمي 65:12, 51:7: 2: 328)

٢/١٣-٢/٣ وَ عَنْهُ، عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ مُحَمَّدِ بْنِ الْحُسَيْنِ، عَنْ صَفْوَانَ بْنِ يَحْيَى، عَنْ عَبْدِ الرَّحْمَنِ بْنِ الْحَجَّاجِ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عليه السلام) عَنْ قَوْلِ اللَّهِ تَعَالَى: «الرَّحْمَنُ عَلَى الْعَرْشِ اسْتَوَى» فَقَالَ: «اسْتَوَى فِي كُلِّ شَيْءٍ، فَلَيْسَ شَيْءٌ أَقْرَبَ إِلَيْهِ مِنْ شَيْءٍ، لَمْ يَبْعُدْ مِنْهُ بَعِيدٌ وَ لَمْ يَقْرُبْ مِنْهُ قَرِيبٌ، اسْتَوَى فِي كُلِّ شَيْءٍ» (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٧٥٠ حَدِيث: ٦٩٩/٦٩٧٢، الكافي - الجزء: ١ صَفْحَة: ٩٩ حَدِيث: ٨)**

13/2-3/2 លោកបានផ្ទេរតមកពី មូហាំម៉ាដូ ប៊ិន យ៉ាស៊ុយ៉ា តមកពី មូហាំម៉ាដូ ប៊ិន អាស់-ហ្វាស៊ីស តមកពី ស្វហ្វាវ៉ាន ប៊ិន យ៉ាស៊ុយ៉ា តមកពី អាប់ឌុលរ៉េហ្វាហ្វា ប៊ិន អាស់-ហ្វាស៊ីស ដែលបានផ្ទេរថា ខ្ញុំបានសួរ អាធូ អាប់ឌុលរ៉េហ្វាហ្វា صلوات الله عليه وآله អំពីព្រះបន្ទូលអស់ឡោះហ្វា وَجَدَ [٢٠:٥] ព្រះដ៏មានព្រះមេត្តាធម៌ ទ្រង់សម្តែងព្រះឆន្ទៈព្រះអង្គលើព្រះរាជបល្ល័ង្ក ។ ព្រះអង្គ صلوات الله عليه وآله មានវចនៈថា: "ព្រះអង្គ وَجَدَ ទ្រង់សម្តែង ព្រះឆន្ទៈព្រះអង្គ وَجَدَ (اسْتَوَى) ក្នុងសព្វសារពើ ។ ពុំមានអ្វីមួយនៅជិតព្រះអង្គ وَجَدَ ជាងអ្វីមួយឡើយ ។ ពុំមានអ្វី មួយនៅឆ្ងាយពីព្រះអង្គ وَجَدَ ឡើយ ហើយក៏ពុំមានអ្វីមួយនៅជិតព្រះអង្គ وَجَدَ ឡើយដែរ ។ ព្រះអង្គ وَجَدَ ទ្រង់ សម្តែងព្រះឆន្ទៈព្រះអង្គ وَجَدَ (اسْتَوَى) ក្នុងសព្វសារពើ ។" (الكافي 1: 128/8)

وَفِي الْأَرْضِ قِطْعٌ مُتَجَاوِرَاتٌ وَجَنَّتٌ مِّنْ أَعْنَابٍ وَزُرْعٌ وَنَخِيلٌ وَصِنَوَانٌ وَغَيْرُ صِنَوَانٍ يُسْقَى بِمَاءٍ وَاحِدٍ وَنُفْضِلُ بَعْضَهَا عَلَى بَعْضٍ فِي الْأَكْلِ إِنَّ فِي ذَلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ ﴿٥﴾

៥. នៅលើផែនដីមានក្បាលដីជិតៗគ្នា មានច្បារទំពាំងបាយជូរ ធួនជាតិ តាលព្រឹក្ស (ដំណាំលម្អើ) ដែលមានបួសគល់តែមួយនិងបួសគល់ផ្សេងគ្នា ដែលត្រូវស្រោចទឹកដោយទឹកតែមួយ តែយើងធ្វើឲ្យ ផលានុផលភាគខ្លះមានគុណភាពប្រសើរជាងផលានុផលទៀត ។ នៅក្នុងអ្វីៗទាំងនេះមាននូវបណ្តា សញ្ញាបញ្ជាក់ថាមានអស់ឡោះហ្វា សម្រាប់ជនដែលប្រើប្រាជ្ញា ។

وَإِن تَعَجَبَ فَعَجَبٌ قَوْلُهُمْ أءِذَا كُنَّا تُرَابًا أَعْنَا لِمَا لَمْ يَخْلُقْ جَدِيدٌ أَوْلَاتِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ وَأُولَاتِكَ الْأَعْلَىٰ فِي أَعْنَاقِهِمْ وَأُولَاتِكَ أَصْحَابُ النَّارِ هُمْ فِيهَا خَالِدُونَ ﴿٥﴾

៥. [សាស្ត្រាអឺយ] បើអ្នកកាំងស្មារតី ពាក្យសម្តីពួកគេថា: "ពេលយើងទៅជាធ្នូលីហើយ តើយើងនឹងបាន កើតឡើងវិញឬទេ?" នោះធ្វើឲ្យកាំងស្មារតី ។ ជនទាំងនោះមិនជឿព្រះម្ចាស់ពួកគេទេ ពួកគេនឹងត្រូវ ដាក់ខ្នោះក ។ ពួកគេជាជនភ្លើងនរក ពួកគេនឹងនៅក្នុងនោះជានិច្ចអនន្ត ។

អធិប្បាយអាយ៉ាស៊ុ ៤-៥

١٣/٤-١/٥-١/٥ عَنِ الْعَيْشِيِّ: عَنِ الْخَطَّابِ الْأَعْوَرِ، رَفَعَهُ إِلَى أَهْلِ الْعِلْمِ وَالْفُقَهَاءِ مِنْ آلِ مُحَمَّدٍ (عَلَيْهِ وَ آلِهِ السَّلَامُ) ، قَالَ: « وَ فِي الْأَرْضِ قِطْعٌ مُتَجَاوِرَاتٌ ” يَعْنِي: هَذِهِ الْأَرْضُ الطَّيِّبَةُ مُجَاوِرَةٌ لِهَذِهِ الْأَرْضِ الْمَالِحَةِ وَ لَيْسَتْ مِنْهَا، كَمَا يُجَاوِرُ الْقَوْمُ الْقَوْمَ وَ لَيْسُوا مِنْهُمْ». (البرهان

ثلاثة
ارباع
الحزب
٢٥

في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢٥ حَدِيث: ٩٩ / ٥٤٤٠ ، تفسير العياشي - الجزء: ٢ صَفْحَة: ٢٠٣ حَدِيث: (٤)**

13/4-5/1 អាវ-រ៉ុក្កុដ្ឋ បានតំណាលតមកពី អាវ-ខ្ញុំត្រប់ អាវ-អាត្មា ថាគេបានលើកឡើងនូវ ហាឌីត្យនេះដែលឡើងទៅដល់ព្រះញាណិ្ត ដែលអ្នកនេះដឹងនៃព្រះរាជកុលដ្ឋានរបស់មូហាំម៉ាដ្ឋ ដែលមានវចនៈថា៖ "[១៣:៤] នៅលើផែនដីមានក្បាលដីជិតៗគ្នា មានន័យថាទឹកដីល្អនេះនៅជាប់ នឹងដីប្រទេសៈ តែវាមិនមកពីដីល្អនោះទេ ដូចមនុស្សនៅជិតគ្នាដែរតែមិនមែនជាគ្នាទេ ។"

(تفسير العياشي 2: 203 / 4)

١٣/٤-٥/١ إِبْنُ شَهْرٍ أَشُوبٍ: عَنِ الْخُرَّكُوشِيِّ فِي (شَرَفِ الْمُصْطَفَى) وَ التَّعَلُّبِيِّ فِي (الْكَشْفِ وَ الْبَيَانِ) وَ الْفَضْلِ بْنِ شَادَانَ فِي (الْأَمَالِي) وَ اللَّفْظُ لَهُ، بِإِسْنَادِهِمْ عَنْ جَابِرِ بْنِ عَبْدِ اللَّهِ، قَالَ: سَمِعْتُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يَقُولُ لِعَلِيِّ (عَلَيْهِ السَّلَامُ): «النَّاسُ مِنْ شَجَرٍ شَتَّى، وَ أَنَا وَ أَنْتَ مِنْ شَجَرَةٍ وَاحِدَةٍ - ثُمَّ قَرَأَ- " وَ جَنَّاتٍ مِنْ أَعْنَابٍ وَ زُرُوعٍ وَ نَحِيلٍ صِنَوَانٍ وَ غَيْرِ صِنَوَانٍ يُسْقَى بِمَاءٍ وَاحِدٍ " بِالنَّبِيِّ وَ بَكَ».

13/4-5/2 អ៊ីបន្ត ស្កាស្តរី អាស៊ីប [បានតំណាល]តមកពី [...] យ៉ាបៀវ ប៊ិន អ៊ាប់ខុលឡោះហ្គា ដែល បានតំណាលថាខ្ញុំបានឮរស្មីលុលឡោះហ្គា មានព្រះវចនៈប្រាប់អាល្លី ថា៖ "មនុស្សកើតមកពី អម្បូរផ្សេងៗ (ខ្សែលោហិត) ។ ខ្ញុំ និងអ្នកមកពីអម្បូរតែមួយ ។ រួចហើយព្រះអង្គ បានសូត្រ ថា៖ [១៣:៤] មានច្បារទំពាំងបាយជូរ ឆញ្ញជាតិ តាលព្រឹក្សដែលមានឫសគល់តែមួយនិងឫសគល់ ផ្សេងគ្នា ដែលត្រូវស្រោចទឹកដោយទឹកតែមួយ គឺដោយព្រះសាស្តា និងដោយអ្នក និងដោយអ្នក ។"

في رواية: «أَنَا وَ عَلِيٌّ مِنْ شَجَرَةٍ، وَ النَّاسُ مِنْ أَشْجَارٍ شَتَّى». (المنقب لابن المغازلي: ٤٠٠ / ٤٥٤ ، شواهد التنزيل ٢٨٨ / ٣٩٥ : ١، ترجمة الإمام علي (عليه السلام) من تاريخ ابن عساكر ١٤٢ / ١٧٨ : ١ ، تفسير القرطبي ٢٨٣ : ٩، فرائد السمطين ٥٢ / ١٧ : ١ ، الدر المنثور ٦٠٥ : ٤، تاريخ الخلفاء للسيوطي: ١٣٦ ، الصواعق المحرقة: ١٢٣ ، البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢٥ حَدِيث: (٥٤٣٩/ ٩٩)**

នៅក្នុងសេចក្តីរាយការណ៍មួយ [រស្មីលុលឡោះហ្គា មានព្រះវចនៈថា៖] "ខ្ញុំ និងអាល្លី មានពូជ ពង្សតែមួយ ចំណែកឯមនុស្សវិញមានពង្សផ្សេងៗ ។" (شواهد التنزيل 1: 288 / 395)

وَيَسْتَعِجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِنْ قَبْلِهِمُ الْمَثَلَتُ وَإِنَّ رَبَّكَ لَذُو مَعْفِرَةٍ لِلنَّاسِ عَلَى ظُلْمِهِمْ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ ﴿٦﴾

៦. ពួកគេ (ពួកបដិសេធសទ្ធា...) សូមឲ្យអ្នកបង្ខំឲ្យអកុសលឆាប់មកដល់ (ការដាក់ទោស) មុនកុសល (សុខុមាលភាពអនន្ត) ។ កាលពីមុនពួកគេមាន[ការធ្វើទោសជា]គំរូរួចមកហើយ ។ ការពិតព្រះម្ចាស់អ្នក សម្បូរដោយព្រះខន្តីអភ័យទោសលើមនុស្សទោះបីពួកគេទុច្ចរិតក៏ដោយ ។ ព្រះម្ចាស់អ្នកតឹងរឹងក្នុងការ ធ្វើទោស ។

អធិប្បាយអាយ៉ាស្ត ៦

١/٦/١٣ ابنُ بَابُوَيْهٍ، قَالَ: حَدَّثَنَا أَبُو عَلِيٍّ الْحُسَيْنِيُّ بْنُ أَحْمَدَ الْبَيْهَقِيُّ بَنِيْسَابُورَ، سَنَةَ اِثْنَتَيْنِ وَ خَمْسِينَ وَ ثَلَاثِمِائَةٍ، قَالَ: أَخْبَرَنَا مُحَمَّدُ بْنُ يَحْيَى الصَّوَلِيُّ، قَالَ: حَدَّثَنَا ابْنُ دَكْوَانَ، قَالَ: سَمِعْتُ اِبْرَاهِيمَ بْنَ اَلْعَبَّاسِ يَقُولُ: كُنَّا فِي مَجْلِسِ الرِّضَا (عَلَيْهِ السَّلَامُ) فَتَدَاكَّرْنَا اَلْكَبَائِرَ، وَ قَوْلَ اَلْمُعْتَزَلَةِ فِيهَا: اِنِّهَا لَا تُعْفَرُ، فَقَالَ الرِّضَا (عَلَيْهِ السَّلَامُ): « قَالَ أَبُو عَبْدِ اَللَّهِ (عَلَيْهِ السَّلَامُ): قَدْ نَزَلَ اَلْقُرْآنُ بِخِلَافِ قَوْلِ اَلْمُعْتَزَلَةِ، قَالَ اَللَّهُ جَلَّ جَلَالُهُ: "وَ اِنَّ رَبَّكَ لَدُوٌّ مَعْفِرَةٌ لِلنَّاسِ عَلٰى ظُلْمِهِمْ" ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢٦ حَدِيث: ٩٩ / ٥٤٤٢ ، التوحيد - الجزء: ١ صَفْحَة: ٤٠٦ حَدِيث: ٤)**

13/6/1 អ៊ីបនូ បាច្ចិវីហ្គា បានថ្លែងថា [...] អ៊ីបនូ ស្នាក់វ៉ាន បានតំណាលប្រាប់យើងថាខ្ញុំបានឮ អ៊ីបវីហ្គិម ប៊ិន អាល់-អុប៊ុបាស់ តំណាលថាយើងបាននៅជុំជាមួយ អាល់-វីជី^{صلوات الله عليه والسلام} ។ យើងបាននិយាយ អំពីបាបធំនិងទ្រឹស្តីរបស់ពួកមុត្តាស្យាឡាស្កុ (المعتزلة) ថាទាំងនេះមិនបានទទួលការលើកលែងទោស ឲ្យទេ ។ អាល់-វីជី^{صلوات الله عليه والسلام} មានវចនៈថា អាច្ចិ អុប៊ុប្យុលឡោះហ្គា^{صلوات الله عليه والسلام} មានវចនៈថា៖ "គួរអានត្រូវបើកឲ្យដឹង ប្រឆាំងទ្រឹស្តីពួកមុត្តាស្យាឡាស្កុ ។ អល់ឡោះហ្គា^{رحل}មានព្រះបន្ទូលថា៖ [១៣:៦] ការពិតព្រះម្ចាស់អ្នក សម្បូរដោយព្រះខន្តីអភ័យទោសលើមនុស្សទោះបីពួកគេទុច្ចរិតក៏ដោយ ។" (4 / 406) (التوحيد: 4)**

وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ إِنَّمَا أَنْتَ مُنذِرٌ وَلِكُلِّ قَوْمٍ هَادٍ ﴿٧﴾

៧. ពួកបដិសេធសទ្ធា [ពួកពហុទេពនិយម ពួកមានពុតត្បិត ពួកសក្តារបូជារូបបដិមា ពួកទុច្ចរិត...] ថា៖ "ហេតុអ្វីគេមិនដាក់ព្រះសញ្ញា (អព្វតហេតុ) មួយចុះមកឲ្យគេម្នាក់នេះ ពីព្រះម្ចាស់គេ ?" អ្នកគ្រាន់តែជា អ្នកដាស់តឿនទេ [អំពាវនាវឲ្យមករកអល់ឡោះហ្គា] ។ ប្រជាពស្រ្តីមួយៗមានអ្នកដឹកនាំម្នាក់ ។

មើលអធិប្បាយសូរ៉េរ៉េត្តិ ៥៣ អាយ៉ាស្កុ ៥៦-៦១ ។

អធិប្បាយអាយ៉ាស្កុ ៧

١/٧/١٣ اَلشَّيْخُ فِي (مَجَالِسِهِ)، قَالَ: أَخْبَرَنَا اَلْحُسَيْنِيُّ بْنُ اِبْرَاهِيمَ اَلْقُرَوْبِيُّ قَالَ: حَدَّثَنَا أَبُو عَبْدِ اَللَّهِ مُحَمَّدُ ابْنُ وَهْبَانَ، قَالَ: حَدَّثَنَا أَبُو اَلْقَاسِمِ عَلِيُّ بْنُ حُبَيْبٍ، قَالَ: حَدَّثَنَا أَبُو اَلْفَضْلِ اَلْعَبَّاسُ بْنُ مُحَمَّدِ بْنِ اَلْحُسَيْنِ، قَالَ: حَدَّثَنَا أَبِي، قَالَ: حَدَّثَنَا صَفْوَانُ بْنُ يَحْيَى، عَنْ اَلْحُسَيْنِ بْنِ أَبِي غُنْدَرٍ عَنِ اَلْمُفَضَّلِ، عَنْ أَبِي عَبْدِ اَللَّهِ (عَلَيْهِ السَّلَامُ)، قَالَ: « مَا بَعَثَ اَللَّهُ نَبِيًّا أَكْرَمَ مِنْ مُحَمَّدٍ (صَلَّى اَللَّهُ عَلَيْهِ وَ اٰلِهِ) وَ لَا خَلَقَ قَبْلَهُ أَحَدًا، وَ لَا اَنْذَرَ اَللَّهُ خَلْقَهُ بِأَحَدٍ مِنْ خَلْقِهِ قَبْلَ مُحَمَّدٍ (صَلَّى اَللَّهُ عَلَيْهِ وَ اٰلِهِ)، فَذَلِكَ قَوْلُهُ تَعَالَى: " هَذَا نَذِيرٌ مِنَ اَلنَّذْرِ اَلْأُولَى"، وَ قَالَ: " إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ" فَلَمْ يَكُنْ قَبْلَهُ مُطَاعٌ فِي اَلْخَلْقِ، وَ لَا يَكُونُ بَعْدَهُ إِلَى أَنْ تَقُومَ اَلسَّاعَةُ، فِي كُلِّ قَرْنٍ إِلَى أَنْ يَرِثَ اَللَّهُ الْأَرْضَ وَ مَنْ عَلَيْهَا». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٠ حَدِيث: ٩٩ / ٥٤٥٤ ، الأماي - الجزء: ٢ صَفْحَة: ٢٨٢)**

13/7/1 អាល់-ស្វែខ៍ បានថ្លែងនៅក្នុង[សាត្រា] ម៉ាយ៉ាលីស របស់លោកថា [...] អាល់-ហ្វ្វិសែនី ប៊ិន អាច្ចិ កុនដូរ បានតំណាលតមកពី អាល់-មូហ្វាដ្តដ្តល់ ដែលបានតំណាលតមកពី អាច្ចិ អុប៊ុប្យុលឡោះហ្គា^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "អល់ឡោះហ្គា^{رحل}មិនបានចាត់បញ្ជូនព្រះសាស្តាអង្គណាមក ដែលមានកិច្ចានុភាពជាងមូហ្គាម៉ាដ្ត^{صلوات الله عليه وآله وسلم} ទេ ព្រះអង្គ^{رحل}មិនបានបង្កើតអ្នកណាមួយមុនព្រះអង្គ^{صلوات الله عليه وآله وسلم} ទេ ព្រះអង្គ^{رحل}មិនបានដាស់តឿនសត្វលោកដោយអ្នកណាមួយមុនមូហ្គាម៉ាដ្ត^{صلوات الله عليه وآله وسلم} ឡើយ ។ នេះគឺព្រះបន្ទូល របស់ព្រះដ៏មហាខ្ពង់ខ្ពស់ [៥៣:៥៦] នេះជាអ្នកដាស់តឿនមួយរូបក្នុងចំណោមអ្នកដាស់តឿនរបស់

សម័យមុន ហើយព្រះអង្គ^ﷺមានព្រះបន្ទូលថា៖ [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជា
រាស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។ ដូច្នោះមិនមានអ្នកណាមួយគោរពតាមទេក្នុងចំណោមសត្វលោក
មុនព្រះអង្គ^ﷺនោះ ហើយនឹងមិនមានអ្នកណាមួយគោរពតាមទេក្រោយពីព្រះអង្គ^ﷺ រហូតដល់ពេល
វេលានឹងមកដល់ នៅក្នុងជំនាន់មនុស្សនីមួយៗ រហូតដល់អស់ឡោះហ្ន៎^ﷺយកផែនដីនិងមនុស្សដែល
នៅលើផែនដីនោះត្រឡប់វិញ ។" (الأمالي 2: 282)

٢/٧/١٣ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنْ مُحَمَّدِ بْنِ أَبِي عُمَيْرٍ عَنْ إِبْنِ أُذَيْنَةَ عَنْ بُرَيْدِ الْعَجَلِيِّ عَنْ أَبِي جَعْفَرٍ عَلَيْهِ السَّلَامُ فِي قَوْلِ اللَّهِ عَزَّ وَ
جَلَّ: «إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ» فَقَالَ: رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ الْمُنذِرُ وَ لِكُلِّ زَمَانٍ مَنَّا هَادٍ يَهْدِيهِمْ إِلَى مَا جَاءَ بِهِ نَبِيُّ
اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ، ثُمَّ الْهُدَاةُ مِنْ بَعْدِهِ عَلِيُّ ثُمَّ الْأَوْصِيَاءُ وَاحِدًا وَاحِدًا. (الكافي ج ١ ص ١٩١)

13/7/2 អុលី ប៊ិន អ៊ីបរ៉ូហ៊ីម [បានតំណាល]តមកពីឪពុកលោក តមកពី មូហ្គាំម៉ាដ្ឋ ប៊ិន អាហ្វិ អ៊ីម៉ែរ ត
មកពី អ៊ីបនូ អ៊ីស្តែណាស្កូ តមកពី ច្វីរ៉យដ្ឋ អាស់-អ៊ីច្លី ដែលបានតំណាលតមកពី អាហ្វិ យ៉ុក្កុហ្វារ^ﷺ
អំពីព្រះបន្ទូលអស់ឡោះហ្ន៎^ﷺ [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជារាស្ត្រនីមួយៗមានអ្នក
ដឹកនាំម្នាក់ ។ ព្រះអង្គ^ﷺមានវចនៈថា៖ "រិស្វលុលឡោះហ្ន៎^ﷺជាអ្នកព្រមាន ។ ក្នុងសម័យកាល
នីមួយៗ អ្នកដឹកនាំម្នាក់ដែលមកពីយើង^ﷺនឹងដឹកនាំពួកគេទៅរកអ្វីដែលព្រះសាស្តា^ﷺរបស់
អស់ឡោះហ្ន៎^ﷺបាននាំមក ។ ក្រោយមក អ្នកដឹកនាំបន្ទាប់ព្រះអង្គ^ﷺគឺអុលី^ﷺ បន្ទាប់មកទៀត
មានបណ្តាព្រះឧត្តរាធិការ^ﷺ (គឺអ្នកស្នង^ﷺ) ពីអ្នកស្នង^ﷺមួយទៅអ្នកស្នង^ﷺមួយទៀត ។"
(الكافي 1:191)

٣/٧/١٣ وَ عَنْهُ عَنِ الْحُسَيْنِ عَنْ أَحْمَدَ بْنِ أَبِي حَمْرَةَ عَنْ أَبَانَ بْنِ عُنْمَانَ عَنْ أَبِي مَرْيَمَ عَنْ عَبْدِ اللَّهِ بْنِ عَطَا قَالَ سَمِعْتُ أَبَا عَبْدِ اللَّهِ عَلَيْهِ
السَّلَامُ يَقُولُ: فِي هَذِهِ الْآيَةِ « إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ » قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ الْمُنذِرُ وَ بَعَلِي يَهْتَدِي الْمُهْتَدُونَ.
(بصائر الدرجات في فضائل آل محمد عليهم السلام - ج ١ , ص ٢٩)

13/7/3 [...] អុប៊ុនឡោះហ្ន៎ ប៊ិន អុក្កី បានថាខ្ញុំបានឮ អាហ្វិ អុប៊ុនឡោះហ្ន៎^ﷺ មានវចនៈអំពី
អាយ៉ាស្កូ [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជារាស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។ ព្រះ
អង្គ^ﷺមានវចនៈថា៖ "រិស្វលុលឡោះហ្ន៎^ﷺជាអ្នកព្រមាន ។ អុលី^ﷺជាមគ្គុទេសក៍ដឹកនាំរបស់
បណ្តាអ្នកដែលនៅលើផ្ទៃផែនដី ។" (بصائر الدرجات 1:29)

٤/٧/١٣ عَلِيُّ بْنُ الْحُسَيْنِ عَنْ عَلِيِّ بْنِ فَضَّالٍ عَنْ أَبِيهِ عَنْ إِبْرَاهِيمَ بْنِ مُحَمَّدٍ الْأَشْعَرِيِّ عَنْ مُحَمَّدِ بْنِ مَرْوَانَ عَنْ نَجْمٍ قَالَ سَمِعْتُ أَبَا
جَعْفَرٍ عَلَيْهِ السَّلَامُ يَقُولُ: « إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ » قَالَ الْمُنذِرُ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ الْهُدَايِ عَلِيُّ عَلَيْهِ السَّلَامُ.
(بصائر الدرجات في فضائل آل محمد عليهم السلام - ج ١ , ص ٣٠)

13/7/4 អុលី ប៊ិន អាស់-ហ្វិសែនី បានតំណាលតមកពី [...] ណាយ៉ុ ដែលបានតំណាលថាខ្ញុំបានឮ
អាហ្វិ យ៉ុក្កុហ្វារ^ﷺ មានវចនៈថា៖ "[១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជារាស្ត្រនីមួយៗ
មានអ្នកដឹកនាំម្នាក់ ។ អ្នកដាស់តឿនគឺរិស្វលុលឡោះហ្ន៎^ﷺ អ្នកដឹកនាំ (ព្រះមគ្គុទេសក៍) គឺអុលី
" (بصائر الدرجات 1:30)

٥/٧/١٣ وَ عَنْهُ عَنِ الْحُسَيْنِ عَنِ النَّضْرِ بْنِ سُؤَيْدٍ وَ فَضَالَةَ عَنْ مُوسَى بْنِ بَكْرِ عَنْ الْأَفْضَلِ قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ عَلَيْهِ السَّلَامُ عَنْ قَوْلِ اللَّهِ تَبَارَكَ وَ تَعَالَى « إِمَّا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ » قَالَ كُلُّ إِمَامٍ هَادٍ لِلْقَرْنِ الَّذِي هُوَ فِيهِمْ. (بصائر الدرجات في فضائل آل محمد عليهم السلام , ج 1 , ص 30)*

13/7/5 [...] អាវ-ហ្វ្រៃយ៍ បានតំណាលថាខ្ញុំបានសួរ អាធូ អាប់ខុលឡោះហ្វ្រៃ^{صلوات الله عليه والسلام} អំពីព្រះបន្ទូល អល់ឡោះហ្វ្រៃ^{تعالى} [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជាពលរដ្ឋនីមួយៗមានអ្នកដឹកនាំម្នាក់ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ៊ីម៉ានីមួយ^{صلوات الله عليه والسلام} ជាអ្នកដឹកនាំក្នុងសតវត្ស (តើសម័យកាល) ដែលអ៊ីម៉ា^{صلوات الله عليه والسلام} នោះស្ថិតនៅ ។" (بصائر الدرجات 30:1)

٦/٧/١٣* وَ عَنْهُ، قَالَ: حَدَّثَنَا أَبِي وَ مُحَمَّدُ بْنُ الْحُسَيْنِ (رَضِيَ اللَّهُ عَنْهُمَا)، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ الْحُسَيْنِ بْنِ أَبِي الْخَطَّابِ وَ يَعْقُوبُ بْنُ يَزِيدَ جَمِيعاً، عَنْ حَمَّادِ بْنِ عِيسَى، عَنْ حَرِيْزِ بْنِ عَبْدِ اللَّهِ، عَنْ مُحَمَّدِ بْنِ مُسْلِمٍ، قَالَ: قُلْتُ لِأَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي قَوْلِهِ تَعَالَى: "إِمَّا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ". قَالَ: «كُلُّ إِمَامٍ هَادٍ لِكُلِّ قَوْمٍ فِي زَمَانِهِمْ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢٩ حَدِيث: ٩٩ / ٥٤٥٠ ، كمال الدين و تمام النعمة : ٩/٦٦٧ ، ينابيع المودة : ١٠٠)**

13/7/6* លោកបានតំណាលថាឪពុកខ្ញុំនិងម្ចាស់ម៉ាដូ ប៊ិន អាវ-ហ្វាសាន់ បាននិយាយប្រាប់ខ្ញុំថា សាក្តីដូ ប៊ិន អាប់ខុលឡោះហ្វ្រៃ បាននិយាយប្រាប់យើងតមកពី ម្ចាស់ម៉ាដូ ប៊ិន អាវ-ហ្វ្រៃសែនី ប៊ិន អាធូ អាវ-ខត់តូប និង យ៉ាក្តូប ប៊ិន យ៉ាស្ត្រីដូ តមកពី ហ្វ្រៃម៉ាដូ ប៊ិន អ៊ីសា តមកពី ហ្វ្រៃស្រី ប៊ិន អាប់ខុលឡោះហ្វ្រៃ តមកពី ម្ចាស់ម៉ាដូ ប៊ិន មុស្លីម ដែលបាននិយាយថាខ្ញុំបានទូល អាធូ អាប់ខុលឡោះហ្វ្រៃ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្វ្រៃ^{تعالى} [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជាពលរដ្ឋនីមួយៗមានអ្នកដឹកនាំម្នាក់ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "រាល់អ៊ីម៉ា^{صلوات الله عليه والسلام} ជាអ្នកដឹកនាំ (ព្រះមគ្គទេសក៍) សម្រាប់គ្រប់ៗប្រជានិករក្នុងសម័យកាលរបស់ពួកគេ ។" (كمال الدين و تمام النعمة: 9/667. ينابيع المودة: 100)

٧/٧/١٣ حَدَّثَنَا عَلِيُّ بْنُ الْحُسَيْنِ بْنِ مُحَمَّدٍ عَنْ مُعَلَّى بْنِ مُحَمَّدٍ عَنْ مُحَمَّدِ بْنِ جُمُهِورٍ عَنْ مُحَمَّدِ بْنِ إِسْمَاعِيلَ عَنْ سَعْدَانَ عَنْ أَبِي بصيرٍ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: قُلْتُ لَهُ « إِمَّا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ » فَقَالَ رَسُولُ اللَّهِ الْمُنذِرُ وَ عَلِيُّ الْهَادِي يَا أَبَا مُحَمَّدٍ فَهَلْ مِنَّا هَادٍ الْيَوْمَ قُلْتُ بَلَى جُعِلْتُ فِدَاكَ مَا زَالَ فِيكُمْ هَادٍ مِنْ بَعْدِ هَادٍ حَتَّى زُفِعَتْ إِلَيْكَ

13/7/7 អាវលី ប៊ិន អាវ-ហ្វ្រៃសែនី ប៊ិន ម្ចាស់ម៉ាដូ បានតំណាលប្រាប់យើងតមកពី [...] អាធូបាស្ត្រៀវ ដែលបានតំណាលថាកាលខ្ញុំបានទូលព្រះអង្គ^{صلوات الله عليه والسلام} ថា៖ [១៣:៧] អ្នកគ្រាន់តែជាអ្នកដាស់តឿនទេ ។ ប្រជាពលរដ្ឋនីមួយៗមានអ្នកដឹកនាំម្នាក់ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "វិស្វលុលឡោះហ្វ្រៃ^{صلوات الله عليه والسلام} ជាអ្នកដាស់តឿន អាវលី^{صلوات الله عليه والسلام} ជាអ្នកដឹកនាំ ។ អាធូ ម្ចាស់ម៉ាដូអើយ តើមិនមានអ្នកដឹកនាំដែលមកពីយើង^{عليهم السلام} ទេសព្វថ្ងៃនេះ?" ខ្ញុំបានទូលថា៖ "ក្រាបទូល ។ សូមឲ្យទូលបង្គំបានធ្វើពលិកម្មដើម្បីព្រះអង្គ^{صلوات الله عليه والسلام} បណ្តាអ្នកដឹកនាំ^{عليهم السلام} ក្នុងចំណោមព្រះអង្គ^{عليهم السلام} មិនទាន់ចូលទិវង្គតទេ ពីអ្នកដឹកនាំមួយ^{صلوات الله عليه والسلام} ទៅអ្នកដឹកនាំមួយ^{صلوات الله عليه والسلام} លុះមកដល់ព្រះអង្គ^{صلوات الله عليه والسلام} ។"

فَقَالَ رَحِمَكَ اللَّهُ يَا أَبَا مُحَمَّدٍ وَ لَوْ كَانَتْ إِذَا نَزَلَتْ آيَةٌ عَلَى رَجُلٍ ثُمَّ مَاتَ ذَلِكَ الرَّجُلُ مَاتَ الْآيَةُ مَاتَ الْكِتَابُ وَ لَكِنَّهُ حَتَّى [حَيٍّ] جَرَى فِيمَنْ بَقِيَ كَمَا جَرَى فِيمَنْ مَضَى. (بصائر الدرجات في فضائل آل محمد عليهم السلام - جلد ١ , صفحه ٣١)

ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាច្ឆិ ម្លូហ្មាំម៉ាដ្ចីអ៊ីយ សូមអល់ឡោះហ្ម៉ា ^{صلوات الله عليه والسلام} អាណិតអាសូរលោក ។ បើគេដាក់ អាយ៉ាស្កុម្មយមកឲ្យបុរសម្នាក់ ហើយបុរសនោះស្លាប់ អាយ៉ាស្កុនោះក៏នឹងស្លាប់ដែរ ព្រះគម្ពីរក៏នឹងស្លាប់ តែនេះគង់នៅហើយធ្លាក់មកដល់បុគ្គល ^{صلوات الله عليه والسلام} ដែលគង់នៅ ដូចដែលវាបានធ្លាក់មកដល់អស់បុគ្គល ^{عليهم السلام} ក្នុងអតីតកាលនោះដែរ ។" (31:1) (بصائر الدرجات)

١٣/٧/٨ عَنْ عَبْدِ الرَّحِيمِ الْقَصِيرِ، قَالَ: كُنْتُ يَوْمًا مِنَ الْأَيَّامِ عِنْدَ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) فَقَالَ: «يَا عَبْدَ الرَّحِيمِ» «فُلْتُ: لَبَيْكَ: قَالَ: «قَوْلُ اللَّهِ: "إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ" إِذْ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): أَنَا الْمُنذِرُ وَ عَلِيٌّ الْهَادِي، فَمَنْ الْهَادِي الْيَوْمَ؟»

13/7/8 ទទួលបានពី អាប់ខុល រ៉ហ្មឹម អាល់-គូស្វយ័រ ដែលបានតំណាលថាថ្ងៃមួយខ្ញុំបាននៅជុំជាមួយ អាច្ឆិ យ៉ុក្កុហ្មារ ^{صلوات الله عليه والسلام} ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាប់ខុល រ៉ហ្មឹម អ៊ីយ ។" ខ្ញុំបានទូលថា៖ "ក្រាប ទូលព្រះអង្គ ^{صلوات الله عليه والسلام} ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះបន្ទូលអល់ឡោះហ្ម៉ា ^{صلوات الله عليه والسلام} [១៣:៧] អ្នកគ្រាន់តែជា អ្នកដាស់តឿនទេ ។ ប្រជាពស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។ កាលរស្មីលុលឡោះហ្ម៉ា ^{صلوات الله عليه والسلام} មានព្រះវចនៈ ថា៖ "ខ្ញុំ ^{صلوات الله عليه والسلام} ជាអ្នកដាស់តឿន អាលី ^{صلوات الله عليه والسلام} ជាអ្នកដឹកនាំ" តើសព្វថ្ងៃនេះអ្នកណាជាអ្នកដឹកនាំ ?"

قَالَ: فَسَكَّتْ طَوِيلًا، ثُمَّ رَفَعْتُ رَأْسِي، فَقُلْتُ: جُعِلْتُ فِدَاكَ، هِيَ فِيكُمْ، تَوَارَثُونَهَا رَجُلٌ فَرَجُلٍ حَتَّى انْتَهَتْ إِلَيْكَ، فَأَنْتَ - جُعِلْتُ فِدَاكَ - الْهَادِي، قَالَ: «صَدَقْتَ - يَا عَبْدَ الرَّحِيمِ - إِنَّ الْقُرْآنَ حَيٌّ لَا يَمُوتُ، وَ الْآيَةُ حَيَّةٌ لَا تَمُوتُ، فَلَوْ كَانَتْ الْآيَةُ إِذَا نَزَلَتْ فِي أَقْوَامٍ فَمَاتُوا مَاتَ الْقُرْآنُ، وَ لَكِنَّ هِيَ جَارِيَةٌ فِي الْبَاقِينَ كَمَا جَرَتْ فِي الْمَاضِينَ».

លោក (អ្នកអធិប្បាយ) បានថាខ្ញុំបាត់មាត់យ៉ាងយូរ ហើយខ្ញុំបានងើយមុខឡើង ទូលថា៖ "សូមឲ្យទូល បង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ។ នេះស្តីអំពីព្រះអង្គ ^{عليهم السلام} (គឺអ៊ីម៉ា ^{صلوات الله عليه والسلام}) ។ ជាកេរមរតកបានទៅ បុរសម្នាក់ ^{صلوات الله عليه والسلام} បន្ទាប់បុរសម្នាក់ ^{صلوات الله عليه والسلام} លុះបានមកដល់ព្រះអង្គ ^{صلوات الله عليه والسلام} ។ ដូច្នេះ សូមឲ្យទូលបង្គំបានធ្វើ ពលីកម្មដើម្បីព្រះអង្គ ^{صلوات الله عليه والسلام} ។ ព្រះអង្គ ^{عليهم السلام} ជាអ្នកដឹកនាំ ^{عليهم السلام} ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាប់ខុល រ៉ហ្មឹម អ៊ីយ លោកនិយាយត្រូវ ។ គួរអាននៅរស់ នឹងមិនស្លាប់ទេ ។ អាយ៉ាស្កុននៅរស់ នឹងមិនស្លាប់ទេ ។ ដូច្នេះបើអាយ៉ាស្កុននេះត្រូវបើកឲ្យដឹងអំពីមនុស្ស ពេលមនុស្សស្លាប់គួរអាននឹងស្លាប់ ។ តែអាយ៉ាស្កុននេះ ធ្លាក់មកលើអស់បុគ្គល ^{عليهم السلام} ដែលគង់នៅ ដូចវាបានធ្លាក់មកលើអស់បុគ្គល ^{عليهم السلام} ក្នុងអតីតកាលដែរ ។"

وَ قَالَ عَبْدُ الرَّحِيمِ: قَالَ: أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «إِنَّ الْقُرْآنَ حَيٌّ لَمْ يَمُتْ، وَ إِنَّهُ يَجْرِي كَمَا يَجْرِي اللَّيْلُ وَ النَّهَارُ، وَ كَمَا يَجْرِي الشَّمْسُ وَ الْقَمَرُ، وَ يَجْرِي عَلَى آخِرِنَا كَمَا يَجْرِي عَلَى أَوَّلِنَا». (الرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٣١ حَدِيث: ٩٩ / ٥٤٥٧، تفسير العياشي - الجزء: ٢ صَفْحَةٌ: ٢٠٣ حَدِيث: ٦)**

អាប់ខុល រ៉ហ្មឹមមាន ថា អាច្ឆិ អាប់ខុលឡោះហ្ម៉ា ^{صلوات الله عليه والسلام} មានវចនៈថា៖ "គួរអានគង់នៅ នឹងមិនស្លាប់ទេ ហើយវាអណ្តែតទៅដូចយប់និងថ្ងៃអណ្តែត ដូចថ្ងៃនិងខែអណ្តែត ។ វាអណ្តែតទៅដល់អស់បុគ្គល ^{عليهم السلام}

របស់យើង عليهم السلام ជំនាន់ក្រោយ ដូចវាអណ្តែតមកដល់អស់បុគ្គល عليهم السلام របស់យើង عليهم السلام ជំនាន់មុនដែរ ។"
(تفسير العياشي 2: 203 / 6)

٩/٧/١٣ أبو الحسن مُحَمَّدُ بْنُ أَحْمَدَ بْنِ عَلِيِّ بْنِ الْحُسَيْنِ بْنِ شَادَانَ: بِإِسْنَادِهِ عَنْ عَبْدِ اللَّهِ بْنِ عُمَرَ، قَالَ: قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «بِي أَنْذَرْتُمْ، وَبِعَلِيِّ بْنِ أَبِي طَالِبٍ إِهْتَدَيْتُمْ - وَ قَرَأَ: "إِنَّمَا أَنْتَ مُنْذِرٌ وَ لِكُلِّ قَوْمٍ هَادٍ" - وَ بِالْحَسَنِ أُعْطِيتُمْ الْإِحْسَانَ وَ بِالْحُسَيْنِ تَسْعُدُونَ وَ بِهِ تَشْفَوْنَ، أَلَا وَ إِنَّ الْحُسَيْنَ بَابٌ مِنْ أَبْوَابِ الْجَنَّةِ، مَنْ عَادَاهُ حَرَّمَ اللَّهُ عَلَيْهِ رِيحَ الْجَنَّةِ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٢ حَدِيث: ٩٩ / ٥٤٦١ ، مائة منقبة: ٤/٢٢ ، مقتل الحسين (عليه السلام) للخوارزمي ١٤٥: ١.)*

13/7/9 [...] អ្នកបំផ្លាញឡោះហ្ន៎ ប៊ីន អ៊ីមារ បានថារស៊ូលុលឡោះហ្ន៎ صلوات الله عليه وآله មានព្រះវចនៈថា៖ "រូបខ្ញុំ صلوات الله عليه وآله ជាអ្នកដាស់តឿនអស់លោក ។ អ្នកលី صلوات الله عليه وآله ប៊ីន អាហ្វិ ត្រីលីប صلوات الله عليه وآله ជាអ្នកដឹកនាំអស់លោក ។" ហើយព្រះអង្គសូត្រថា៖ "[១៣:៧] អ្នកគ្រាន់តែជាអ្នកព្រមានទេ ។ ប្រជារាស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។ គេប្រទានសេចក្តីល្អឲ្យអស់លោកដោយសារ អាល់-ហ្វាសាន់ صلوات الله عليه وآله ។ អស់លោកមានសេចក្តីសោមនស្សរីករាយដោយសារ អាល់-ហ្វិសៃនី صلوات الله عليه وآله អស់លោកខ្លោចចិត្ត (ព្រោះតែកើតទុក្ខ) ដោយសារគេ صلوات الله عليه وآله ។ អាល់-ហ្វិសៃនី صلوات الله عليه وآله ជាទ្វារមួយក្នុងចំណោមបណ្តាទ្វារឋានសួគ៌ ។ អ្នកណាជាសត្រូវរបស់គេ صلوات الله عليه وآله អស់ឡោះហ្ន៎ صلوات الله عليه وآله នឹងមិនឲ្យអ្នកនោះបានជុំក្លិនឋានសួគ៌ទេ ។"

(مائة منقبة: 4 / 22, مقتل الحسين (عليه السلام) للخوارزمي 1: 145)

١٠/٧/١٣ [الصفار القمي] * أَحْمَدُ بْنُ مُحَمَّدٍ، عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنِ الْحَسَنِ بْنِ مُحَمَّدٍ، عَنِ أَبِي حَمْرَةَ الثُّمَالِيِّ قَالَ: سَمِعْتُ أَبَا جَعْفَرٍ (عَلَيْهِ السَّلَامُ) يَقُولُ: دَعَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) بِيَطْهُورٍ فَلَمَّا فَرَعَ أَخَذَ بِيَدِ عَلِيِّ بْنِ أَبِي طَالِبٍ فَالَزَمَهَا يَدَهُ ثُمَّ قَالَ: * (إِنَّمَا أَنْتَ مُنْذِرٌ) * ثُمَّ صَمَّ يَدَهُ إِلَى صَدْرِهِ قَالَ: * (وَ لِكُلِّ قَوْمٍ هَادٍ) * . ثُمَّ قَالَ: يَا عَلِيُّ أَنْتَ أَصْلُ الدِّينِ وَ مَنَارُ الْإِيمَانِ وَ غَايَةُ الْهُدَى وَ قَائِدُ الْأَعْرَابِ الْمُحْجَلِينَ أَشْهَدُ لَكَ بِذَلِكَ. (تفسير أبي حمزة الثمالي - الجزء: ١ صفحة: ٢١٥ حَدِيث: ١٥٥ ، بصائر الدرجات ج ١ ص ٣٠)

13/7/10* អាល់-ស្វ័ហ្វារ អាល់-ត្មម្មី អាស្ម៉ាម៉ាដ្ចី ប៊ីន មូហ្គាម៉ាដ្ចី [បាននិយាយ] តមកពី អាល់-ហ្វិសៃនី ប៊ីន សាអ៊ីដ្ចី តមកពី អាល់-ហ្វាសាន់ ប៊ីន ម៉ាស្មុប៊ីប តមកពី អាហ្វិ ហ្គាស្មាស្មុ អាល់-ស្វ័ម៉ាលី ដែលបានថាខ្ញុំបានឮ អាហ្វិ យ៉ុក្កុហ្វារ صلوات الله عليه وآله មានវចនៈថារស៊ូលុលឡោះហ្ន៎ صلوات الله عليه وآله បានហៅឲ្យជម្រះខ្លួន ។ ពេលព្រះអង្គធ្វើរួចហើយ ព្រះអង្គ صلوات الله عليه وآله បានចាប់ដៃអាលី صلوات الله عليه وآله ជាប់មិនលែង ហើយមានព្រះវចនៈថា៖ "[១៣:៧] អ្នកគ្រាន់តែជាអ្នកព្រមានទេ ។" ហើយព្រះអង្គ صلوات الله عليه وآله ដាក់ដៃព្រះអង្គ صلوات الله عليه وآله លើទ្រូងអាលី صلوات الله عليه وآله ហើយមានព្រះវចនៈថា៖ "ប្រជារាស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។" បន្ទាប់មកព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា៖ "អាលី صلوات الله عليه وآله អើយ អ្នក صلوات الله عليه وآله ជាប្រភពដើមរបស់ព្រះសាសនា ជាប់បំភ្លឺជំនឿ (អ៊ីម៉ាន់) ជាគោលដៅនៃព្រះមគ្គទេសក៍ ជាព្រះអគ្គប្រមុខរបស់បណ្តាអ្នកត្រចះត្រចង់ ។ ខ្ញុំ صلوات الله عليه وآله សូមសប្បុរសឲ្យធ្វើកសិណសាក្សីឲ្យអ្នក صلوات الله عليه وآله អាស្រ័យប្រការនេះ ។" (155 / 215. بصائر الدرجات 1: 30)

١١/٧/١٣ * وَ عَنْهُ، قَالَ: حَدَّثَنَا عَلِيُّ بْنُ الْحُسَيْنِ بْنِ مُحَمَّدٍ، قَالَ: حَدَّثَنَا عُثْبَةُ بْنُ عَبْدِ اللَّهِ الْحَمَصِيُّ بِمَكَّةَ قِرَاءَةً عَلَيْهِ سَنَةَ ثَمَانِينَ وَ لَأَثْمَانَةَ، قَالَ: حَدَّثَنَا عَلِيُّ بْنُ مُوسَى الْعَطْفَانِيُّ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ يُونُسَ الْحَمَصِيُّ، قَالَ: حَدَّثَنِي مُحَمَّدُ بْنُ عُكَّاشَةَ، قَالَ: حَدَّثَنَا حُسَيْنُ بْنُ زَيْدِ بْنِ عَلِيٍّ، قَالَ: حَدَّثَنَا عَبْدُ اللَّهِ بْنُ الْحُسَيْنِ، عَنْ أَبِيهِ، عَنِ الْحَسَنِ (عَلَيْهِ السَّلَامُ)، قَالَ: «حَطَبَ رَسُولُ اللَّهِ (صَلَّى اللَّهُ

عَلَيْهِ وَآلِهِ يَوْمًا، فَقَالَ بَعْدَ مَا حَمَدَ اللَّهُ وَ أَتَى عَلَيْهِ: مَعَاشِرَ النَّاسِ، كَأَنِّي أَدْعَى فَأُجِيبُ، وَ إِنِّي تَارِكٌ فِيكُمْ التَّقْلِينَ: كِتَابَ اللَّهِ وَ عَتَرْتِي أَهْلَ بَيْتِي، مَا إِن تَمَسَّكُمْ بِمَا لَنْ تَضَلُّوا، فَتَعَلَّمُوا مِنْهُمْ، وَ لَا تَعْلَمُوهُمْ فَإِنَّهُمْ أَعْلَمُ مِنْكُمْ، لَا تَخْلُوا الْأَرْضَ مِنْهُمْ، وَ لَوْ حَلَّتْ إِدْنُ لَسَاخَتْ بِأَهْلِهَا.

13/7/11* [...] អុលី ប៊ីន អាល-ហ្គាសាន់ ប៊ីន មូហ្គាំម៉ាដូ បាននិយាយប្រាប់យើងតមកពី អ៊ីត្តូបាស៊ូ ប៊ីន អុប៊ុលឡោះហ្គាំ អាល-ហ្គ្រីមម៉ាស្ត្រី នៅឯម៉ាកកាស៊ូ គេបានសូត្រឲ្យលោកស្តាប់ក្នុងឆ្នាំ ៣៨០ តមកពី អុលី ប៊ីន មូសា អាល-កុត្តូហ្គានី តមកពី អាស៊ូម៉ាដូ ប៊ីន យូស៊ុហ្វ អាល-ហ្គ្រីមម៉ាស្ត្រី តមកពី មូហ្គាំម៉ាដូ ប៊ីន អ៊ីកកាស្តាស៊ូ តមកពី ហ្គ្រីសែន ប៊ីន ស្វែដ្វី ប៊ីន អុលី តមកពី អុប៊ុលឡោះហ្គាំ ប៊ីន អាល-ហ្គាសាន់ តមកពីឪពុកលោក តមកពី អាល-ហ្គាសាន់ ^{صلوات الله عليه والسلام} ដែលមានវចនៈថាថ្ងៃមួយវិស្វលុលឡោះហ្គាំ ^{صلوات الله عليه} បាន ថ្លែងប្រាប់[ប្រជារាស្ត្រ] បន្ទាប់ពីបានថ្វាយថោមនាការនិងលើកតម្កើងអល់ឡោះហ្គាំ ^{عجل} ថា៖ "ប្រជារាស្ត្រ អើយ! គេបានកោះហៅខ្ញុំ ^{صلوات الله عليه وآله} ខ្ញុំ ^{صلوات الله عليه وآله} បានឆ្លើយតបហើយ ។ ខ្ញុំ ^{صلوات الله عليه وآله} ទុកឲ្យអស់លោកនូវវត្ថុសំខាន់ពីរគឺ៖ ព្រះគម្ពីរអល់ឡោះហ្គាំ ^{عجل} និងគ្រួសារខ្ញុំ ^{صلوات الله عليه وآله} ព្រះរាជកុលដ្ឋាន ^{عليهم السلام} ។ បើអស់លោកតាមវត្ថុទាំងពីរនេះ អស់ លោកនឹងមិនរងរងជាដាច់ខាត ។ ដូច្នេះ ចូរអស់លោកសិក្សាពីពួកគេ ^{عليهم} ចូរអស់លោកកុំចង់បង្រៀន ពួកគេ ^{عليهم} ព្រោះពួកគេ ^{عليهم} ចេះដឹងលើសអស់លោក ។ ផែនដីមិនអាចគ្មានពួកគេ ^{عليهم} បានទេ ។ បើផែនដី គ្មានពួកគេ ^{عليهم} វានឹងលិចលង់ជាមួយប្រជានិករដែលនៅពីលើវា ។"

ثُمَّ قَالَ (عَلَيْهِ السَّلَامُ): اللَّهُمَّ إِنِّي أَعْلَمُ أَنَّ الْعِلْمَ لَا يَبِيدُ وَ لَا يَنْقَطِعُ، وَ أَنَّكَ لَا تَخْلِي الْأَرْضَ مِنْ حُجَّةٍ لَكَ عَلَى خَلْقِكَ، ظَاهِرٍ لَيْسَ بِالْمُطَاعِ، أَوْ خَائِفٍ مَعْمُورٍ كَيْ لَا تَبْطُلَ حُجَّتُكَ، وَ لَا يَضِلَّ أَوْلِيَاؤُكَ بَعْدَ إِذْ هَدَيْتَهُمْ، أُولَئِكَ الْأَقْلُونَ عَدَدًا، الْأَعْظَمُونَ قَدْرًا عِنْدَ اللَّهِ.

បន្ទាប់មកព្រះអង្គ ^{صلوات الله عليه وآله} មានវចនៈថា៖ "អល់ឡោះហ្គាំ ^{عجل} អើយ! ទូលព្រះបង្គំជាខ្ញុំ ^{صلوات الله عليه وآله} ដឹងថាព្រះអភិញ្ញាមិន អាចសាបសូន្យ មិនអាចចប់បានឡើយ ។ ព្រះអង្គ ^{عجل} មិនទុកឲ្យផែនដីគ្មានព្រះអាជ្ញាធរ ^{صلوات الله عليه وآله} របស់ព្រះ អង្គ ^{عجل} លើអស់សត្វលោករបស់ព្រះអង្គ ^{عجل} ទេ ទោះបីគេមិនឃើញគេគោរពព្រះអាជ្ញាធរនោះ ^{صلوات الله عليه وآله} ឬព្រះ អាជ្ញាធរនោះខ្លាច កំបាំងបាត់ក៏ដោយ ក៏ព្រះអាជ្ញាធររបស់ព្រះអង្គ ^{عجل} មិនត្រូវមោឃៈដែរ ។ បណ្តាមិត្ត របស់ព្រះអង្គ ^{عجل} នឹងមិនរងរងទេ បន្ទាប់ពីព្រះអង្គ ^{عجل} បានដឹកនាំពួកគេហើយ ។ ពួកគេមានចំនួនតិច ណាស់ ពួកគេមានតម្លៃថ្លៃថ្លាសម្រាប់អល់ឡោះហ្គាំ ^{عجل} ។"

فَلَمَّا نَزَلَ عَنْ مَنْبَرِهِ قُلْتُ لَهُ: يَا رَسُولَ اللَّهِ، أَمَا أَنْتَ الْحُجَّةُ عَلَى الْخَلْقِ كُلِّهِمْ؟ قَالَ: يَا حَسَنُ، إِنَّ اللَّهَ يَقُولُ: ”إِنَّمَا أَنْتَ مُنْذِرٌ وَ لِكُلِّ قَوْمٍ هَادٍ“ فَأَنَا الْمُنْذِرُ، وَ عَلِيٌّ الْهَادِي.

ពេលព្រះអង្គ ^{صلوات الله عليه وآله} ចុះពីលើវេទិកា ខ្ញុំ ^{صلوات الله عليه وآله} បានទូលព្រះអង្គ ^{صلوات الله عليه وآله} ថា៖ "វិស្វលុលឡោះហ្គាំ ^{صلوات الله عليه وآله} អើយ! ព្រះអង្គ ^{صلوات الله عليه وآله} មិនមែនព្រះអាជ្ញាធររបស់អល់ឡោះហ្គាំ ^{عجل} លើអស់សត្វលោកទេ ?" ព្រះអង្គ ^{صلوات الله عليه وآله} មានព្រះវចនៈថា៖ "ហ្គាសាន់ ^{صلوات الله عليه وآله} អើយ! ការពិតអល់ឡោះហ្គាំ ^{عجل} មានព្រះរាជបន្ទូលថា៖ [១៣:៧] អ្នកគ្រាន់តែជាអ្នក ព្រមានទេ ។ ដូច្នេះខ្ញុំ ^{صلوات الله عليه وآله} អ្នកដាស់តឿន តែអុលី ^{صلوات الله عليه وآله} ជាព្រះមគ្គុទេសក៍អ្នកដឹកនាំ ។"

قُلْتُ: يَا رَسُولَ اللَّهِ، فَقَوْلُكَ: إِنَّ الْأَرْضَ لَا تَخْلُو مِنْ حُجَّةٍ؟ قَالَ: نَعَمْ، عَلِيٌّ هُوَ الْإِمَامُ وَ الْحُجَّةُ بَعْدِي وَ أَنْتَ الْإِمَامُ وَ الْحُجَّةُ بَعْدَهُ وَ الْحُسَيْنُ الْإِمَامُ وَ الْحُجَّةُ وَ الْحَلِيفَةُ بَعْدَكَ

ខ្ញុំ^{صلوات الله عليه والسلام} បានទូលថា៖ "រឿងលុលឡោះហ្ន៎^{صلوات الله عليه وآله وسلم} អើយ! ព្រះវចនៈព្រះអង្គ^{صلوات الله عليه وآله وسلم} ដែលថាផែនដីមិនអាចគ្មានព្រះ
 អាជ្ញាធរ^{صلوات الله عليه والسلام} បានទេនោះមានន័យថាអ្វី?" ព្រះអង្គ^{صلوات الله عليه وآله وسلم} មានព្រះវចនៈថា៖ "មែន អាល្លឺ^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام}
 និងជាព្រះអាជ្ញាធរអត់ពីខ្ញុំ^{صلوات الله عليه وسلم} ទៅ ។ អ្នក^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام} និងជាព្រះអាជ្ញាធរបន្ទាប់ពីគេ^{صلوات الله عليه والسلام} ។ អាល្ល-
 ហ្ន៎សែនី^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام} ជាព្រះអាជ្ញាធរនិងជាស្តេចខ្ញុំលិហូបន្ទាប់ពីអ្នក^{صلوات الله عليه والسلام} ។

و لَقَدْ نَبَّأَ اللَّطِيفُ الْخَبِيرُ أَنَّهُ يَخْرُجُ مِنْ صُلْبِ الْحُسَيْنِ وَلَدٌ يُقَالُ لَهُ عَلِيُّ سَمِيِّ جَدِّهِ عَلِيٍّ، فَإِذَا مَضَى الْحُسَيْنُ قَامَ بِالْأَمْرِ بَعْدَهُ عَلِيُّ
 ابْنُهُ، وَ هُوَ الْإِمَامُ وَ الْحُجَّةُ بَعْدَ أَبِيهِ

ព្រះទ្រង់ញាណឥតទើសទាល់ ព្រះទ្រង់ញាណសព្វសារពើ បានប្រាប់ខ្ញុំ^{صلوات الله عليه وسلم} ថាព្រះអង្គ^{صلوات الله عليه وآله وسلم} នឹងយកចេញ
 ពីក្នុងផ្លឹងខ្នងរបស់អាល្ល-ហ្ន៎សែនី^{صلوات الله عليه والسلام} នូវព្រះរាជបុត្រមួយដែលមានព្រះនាមថា អាល្លឺ^{صلوات الله عليه والسلام} ។ ព្រះរាជ
 អយ្យកោ^{صلوات الله عليه والسلام} របស់គេ^{صلوات الله عليه والسلام} ដាក់ឈ្មោះឲ្យគេ^{صلوات الله عليه والسلام} ថា អាល្លឺ^{صلوات الله عليه والسلام} ។ កាលណាអាល្ល-ហ្ន៎សែនី^{صلوات الله عليه والسلام} ចាក
 លោកនេះ កាលនោះអាល្លឺ^{صلوات الله عليه والسلام} ព្រះរាជបុត្ររបស់គេ^{صلوات الله عليه والسلام} នឹងទទួលការកិច្ចបន្ទាប់ពីគេ^{صلوات الله عليه والسلام} ។ គេ^{صلوات الله عليه والسلام}
 ជាអ្វីមាំ^{صلوات الله عليه والسلام} និងជាព្រះអាជ្ញាធរអត់ពីព្រះបិតា^{صلوات الله عليه والسلام} គេ^{صلوات الله عليه والسلام} ។

و يُخْرِجُ اللَّهُ مِنَ صُلْبِ عَلِيٍّ وَوَلَدًا سَمِيًّا، وَ أَشْبَهُهُ النَّاسُ بِي عَلِيمُهُ عِلْمِي، وَ حُكْمُهُ حُكْمِي، وَ هُوَ الْإِمَامُ وَ الْحُجَّةُ بَعْدَ أَبِيهِ

អាល្លឺ^{صلوات الله عليه والسلام} នឹងយកចេញពីក្នុងផ្លឹងខ្នងអាល្លឺ^{صلوات الله عليه والسلام} នូវព្រះរាជបុត្រមួយដែលមានព្រះនាមខ្ញុំ^{صلوات الله عليه وسلم} គេ^{صلوات الله عليه والسلام}
 ដូចខ្ញុំ^{صلوات الله عليه وسلم} ជាងគេ ។ ចំណេះរបស់គេ^{صلوات الله عليه والسلام} ជាចំណេះរបស់ខ្ញុំ^{صلوات الله عليه وسلم} ។ ប្រាជ្ញាគេ^{صلوات الله عليه والسلام} ជាប្រាជ្ញាខ្ញុំ^{صلوات الله عليه وسلم} ។
 គេ^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام} និងជាព្រះអាជ្ញាធរបន្ទាប់ព្រះបិតា^{صلوات الله عليه والسلام} គេ^{صلوات الله عليه والسلام} ។

و يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ مُحَمَّدٍ مَوْلُودًا يُقَالُ لَهُ جَعْفَرٌ، أَصْدَقُ النَّاسِ قَوْلًا وَ فِعْلًا، وَ هُوَ الْإِمَامُ وَ الْحُجَّةُ بَعْدَ أَبِيهِ

អាល្លឺ^{صلوات الله عليه والسلام} នឹងយកចេញពីក្នុងផ្លឹងខ្នងមូហាំម៉ាដ្ឋ (អាល្ល-បាភ្លៀវ^{صلوات الله عليه والسلام}) នូវព្រះរាជបុត្រមួយដែល
 មានព្រះនាមថា យ៉ាក្នុងហ្វារ^{صلوات الله عليه والسلام} ជាបុគ្គលសព្វដាច់គេដោយពាក្យសម្តីនិងដោយទង្វើ ។ គេ^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام}
 និងជាព្រះអាជ្ញាធរបន្ទាប់ព្រះបិតា^{صلوات الله عليه والسلام} គេ^{صلوات الله عليه والسلام} ។

و يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ جَعْفَرٍ مَوْلُودًا يُقَالُ لَهُ مُوسَى، سَمِيُّ مُوسَى بْنِ عِمْرَانَ (عَلَيْهِ السَّلَامُ)، أَشَدُّ النَّاسِ تَعَبُّدًا، فَهُوَ الْإِمَامُ وَ
 الْحُجَّةُ بَعْدَ أَبِيهِ،

អាល្លឺ^{صلوات الله عليه والسلام} នឹងយកចេញពីក្នុងផ្លឹងខ្នងយ៉ាក្នុងហ្វារ^{صلوات الله عليه والسلام} នូវព្រះរាជបុត្រមួយ ដែលមានព្រះនាមថា
 មូសា^{صلوات الله عليه والسلام} ព្រះនាមរបស់ មូសា^{صَلَّى اللهُ عَلَيْهِ وَسَلَّمَ} ប៊ីន អ៊ីមរ៉ាន^{صَلَّى اللهُ عَلَيْهِ وَسَلَّمَ} គេ^{صلوات الله عليه والسلام} ជាបុគ្គលដែលខ្លាំងក្លាដាច់អស់មនុស្ស
 លោកក្នុងការធ្វើសក្តារៈ ។ គេ^{صلوات الله عليه والسلام} ជាអ្វីមាំ^{صلوات الله عليه والسلام} និងជាព្រះអាជ្ញាធរបន្ទាប់ព្រះបិតា^{صلوات الله عليه والسلام} គេ^{صلوات الله عليه والسلام} ។

و يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ مُوسَى وَوَلَدًا لَهُ عَلِيٌّ، مَعْدُنُ عِلْمِ اللَّهِ، وَ مَوْضِعُ حُكْمِهِ، وَ هُوَ الْإِمَامُ وَ الْحُجَّةُ بَعْدَ أَبِيهِ

អាល្លឺ^{صلوات الله عليه والسلام} នឹងយកចេញពីក្នុងផ្លឹងខ្នងមូសា^{صلوات الله عليه والسلام} នូវព្រះរាជបុត្រមួយដែលមានព្រះនាមថា អាល្លឺ^{صلوات الله عليه والسلام}

صلوات الله عليه والسلام (អាល់-វីដ្ឋិ صلوات الله عليه والسلام) ជាកំណប់ព្រះអភិញ្ញារបស់អល់ឡោះហ្វ្លី ជាបុគ្គលដែលទទួលទុកនូវព្រះ
 ញាណប្រាជ្ញារបស់អល់ឡោះហ្វ្លី ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ជាអ៊ីម៉ា صلوات الله عليه والسلام និងជាព្រះអាជ្ញាធរបន្ទាប់ព្រះបិតា صلوات الله عليه والسلام គេ
صلوات الله عليه والسلام ។

و يُخْرِجُ اللَّهُ مِنْ صُلْبِ عَلِيِّ مَوْلُودًا يُقَالُ لَهُ مُحَمَّدٌ، فَهُوَ الْإِمَامُ وَالْحُجَّةُ بَعْدَ أَبِيهِ

صلوات الله عليه والسلام (អាល់-វីដ្ឋិ صلوات الله عليه والسلام) នូវព្រះរាជបុត្រមួយដែលមាន
 ព្រះនាមថា មូហាំម៉ាដ្ឋ صلوات الله عليه والسلام (អាល់-តាគី صلوات الله عليه والسلام) ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ជាអ៊ីម៉ា صلوات الله عليه والسلام និងជាព្រះអាជ្ញាធរបន្ទាប់ព្រះបិតា
صلوات الله عليه والسلام ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ។

و يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ مُحَمَّدٍ وَلَدًا يُقَالُ لَهُ عَلِيُّ، فَهُوَ الْإِمَامُ وَالْحُجَّةُ بَعْدَ أَبِيهِ

صلوات الله عليه والسلام (អាល់-តាគី صلوات الله عليه والسلام) នូវព្រះរាជបុត្រមួយដែល
 មានព្រះនាមថា អុលី صلوات الله عليه والسلام (អាល់-ណាគី صلوات الله عليه والسلام) ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ជាអ៊ីម៉ា صلوات الله عليه والسلام និងជាព្រះអាជ្ញាធរបន្ទាប់ព្រះ
 បិតា صلوات الله عليه والسلام ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ។

و يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ عَلِيِّ مَوْلُودًا يُقَالُ لَهُ الْحَسَنُ، فَهُوَ الْإِمَامُ وَالْحُجَّةُ بَعْدَ أَبِيهِ

صلوات الله عليه والسلام (អាល់-ណាគី صلوات الله عليه والسلام) នូវព្រះរាជបុត្រមួយដែល
 មានព្រះនាមថា អាល់-ហ្គាសាន់ صلوات الله عليه والسلام (អាល់-អ៊ាសការី صلوات الله عليه والسلام) ។ صلوات الله عليه والسلام គេ صلوات الله عليه والسلام ជាអ៊ីម៉ា صلوات الله عليه والسلام និងជាព្រះអាជ្ញាធរ
 បន្ទាប់ព្រះបិតា صلوات الله عليه والسلام គេ صلوات الله عليه والسلام ។

وَ يُخْرِجُ اللَّهُ تَعَالَى مِنْ صُلْبِ الْحَسَنِ الْقَائِمَ الْقَائِمَ إِمَامَ شِبَعِيَّةٍ، وَ مُنْقَذَ أَوْلِيَائِهِ، يَغِيْبُ حَتَّى لَا يُرَى، فَيَرْجِعُ عَنْ أَمْرِهِ قَوْمٌ، وَ يَثْبُتُ عَلَيْهِ
 آخِرُونَ ” وَ يَقُولُونَ مَتَى هَذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ “ وَ لَوْ لَمْ يَكُنْ مِنَ الدُّنْيَا إِلَّا يَوْمٌ وَاحِدٌ لَطَوَّلَ اللَّهُ عَزَّ وَ جَلَّ ذَلِكَ الْيَوْمَ حَتَّى يُخْرِجَ
 قَائِمَنَا،

صلوات الله عليه والسلام (អាល់-អ៊ាសការី صلوات الله عليه والسلام) អាល់-ក្លីអ៊ីម
صلوات الله عليه والسلام ព្រះអាជ្ញាធរ អ៊ីម៉ា صلوات الله عليه والسلام របស់បណ្តាស្ត្រីអ៊ាស្កុគេ صلوات الله عليه والسلام អ្នកសង្គ្រោះបណ្តាមិត្តរបស់គេ صلوات الله عليه والسلام ។ គេ
صلوات الله عليه والسلام នឹងអវត្តមាន (ក្នុងបាស្កុ) ទាល់តែមើលលែងឃើញ ។ ដូច្នោះមនុស្សនឹងលែងជឿរឿងគេ صلوات الله عليه والسلام
صلوات الله عليه والسلام មនុស្សរងទៀតនឹងនៅតែជឿរឿងគេ صلوات الله عليه والسلام ជានិច្ច ។ [១០:៤៨] ពួកគេ (គឺពួកដែលលែងជឿរឿងអាល់-
صلوات الله عليه والسلام ក្លីអ៊ីម) ថ្លែងថា៖ "កាលណាទៅសន្យានោះនឹងទៅជាពិត បើអស់លោកជាអ្នកត្រឹមត្រូវមែន ?" បើ
 ពិតលោកនៅសល់តែមួយថ្ងៃ (មុនវិនាស) អល់ឡោះហ្វ្លី صلوات الله عليه والسلام នឹងពន្យារថ្ងៃនោះឲ្យវែង ទាល់តែក្លីអ៊ីម
صلوات الله عليه والسلام យើងងើបឡើង ។

فَيَمَلَأُ الْأَرْضَ قِسْطًا وَ عَدْلًا، كَمَا مُلِئَتْ ظُلْمًا وَ جَوْرًا، فَلَا تَخْلُو الْأَرْضُ مِنْكُمْ، أَعْطَاكُمْ اللَّهُ عِلْمِي وَ فَهْمِي، وَ لَقَدْ دَعَاكَ اللَّهُ تَبَارَكَ
 وَ تَعَالَى أَنْ يَجْعَلَ الْعِلْمَ وَ الْفِقْهَ فِي عَقْبِي وَ عَقِبِ عَقْبِي وَ زُرْعِي وَ زُرْعِي. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٢٧

حَدِيث: ٩٩ / ٥٤٤٤ ، كفاية الأثر - الجزء: ١ صَفْحَة: (١٦٢)**

គេស្ថាបនាឡើងនឹងធ្វើឲ្យផែនដីពេញដោយសេចក្តីត្រឹមត្រូវនិងយុត្តិធម៌ ដូចកាលវាធ្លាប់ពេញដោយអយុត្តិធម៌ និងសេចក្តីសាហាវយោរយោ (កាលពីមុន) ។ ដូច្នោះផែនដីនឹងមិនគ្មានពួកអ្នក (អ៊ីម៉ា ឥល្លាម) ទេ ។ អស់ឡោះហ្ន៎ គឺប្រទានឲ្យពួកអ្នក ចំណេះទាំងអស់របស់ខ្ញុំ និងការយល់ដឹងរបស់ខ្ញុំ ។ ខ្ញុំ បានបង្ហាញអស់ឡោះហ្ន៎ សូមឲ្យព្រះអង្គ ទុកចំណេះនិងការយល់ដឹងរបស់ខ្ញុំ នៅក្នុងបណ្តា កូនចៅជំនាន់ក្រោយរបស់ខ្ញុំ ក្នុងបណ្តាព្រះរាជបុត្ររាជនគ្គា របស់ខ្ញុំ និងក្នុងបណ្តាព្រះរាជ បុត្ររាជនគ្គា របស់ព្រះរាជបុត្ររាជនគ្គា របស់ខ្ញុំ ។" (162: كفاية الأثر)

١٢/٧/١٣ * لَقَدْ فُضِنَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، فَاجْتَمَعَتِ الْأَنْصَارُ إِلَى وَالِدِي سَعْدٍ ثُمَّ قَالُوا لَا نُبَايِعُ غَيْرَ سَعْدٍ. فَجَاءَتْ قُرَيْشٌ بِحُجَّةٍ عَلَيَّ وَ أَهْلِ بَيْتِي وَ حَاصِمُونَ بِحَقِّهِ وَ قَرَابَتِهِ مِنْ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)،

13/7/12* កាលវិស្វលុលឡោះហ្ន៎ សោយព្រះទិវង្គត ពួកអាន់ស្វារបានមកជួបជុំគ្នាជុំវិញឪពុកខ្ញុំ [ឈ្មោះ:]សាក្កដ្ឋ ហើយបានថា៖ "យើងនឹងមិនស្ម័គ្រស្មោះអ្នកណាក្រៅពីសាក្កដ្ឋទេ ។" ពួកគូរិយស្ម័គ្របាន អះអាងថាខ្លួនជាអ្នកជំនិតព្រះកុលដ្ឋាន ព្រះអង្គ ជាងគេ ។ ពួកគេបានកែកជាមួយយើងដោយ សំអាងលើសិទ្ធិនេះនិងលើការជិតស្និទ្ធជាមួយវិស្វលុលឡោះហ្ន៎ ។

فَمَا يَعْدُو قُرَيْشٌ أَنْ يَكُونُوا ظَلَمُوا الْأَنْصَارَ أَوْ ظَلَمُوا آلَ مُحَمَّدٍ عَلَيْهِمُ السَّلَامُ. وَ لَعَمْرِي مَا لِأَحَدٍ مِنَ الْأَنْصَارِ وَ لَا لِقُرَيْشٍ وَ لَا لِأَحَدٍ مِنَ الْعَرَبِ وَ الْعَجَمِ فِي الْخِلَافَةِ حَقٌّ [وَ لَا نَصِيبٌ] مَعَ عَلِيِّ بْنِ أَبِي طَالِبٍ [وَ وَوَلَدِهِ مِنْ بَعْدِهِ].

ពួកគូរិយស្ម័គ្រមិនមែនអ្វីលើសពួកកៀបសង្កត់ទៅលើពួកអាន់ស្វារ ឬ[លើសពី]ពួកកៀបសង្កត់ទៅលើ ព្រះរាជកុលដ្ឋាន របស់មូហាំម៉ាដ្ឋ ទេ ។ សូមស្ស៊ីលើជីវិតខ្ញុំ ពួកអាន់ស្វារក្តី ពួកគូរិយស្ម័គ្រក្តី ពួក អាវ៉ាប់ក្តី ពួកមិនមែនអាវ៉ាប់ក្តី ទាំងអស់គ្នានេះពុំមានអ្នកមួយមានសិទ្ធិឬមានចំណែកសោះក្នុងការកាន់ ខ្ញុំលីហ្វាស្កុជាមួយ អាស៊ី ប៊ីន អាប៊ូ ត្ថីលីប និងបណ្តាព្រះរាជបុត្រ ព្រះអង្គ ក្រោយព្រះ អង្គ ។"

فَعَضِبَ مُعَاوِيَةُ وَ قَالَ: يَا ابْنَ سَعْدٍ، عَمَّنْ أَخَذْتَ هَذَا وَ عَمَّنْ رَوَيْتَهُ وَ عَمَّنْ سَمِعْتَهُ؟ أَبُوكَ أَحَبُّكَ بِذَلِكَ وَ عَنْهُ أَخَذْتَهُ؟

មូអុរីយ៉ាស្កុក្រោធ ហើយថា៖ "អ៊ីបនូ សាក្កដ្ឋអើយ! តើលោកយករឿងនេះមកពីអ្នកណា? តើលោក និយាយតមកពីអ្នកណា? តើលោកបានឮមកពីអ្នកណា? ឪពុកលោកបានប្រាប់លោករឿងនេះ លោក យករឿងនេះមកពីឪពុកលោកឬ?"

فَقَالَ قَيْسٌ: سَمِعْتُهُ وَ أَخَذْتُهُ مِنْ هُوَ خَيْرٌ مِنْ أَبِي وَ أَعْظَمُ عَلَيَّ حَقًّا مِنْ أَبِي. قَالَ: وَ مَنْ هُوَ؟ قَالَ: [ذَلِكَ أَمِيرُ الْمُؤْمِنِينَ] عَلِيُّ بْنُ أَبِي طَالِبٍ، عَالِمٌ هَذِهِ الْأُمَّةِ [وَ دَيَانَتُهَا] وَ صِدِّيقُهَا [وَ فَارُوقُهَا] الَّذِي أَنْزَلَ اللَّهُ فِيهِ [مَا أَنْزَلَ وَ هُوَ قَوْلُهُ عَزَّ وَ جَلَّ]: "قُلْ كَفَى بِاللَّهِ شَهِيدًا بَيْنِي وَ بَيْنَكُمْ وَ مَنْ عِنْدَهُ عِلْمُ الْكِتَابِ".

ក្លាយស័បានថា៖ "ខ្ញុំបានឮរឿងនេះ បានយករឿងនេះមកពីបុគ្គលដែលប្រសើរលើសឪពុកខ្ញុំ ដែលមានសិទ្ធិលើរូបខ្ញុំជាងឪពុកខ្ញុំទៅទៀត ។" មូហុរីយ៉ាស្ត្រីថា៖ "អ្នកណា?" លោកបានថា៖ "បុគ្គលនោះគឺអាមីរុល-មុមីនីន صلوات الله عليه والسلام អាឡី صلوات الله عليه والسلام ប៊ិន អាហ្វិ ត្រីលីប عليه السلام បុគ្គលដែលចេះដឹងដាច់គេរបស់សហគមន៍នេះ បុគ្គលដែលគោរពព្រះសាសនារបស់សហគមន៍នេះ បុគ្គលសច្ច (អាល់-ស្ត្រីខ្ចីកូ) របស់សហគមន៍នេះ បុគ្គលដែលចេះវិនិច្ឆ័យ (អាល់-ហ្វារុកូ) របស់សហគមន៍នេះ បុគ្គលដែលអស់ឡោះហ្គ័ عليه السلام បានបើកឲ្យដឹងដល់នូវអ្វីដែលព្រះអង្គ عليه السلام បានបើកឲ្យដឹងនោះ ។ នេះគឺព្រះបន្ទូលរបស់ព្រះអង្គ عليه السلام [១៣:៤៣] ចូរអ្នកថា៖ "អស់ឡោះហ្គ័ជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអស់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរដែរ ។"

[...] فَقَالَ مُعَاوِيَةُ: فَإِنَّ صَدِيقَهَا أَبُو بَكْرٍ وَفَارُوقَهَا عُمَرُ، وَ الَّذِي عِنْدَهُ عِلْمُ الْكِتَابِ عَبْدُ اللَّهِ بْنُ سَلَامٍ

មូហុរីយ៉ាស្ត្រីបានថា៖ "បុគ្គលសច្ច (អាល់-ស្ត្រីខ្ចីកូ) របស់សហគមន៍នេះគឺ អាហ្វិ បាការ ។ បុគ្គលដែលចេះវិនិច្ឆ័យ (អាល់-ហ្វារុកូ) របស់សហគមន៍នេះគឺ អ៊ូម៉ារ ។ បុគ្គលដែលប្រកបដោយការចេះដឹងព្រះគម្ពីរទាំងមូលគឺ អាប៊ុខុលឡោះហ្គ័ ប៊ិន សាឡាម ។"

قَالَ قَيْسٌ: أَحَقُّ بِحَدِيثِهِ الْأَنْبَاءِ وَأَوْلَى بِمَا الَّذِي أَنْزَلَ اللَّهُ فِيهِ: "أَفَمَنْ كَانَ عَلَىٰ نَبِيٍّ مِنْ رَبِّهِ وَ يَتْلُوهُ شَاهِدًا مِنْهُ" [وَالَّذِي أَنْزَلَ اللَّهُ جَلَّ اسْمُهُ فِيهِ: "إِنَّمَا أَنْتَ مُنذِرٌ وَ لِكُلِّ قَوْمٍ هَادٍ" وَ اللَّهُ لَقَدْ نَزَّلَتْ: "وَ عَلَيَّ لِكُلِّ قَوْمٍ هَادٍ"، فَأَسْفَظْتُمْ ذَلِكَ]

ក្លាយស័បានថា៖ "បុគ្គលដែលស័ក្តិសមនឹងឈ្មោះ (ឋានៈ) ទាំងនេះ បុគ្គលមុនគេបង្អស់ដែលសមនឹងរឿងនេះគឺបុគ្គលដែលអស់ឡោះហ្គ័ عليه السلام បានបើកឲ្យដឹងដល់ថា៖ [១៣:៧] អ្នកគ្រាន់តែជាអ្នកព្រមានទេ ។ ប្រជារាស្ត្រនីមួយៗមានអ្នកដឹកនាំម្នាក់ ។ អស់ឡោះហ្គ័ عليه السلام បានបើកឲ្យដឹង (ដាក់វាហ្វិមក) ថា៖ [១៣:៧] **អាឡីជាអ្នកដឹកនាំសម្រាប់រាល់ប្រជារាស្ត្រ** តែលោកបានលុបវាចោល (បំបាត់ឈ្មោះអាឡីចោលពេលចងក្រងព្រះគម្ពីរគូរអាន) ។

وَ الَّذِي نَصَبَهُ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ بِعَدِيدِ حُجْمٍ فَقَالَ: «مَنْ كُنْتُ أَوْلَىٰ بِهِ مِنْ نَفْسِهِ فَعَلَيَّْ أَوْلَىٰ بِهِ مِنْ نَفْسِهِ»، وَ قَالَ لَهُ رَسُولُ اللَّهِ فِي غَزْوَةِ تَبُوكَ: «أَنْتَ مَنِّي بِمَنْزِلَةِ هَارُونَ مِنْ مُوسَىٰ» إِلَّا أَنَّهُ لَا نَبِيَّ بَعْدِي. (كتاب سليم بن قيس - الجزء ١ : صفحة : ٣١١ حديث : ٢٦)

បុគ្គលដែលរស្មីលុលឡោះហ្គ័ عليه السلام បានតែងតាំងនៅ ក៏ដៀវ យូម ដោយមានព្រះរចនៈថា៖ "ខ្ញុំ عليه السلام ជាបុគ្គលសំខាន់បំផុតសម្រាប់អ្នកណាមួយជាងខ្លួនអ្នកនោះទៅទៀត អាឡី صلوات الله عليه والسلام ជាបុគ្គលសំខាន់បំផុតសម្រាប់អ្នកនោះជាងខ្លួនអ្នកនោះទៅទៀត ។" រស្មីលុលឡោះហ្គ័ عليه السلام បានប្រាប់ព្រះអង្គ صلوات الله عليه والسلام ក្នុងសមរក្សមិត្តភាពថា៖ "អ្នក صلوات الله عليه والسلام មានឋានៈសម្រាប់ខ្ញុំ عليه السلام ដូចហ្វារុន عليه السلام មានឋានៈសម្រាប់មូសា عليه السلام ដែរ ខុសគ្នាតែពុំមានព្រះសាស្តា عليه السلام ទេក្រោយពីខ្ញុំ عليه السلام ។" (26 / 311 : 1) (كتاب سليم بن قيس)

اللَّهُ يَعْلَمُ مَا تَحْمِلُ كُلُّ أُنْثَىٰ وَمَا تَغِيصُ الْأَرْحَامُ وَمَا تَزِدَادُ وَكُلُّ شَيْءٍ عِنْدَهُ بِمِقْدَارٍ ﴿٥٨﴾
 ៨. អស់ឡោះហ្គ័ទ្រង់ញាណថាឥតភាព (ស្រី ឬ ញី) នីមួយៗពបន្ទុកអ្វី[នៅក្នុងផ្ទៃ] [ទ្រង់ញាណថា] ស្បូនខ្លះអ្វី (មិនគ្រប់ខែ) វាមានកំណើនអ្វី (គ្រប់ខែ) ។ សព្វសារពើមានរង្វាស់កំណត់របស់វានៅព្រះ

អង្គ ១

عَلِمَ الْغَيْبِ وَالشَّهَادَةِ الْكَبِيرِ الْمُتَعَالِ ﴿١٩﴾

៩. ព្រះទ្រង់ញាណអទិស្សមាន (គឺអ្វីដែលមិនអាចមើលឃើញ) និងទិស្សមាន (គឺអ្វីដែលអាចមើលឃើញ) ព្រះអង្គមហាខ្ពង់ខ្ពស់ ព្រះអង្គឧត្តុង្គឧត្តមមហិមា ។

អធិប្បាយអាយ៉ាស្ត ៨-៩

1/9-8/13 عَنْهُ عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ الْحُسَيْنِ بْنِ سَعِيدٍ، عَنْ حَمَّادِ بْنِ عِيسَى، عَنْ حَرِيْزٍ، عَمَّنْ ذَكَرَهُ عَنْ أَحَدِهِمَا (عَلَيْهِمَا السَّلَامُ) فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ ”يَعْلَمُ مَا تَحْمِلُ كُلُّ أُنْثَىٰ وَ مَا تَغِيضُ الْأَرْحَامُ وَ مَا تَزْدَادُ“ . قَالَ: «الْعَيْضُ: كُلُّ حَمْلٍ دُونَ تِسْعَةِ أَشْهُرٍ: ” وَ مَا تَزْدَادُ“: كُلُّ شَيْءٍ يَزْدَادُ عَلَى تِسْعَةِ أَشْهُرٍ، فَكُلَّمَا رَأَتْ الْمَرْأَةُ الدَّمَ الْخَالِصَ فِي حَمْلِهَا، فَإِنَّهَا تَزْدَادُ بِعَدَدِ الْأَيَّامِ الَّتِي رَأَتْ فِي حَمْلِهَا مِنَ الدَّمِ» . (الكافي ٦ : ١٢ / ٢)

13/8-9/1 [...] ហ្វារីស្តបានតំណាលតមកពីបុរសម្នាក់ដែលបានតំណាលតមកពីអ៊ីម៉ាម្យូយអង្គ^{صلوات الله عليه والسلام} (អ៊ីម៉ាទី^{صلوات الله عليه والسلام} ឬ ទី^{صلوات الله عليه والسلام} ៦) អំពីព្រះបន្ទូលអស់ឡោះហ្វ័រ [១៣:៨] អស់ឡោះហ្វ័រទ្រង់ញាណថាភាពនីមួយៗរបស់បន្ទុកអ្វី ស្បូនខ្លះអ្វី វាមានកំណើនអ្វី ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា: "[១៣:៨] ខ្លះ គឺរាល់ការមានផ្ទៃពោះក្រោមប្រាំបួនខែ ។ វាមានកំណើន គឺអ្វីៗដែលលើសពីប្រាំបួនខែ ។ រាល់ឈាមបរិសុទ្ធដែលស្រ្តីឃើញក្នុងពេលពោះនោះ មានន័យថាវាកើនឡើងតាមចំនួនថ្ងៃដែលស្រ្តីឃើញឈាមក្នុងពេលមានផ្ទៃពោះនោះ ។" (الكافي 6 : 12 / 2)

2/9-8/13 إِبْنُ أَبِي بَابُوَيْهٍ: قَالَ: حَدَّثَنَا أَبِي (رَحِمَهُ اللَّهُ)، قَالَ: حَدَّثَنَا سَعْدُ بْنُ عَبْدِ اللَّهِ، عَنْ أَحْمَدَ بْنِ مُحَمَّدٍ بْنِ عِيسَى، عَنِ الْحُسَيْنِ بْنِ عَلِيٍّ بْنِ فَضَّالٍ، عَنْ ثَعْلَبَةَ بْنِ مَيْمُونٍ، عَنْ بَعْضِ أَصْحَابِنَا، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): فِي قَوْلِ اللَّهِ عَزَّ وَ جَلَّ: ”عَلِمَ الْغَيْبِ وَ الشَّهَادَةِ“ . فَقَالَ: «الْغَيْبُ: مَا لَمْ يَكُنْ، وَ الشَّهَادَةُ: مَا قَدْ كَانَ» . (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٤ حَدِيث: ٩٩ / ٥٤٧٨/ معاني الأخبار: 1/146 - الجزء: ١ صَفْحَة: ١٤٦ حَدِيث: ١) **

13/8-9/2 អ៊ីបនូ បាប៊ូរ៉ែហ្វ័របានផ្ទៀងថា [...] ស្វាអ្នកលំបាក ប៊ីន ម៉ែមួន បានតំណាលតមកពីសារកម្នាក់ដែលបានតំណាលតមកពី អាប៊ូ អ្នកបំបាត់ឡោះហ្វ័រ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្វ័រ [១៣:៩] ព្រះទ្រង់ញាណអទិស្សមាននិងទិស្សមាន ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា: "អទិស្សមានគឺអ្វីដែលមិនទាន់កើតឡើងនៅឡើយ ។ ទិស្សមានគឺអ្វីដែលបានកើតឡើងហើយ ។" (معاني الأخبار: 1/146)

سَوَاءٌ مِّنْكُمْ مَّنْ أَسْرَ الْقَوْلِ وَمَنْ جَهَرَ بِهِ ۖ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ ﴿٢٠﴾

១០. ដូចគ្នា[សម្រាប់អស់ឡោះហ្វ័រ] (ពោលគឺសព្វសត្វនៅក្រោមញាណបារមីអស់ឡោះហ្វ័រ) ទោះបីពួកអ្នកណាមួយលាក់បាំងសម្តីក្តី បើកឲ្យគេដឹងពួកក្តី ទោះបីលាក់ខ្លួនកណ្តាលយប់ក្តី ដើរកណ្តាលថ្ងៃក្តី (គឺបង្ហាញខ្លួន) ។

អធិប្បាយអាយ៉ាស្ត ១០

١/١٠/١٣ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: وَ فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ تَعَالَى: ”سَوَاءٌ مِنْكُمْ مَنْ أَسْرَ الْقَوْلَ وَ مَنْ جَهَرَ بِهِ“، قَالَ: «فَالسِّرُّ وَ الْعَلَانِيَةُ عِنْدَهُ سَوَاءٌ». (تفسير القمِّي ١:٣٦٠، البرهان في تفسير القرآن - الجزء: ٣ صفحة : ٢٣٤-حديث: ٥٤٧٩/ ٩٩)**

13/10/1 អាវី ប៊ិន អ៊ីបរ៉ូហ៊ីម បានថ្លែងថា អាឡិ អាល-យ៉ារូដូ បានធ្វើសេចក្ដីវាយការណ៍តមកពី អាឡិ យ៉ុក្ដាហ្វារ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្វ្លា ^{وَعَلَّ} [១៣:១០] ដូចគ្នា ទោះបីពួកអ្នកណាមួយលាក់បាំងសម្ដី ក្ដី បើកឲ្យគេដឹងពួកក្ដី ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាថ៌កំបាំងនិងភាពជាក់ស្ដែងស្មើគ្នាសម្រាប់ អល់ឡោះហ្វ្លា ^{وَعَلَّ} ។" (تفسير القمي 1: 360)

لَهُ مُعَقَّبَاتٌ مِّنْ بَيْنِ يَدَيْهِ وَمِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ إِنَّ اللَّهَ لَا يُغَيِّرُ مَا بِقَوْمٍ حَتَّىٰ يُغَيِّرُوا مَا بِأَنْفُسِهِمْ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ وَمَا لَهُمْ مِّنْ دُونِهِ مِنِّ وَالٍ ﴿١١﴾

១១. គេ (គឺមនុស្ស) មានបណ្ដា[ទេវតា]អ្នកអម នៅពីមុខនិងនៅពីក្រោយ ដែលថែរក្សាគេតាមព្រះបញ្ជា អល់ឡោះហ្វ្លា ។ ការពិតអល់ឡោះហ្វ្លាមិនផ្លាស់ប្តូរអ្វីដែលនៅឯមនុស្សទេ ទាល់តែពួកគេផ្លាស់ប្តូរអ្វីដែល នៅក្នុងខ្លួនពួកគេសិន ។ កាលណាអល់ឡោះហ្វ្លាប្រាថ្នាអាក្រក់លើប្រជាពលរដ្ឋណាមួយ [ព្រោះតែពួកគេ បានប្រព្រឹត្តអំពើបាបកម្មនិងអំពើទុច្ចរិត] ពុំអាចច្រានវាចេញបានឡើយ ពួកគេពុំមានអ្នកថែរក្សា [និង មគ្គុទេសក៍ដឹកនាំ]ឡើយក្រៅពីព្រះអង្គ ។

អធិប្បាយអយ៉ាស្ត ១១

١/١١/١٣ مُحَمَّدُ بْنُ يُحْيَى عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عِمْسَى عَنِ الْحَسَنِ بْنِ مَحْبُوبٍ عَنْ مُحَمَّدِ بْنِ النُّعْمَانِ أَبِي جَعْفَرٍ الْأَخْوَلِ عَنْ سَلَامِ بْنِ الْمُسْتَنَبِيرِ عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) قَالَ قَالَ إِنَّ أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) لَمَّا انْقَضَتِ الْقِصَّةُ فِيمَا بَيْنَهُ وَ بَيْنَ طَلْحَةَ وَ الزُّبَيْرِ وَ عَائِشَةَ بِالْبَصْرَةِ صَعِدَ الْمِنْبَرَ فَحَمِدَ اللَّهَ وَ أَثْنَى عَلَيْهِ وَ صَلَّى عَلَى رَسُولِ اللَّهِ (عَلَيْهِ السَّلَامُ) ثُمَّ قَالَ يَا أَيُّهَا النَّاسُ إِنَّ الدُّنْيَا خُلُوعٌ خَضِرَةٌ تَقْرُبُ النَّاسَ بِالشَّهَوَاتِ وَ تَزِيدُهُمْ بِعَاجِلِهَا

13/11/1 មូហាំម៉ាដ្ឋ ប៊ិន យ៉ាស្តយ៉ា បានថ្លែងតមកពី [...] សាឡាម ប៊ិន អាល-មុសតាសៀវ ដែលបាន តំណាលថា អាឡិ យ៉ុក្ដាហ្វារ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} កាលរៀងរ៉ាវរវាងព្រះអង្គ ^{صلوات الله عليه والسلام} និង គួលហ្វាស្ត, អាល-ស្វីបែរី និង អ៊ែស្វាស្ត បានបញ្ចប់នៅឯអាល-បាស្តរ៉េវ៉ាត្ដី ព្រះអង្គ ^{صلوات الله عليه والسلام} បានឡើង លើវេទិកា បានធ្វើសក្ដានុពលអល់ឡោះហ្វ្លា ^{وَعَلَّ}, លើកតម្កើងព្រះអង្គ ^{وَعَلَّ}, បានគំនាប់រ៉េស្វីលុលឡោះហ្វ្លា ^{صلى الله عليه وآله} ហើយ មានវចនៈថា៖ "ប្រជាពលរដ្ឋអីយ លោកនេះផ្អែមល្អនិងពណ៌បៃតង វាសណ្ដំមនុស្សដោយការចង់បាន នានា វាតាក់តែងការចង់បានទាំងនោះដោយព្រឹត្តិការណ៍បច្ចុប្បន្ន ។"

وَ أَيْمَ اللَّهُ إِنَّهَا لَتَنْعُرُ مَنْ أَهْلَهَا وَ تُخَلِّفُ مَنْ رَجَاهَا وَ سَتُورُثُ أَقْوَامًا النَّدَامَةَ وَ الْحَسْرَةَ بِإِقْبَالِهِمْ عَلَيْهَا وَ تَنَافِسِهِمْ فِيهَا وَ حَسَدِهِمْ وَ بَغْيِهِمْ عَلَى أَهْلِ الدِّينِ

ខ្ញុំ ^{صلوات الله عليه والسلام} សូមស្ស្សថនឹងអល់ឡោះហ្វ្លា ^{وَعَلَّ} ថាវាបោកប្រាស់អ្នកណាដែលសង្ឃឹមលើវា វាបំបាក់អ្នកណាដែល

ចង់បានវា ។ មនុស្សនឹងបានសល់តែការស្តាយក្រោយនិងសេចក្តីសោកសៅដែលបានឈានទៅរកវា ដែលបានប្រជែងគ្នាដើម្បីវា ដោយសេចក្តីច្រណែនឈ្នានីសនិងដោយការប្រទូសប្រឆាំងទល់នឹងបណ្តា អ្នកកាន់សាសនា ។

وَالْفَضْلَ فِيهَا ظُلْمًا وَ غُدُونًا وَ بَغْيًا وَ أَشْرًا وَ بَطْرًا وَ بِاللَّهِ إِنَّهُ مَا عَاشَ قَوْمٌ قَطُّ فِي عَصَاةٍ مِنْ كِرَامَةِ نِعَمِ اللَّهِ فِي مَعَاشٍ دُنْيَا وَ لَا دَائِمٍ تَقْوَى فِي طَاعَةِ اللَّهِ وَ الشُّكْرَ لِنِعْمِهِ فَأَزَالَ ذَلِكَ عَنْهُمْ إِلَّا مِنْ بَعْدِ تَغْيِيرٍ مِنْ أَنْفُسِهِمْ وَ تَحْوِيلٍ عَنِ طَاعَةِ اللَّهِ وَ الْحَادِثِ مِنْ دُونِهِمْ وَ فَلَهُ مُحَافَظَةٌ وَ تَرْكُ مُرَاقَبَةِ اللَّهِ حَلًّا وَ عَزًّا وَ تَهَاوُنٍ بِشُكْرِ نِعْمَةِ اللَّهِ لِأَنَّ اللَّهَ عَزَّ وَ جَلَّ يَقُولُ فِي مُحْكَمِ كِتَابِهِ ” إِنَّ اللَّهَ لَا يُعَيِّرُ مَا بَقِيَ حَتَّى يُعَيِّرُوا مَا بِأَنْفُسِهِمْ وَ إِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ وَ مَا لَهُمْ مِنْ دُونِهِ مِنْ وَالٍ“

នៅទីបំផុតពួកគេបានសម្រេចប្រការទាំងនេះដោយអំពើអយុត្តិធម៌ អំពើព្រៃផ្សៃ ការបះបោរ និងការ រមិលគុណ ។ សូមស្ស្សនឹងអល់ឡោះហ្គ័រ មិនមានអ្នកណាស់នៅក្នុងកិត្តិយស ក្នុងសេចក្តីថ្លៃថ្នូរនៃ ព្រះឧបការគុណអល់ឡោះហ្គ័រក្នុងជីវិតលោកនេះទេ មិនមានសទ្ធាសិប័ចិត្តជាស្ថាពរក្នុងការស្តាប់ បង្គាប់អល់ឡោះហ្គ័រនិងក្នុងសេចក្តីស្រឡាញ់ព្រះឧបការគុណព្រះអង្គទេ ។ ប្រការទាំងនេះបាន សាបរលាបពីក្នុងខ្លួនពួកគេបន្ទាប់ពីពួកគេបានផ្លាស់ប្តូរខ្លួន បានបែរចេញពីការស្តាប់បង្គាប់អល់ឡោះហ្គ័រ បានប្រព្រឹត្តបាបដោយខ្វះការប្រុងប្រយ័ត មិនបានយកចិត្តទុកដាក់នឹងការឃ្នាំមើលរបស់ អល់ឡោះហ្គ័រទេ មិនដឹងគុណដល់ព្រះឧបការគុណរបស់អល់ឡោះហ្គ័រទេ ព្រោះអល់ឡោះហ្គ័រមាន ព្រះបន្ទូលនៅក្នុងព្រះគម្ពីរសម្រេចរបស់ព្រះអង្គថា៖ [១៣:១១] ការពិតអល់ឡោះហ្គ័រមិនផ្លាស់ប្តូរអ្វី ដែលនៅមនុស្សទេ ទាល់តែពួកគេផ្លាស់ប្តូរអ្វីដែលនៅក្នុងខ្លួនពួកគេសិន ។ កាលណាអល់ឡោះហ្គ័រ ប្រាថ្នាអាក្រក់លើប្រជារាស្ត្រណាមួយ ពុំអាចច្រានវាចេញបានឡើយ ពួកគេពុំមានអ្នកថែរក្សាឡើយ ក្រៅពីព្រះអង្គ ។

وَ لَوْ أَنَّ أَهْلَ الْمَعَاصِي وَ كَسَبَتِ الذُّنُوبَ إِذَا هُمْ حَذَرُوا رَوَّالَ نِعَمِ اللَّهِ وَ حُلُولَ نِقْمَتِهِ وَ تَحْوِيلَ عَافِيَتِهِ أَيْقَنُوا أَنَّ ذَلِكَ مِنَ اللَّهِ جَلَّ ذِكْرُهُ بِمَا كَسَبَتْ أَيْدِيهِمْ فَأَقْلَعُوا وَ تَابُوا وَ فَرَعُوا إِلَى اللَّهِ جَلَّ ذِكْرُهُ بِصِدْقٍ مِنْ نَبَاتِهِمْ وَ إِفْرَارٍ مِنْهُمْ بِدُونِهِمْ وَ إِسَاءَتِهِمْ لَصَفَحَ لَهُمْ عَنْ كُلِّ ذَنْبٍ وَ إِذَا لَأَفَاهُمْ كُلَّ عَثْرَةٍ وَ لَرَدَّ عَلَيْهِمْ كُلَّ كِرَامَةٍ نِعْمَةٍ ثُمَّ أَعَادَ لَهُمْ مِنْ صَالِحِ أَمْرِهِمْ وَ مِمَّا كَانَ أَنْعَمَ بِهِ عَلَيْهِمْ كُلَّ مَا زَالَ عَنْهُمْ وَ أَفْسَدَ عَلَيْهِمْ

បើបណ្តាអ្នកល្មើសនិងអ្នកសាងបាបប្រយ័ត្នអំពីការសាបរលាបព្រះឧបការគុណអល់ឡោះហ្គ័រ (លើពួក គេ) ព្រះឧបការគុណនោះត្រូវដូរនឹងព្រះពិរោធព្រះអង្គនិងការផ្លាស់ប្តូរទ្រព្យពួកគេ ហើយពួកគេជឿ ជាក់ថានេះគឺអ្វីដែលមកពីអល់ឡោះហ្គ័រដោយសារតែអំពើដែលពួកគេបានសាង ពួកគេប្រាកដជានឹង ផ្លាស់ប្តូរ កែខ្លួនស្មារលាក់ហុស ខ្លាចអល់ឡោះហ្គ័រដោយស្មោះអស់ពីចិត្ត ទទួលស្គាល់បាបនិងបទ ប្រមាទរបស់ខ្លួន អល់ឡោះហ្គ័រនឹងខមាទោសឲ្យពួកគេ លើកលែងបាបពួកគេ បំភ្លេចកំហុសទាំងអស់ របស់ពួកគេ ព្រះអង្គនឹងព្រះរាជទានព្រះឧបការគុណនិងកិត្យានុភាពឲ្យពួកគេវិញ ។ បន្ទាប់មកព្រះ អង្គនឹងកែតម្រង់រឿងផ្ទាល់ខ្លួនពួកគេ និងអ្វីៗដែលព្រះអង្គបានប្រោសប្រទានឲ្យពួកគេដែលសាប រលាបពីក្នុងខ្លួនពួកគេ ដែលបានខូច ។

فَاتَّقُوا اللَّهَ أَيُّهَا النَّاسُ حَقَّ تَقَاتِهِ وَ اسْتَشْعِرُوا خَوْفَ اللَّهِ جَلَّ ذِكْرُهُ وَ أَحْلِصُوا الْيَقِينَ وَ تَوَبُوا إِلَيْهِ مِنْ قَبِيحِ مَا اسْتَفْرَكْتُمُ الشَّيْطَانَ مِنْ قِتَالِ وَ لِيَ الْأَمْرِ وَ أَهْلِ الْعِلْمِ بَعْدَ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ مَا تَعَاوَنْتُمْ عَلَيْهِ مِنْ تَفْرِيقِ الْجَمَاعَةِ وَ تَشْتِثِ الْأَمْرِ وَ فَسَادِ صَالِحِ دَاتِ

الْبَيْنِ إِنَّ اللَّهَ عَزَّ وَ جَلَّ يَقْبَلُ التَّوْبَةَ وَ يَغْفُو عَنِ السَّيِّئَاتِ وَ يَعْلَمُ مَا تَفْعَلُونَ. (الكافي - الجزء: ٨ صَفْحَة: ٢٥٦ حَدِيث: ٣٦٨)

ដូច្នោះ ប្រជារាស្ត្រអើយ ចូរអស់លោកខ្លាចអស់ឡោះហ្ន៎ ដោយការភ័យខ្លាចស្មោះ ចូរនឹកខ្លាច អស់ឡោះហ្ន៎ក្នុងចិត្ត ចូរជឿជាក់ក្នុងចិត្តយ៉ាងស្មោះ ចូរស្មារលាចំពោះអស់ឡោះហ្ន៎ចាកអំពើអាក្រក់ អំពើដែលស្មៃតួនាទីទាក់ទាញអស់លោកទៅរក ឲ្យប្រយុទ្ធតទល់ម្ចាស់ ព្រះរាជបញ្ជានិងបណ្តា ញាណី (គឺអ្នកចេះដឹង) អត់ពីរស្វីលុលឡោះហ្ន៎ទៅ ។ ចូរអស់លោកក្រំរមដៃជាមួយពួកដែលបង្ក ជម្លោះនៅក្នុងក្រុម ដែលបំបែករឿង ដែលបំបែកបំបាក់ទំនាក់ទំនងមិត្តភាព ។ អស់ឡោះហ្ន៎ព្រម ទទួលការភ្ញាក់រលឹកស្មារលាកកុស ព្រះអង្គលើកទោសឲ្យដែលបានសាងបាប ព្រះអង្គទ្រង់ញាណ អំពើដែលអស់លោកសាង ។" (368 /256 :8 الكافي)

١٣/١١/٢ علي بن إبراهيم: إِنَّهَا فُرْتُتْ عِنْدَ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فَقَالَ لِقَارِيهَا: «أَلَسْتُمْ عَرَبًا، فَكَيْفَ تَكُونُ الْمُعَقَّبَاتُ مِنْ بَيْنِ يَدَيْهِ؟! وَإِنَّمَا الْمُعَقَّبُ مِنْ خَلْفِهِ».

13/11/2 អូលី ឋិន អ៊ីបរ៉ូហ៊ីម បានតំណាលថាគេបានសូត្រអាយ៉ាស៊ុនេះឲ្យ អាធូ អាប់ខុលឡោះហ្ន៎ ស្តាប់ ព្រះអង្គ បានប្រាប់អ្នកសូត្រថា៖ "អស់លោកមិនមែនអាវ៉ាប់ទេ ? ម្តេចក៏បណ្តាអ្នកអម នៅពីមុខអ្នកនោះ ? តែបណ្តាអ្នកអមនៅពីក្រោយអ្នកនោះទេ ។"

فَقَالَ الرَّجُلُ: جُعِلْتُ فِدَاكَ، كَيْفَ هَذَا؟ فَقَالَ: «إِنَّمَا نَزَلَتْ لَهُ مُعَقَّبَاتٌ مِنْ خَلْفِهِ وَ رَقِيبٌ مِنْ بَيْنِ يَدَيْهِ يَحْفَظُونَهُ بِأَمْرِ اللَّهِ” وَ مِنْ ذَا الَّذِي يَقْدِرُ أَنْ يَحْفَظَ الشَّيْءَ مِنْ أَمْرِ اللَّهِ؟ وَ هُمْ الْمَلَائِكَةُ الْمُؤَكَّلُونَ بِالنَّاسِ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٥ حَدِيث: ٩٩ / ٥٤٨١ ، تفسير القمي - الجزء: ١ صَفْحَة: ٣٦٠)**

បុរសនោះបានទូលព្រះអង្គថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ ។ ម្តេចក៏ ដូច្នោះ ?" ព្រះអង្គមានរចនៈថា៖ "អាយ៉ាស៊ុនេះត្រូវបើកឲ្យដឹងដូចនេះទេ គឺ៖ [១៣:១១] **គេមាន បណ្តាអ្នកអមនៅពីក្រោយគេ មានអ្នកយាមនៅពីមុខគេ ដែលថែរក្សាគេតាមព្រះបញ្ជាអស់ឡោះហ្ន៎** ។ អ្នកណា ទៅដែលអាចព្យាបាទបានបុគ្គលដែលគេថែរក្សាក្រោមព្រះបញ្ជាអស់ឡោះហ្ន៎ ? នោះគឺបណ្តាទេវតា ដែលគេចាត់តាំងមកឲ្យមនុស្ស ។" (تفسير القمي :1: 360)

١٣/١١/٣ قَالَ: وَ فِي رَوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: "لَهُ مُعَقَّبَاتٌ مِنْ بَيْنِ يَدَيْهِ وَ مِنْ خَلْفِهِ يَحْفَظُونَهُ مِنْ أَمْرِ اللَّهِ". يَقُولُ: «بِأَمْرِ اللَّهِ، مِنْ أَنْ يَفْعَ فِي رَكْبِي، أَوْ يَفْعَ عَلَيَّ حَائِطٌ، أَوْ يُصِيبُهُ شَيْءٌ حَتَّى إِذَا جَاءَ الْقَدْرُ، خَلَّوْا بَيْنَهُ وَ بَيْنَهُ، يَدْفَعُونَهُ إِلَى الْمَقَادِيرِ، وَ هُمَا مَلَكَانِ يَحْفَظَانِي بِاللَّيْلِ، وَ مَلَكَانِ بِالنَّهَارِ يَتَعَقَّبَانِي» ... (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٥ حَدِيث: ٩٩ / ٥٤٨٢ ، تفسير القمي - الجزء: ١ صَفْحَة: ٣٦٠)**

13/11/3 [អូលី ឋិន អ៊ីបរ៉ូហ៊ីម]មានប្រសាសន៍ថា អាធូ អាល់-យ៉ារូដូ បានធ្វើសេចក្តីរាយការណ៍តមកពី អាធូ យ៉ាក្តូហ្គារ អំពីព្រះបន្ទូល អស់ឡោះហ្ន៎ [១៣:១១] **គេមានបណ្តាអ្នកអមនៅពីមុខនិងនៅពី ក្រោយ ដែលថែរក្សាគេតាមព្រះបញ្ជាអស់ឡោះហ្ន៎** ។ ព្រះអង្គមានរចនៈថា៖ "តាមព្រះបញ្ជា អស់ឡោះហ្ន៎ អ្នកណាធ្លាក់ក្នុងអណ្តូង ឬជញ្ជាំងរលំលើអ្នកនោះ ឬអ្វីមួយពើបពលើអ្នកនោះ ដរាប

ណាកាលកំណត់ដែលគេបានកំណត់ទុកជាមុននោះមិនទាន់មកដល់ទេ ព្រឹត្តិការណ៍ទាំងនេះនឹងចៀស អ្នកនោះ ពួកគេនឹងទុកឲ្យអ្នកនោះនៅក្នុងកាលកំណត់ដែលគេបានកំណត់ទុកជាមុននោះហើយ ។ ពួក គេនោះគឺទេវតាពីរអង្គដែលថែរក្សាអ្នកនោះពេលយប់ ទេវតាពីរអង្គការពារអ្នកនោះពេលថ្ងៃ ។"

(تفسير القمي 1: 360)

٤/١١/١٣ عَنْ عَبْدِ اللَّهِ بْنِ جَعْفَرٍ الْخَمَيْرِيِّ: عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ أَبِي نَصْرٍ، قَالَ: سَمِعْتُهُ - يَعْنِي الرِّضَا (عَلَيْهِ السَّلَامُ) - يَقُولُ: فِي قَوْلِ اللَّهِ تَبَارَكَ وَتَعَالَى: "إِنَّ اللَّهَ لَا يُعَذِّبُ مَا يَقُومُ حَتَّى يُعَذِّبُوا مَا بَأْتَسِهِمْ وَإِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ".

13/11/4 អាប់ឌុលឡោះហ្គ័ ប៊ិន យ៉ាក្កុហ្គារ អាល់-ហ្គ័មយ៉ារី បានតំណាលតមកពី អាស្ថម៉ាដ្ឋ ប៊ិន មូហ្គាម៉ាដ្ឋ តមកពី អាស្ថម៉ាដ្ឋ ប៊ិន មូហ្គាម៉ាដ្ឋ ប៊ិន អាហ្វិ ណាស្តរី ដែលបានតំណាលថាខ្ញុំបានឮព្រះអង្គ ត្រាថ្នាអាក្រក់លើប្រជារាស្ត្រណាមួយ ពុំអាចច្រានវាចេញបានឡើយ ពួកគេពុំមានអ្នកថែ រក្សាឡើយក្រៅពីព្រះអង្គ ។

فَقَالَ: «إِنَّ الْقَدَرِيَّةَ يَخْتَجُونَ بِأَوْهَانِهَا، وَ لَيْسَ كَمَا يَقُولُونَ، أَلَا تَرَى أَنَّ اللَّهَ تَعَالَى يَقُولُ: "و إِذَا أَرَادَ اللَّهُ بِقَوْمٍ سُوءًا فَلَا مَرَدَّ لَهُ" وَ قَالَ نُوحٌ: "وَ لَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُعْوِيَكُمْ" - قَالَ - الْأَمْرُ إِلَى اللَّهِ يَهْدِي مَنْ يَشَاءُ». (البرهان في تفسير القرآن - الجزء: ٣ - صفحة: ٢٣٦ - حديث: ٩٩ / ٥٤٨٧، قرب الإسناد - الجزء: ١ - صفحة: ١٥٨)**

ព្រះអង្គ មានវចនៈថា៖ "អ្វីដែលពួកគ្នាខ្ចីវិយ៉ាស្តុបានអះអាងពីមុននោះមិនដូចពួកគេបានថានោះ ទេ ។ អស់លោកមិនឃើញអស់ឡោះហ្គ័មានព្រះបន្ទូលទេថា៖ [១៣:១១] កាលណាអស់ឡោះហ្គ័ ប្រាថ្នាអាក្រក់លើប្រជារាស្ត្រណាមួយ ពុំអាចច្រានវាចេញបានឡើយ? នុះហ្គ័បានថា៖ [១១:៣៤] បើសិនជាខ្ញុំមានបំណងឲ្យយោបល់អស់លោក យោបល់របស់ខ្ញុំពុំមានប្រយោជន៍អ្វីសម្រាប់អស់លោក ទេបើអស់ឡោះហ្គ័មានព្រះបំណងឲ្យអស់លោករង្វេងនោះ ។ រឿងទាំងអស់នៅលើអស់ឡោះហ្គ័ ។ អស់ឡោះហ្គ័ដឹកនាំអ្នកណាស្រេចតែលើព្រះអង្គ" (158) (قرب الإسناد: 158)

٥/١١/١٣ إِبْنُ أَبِي عَدِيٍّ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ الْحَسَنِ الْقَطَّانُ، قَالَ حَدَّثَنَا أَحْمَدُ بْنُ يَحْيَى بْنِ زَكَرِيَّا الْقَطَّانُ، قَالَ: حَدَّثَنَا بَكْرُ بْنُ عَبْدِ اللَّهِ بْنِ حَبِيبٍ، قَالَ: حَدَّثَنَا تَمِيمُ بْنُ بُهْلُولٍ، عَنْ أَبِيهِ، عَنْ عَبْدِ اللَّهِ بْنِ الْفَضْلِ، عَنْ أَبِيهِ، قَالَ: سَمِعْتُ أَبَا خَالِدٍ الْكَابَلِيَّ يَقُولُ: سَمِعْتُ زَيْنَ الْعَابِدِينَ عَلِيَّ بْنَ الْحُسَيْنِ (عَلَيْهِمَا السَّلَامُ) يَقُولُ: «الذُّنُوبُ الَّتِي تُعَذِّبُ النَّعَمَ: الْبُغْيُ عَلَى النَّاسِ، وَ الزَّوَالُ عَنِ الْعَادَةِ فِي الْخَيْرِ وَ اصْطِنَاعِ الْمَعْرُوفِ، وَ كُفْرَانُ النَّعَمِ، وَ تَرْكُ الشُّكْرِ، قَالَ اللَّهُ عَزَّ وَ جَلَّ: "إِنَّ اللَّهَ لَا يُعَذِّبُ مَا يَقُومُ حَتَّى يُعَذِّبُوا مَا بَأْتَسِهِمْ"». (البرهان في تفسير القرآن - الجزء: ٣ - صفحة: ٢٣٦ - حديث: ٩٩ / ٥٤٨٨، معاني الأخبار - الجزء: ١ - صفحة: ٢٧٠ - حديث: ٢)**

13/11/5 អ៊ីបនូ បាហ្វិហ្គ័ បានថ្លែងថា [...] អាប់ឌុលឡោះហ្គ័ ប៊ិន អាល់-ហ្គ័មយ៉ារីបានតំណាលតមកពី ឪពុកលោកដែលបានតំណាលថាខ្ញុំបានឮ អាហ្វិ ខ័លិដ្ឋ អាល់-កាល់ប៊ី តំណាលថា ស្វែនុល-អ្វីខ្លីន អ្វីលី ប៊ិន អាល់-ហ្គ័ស្វែនី មានវចនៈថា៖ "បណ្តាបាបដែលផ្លាស់ប្តូរព្រះឧបការគុណគឺ៖ ការកៀប សង្កត់មនុស្ស, ការចោលទម្លាប់ល្អប្រពៃ, មិនជឿព្រះឧបការគុណនិងការចោលអំណរគុណ ។

អល់ឡោះហ្ន៎^{عَلَيْهِ السَّلَام}មានព្រះបន្ទូលថា៖ [១៣:១១] ការពិតអល់ឡោះហ្ន៎មិនផ្លាស់ប្តូរអ្វីដែលនៅឯមនុស្សទេ ទាល់តែពួកគេផ្លាស់ប្តូរអ្វីដែលនៅក្នុងខ្លួនពួកគេសិន ។" (2 / 270: معاني الأخبار)

6/11/13* عَنْ أَبِي عَمْرٍو الْمَدَائِنِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «إِنَّ أَبِي كَانَ يَقُولُ: إِنَّ اللَّهَ قَضَىٰ قَضَاءً حَتْمًا لَا يُنْعَمُ عَلَىٰ عَبْدٍ بِنِعْمَةٍ فَيَسْتَلْبِهَا إِيَّاهُ قَبْلَ أَنْ يُجِدَ الْعَبْدُ ذَنْبًا يَسْتَوْجِبُ بِذَلِكَ الذَّنْبِ سَلْبَ تِلْكَ النِّعْمَةِ، وَ ذَلِكَ قَوْلُ اللَّهِ: ”إِنَّ اللَّهَ لَا يُعَيِّرُ مَا بِقَوْمٍ حَتَّىٰ يُعَيِّرُوا مَا بِأَنْفُسِهِمْ“». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٧ حَدِيث: ٩٩ / ٥٤٩٠ ، تفسير العياشي - الجزء: ٢ صَفْحَة: ٢٠٦ حَدِيث: ١٩)**

13/11/6* ទទួលបានមកពី អាហ្និ អ្សរូ តមកពី អាហ្និ អ្សប្តុលឡោះហ្ន៎^{صلوات الله عليه والسلام}ដែលមានវចនៈថាព្រះបិតា អាហ្និ^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្ន៎^{عَلَيْهِ السَّلَام}វិនិច្ឆ័យឥតប្រែប្រួល ។ ព្រះអង្គ^{عَلَيْهِ السَّلَام}មិនមានព្រះគុណមកលើ បាវហើយដកយកព្រះគុណនោះវិញទេ មុនបាវនោះបានប្រព្រឹត្តបាបថ្មីនីមួយៗដែលត្រូវឲ្យដកហូតយក ព្រះគុណនោះវិញ ។ នេះគឺព្រះបន្ទូលអល់ឡោះហ្ន៎^{عَلَيْهِ السَّلَام} [១៣:១១] ការពិតអល់ឡោះហ្ន៎មិនផ្លាស់ប្តូរអ្វី ដែលនៅឯមនុស្សទេ ទាល់តែពួកគេផ្លាស់ប្តូរអ្វីដែលនៅក្នុងខ្លួនពួកគេសិន ។" (19/ 206 :2: تفسير العياشي)

هُوَ الَّذِي يُرِيكُمْ الْبَرْقَ حَوْفًا وَطَمَعًا وَيُنشِئُ السَّحَابَ الثِّقَالَ ﴿١٣﴾

១២. ព្រះអង្គជាអ្នកបង្ហាញពួកអ្នកនូវរដ្ឋេកបន្ទោរ ដែលធ្វើឲ្យខ្លាចនិងមានសង្ឃឹម ដែលធ្វើឲ្យមានពពក ក្រាស់ (នាំភ្លៀង) ។

وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ، وَالْمَلَكِيُّكُهُ مِنْ خَيْفَتِهِ، وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَنْ يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ ﴿١٣﴾

១៣. រន្ទះថ្វាយថោមនាការដោយសេចក្តីកោតសរសើរព្រះអង្គ បណ្តាទេវតាដែរព្រោះតែកោតខ្លាចព្រះ អង្គ ។ ព្រះអង្គចាត់បញ្ជូនរន្ទះ ។ ព្រះអង្គប្រាថ្នាវាយដោយរន្ទះនោះលើអ្នកណាមួយស្រេចតែលើព្រះ អង្គ ។ តែពួកគេឈ្លោះគ្នាអំពីអល់ឡោះហ្ន៎ ។ ព្រះអង្គប្រកបដោយព្រះពលខ្លាំងក្លាមហិមា ។

លោក អាល់-អាស់បាក្ត ប៊ិន ណាបាតាស្ត បានថ្លែងថា៖ "ខ្ញុំបានឮអាល់^{صلوات الله عليه والسلام} អាមីរុល-មុមីនីនីថ្លែងថា៖ "នឹងមានភាពរៀចរេរច្រើនឆ្នាំ មុនអាល់-ម៉ាស្តុខ្ញុំ^{صلوات الله عليه والسلام} នឹងងើបឡើង ។ នៅក្នុងអំឡុងពេលនោះ សច្ចៈការី នឹងត្រូវគេបដិសេធ គេនឹងជឿជនបោកប្រាស់ ហើយគេនឹងគោរពជនមានល្បិចកល ។" ខ្ញុំបានសួរថា៖ "ល្បិចកលមានន័យថាអ្វីទៅ?" អ៊ីម៉ា^{صلوات الله عليه والسلام}បានតបថា៖ "មានន័យថាមនុស្សលាក់ពុត ។" អាមីរុល មុមីនីនី^{صلوات الله عليه والسلام}មានវចនៈថា៖ "លោកមិនបានសូត្រព្រះបន្ទូលអល់ឡោះហ្ន៎^{عَلَيْهِ السَّلَام}ទេ គឺ "ព្រះអង្គប្រកបដោយ ព្រះពលខ្លាំងក្លាមហិមា ។" (អាល់-កុយ័បាស្ត របស់លោក នុអ៊ីម៉ានី ទំព័រ២៧៨)

អធិប្បាយអាយ៉ាស្ត ១២-១៣

١٢/١٣-١/٣ ابن بابويه، قال: حَدَّثَنَا أَحْمَدُ بْنُ الْحَسَنِ الْقَطَّانُ، وَ مُحَمَّدُ بْنُ بَكْرَانَ النَّقَّاشُ، وَ مُحَمَّدُ بْنُ إِبْرَاهِيمَ بْنِ إِسْحَاقَ الطَّلْقَائِيُّ (رَضِيَ اللَّهُ عَنْهُمْ)، قَالُوا: حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدِ بْنِ سَعِيدِ الْأَمْدَانِيِّ، قَالَ: أَخْبَرَنَا عَلِيُّ بْنُ الْحُسَيْنِ بْنِ فَضَّالٍ، عَنْ أَبِيهِ، قَالَ: قَالَ الرَّضَا (عَلَيْهِ السَّلَامُ): (فِي قَوْلِهِ تَعَالَى: ”هُوَ الَّذِي يُرِيكُمْ الْبَرْقَ حَوْفًا وَ طَمَعًا“ . قَالَ (عَلَيْهِ السَّلَامُ): «حَوْفًا لِلْمُسَافِرِ، وَ طَمَعًا لِلْمُتَّقِمِ».

(البرهان في تفسير القرآن - الجزء ٣: صَفْحَةٌ: ٢٣٨ حَدِيث: ٩٩ / ٥٤٩٣ ، عيون أخبار الرضا (عليه السلام) - الجزء: ١ صَفْحَةٌ: ٢٩٤ حَدِيث: ٥١)**

13/12-13/1 អ៊ីបន្ទូ បាបាវ៉ែហ្គ បានថ្លែងថា [...] អាឡី ប៊ិន អាល់-ហ្គាសាន់ ប៊ិន ហ្គាដ្លល់ បាន រាយការណ៍តមកពីឪពុកលោកដែលបានថា អាឡី ^{صلوات الله عليه والسلام} មានវចនៈអំពីព្រះបន្ទូលអស់ឡោះហ្វ្លី ^{عليه السلام} ថា: "សេចក្តីខ្លាច សម្រាប់អ្នកធ្វើដំណើរ ។ សេចក្តីសង្ឃឹមសម្រាប់អ្នកស្រុក (នឹងបានភ្លៀង) ។"

(عيون أخبار الرضا (عليه السلام) : 1 / 294 / 51)

١٢/١٣-٢/٣ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ هَارُونَ بْنِ مُسْلِمٍ عَنْ مَسْعَدَةَ بْنِ صَدَقَةَ عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ كَانَ عَلِيٌّ (عَلَيْهِ السَّلَامُ) يَفُومُ فِي الْمَطَرِ أَوَّلَ مَا يَمْطُرُ حَتَّى يَبْتَلَّ رَأْسَهُ وَ لِحْيَتَهُ وَ ثِيَابَهُ فَيَقِيلُ لَهُ يَا أَمِيرَ الْمُؤْمِنِينَ الْكِرْنَ الْكِرْنَ فَقَالَ إِنَّ هَذَا مَاءٌ قَرِيبٌ عَهْدٍ بِالْعَرْشِ

13/12-13/2 ទទួលបានមកពី ម៉ាស់អាដ្លាស្ត ប៊ិន ស្ត្រីដ្លាក្លែត ដែលបានថា អាឡី អាប់ខ្ពុលឡោះហ្វ្លី ^{صلوات الله عليه والسلام} មានវចនៈថា: "អាឡី ^{صلوات الله عليه والسلام} តែងតែឈរហាលភ្លៀងដើមឆ្នាំ ទាល់តែទឹកជោកក្បាល ពុកមាត់ និង សំលៀកបំពាក់ ។ គេបានទូលព្រះអង្គ ^{صلوات الله عليه والسلام} ថា: "អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} អើយ ចូលជម្រកទៅ ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "ទឹកនេះចេញមកពីក្បែរព្រះរាជបល្ល័ង្ក ។"

ثُمَّ أَنْشَأَ يُحَدِّثُ فَقَالَ إِنَّ تَحْتَ الْعَرْشِ بَحْرًا فِيهِ مَاءٌ يُنْبِتُ أَرْزَاقَ الْحَيَوَانَاتِ فَإِذَا أَرَادَ اللَّهُ عَزَّ ذِكْرُهُ أَنْ يُنْبِتَ بِهِ مَا يَشَاءُ لَهُمْ رَحْمَةً مِنْهُ لَهُمْ أَوْحَى اللَّهُ إِلَيْهِ فَمَطَرَ مَا شَاءَ مِنْ سَمَاءٍ إِلَى سَمَاءٍ حَتَّى يَصِيرَ إِلَى سَمَاءِ الدُّنْيَا فِيمَا أَطْلُ فَيُلْقِيهِ إِلَى السَّحَابِ وَ السَّحَابُ بِمَنْزِلَةِ الْعُرْبَالِ ثُمَّ يُوحِي اللَّهُ إِلَى الرِّيحِ أَنْ أَطْحَبِيهِ وَ أَذِيبِيهِ ذَوْبَانَ الْمَاءِ ثُمَّ أَنْطَلِقِي بِهِ إِلَى مَوْضِعِ كَذَا وَ كَذَا فَاَمْطُرِي عَلَيْهِمْ فَيَكُونُ كَذَا وَ كَذَا عُبابًا وَ غَيْرَ ذَلِكَ

បន្ទាប់មកព្រះអង្គ ^{صلوات الله عليه والسلام} តំណាលថា: "នៅក្រោមព្រះរាជបល្ល័ង្កមានមហាសាគរមួយ ទឹកវាជាដីព្រឹត្ត ដែលធ្វើឲ្យសត្វទាំងឡាយធាត់ធំ ។ បើអស់ឡោះហ្វ្លី ^{عليه السلام} ចង់ឲ្យអ្វីមួយធាត់ធំដោយនូវព្រះធម៌មេត្តាព្រះអង្គ ^{عليه السلام} សម្រាប់ពួកវា ព្រះអង្គ ^{عليه السلام} បើកឲ្យវាដឹង ។ ដូច្នេះនឹងមានភ្លៀងធ្លាក់ពីលើមេឃមួយទៅលើមេឃមួយ លុះមកដល់លើមេឃនៃលោកនេះ មកលើពពក ។ ពពកទាំងឡាយប្រៀបបាននឹងកន្រ្តង ។ បន្ទាប់មក អស់ឡោះហ្វ្លី ^{عليه السلام} ឲ្យខ្យល់កិនវាហើយច្របល់វា រំលាយទឹក ។ រួចហើយខ្យល់នោះនាំពពកនោះទៅកាន់ កន្លែងនីមួយហើយបង្ហូរទឹកមកលើកន្លែងនោះ ។ ដូច្នេះវាទៅជាភ្លៀងដូចនេះឬផ្សេងពីនេះ ។

فَتَطْطُرُ عَلَيْهِمْ عَلَى التَّحْوِ الَّذِي يَأْمُرُهَا بِهِ فَلَيْسَ مِنْ قَطْرَةٍ تَطْطُرُ إِلَّا وَ مَعَهَا مَلَكٌ حَتَّى يَضَعَهَا مَوْضِعَهَا وَ لَمْ يَنْزِلْ مِنَ السَّمَاءِ قَطْرَةٌ مِنْ مَطَرٍ إِلَّا بَعْدَ مَعْدُودٍ وَ وَزْنٍ مَعْلُومٍ إِلَّا مَا كَانَ مِنْ يَوْمِ الطُّوفَانِ عَلَى عَهْدِ نُوحٍ (عَلَيْهِ السَّلَامُ) فَإِنَّهُ نَزَلَ مَاءٌ مِنْهُمُورٌ بِأَلَا وَزْنٍ وَ لَا عَدَدٍ قَالَ

ដូច្នេះនឹងមានភ្លៀងត្រង់កន្លែងដែលគេបានដាក់បញ្ជាមក ។ គ្រប់ដំណាក់ទឹកភ្លៀងសុទ្ធតែមានទេវតា មួយអង្គ ទេវតានោះដាក់ដំណាក់ទឹកភ្លៀងនោះត្រង់កន្លែងនីមួយជាពិសេស ។ គ្រប់ដំណាក់ទឹកភ្លៀង

ដែលធ្លាក់មកពីលើមេឃសុទ្ធតែមានចំនួនយ៉ាងល្អិតល្អន់និងមានទម្ងន់ច្បាស់លាស់ លើកលែងតែកាល
មានព្យុះភ្លៀងនៅឯដែនដីនេះហ្ន៎ صلوات الله عليه ថ្ងៃនោះទឹកភ្លៀងហូរមកដោយពុំមានកំណត់ឬចំនួនទេ ។"

وَ حَدَّثَنِي أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ قَالَ لِي أَبِي (عَلَيْهِ السَّلَامُ) قَالَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ
آلِهِ) إِنَّ اللَّهَ عَزَّ وَ جَلَّ جَعَلَ السَّحَابَ عَرَابِيلَ لِلْمَطَرِ هِيَ تُدْبِئُ الْبَرْدَ حَتَّى يَصِيرَ مَاءً لَكَئِي لَا يُضِرُّ بِهِ شَيْئًا يُصِيبُهُ الَّذِي تَرَوْنَ فِيهِ مِنْ
الْبَرْدِ وَ الصَّوَاعِقُ نَقْمَةٌ مِنَ اللَّهِ عَزَّ وَ جَلَّ يُصِيبُ بِهَا مَنْ يَشَاءُ مِنْ عِبَادِهِ ثُمَّ قَالَ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) لَا تُشِيرُوا إِلَى
الْمَطَرِ وَ لَا إِلَى الْهَلَالِ فَإِنَّ اللَّهَ يَكْرَهُ ذَلِكَ . (الكافي - الجزء : 8 صفحہ : 239 حَدِيث : 326)

អាហ្វិ អាប់ខុលឡោះហ្ន៎ صلوات الله عليه បានតំណាលប្រាប់ខ្ញុំថាព្រះបិតា صلوات الله عليه ខ្ញុំ បានប្រាប់ខ្ញុំ صلوات الله عليه ថា អាមីរុល-
មុមីនីន صلوات الله عليه មានវចនៈថា រស្មីលុលឡោះហ្ន៎ صلوات الله عليه មានព្រះវចនៈថា៖ "អស់ឡោះហ្ន៎ صلوات الله عليه ធ្វើឲ្យពពកទៅជា
ដូចកន្ត្រងទឹកភ្លៀង ភ្លៀងលាយព្រិលលាយចូលគ្នាទាល់តែទៅជាទឹក មិនធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្វី
ឡើយ ។ គ្រោះថ្នាក់គឺអ្វីដែលលោកឃើញមានមកពីភ្លៀងលាយព្រិលនិងផ្អែកបន្ទោរដែលជាព្រះពិរោធ
អស់ឡោះហ្ន៎ صلوات الله عليه ដែលឲ្យគ្រោះថ្នាក់មកលើបារណាដែលព្រះអង្គ صلوات الله عليه ប្រាថ្នាឲ្យមានគ្រោះថ្នាក់ ។" បន្ទាប់មក
ព្រះអង្គ صلوات الله عليه មានវចនៈថា បន្ទាប់មករស្មីលុលឡោះហ្ន៎ صلوات الله عليه មានព្រះវចនៈថា៖ "ចូរកុំចោទភ្លៀងឬចំណិត
ខែ ព្រោះអស់ឡោះហ្ន៎ صلوات الله عليه ស្អប់អំពើនេះណាស់ ។" (الكافي 8: 239 / 326)

۱۳/۱۲-۳/۳ وَ عَنْهُ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى، عَنْ مُحَمَّدِ بْنِ إِسْمَاعِيلَ، عَنْ مُحَمَّدِ بْنِ الْفُضَيْلِ، عَنْ أَبِي
الصَّبَّاحِ الْكِنَانِيِّ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «مَوْتُ الْمُؤْمِنِ بِكُلِّ مَيْتَةٍ إِلَّا الصَّاعِقَةَ، لَا تَأْخُذُهُ وَ هُوَ يَذْكُرُ اللَّهَ عَزَّ وَ جَلَّ» .
(الرهان في تفسير القرآن - الجزء: 3 صَفْحَة: 239 حَدِيث: 99 / 5496 ، الكافي - الجزء: 2 صَفْحَة: 363 حَدِيث: 1) **

13/12-13/3 [...] អាហ្វិ អាស់-ស្ន៍បាស្ន់ អាស់-គីណានី បានតំណាលតមកពី អាហ្វិ អាប់ខុលឡោះហ្ន៎ صلوات الله عليه
ដែលមានវចនៈថា៖ "អ្នកមានសទ្ធាជ្រះថ្លាស្លាប់គ្រប់បែបយ៉ាង លើកលែងដោយរន្ទះ ។ រន្ទះមិន
សម្លាប់គេទេក្នុងពេលអ្នកនោះនឹកនាដល់អស់ឡោះហ្ន៎ صلوات الله عليه ។" (الكافي 2: 363 / 1)

**

۱۳/۱۲-۳/۴ وَ عَنْهُ: عَنْ عَلِيِّ بْنِ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ ابْنِ أُذَيْنَةَ، عَنْ بُرَيْدِ بْنِ مُعَاوِيَةَ الْعَجَلِيِّ، قَالَ: قَالَ أَبُو
عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «إِنَّ الصَّوَاعِقَ لَا تُصِيبُ ذَاكِرًا» قَالَ: قُلْتُ: وَ مَا الذَّاكِرُ؟ قَالَ: «مَنْ قَرَأَ مِائَةَ آيَةٍ» . (الرهان في تفسير القرآن
- الجزء: 3 صَفْحَة: 239 حَدِيث: 99 / 5498 ، الكافي - الجزء: 2 صَفْحَة: 363 حَدِيث: 2) **

13/12-13/4 [...] ច្វីវយ័ដ្ឋ ប៊ីន មូអុវីយ៉ាស្ន់ អាស់-អ៊ីច្នូលី បានតំណាលតមកពី អាហ្វិ អាប់ខុលឡោះហ្ន៎ صلوات الله عليه
ដែលមានវចនៈថា៖ "រន្ទះមិនធ្វើឲ្យអ្នកនឹកនាដល់អស់ឡោះហ្ន៎ صلوات الله عليه រងទុក្ខទេ ។" ខ្ញុំបានទូលថា៖ "អ្នក
ណាទៅអ្នកនឹកនានោះ?" ព្រះអង្គ صلوات الله عليه មានវចនៈថា៖ "បុគ្គលដែលសូត្រ ១០០ អាយ៉ាស្ន់ (តួរអាស) ។"
(الكافي 2: 363 / 2)

۱۳/۱۲-۵/۳ ۵/۳-۱۲/۱۳ عَنِ الْغُبَّاشِيِّ: عَنْ يُونُسَ بْنِ عَبْدِ الرَّحْمَنِ، أَنَّ دَاوُدَ قَالَ: كُنَّا عِنْدَهُ فَأَزَعَدَتِ السَّمَاءُ، فَقَالَ هُوَ: «سُبْحَانَ مَنْ يُسَبِّحُ لَهُ الرَّعْدُ
بِحَمْدِهِ وَ الْمَلَائِكَةُ مِنْ خِيفَتِهِ» فَقَالَ لَهُ أَبُو بَصِيرٍ: جُعِلْتُ فِدَاكَ، إِنَّ لِلرَّعْدِ كَلَامًا؟ فَقَالَ: «يَا أَبَا مُحَمَّدٍ، سَلْ عَمَّا يَغْنَبُكَ، وَ دَعْ مَا لَا
يَغْنَبُكَ» . (الرهان في تفسير القرآن - الجزء: 3 صَفْحَة: 239 حَدِيث: 99 / 5499 ، تفسير الغبّاشي - الجزء: 2 صَفْحَة: 207)

حَدِيث: (٢٢)**

13/12-13/5 អាល់-អ៊ែយ៉ាស្ត្រី បានតំណាលតមកពី យុនុស ប៊ិន អ៊ាប់ខុលរ៉េ:ហ្គ័ម៉ាន ថា ដូរ៉ុដ្ឋ បានថ្លែងថា: "យើងបាននៅជុំជាមួយព្រះអង្គ صلوات الله عليه والسلام មេឃលាន់សូរ (រន្ទះ) ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា: "សូមថ្វាយ ថោមនាការចំពោះព្រះ عز وجل ដែល [១៣:១៣] រន្ទះថ្វាយថោមនាការដោយសេចក្តីភោគសរសើរព្រះអង្គ បណ្តាទេវតាដែលព្រោះតែភោគខ្លាចព្រះអង្គ ។ អាច្និ បាស្លៀវបានទូលព្រះអង្គ صلوات الله عليه والسلام ថា: "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صلوات الله عليه والسلام ។ រន្ទះចេះនិយាយ?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា: "អាច្និ មូហ្គាំម៉ាដ្ឋ អើយ ចូរលោកសួរអ្វីដែលទាក់ទងនឹងខ្លួនលោក (ដែលមានន័យសម្រាប់លោក) ចោលអ្វីដែលមិនទាក់ទងនឹងខ្លួនលោក (មិនមានន័យសម្រាប់លោក) ។" (22 /207 :2) (تفسير العياشي)

١٣/١٢-٦/٣ عَنْ أَبِي بَصِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: سَأَلْتُهُ عَنِ الرَّعْدِ، أَيُّ شَيْءٍ يَقُولُ؟ قَالَ: «إِنَّهُ بِمَنْزِلَةِ الرَّجُلِ يَكُونُ فِي الْإِبِلِ فَيَزْجُرُهَا، هَايَ هَايَ، كَهَيْئَةِ ذَلِكَ». قُلْتُ: فَمَا الْبَرْقُ؟ قَالَ لِي: «تِلْكَ مِنْ مَخَارِقِ الْمَلَائِكَةِ، تَضْرِبُ السَّحَابَ فَتَسْوِفُهُ إِلَى الْمَوْضِعِ الَّذِي قَضَى اللَّهُ فِيهِ الْمَطَرَ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٣٩ حَدِيث: ٩٩ / ٥٥٠٠ ، تفسير العياشي - الجزء: ٢ صَفْحَة: ٢٠٧ حَدِيث: ٢٣)**

13/12-13/6 ទទួលបានមកពី អាច្និ បាស្លៀវ ថាគេបានតំណាលតមកពី អាច្និ អ៊ាប់ខុលឡោះហ្គ័ម៉ាន صلوات الله عليه والسلام ថាខ្ញុំបានសួរព្រះអង្គ صلوات الله عليه والسلام អំពីរន្ទះថាតើវានិយាយអ្វី? ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា: "រន្ទះមានឋានៈស្មើនឹងបុរសដែលនៅក្នុងចំណោមអូដ្ឋ ។ បុរសនោះកៀងអូដ្ឋថា: "ហ៊ុយ ហ៊ុយ! ដូចនេះឯង ។" ខ្ញុំបានទូលថា: "ផ្លេកបន្ទោរគឺអ្វី?" ព្រះអង្គ صلوات الله عليه والسلام បានប្រាប់ខ្ញុំថា: "នេះគឺគ្រឿងឧបករណ៍របស់ទេវតាសម្រាប់បាញ់ពពក ។ ពពកត្រូវកៀងទៅកន្លែងដែលអស់ឡោះហ្គ័ម៉ានបានបញ្ជាឲ្យវាបង្ហូរទឹកភ្លៀង ។"

(تفسير العياشي 2: 23 / 207)

١٣/١٢-٧/٣ الشَّيْخُ فِي (الْأَمَالِي)، قَالَ: أَخْبَرَنَا جَمَاعَةٌ، عَنْ أَبِي الْمُفَضَّلِ، قَالَ: حَدَّثَنَا نَصْرُ بْنُ الْقَاسِمِ بْنِ نَصْرِ أَبُو لَيْثٍ الْفَرَّائِضِيُّ، وَ عَمْرُو بْنُ أَبِي حَسَّانَ الرَّيَّادِيُّ، قَالَ: حَدَّثَنَا إِسْحَاقُ بْنُ أَبِي إِسْرَائِيلَ، قَالَ: حَدَّثَنَا ذَيْلَمُ بْنُ عَزْرَوَانَ الْعَبْدِيُّ، وَ عَلِيُّ بْنُ أَبِي سَارَةَ الشَّيْبَانِيُّ، قَالَا: حَدَّثَنَا ثَابِتُ الْبُنَّانِيُّ، عَنْ أَنَسِ بْنِ مَالِكٍ: أَنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) بَعَثَ رَجُلًا إِلَى فِرْعَوْنَ مِنْ فِرْعَانَةِ الْعَرَبِ يَدْعُوهُ إِلَى اللَّهِ عَزَّ وَ جَلَّ، فَقَالَ لِرَسُولِ النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): أَخْبِرْنِي عَنْ هَذَا الَّذِي تَدْعُونِي إِلَيْهِ، أَمْ مِنْ فِضَّةٍ هُوَ، أَمْ مِنْ ذَهَبٍ، أَمْ مِنْ حَدِيدٍ؟ فَرَجَعَ إِلَى النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ)، وَ أَخْبَرَهُ بِقَوْلِهِ، فَقَالَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «ارْجِعْ إِلَيْهِ فَادْعُهُ»، قَالَ: يَا نَبِيَّ اللَّهِ، إِنَّهُ أُعْطِيَ مِنْ ذَلِكَ. قَالَ: «ارْجِعْ إِلَيْهِ»

13/12-13/7 អាល់-អ៊ែយ៉ាស្ត្រីបានថ្លែងនៅក្នុង[សាត្រា] អាល់-អាម៉ាលី របស់លោកថា [...] តមកពី ស្វាប៊ីត អាល់-ច្វីណានី តមកពី អាណាស់ ប៊ិន ម៉ាលីក ដែលបានតំណាលថាវិស្វលុលឡោះហ្គ័ម៉ាន صلوات الله عليه وآله وسلم បានបញ្ជូនបុរសម្នាក់ទៅជួបហ្វៀវអៀវរបស់ពួកអាវ៉ាប់ ហៅហ្វៀវអៀវនោះមករកអស់ឡោះហ្គ័ម៉ាន عز وجل ។ ហ្វៀវអៀវនោះបានឆ្លើយតបវិស្វលុលឡោះហ្គ័ម៉ាន صلوات الله عليه وآله وسلم វិញថា: "ចូរអ្នក صلوات الله عليه وآله وسلم ប្រាប់យើងឲ្យដឹងអំពីអ្វីដែលអ្នក صلوات الله عليه وآله وسلم ហៅយើងទៅរកនោះ ។ តើវាជាមាស ជាប្រាក់ ឬជាដែក?" បុរសនោះបានត្រឡប់មកជួបព្រះសាស្តា صلوات الله عليه وآله وسلم វិញទូលព្រះអង្គ صلوات الله عليه وآله وسلم ឲ្យប្រាប់សម្តីហ្វៀវអៀវនោះ ។ ព្រះសាស្តា صلوات الله عليه وآله وسلم មានព្រះវចនៈថា: "ចូរលោកត្រឡប់ទៅជួបគេវិញ ហៅគេមករកអស់ឡោះហ្គ័ម៉ាន عز وجل ។" បុរសនោះបានទូលថា: "ព្រះសាស្តា صلوات الله عليه وآله وسلم អស់ឡោះហ្គ័ម៉ាន عز وجل អើយ

គេខ្លាំងលើសនោះណាស់ ។" ព្រះសាស្តា عليه السلام មានព្រះវចនៈថា៖ "ចូរលោកត្រឡប់ទៅជួបគេវិញ ។"

فَرَجَعَ إِلَيْهِ، فَقَالَ كَقَوْلِهِ، فَبَيْنَمَا هُوَ يُكَلِّمُهُ إِذْ رَعَدَتْ سَحَابَةٌ رَعْدَةً فَأَلْقَتْ عَلَى رَأْسِهِ صَاعِقَةً دَهَبَتْ بِمُحْفٍ رَأْسِهِ، فَأَنْزَلَ اللَّهُ جَلَّ تَنَاؤُهُ: "وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَنْ يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ". (البرهان في تفسير القرآن - الجزء: 3 صَفْحَة: 240 حَدِيث: 99/ 503، الأما لي - الجزء: 2 صَفْحَة: 99)**

បុរសនោះក៏បានទៅជួបហ្វៀរអេស៊ីននោះវិញ ប្រាប់ហ្វៀរអេស៊ីននោះឲ្យដឹងសម្តីព្រះសាស្តា عليه السلام ។ ខណៈដែលបុរសនោះកំពុងតែនិយាយជាមួយហ្វៀរអេស៊ីននោះ មានរន្ទះនៅលើពពក ហើយរន្ទះមួយបានបាញ់ចំក្បាលហ្វៀរអេស៊ីននោះ ក្បាលហ្វៀរអេស៊ីននោះបែកខ្ទេច ។ អល់ឡោះហ្គ័ جَلَّ تَنَاؤُهُ បានបើកឲ្យដឹងថា៖ [១៣:១៣] ព្រះអង្គចាត់បញ្ជូនរន្ទះ ។ ព្រះអង្គប្រាថ្នាវាយដោយរន្ទះនោះលើអ្នកណាមួយស្រេចតែលើព្រះអង្គ ។ តែពួកគេឈ្លោះគ្នាអំពីអល់ឡោះហ្គ័ ។ ព្រះអង្គប្រកបដោយព្រះពលខ្លាំងក្លាមហិមា ។ (الأما لي 2: 99)

لَهُ دَعْوَةُ الْحَقِّ وَالَّذِينَ يَدْعُونَ مِنْ دُونِهِ لَا يَسْتَجِيبُونَ لَهُمْ بِشَيْءٍ إِلَّا كَبَسِطَ كَفَيْهِ إِلَى الْمَاءِ لِيَبْلَغَ فَأَوْ وَمَا هُوَ بِبَلِغِهِ وَمَا دُعَاءُ الْكٰفِرِينَ إِلَّا فِي ضَلٰلٍ ﴿١٤﴾

១៤. ឧទ្ទិសព្រះអង្គគឺការបូងសូងដែលត្រឹមត្រូវ (ពោលគឺគេបូងសូងព្រះអង្គដោយសមហេតុផល) ។ ឯពួកទាំងនោះ (បណ្តារូបបដិមា) ដែលពួកគេបូងសូងក្រៅពីព្រះអង្គ មិនឆ្លើយតបពួកគេឡើយ វាគ្រាន់តែដូចបុគ្គលដែលឈោងដៃទៅរកទឹកដើម្បីនឹងឲ្យទឹកនោះមកដល់មាត់ខ្លួន តែទឹកនោះមិនមកដល់មាត់បុគ្គលនោះទេ ។ ការបូងសូងរបស់ពួកបដិសេធសទ្ធាគ្រាន់តែនៅក្នុងសេចក្តីរង្វេងទេ ។

អធិប្បាយអាយ៉ាស្ត ១៤

13/14/1 1/14/13 عَلِيُّ بْنُ إِبْرَاهِيمَ، قَالَ: فِي رِوَايَةِ أَبِي الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: "وَالَّذِينَ يَدْعُونَ مِنْ دُونِهِ لَا يَسْتَجِيبُونَ لَهُمْ بِشَيْءٍ" «فَهَذَا مَثَلٌ صَرَّحَ اللَّهُ لِلَّذِينَ يَعْبُدُونَ الْأَصْنَامَ، وَالَّذِينَ يَعْبُدُونَ آهْلَهُ مِنْ دُونِ اللَّهِ، فَلَا يَسْتَجِيبُونَ لَهُمْ بِشَيْءٍ، وَ لَا يَنْفَعُهُمْ» "إِلَّا كَبَسِطَ كَفَيْهِ إِلَى الْمَاءِ" لِيَبْلَغَ فَأَوْ لِيَتَنَاوَلَهُ مِنْ بَعِيدٍ وَ لَا يَنَالُهُ». (البرهان في تفسير القرآن - الجزء: 3 صَفْحَة: 240 حَدِيث: 99/ 504، تفسير القمِّي - الجزء: 1 صَفْحَة: 361)**

13/14/1 អុលី ប៊ីន អ៊ីប្រាអ៊ីម បានតំណាលតមកពី អាហ្វិ អាល់-យ៉ាវូដ្តិ ដែលបានតំណាលតមកពី អាហ្វិ យ៉ាត្តហ្វារ صلوات الله عليه والسلام អំពីព្រះបន្ទូលអល់ឡោះហ្គ័ جَلَّ تَنَاؤُهُ [១៣:១៤] ពួកទាំងនោះដែលពួកគេបូងសូងក្រៅពីព្រះអង្គ មិនឆ្លើយតបពួកគេឡើយ ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "នេះគឺគំរូមួយដែលអល់ឡោះហ្គ័លើកឡើងសម្រាប់ពួកដែលធ្វើសក្តាររូបបដិមា និងពួកដែលធ្វើសក្តារព្រះនានាផ្សេងពីអល់ឡោះហ្គ័ ។ អ្វីទាំងនោះមិនឆ្លើយតបពួកគេឡើយ អ្វីទាំងនោះមិនផ្តល់ផលប្រយោជន៍ដល់ពួកគេឡើយ វាគ្រាន់តែដូចបុគ្គលដែលឈោងដៃទៅរកទឹកដើម្បីនឹងឲ្យទឹកនោះមកដល់មាត់ខ្លួន ដើម្បីយកវាពីចម្ងាយ តែអ្នកនោះមិនអាចឈោងដល់ទឹកនោះទេ ។" (تفسير القمِّي 1: 361)

13/14/1 2/14/13 ثُمَّ قَالَ: حَدَّثَنِي أَبِي، عَنْ أَحْمَدَ بْنِ النَّضْرِ، عَنْ عَمْرِو بْنِ شَمْرٍ، عَنْ جَابِرٍ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) قَالَ: «جَاءَ رَجُلٌ

إِلَى النَّبِيِّ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ)، فَقَالَ: يَا رَسُولَ اللَّهِ، رَأَيْتُ أَمْرًا عَظِيمًا، فَقَالَ: وَ مَا رَأَيْتَ؟ قَالَ: كَانَ لِي مَرِيضٌ، وَ نُعِتَ لَهُ مَاءٌ مِنْ بَيْتِي بِالْأَخْفَافِ يُسْتَنْقَى بِهِ فِي بَرَهَوْتٍ، قَالَ: فَانْتَهَيْتُ وَ مَعِيَ قَرْبَةٌ وَ قَدَحٌ لِأَخَذُ مِنْ مَائِهَا وَ أَصَبْتُ فِي الْقَرْبَةِ وَ إِذَا بِشَيْءٍ قَدْ هَبَطَ مِنْ حَوْرِ السَّمَاءِ كَهَيْئَةِ السِّلْسِلَةِ، وَ هُوَ يَقُولُ: يَا هَذَا، اسْقِنِي، السَّاعَةَ أَمُوتُ.

13/14/2 បន្ទាប់មក [អាឡី ប៊ិន អ៊ីបរហ្វឹម]បានតំណាលតមកពី[...] យ៉ូហ្គេវ ដែលបានតំណាលតមកពី អាឡី យ៉ូកុំហ្វារ^{صلوات الله عليه والسلام} ដែលមានវចនៈថា៖ "បុរសម្នាក់បានមកជួបរ៉ស៊ូលុលឡោះហ្គ័រ^{عليه وآله} ទូលព្រះអង្គ មានព្រះវចនៈថា៖ "រ៉ស៊ូលុលឡោះហ្គ័រ^{عليه وآله} អើយ ទូលបង្គំបានយល់សប្តិឃើញរឿងសំខាន់ ។" រ៉ស៊ូលុលឡោះហ្គ័រ^{عليه وآله} មានព្រះវចនៈថា៖ "លោកយល់សប្តិឃើញអ្វី?" គាត់បានទូលថា៖ "ទូលបង្គំចង់ព្យាបាលអ្នកជម្ងឺម្នាក់ ដោយទឹកអណ្តូងអាល់-អាស្ទុកូហ្វ្វាដើម្បីនឹងឲ្យគាត់ជាសះស្បើយនៅឯបារហ្វូត ។" គាត់បានទូលថា៖ "ទូលបង្គំក៏បានទៅដល់ទីនោះ ។ ទូលបង្គំមានធុងទឹកមួយនិងផ្តិតមួយសម្រាប់ដួសទឹកនោះ ។ ទូលបង្គំបានចាក់ទីនោះទៅក្នុងធុង ។ នៅក្នុងធុងនោះមានអ្វីមួយដែលបានធ្លាក់មកពីលើមេឃ ដូចច្រវាក់ ។ អ្នក[ដែលជាប់ច្រវាក់នោះ]នោះបានថា៖ "សូមលោកឲ្យទឹកខ្ញុំផឹកផង ពុំនោះទេខ្ញុំនឹងស្លាប់ឥឡូវហើយ ។"

فَرَفَعْتُ رَأْسِي، وَ رَفَعْتُ إِلَيْهِ الْقَدَحَ لِأَسْقِيَهُ، إِذَا رَجُلٌ فِي عُنُقِهِ سِلْسِلَةٌ، فَلَمَّا ذَهَبْتُ أَنَاؤُهُ الْقَدَحَ، اجْتَذَبَ مِنِّي حَتَّى عُلِقَ بِالسَّمْسِ، ثُمَّ أَقْبَلْتُ عَلَى الْمَاءِ أَعْتَرَفْتُ إِذْ أَقْبَلَ الثَّانِيَةَ وَ هُوَ يَقُولُ: الْعَطَشَ الْعَطَشَ، يَا هَذَا، اسْقِنِي، السَّاعَةَ أَمُوتُ. فَرَفَعْتُ الْقَدَحَ لِأَسْقِيَهُ، فَاجْتَذَبَ مِنِّي حَتَّى عُلِقَ بِالسَّمْسِ، حَتَّى فَعَلَ ذَلِكَ الثَّلَاثَةَ، فَمُتُّ وَ شَدَّدْتُ قَرْبَتِي وَ لَمْ أَسْقِهِ.

ទូលបង្គំបានងើយមើល ហុចផ្តិតទឹកឲ្យគាត់ផឹក ។ មានបុរសម្នាក់ជាប់ច្រវាក់ ។ ពេលទូលបង្គំហុចផ្តិតទឹកឲ្យគាត់ គេបានចាប់យកផ្តិតនោះពីទូលបង្គំ ហើយគ្រវាក់ទឹកចោលទៅឯដួងអាទិត្យ ។ រួចហើយទូលបង្គំបែរទៅដួសទឹកជាលើកទីពីរ ។ គាត់បានថា៖ "ស្រេកទឹកណាស់ ស្រេកទឹកណាស់ ។ សូមលោកឲ្យទឹកខ្ញុំផឹកបន្តិច ពុំនោះទេខ្ញុំនឹងស្លាប់ឥឡូវហើយ ។" តែគេបានចាប់យកទឹកនោះពីទូលបង្គំហើយចោលទៅឯថ្ងៃ ដល់ទៅចំដង ។ ទូលបង្គំបានងើបឡើង យកធុងទឹកមកវិញ មិនឲ្យគាត់ផឹកទេ ។"

فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): ذَلِكَ قَابِيلُ بْنُ آدَمَ الَّذِي قَتَلَ أَخَاهُ، وَ هُوَ قَوْلُهُ عَزَّ وَ جَلَّ: ”وَ الَّذِينَ يَدْعُونَ مِنْ دُونِهِ لَاسْتَجِيبُونَ لَهُمْ بِشَيْءٍ“ إِلَى قَوْلِهِ: ”إِلَّا فِي ضَلَالٍ“ (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٠ حَدِيث: ٩٩ / ٥٥٠٦ ، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦١)**

រ៉ស៊ូលុលឡោះហ្គ័រ^{عليه وآله} មានព្រះវចនៈថា៖ "នោះគឺក្នុងបីល កូនរបស់អាដ្វាំ^{عليه السلام} ដែលបានសម្លាប់ប្អូនឯង ។ នេះគឺព្រះនូលអល់ឡោះហ្គ័រ^{عليه وآله} [១៣:១៤] ពួកទាំងនោះដែលពួកគេប្លង់ស្លង់ក្រៅពីព្រះអង្គ មិនឆ្លើយតបពួកគេឡើយ ដល់ព្រះបន្ទូលព្រះអង្គ^{عليه وآله} គ្រាន់តែក្នុងសេចក្តីរង្វេងទេ ។" (361: 1) (تفسير القمِّي)

وَلِلَّهِ يَسْجُدُ مَنْ فِي السَّمَوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَلُهُمْ بِالْغُدُوِّ وَالْآصَالِ ﴿١٥﴾

១៥. ប្រជានិករដែលនៅលើមេឃនិងដីក្រាបប្រណិប័តន៍អល់ឡោះហ្គ័រ ស្ម័គ្រចិត្តក្តី មិនស្ម័គ្រចិត្តក្តី ស្រមោលរបស់ពួកគេទាំងនោះដែរ ទាំងពេលព្រឹកនិងពេលល្ងាច ។

سَجْدَةٌ

អធិប្បាយអាយ៉ាស៊ូ ១៥

١/١٥/١٣ قَالَ: وَ فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: "و لِلَّهِ يَسْجُدُ مَنْ فِي السَّمَاوَاتِ وَ الْأَرْضِ طَوْعًا وَ كَرْهًا" الْآيَةِ: «أَمَّا مَنْ يَسْجُدُ مِنْ أَهْلِ السَّمَاوَاتِ طَوْعًا، فَالْمَلَائِكَةُ يَسْجُدُونَ لِلَّهِ طَوْعًا، أَمَّا مَنْ يَسْجُدُ مِنْ أَهْلِ الْأَرْضِ طَوْعًا، فَمَنْ وُلِدَ فِي الْإِسْلَامِ فَهُوَ يَسْجُدُ لَهُ طَوْعًا، وَ أَمَّا مَنْ يَسْجُدُ لَهُ كَرْهًا، فَمَنْ أُجْبِرَ عَلَى الْإِسْلَامِ، وَ أَمَّا مَنْ لَمْ يَسْجُدْ فَظَلَمَهُ يَسْجُدُ لَهُ بِالْعَدَاةِ وَ الْعَشِيِّ». (لبرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤١ حَدِيث: ٩٩ / ٥٥٠٨ ، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٢)**

13/15/1 [អុលី ប៊ិន អ៊ីបរ៉ូហ៊ីម] បានតំណាលថា អាធិ អាស់-យ៉ូរ៉ូដូ បានធ្វើសេចក្តីវាយការណ៍តមកពី អាធិ យ៉ូក្តូហ្វារ អំពីព្រះបន្ទូលអស់ឡោះហ្វា [១៣:១៥] ប្រជានិករដែលនៅលើមេឃនិងដីក្រាប ប្រណិប័តន៍អស់ឡោះហ្វា ស្ម័គ្រចិត្តក្តី មិនស្ម័គ្រចិត្តក្តី ។ ព្រះអង្គ ^{صلوات الله عليه والسلا} មានវចនៈថា: "ប្រជានិករនៅលើ មេឃដែលក្រាបប្រណិប័តន៍ដោយស្ម័គ្រចិត្តគឺពួកទេវតា ពួកគេក្រាបប្រណិប័តន៍អស់ឡោះហ្វាដោយ ពេញចិត្ត ។ ចំណែកប្រជានិករនៅលើផែនដីដែលក្រាបប្រណិប័តន៍ដោយស្ម័គ្រចិត្តគឺបុគ្គលដែលកើត នៅក្នុងអាស់-អ៊ីស្លាម ពួកគេក្រាបប្រណិប័តន៍អស់ឡោះហ្វាដោយពេញចិត្ត ។ បណ្តាអ្នកដែលក្រាប ប្រណិប័តន៍អស់ឡោះហ្វាទាំងមិនស្ម័គ្រចិត្តទេនោះគឺបណ្តាអ្នកដែលត្រូវគេបង្ខំឲ្យចូលក្នុង អាស់- អ៊ីស្លាម ។ ចំណែកអ្នកដែលមិនក្រាបប្រណិប័តន៍ទេ ស្រមោលអ្នកនោះក្រាបប្រណិប័តន៍ឲ្យអ្នកនោះ ទាំងព្រឹកទាំងល្ងាច ។" (تفسير القمِّي 1: 362)

٢/١٥/١٣ عَلِيُّ بْنُ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ عَلِيِّ بْنِ أَسْبَاطٍ، عَنْ عَلِيِّ بْنِ عَبْدِ اللَّهِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي قَوْلِ اللَّهِ تَبَارَكَ وَ تَعَالَى: "وَ ظِلَالُهُمْ بِالْغُدُوِّ" وَ الْأَصَالِ. قَالَ: «هُوَ الدُّعَاءُ قَبْلَ طُلُوعِ الشَّمْسِ وَ قَبْلَ غُرُوبِهَا، وَ هِيَ سَاعَةٌ إِجَابَةٌ». (الكافي - الجزء : ٢ صَفْحَة: ٥٢٢ حَدِيث : ١)

13/15/2 អុលី ប៊ិន អ៊ីបរ៉ូហ៊ីម បាននិយាយតមកពីឪពុកលោក តមកពី អុលី ប៊ិន អាស់បាតូ តមកពី ក្តីលិប ប៊ិន អុប៊ុលឡោះហ្វា ដែលបានតំណាលតមកពី អាធិ អុប៊ុលឡោះហ្វា ^{صلوات الله عليه والسلا} ដែលមានវចនៈ អំពីព្រះបន្ទូលអស់ឡោះហ្វា ^{تعالى} [១៣:១៥] ស្រមោលរបស់ពួកគេទាំងនោះដែរ ទាំងពេលព្រឹកនិងពេល ល្ងាច ថា: "នេះគឺការបូងស្លូងមុនថ្ងៃរះនិងមុនពេលវាលិច ពេលនេះគឺពេលដែលគេឆ្លើយតប ។" (الكافي 2: 522 / 1)

قُلْ مَنْ رَبُّ السَّمَوَاتِ وَالْأَرْضِ قُلِ اللَّهُ قُلْ أَفَاتَّخَذْتُمْ مِّنْ دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَبَّهُهُ الْخَلْقُ عَلَيْهِمْ قُلِ اللَّهُ خَلَقَ كُلَّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ ﴿١٦﴾

១៦. ចូរអ្នកថា: "អ្នកណាជាព្រះម្ចាស់មេឃនិងដី?" ចូរអ្នកថា: "អស់ឡោះហ្វា ។" ចូរអ្នកថា: "[ហេតុអ្វី] អស់លោកយកបណ្តាអភិបាលក្រៅពីព្រះអង្គ ដែលមិនមានអំណាចផ្តល់ផលប្រយោជន៍និងផល អាក្រក់ដល់ខ្លួនឯងបានឡើយនោះ?" ចូរអ្នកថា: "ដូចគ្នាទេមនុស្សខ្លាក់និងមនុស្សមើលឃើញ? ឬដូច គ្នាទេអន្តការ (ភាពងងឹត) និងពន្លឺ? ឬពួកគេបង្កើតបណ្តាដៃគូឲ្យអស់ឡោះហ្វាដែលអាចបង្កើតអ្វីៗបាន ដូចព្រះអង្គបង្កើតដែរ ដែលពួកគេឃើញថាអ្វីៗដែលត្រូវបង្កើតតមកទាំងនោះដូចគ្នាបេះបិទ?" ចូរអ្នក

ថា: "អល់ឡោះហ្ន៎ជាអ្នកបង្កើតសព្វសារពើ (អ្វីដែលមាននៅលើមេឃនិងផែនដីនិងក្នុងចន្លោះទាំងពីរនោះ) ។ ព្រះអង្គគឺព្រះតែមួយគត់ ព្រះកំពូល ។"

أَنْزَلَ مِنَ السَّمَاءِ مَاءً فَسَالَتْ أَوْدِيَهُۥ بِقَدَرِهَا فَاحْتَمَلَ السَّيْلُ زَبَدًا رَابِيًا وَمِمَّا يُوقِدُونَ عَلَيْهِ فِي النَّارِ ابْتِغَاءَ حَلِيَّةٍ أَوْ مَتَاعٍ زَبَدٌ مِثْلُهٗ ۗ كَذٰلِكَ يَضْرِبُ اللّٰهُ الْحَقِّقَ وَالْبَاطِلَ ۗ فَاَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً ۗ وَاَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْاَرْضِ ۗ كَذٰلِكَ يَضْرِبُ اللّٰهُ الْاَمْثَالَ ﴿١٧﴾

១៧. ព្រះអង្គប្រទានទឹកចុះមកពីលើមេឃ ។ ទឹកនោះហូរទៅក្នុងជ្រលងភ្នំតាមចំណុះរបស់វា ។ ជំនន់ហូរនាំនូវពពុះពោរ ។ អ្វីដែលគេរំលាយដោយភ្លើងដើម្បីផលិតគ្រឿងអលង្ការឬគ្រឿងសម្ភារៈប្រើប្រាស់ក៏មានពពុះដូចគ្នាដែរ ។ ដូច្នោះឯងដែលអល់ឡោះហ្ន៎ប្រៀបធៀបសព្វធម៌ (អ្វីដែលត្រឹមត្រូវ) និងមិច្ឆាធម៌ (អ្វីដែលខុស) ។ ពពុះ (ភាពមិនបរិសុទ្ធនិងកន្លែងអប្រិយ) វិនាសទៅជារត្នុឥតប្រយោជន៍ ។ រីឯអ្វីដែលមានផលប្រយោជន៍ដល់មនុស្សរមែងបិតបេរនៅលើផែនដី ។ អល់ឡោះហ្ន៎លើកឡើងនូវគំរូដូចនេះឯង ។

لِّلَّذِينَ اسْتَجَابُوا لِرَبِّهِمْ اَلْحُسْنٰى وَالَّذِينَ لَمْ يَسْتَجِيبُوْا لَهُ لَوْ اَنَّ لَهُمْ مَّا فِي الْاَرْضِ جَمِيعًا مِّثْلَهٗ ۗ مَعَهُ ۗ لَافْتَدَوْا بِهٖ ۗ اُولٰٓئِكَ لَهُمْ سُوْءٌ اَلْحِسَابِ ۗ وَمَا وَّلَّهُمْ جَهَنَّمَ ۗ وَبِئْسَ اَلْمِهَادُ ﴿١٨﴾

១៨. ជនណាដែលឆ្លើយតប[ការហៅរបស់]ព្រះម្ចាស់ពួកគេ ជននោះបាននូវជាសុក ។ រីឯជនដែលមិនឆ្លើយតបព្រះម្ចាស់ខ្លួនទេ បើពួកគេមានសព្វសារពើដែលមាននៅលើផែនដីនិងអ្វីៗដែលដូចនោះផងពួកគេនឹងបរិច្ចាគវាដើម្បីលោះខ្លួន ។ ជនទាំងនោះនឹងត្រូវទូទាត់អាក្រក់ នរកជាជម្រករបស់ពួកគេ ។ វាជាកន្លែងជ្រកអប្រិយ ។

អធិប្បាយអាយ៉ាស៊ុ ១៦-១៨

13/16-18/1 الطَّبْرَسِيُّ فِي (الِإِحْتِجَاجِ): عَنْ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، فِي حَدِيثٍ يَدْكُرُهُ فِي أَحْوَالِ الْكُفَّارِ: «وَضَرَبَ مَثَلَهُمْ بِقَوْلِهِ: "فَأَمَّا الزَّبَدُ فَيَذْهَبُ جُفَاءً وَ أَمَّا مَا يَنْفَعُ النَّاسَ فَيَمْكُثُ فِي الْاَرْضِ" فَالزَّبَدُ فِي هَذَا الْمَوْضِعِ كَلَامُ الْمُلْحِدِينَ الَّذِينَ اتَّبَعُوهُ فِي الْقُرْآنِ، فَهُوَ يَضْمَحِلُّ وَ يَبْطُلُ وَ يَبْلَاسِي عِنْدَ التَّحْصِيلِ، وَ الَّذِي يَنْفَعُ النَّاسَ مِنْهُ فَالْتَّنْبِيْلُ الْحَقِيقِيُّ الَّذِي لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ يَدَيْهِ وَ لَا مِنْ خَلْفِهِ، وَ الْقُلُوبُ تَقْبَلُهُ، وَ الْاَرْضُ فِي هَذَا الْمَوْضِعِ هِيَ مَحَلُّ الْعِلْمِ وَ قَرَأَهُ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٣ حَدِيث: ٩٩ / ٥٥١٤، الإحتجاج - الجزء: ١ صَفْحَة: ٢٤٩)**

13/16-18/1 អាល់-ត្ថុបរីស៊ី បានតំណាលនៅក្នុង[សាត្រា]អាល់-អិហ្ស័ទីយ៉ាថ្ម តមកពីអាមីរុល-មុមីនីន ៧ លើក ៧ នៅក្នុងហ្វាត្វាមួយដែលស្តីអំពីស្ថានភាពរបស់ពួកបដិសេធសទ្ធាថា: "អល់ឡោះហ្ន៎បានលើក ៧ គំរូក្នុងព្រះបន្ទូលព្រះអង្គ ៧ [១៣:១៧] ពពុះវិនាសទៅជារត្នុឥតប្រយោជន៍ ។ រីឯអ្វីដែលមានផល ៧ ប្រយោជន៍ដល់មនុស្សរមែងបិតបេរនៅលើផែនដី ។ ត្រង់នេះពពុះគឺសម្តីរបស់ពួកដែលមិនជឿថាមាន ៧ ព្រះទេ ដែលគួរអានបានបញ្ជាក់ហើយ ។ សម្តីនោះរលាយ ទៅជាមោឃៈ សាបរលាបអស់នៅពេល ៧ គ្មានគិត ។ អ្វីដែលមានផលប្រយោជន៍សម្រាប់មនុស្សគឺការបើកឲ្យដឹងពិតប្រាកដដែលកំហុសមិនអាច ៧ មកជិតបានទេ ពីមុខក្តី ពីក្រោយ ដែលចិត្តព្រមទទួល ។ ត្រង់នេះ ផែនដីមានន័យថាកន្លែងរបស់ព្រះ

អភិញ្ញានិងការសម្រេចរបស់ព្រះអភិញ្ញានោះ ។" (الاحتجاج: 249)

١٣/١٦-١٨/٢ وَ قَالَ الطَّرِيسِيُّ فِي مَعْنَى سُوءِ الْحِسَابِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «هُوَ أَنْ لَا يَقْبَلَ مِنْهُمْ حَسَنَةً، وَ لَا يُعْفِرَ لَهُمْ سَيِّئَةً». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٣ حَدِيث: ٩٩/ ٥٥١٥، مجمع البيان - الجزء: ٦ صَفْحَة: ٤٤٢)**

13/16-18/2 អាស់-ត្ថិបារស៊ី បានថា នីយរបស់ [១៣:១៨] ទូទាត់អាក្រក់ អាចិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} មានរចន:ថា: "នេះគឺពេលដែលគេនឹងមិនទទួលយកទង្វើល្អពីពួកគេទេ ។ គេនឹងមិនអភ័យទោសឲ្យពួកគេទេដែលបានសាងទង្វើអាក្រក់ ។" (مجمع البيان 6: 442)

الحزب
٢٦

﴿أَفَمَنْ يَعْلَمُ أَنَّمَا أُنزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ كَمَنْ هُوَ أَعْمَىٰ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ ﴿٦١﴾﴾

១៩. តើបុគ្គលដែលដឹងថាអ្វីដែលគេបានបើកឲ្យអ្នកដឹងមកពីព្រះម្ចាស់អ្នកជាការពិតនោះ ដូចបុគ្គលខ្វាក់ទេ ? មានតែបណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុកដាក់ ។

អធិប្បាយអាយ៉ាស់ ១៩

١/١٩/١٣ ابن شَهْرَ آشوبٍ: عَنْ أَبِي الْوَزْدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): "أَفَمَنْ يَعْلَمُ أَنَّمَا أُنزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ". قَالَ: «عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٤ حَدِيث: ٩٩/ ٥٥١٧، المناقب - الجزء: ٣ صَفْحَة: ٦١)**

13/19/1 អ៊ីបនូ ស្វាស់រី អាស៊ីប បានតំណាលតមកពី អាចិ អាស់-រ៉ាវ៉ុដ្ចី ដែលបានតំណាលតមកពី អាចិ យ៉ុក្កុហ្វារ^{صلوات الله عليه والسلم} អំពី [១៣:១៩] តើបុគ្គលដែលដឹងថាអ្វីដែលគេបានបើកឲ្យអ្នកដឹងមកពីព្រះម្ចាស់អ្នកជាការពិត ។ ព្រះអង្គ^{صلوات الله عليه والسلم} មានរចន:ថា: "អាស៊ីប ប៊ីន អាចិ ត្ថិលិប^{صلوات الله عليه والسلم} ។" (المناقب 3: 61)

٢/١٩/١٣ وَ قَالَ الْحَسَنُ بْنُ عَلِيٍّ (عَلَيْهِمَا السَّلَامُ): «إِذَا طَلَبْتُمْ الْحَوَائِجَ فَاطْلُبُوهَا مِنْ أَهْلِهَا، قِيلَ: يَا ابْنَ رَسُولِ اللَّهِ، وَ مَنْ أَهْلِهَا؟ قَالَ: «الَّذِينَ فَصَّ اللَّهُ فِي كِتَابِهِ وَ ذَكَرَهُمْ، فَقَالَ: "إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ" - قَالَ - هُمْ أُولُو الْعُقُولِ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٤ حَدِيث: ٩٩/ ٥٥٢٠، الكافي - الجزء: ١ صَفْحَة: ١٥ حَدِيث: ١٢)**

13/19/2 អាស់-ហ្វាសាន់ ប៊ីន អាស៊ីប^{صلوات الله عليه والسلم} មានរចន:ថា: "ពេលអស់លោកស្វែងរកសេចក្តីត្រូវការ ចូរស្វែងរកវាពីអ្នកត្រឹមត្រូវដែលជាម្ចាស់វា ។" គេបានទូលថា: "បុត្រ^{صلوات الله عليه والسلم} រ៉ូស៊ូលុលឡោះហ្ន៎^{صلوات الله عليه والسلم} អ៊ីយ អ្នកត្រឹមត្រូវដែលជាម្ចាស់វានោះគឺអ្នកណា ?" ព្រះអង្គ^{صلوات الله عليه والسلم} មានរចន:ថា: "បុគ្គលដែលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} បានបើកឲ្យដឹងនៅក្នុងព្រះគម្ពីរព្រះអង្គ^{صلوات الله عليه والسلم} ដោយចែងអំពីពួកគេនោះថា: [១៣:១៩] មានតែបណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុកដាក់ ។ បុគ្គលទាំងនោះគឺអ្នកមានប្រាជ្ញាចម្បង ។" (الكافي 1: 12/13)

٣/١٩/١٣ عَنْ عُبَيْدَةَ بْنِ خَالِدٍ، قَالَ: دَخَلْتُ عَلَى أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فَأَذِنَ لِي، وَ لَيْسَ هُوَ فِي مَجْلِسِهِ، فَخَرَجَ عَلَيْنَا مِنْ جَانِبِ الْبَيْتِ مِنْ عِنْدِ نِسَائِهِ وَ لَيْسَ عَلَيْهِ جِلْبَابٌ، فَلَمَّا نَظَرَ إِلَيْنَا، قَالَ: «أَحِبُّ لِقَاءَكُمْ» ثُمَّ جَلَسَ، ثُمَّ قَالَ: «أَنْتُمْ أُولُو الْأَلْبَابِ فِي كِتَابِ اللَّهِ، قَالَ اللَّهُ: "إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ"». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٤ حَدِيث: ٩٩/ ٥٥٢١،

تفسير العياشي - الجزء: ٢ صَفْحَة: ٢٠٧ حَدِيث: (٢٥)**

13/19/3 អាល់-អ៊ែយ៉ាស្តី បានតំណាលតមកពី អ្នកកូបាស៊ូ ប៊ិន ខ្លីលីដូ ដែលបានតំណាលថា ខ្ញុំបានមក
ជួប អាប៊ូ អ៊ាប់ខុលឡោះហ្គ័រ صلوات الله عليه والسلام ព្រោះព្រះអង្គ صلوات الله عليه والسلام បានអនុញ្ញាតឲ្យខ្ញុំមកជួប តែព្រះអង្គ صلوات الله عليه والسلام មិនបាន
នៅកន្លែងប្រជុំព្រះអង្គ صلوات الله عليه والسلام ទេ ។ ព្រះអង្គ صلوات الله عليه والسلام បានចេញមកជួបយើងពីខាងផ្ទះ ពីដំណាក់មសេហ៍
ព្រះអង្គ صلوات الله عليه والسلام ព្រះអង្គ صلوات الله عليه والسلام មិនបានពាក់អាវធំទេ ។ ព្រះអង្គ صلوات الله عليه والسلام បានមើលមកយើងហើយមានវចនៈថា៖
"ខ្ញុំ صلوات الله عليه والسلام ចូលចិត្តជួបអស់លោក ។" បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام អង្គុយ ហើយមានវចនៈថា៖ "អស់លោក
(ស្តីអ៊ុស្ត) ជាអ្នកមានវិចារណញ្ញាណ[ដែលគេចែង]នៅក្នុងព្រះគម្ពីរអល់ឡោះហ្គ័រ وَجَلَّ [១៣:១៩] មានតែ
បណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុកដាក់ ។" (تفسير العياشي 2: 25 / 207)

١٣/١٩/٤* عَنْهُ، عَنِ ابْنِ فَضَّالٍ، عَنْ عَلِيِّ بْنِ عُقْبَةَ بْنِ خَالِدٍ، قَالَ: دَخَلْتُ أَنَا وَ مُعَلَّى بْنُ خُنَيْسٍ عَلَى أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فَأَدْبَنَ لَنَا وَ لَيْسَ هُوَ فِي مَجْلِسِهِ فَخَرَجَ عَلَيْنَا مِنْ جَانِبِ الْبَيْتِ مِنْ عِنْدِ نِسَائِهِ وَ لَيْسَ عَلَيْهِ حِلْبَابٌ، فَلَمَّا نَظَرَ إِلَيْنَا رَحَّبَ فَقَالَ: مَرْحَبًا بِكُمَا وَ أَهْلًا ثُمَّ جَلَسَ وَ قَالَ: أَنْتُمْ أَوْلُوا الْأَبَابِ فِي كِتَابِ اللَّهِ، قَالَ اللَّهُ تَبَارَكَ وَ تَعَالَى: "إِنَّمَا يَتَذَكَّرُ أَوْلُوا الْأَبَابِ"

13/19/4* [...]អ៊ីបនូ អាល់-ហ្វាដូដូល បានតំណាលតមកពី អាលី ប៊ិន អ៊ុកូបាស៊ូ ប៊ិន ខ្លីលីដូ ដែលបាន
និយាយថាខ្ញុំនិង មូអុឡា ប៊ិន យូណែស៍ បានទៅជួប អាប៊ូ អ៊ាប់ខុលឡោះហ្គ័រ صلوات الله عليه والسلام ព្រោះព្រះអង្គ صلوات الله عليه والسلام
បានអនុញ្ញាតឲ្យខ្ញុំមកជួប តែព្រះអង្គ صلوات الله عليه والسلام មិននៅកន្លែងប្រជុំទេ ។ ព្រះអង្គ صلوات الله عليه والسلام បានចេញមកជួបយើង
នៅខាងផ្ទះ ខាងដំណាក់ព្រះមហេសីរបស់ព្រះអង្គ صلوات الله عليه والسلام ។ ព្រះអង្គ صلوات الله عليه والسلام មិនបានពាក់អាវក្រៅទេ ។ ព្រះ
អង្គ صلوات الله عليه والسلام បានមើលមកយើងហើយមានវចនៈថា៖ "ខ្ញុំ صلوات الله عليه والسلام ចូលចិត្តជួបអស់លោក ។" បន្ទាប់មកព្រះអង្គ
អង្គុយ ហើយមានវចនៈថា៖ "អស់លោក (ស្តីអ៊ុស្ត) ជាអ្នកមានវិចារណញ្ញាណ[ដែលគេចែង]នៅ
ក្នុងព្រះគម្ពីរអល់ឡោះហ្គ័រ وَجَلَّ [១៣:១៩] មានតែបណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុក
ដាក់ ។"

فَأَبْشَرُوا فَأَنْتُمْ عَلَى إِحْدَى الْحُسَيْنَيْنِ مِنَ اللَّهِ، أَمَا إِنَّكُمْ إِنْ بَقَيْتُمْ حَتَّى تَرَوْا مَا تَمْدُونُ إِلَيْهِ رِقَابَكُمْ شَفَى اللَّهُ صُدُورَكُمْ، وَ أَذْهَبَ غَيْظَ قُلُوبِكُمْ، وَ أَدَاكُمْ عَلَى عَدُوِّكُمْ، وَ هُوَ قَوْلُ اللَّهِ تَبَارَكَ وَ تَعَالَى: "وَ يَشْفِ صُدُورَ قَوْمٍ مُؤْمِنِينَ * وَ يُذْهِبُ غَيْظَ قُلُوبِهِمْ"، وَ إِنْ مَضَيْتُمْ قَبْلَ أَنْ تَرَوْا ذَلِكَ مَضَيْتُمْ عَلَى دِينِ اللَّهِ الَّذِي رَضِيَهُ لِنَبِيِّهِ وَ بَعَثَهُ عَلَيْهِ. (المحسن - الجزء: ١ : صفحة : ١٦٩ حديث : ١٣٥)

ដូច្នេះចូរអស់លោកទទួលដំណឹងល្អ ព្រោះអស់លោកមានកិត្តិយសមួយក្នុងចំណោមកិត្តិយសពីរដែល
មកពីអល់ឡោះហ្គ័រ وَجَلَّ ។ បើអស់លោកបាននៅរស់រហូតដល់ពេលបានឃើញអ្វីដែលកអស់លោកដក
ទៅរកនោះ (ពោលគឺពេល អាល់-ក្តីអ៊ីម عجل الله فرجه ងើបឡើង) អល់ឡោះហ្គ័រ وَجَلَّ នឹងព្យាបាលបេះដូងអស់លោក
ព្រះអង្គ وَجَلَّ យកកំហឹងចេញពីក្នុងបេះដូងអស់លោក ព្រះអង្គ وَجَلَّ ឲ្យអស់លោកឈ្នះពួកសត្រូវរបស់អស់
លោក ។ នេះគឺព្រះបន្ទូលរបស់អល់ឡោះហ្គ័រ وَتَعَالَى [៩:១៥] ព្រះអង្គនឹងធ្វើឲ្យទ្រង់របស់សទ្ធាជន
ទាំងឡាយជាសះស្បើយ ។ [៩:១៥] ព្រះអង្គនឹងកម្ចាត់ទោស:ចេញពីក្នុងបេះដូងពួកគេ ។ បើអស់
លោកស្លាប់មុនបានឃើញព្រឹត្តិការណ៍នោះ អស់លោកនឹងបានស្លាប់ក្នុងព្រះសាសនាអល់ឡោះហ្គ័រ وَجَلَّ
ព្រះអង្គ وَجَلَّ សព្វព្រះរាជហឫទ័យព្រះសាសនានេះសម្រាប់ព្រះសាស្តា صلوات الله عليه وآله وسلم ព្រះអង្គ وَجَلَّ បានដាក់
ព្រះសាសនានេះមកលើសាស្តា صلوات الله عليه وآله وسلم ព្រះអង្គ وَجَلَّ ។" (المحسن 1: 135 / 169)

13/19/5 ទទួលបានពី អ៊ីបន្ត អាប់បាស់ ដែលបានតំណាលតមកពី អាថ្វី អាប់ខ្នុលឡោះហ្វា ^{صلوات الله عليه والسلام} ដែល មានរចនា: ថា: "ពិចារណាមួយម៉ោងប្រសើរជាងធ្វើសក្ការៈមួយឆ្នាំ ។ អស់ឡោះហ្វា ^{رحمته} មានព្រះបន្ទូលថា: [១៣:១៩] មានតែបណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុកដាក់ ។" (26 /208) (تفسير العياشي: 2: 26)**

13/19/5 ទទួលបានពី អ៊ីបន្ត អាប់បាស់ ដែលបានតំណាលតមកពី អាថ្វី អាប់ខ្នុលឡោះហ្វា ^{صلوات الله عليه والسلام} ដែល មានរចនា: ថា: "ពិចារណាមួយម៉ោងប្រសើរជាងធ្វើសក្ការៈមួយឆ្នាំ ។ អស់ឡោះហ្វា ^{رحمته} មានព្រះបន្ទូលថា: [១៣:១៩] មានតែបណ្តាអ្នកមានវិចារណញ្ញាណទេដែលយកចិត្តទុកដាក់ ។" (26 /208) (تفسير العياشي: 2: 26)**

الَّذِينَ يُوفُونَ بِعَهْدِ اللَّهِ وَلَا يَنْقُضُونَ الْمِيثَاقَ ﴿٢٠﴾

២០. ជនដែលប្រព្រឹត្តតាមពាក្យសន្យាជាមួយអស់ឡោះហ្វា ដែលមិនក្បត់កិច្ចព្រមព្រៀង[ជាមួយព្រះ អង្គ]ទេ

وَالَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيَخْشَوْنَ رَبَّهُمْ وَيَخَافُونَ سُوءَ الْحِسَابِ ﴿٢١﴾

២១. ជនដែលរក្សាសម្ព័ន្ធភាពដែលអស់ឡោះហ្វាបានបញ្ជាឲ្យរក្សា ដែលខ្លាចក្រែងព្រះម្ចាស់ខ្លួន[ដោយ ការរក្សានិងដោយជឿស៊ីបចិត្ត] ដែលខ្លាចក្រែងការទូទាត់អាក្រក់ (ព្យាយាមមិនសាងអ្វីដែលនាំមកនូវ លទ្ធផលអាក្រក់ទេ)

អធិប្បាយអាយ៉ាស់ ២០-២១

13/20-21/1 អាលី ប៊ិន អ៊ីបរ៉ុហ្វីម បានថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} ប៊ិន អាល-ហ្វាសា ^{صلوات الله عليه والسلام} ដែលមានរចនា: ថា: "សាលោហិត របស់ព្រះរាជបុត្ររាជនគ្គា ^{صلوات الله عليه والسلام} របស់មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} ចងជាប់នឹងព្រះរាជបល្ល័ង្ក ។ គេរមែងថា: "អស់ឡោះហ្វា ^{رحمته} អីយ សូមព្រះអង្គ ^{رحمته} រក្សាទំនាក់ទំនងល្អជាមួយបុគ្គលណាដែលរក្សាទំនាក់ទំនងល្អ ជាមួយទូលព្រះបង្គំជាខ្ញុំ ។ សូមព្រះអង្គ ^{رحمته} កាត់ចោលបុគ្គលណាដែលកាត់ទូលព្រះបង្គំជាខ្ញុំចោល" វា ហូរធ្លាក់មកក្នុងគ្រប់សាលោហិត ។ អាយ៉ាស្តនេះត្រូវបើកឲ្យដឹងសំដៅទៅលើព្រះរាជបុត្ររាជនគ្គា ^{صلوات الله عليه والسلام} របស់មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} សំដៅលើកិច្ចសន្យាដែលមនុស្សបានធ្វើ សំដៅទៅលើកិច្ចសន្យាដែលពួកគេ បានធ្វើកាលនៅជាចល្លភាគនៅឡើយ (កាលពួកគេមិនទាន់មានរូបរាងជាមនុស្សនៅឡើយ) រឿង វិទ្យាយ៉ាស្តរបស់អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} និងអ៊ីម៉ាទាំងឡាយ ^{صلوات الله عليه والسلام} ក្រោយព្រះអង្គ ^{صلوات الله عليه والسلام} ។ នេះគឺព្រះបន្ទូល ព្រះអង្គ ^{رحمته} [១៣:២០] ជនដែលប្រព្រឹត្តតាមពាក្យសន្យាដែលខ្លួនបានធ្វើជាមួយអស់ឡោះហ្វា ដែលមិន ក្បត់កិច្ចព្រមព្រៀងទេ ។

13/20-21/1 អាលី ប៊ិន អ៊ីបរ៉ុហ្វីម បានថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} ប៊ិន អាល-ហ្វាសា ^{صلوات الله عليه والسلام} ដែលមានរចនា: ថា: "សាលោហិត របស់ព្រះរាជបុត្ររាជនគ្គា ^{صلوات الله عليه والسلام} របស់មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} ចងជាប់នឹងព្រះរាជបល្ល័ង្ក ។ គេរមែងថា: "អស់ឡោះហ្វា ^{رحمته} អីយ សូមព្រះអង្គ ^{رحمته} រក្សាទំនាក់ទំនងល្អជាមួយបុគ្គលណាដែលរក្សាទំនាក់ទំនងល្អ ជាមួយទូលព្រះបង្គំជាខ្ញុំ ។ សូមព្រះអង្គ ^{رحمته} កាត់ចោលបុគ្គលណាដែលកាត់ទូលព្រះបង្គំជាខ្ញុំចោល" វា ហូរធ្លាក់មកក្នុងគ្រប់សាលោហិត ។ អាយ៉ាស្តនេះត្រូវបើកឲ្យដឹងសំដៅទៅលើព្រះរាជបុត្ររាជនគ្គា ^{صلوات الله عليه والسلام} របស់មូហាំម៉ាដ្ឋ ^{صلوات الله عليه والسلام} សំដៅលើកិច្ចសន្យាដែលមនុស្សបានធ្វើ សំដៅទៅលើកិច្ចសន្យាដែលពួកគេ បានធ្វើកាលនៅជាចល្លភាគនៅឡើយ (កាលពួកគេមិនទាន់មានរូបរាងជាមនុស្សនៅឡើយ) រឿង វិទ្យាយ៉ាស្តរបស់អាមីរុល-មុមីនីន ^{صلوات الله عليه والسلام} និងអ៊ីម៉ាទាំងឡាយ ^{صلوات الله عليه والسلام} ក្រោយព្រះអង្គ ^{صلوات الله عليه والسلام} ។ នេះគឺព្រះបន្ទូល ព្រះអង្គ ^{رحمته} [១៣:២០] ជនដែលប្រព្រឹត្តតាមពាក្យសន្យាដែលខ្លួនបានធ្វើជាមួយអស់ឡោះហ្វា ដែលមិន ក្បត់កិច្ចព្រមព្រៀងទេ ។

ثُمَّ ذَكَرَ أَعْدَاءَهُمْ، فَقَالَ: «وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ» يَعْنِي فِي أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، وَهُوَ الَّذِي أَخَذَ اللَّهُ عَلَيْهِمْ فِي الذَّرِّ، وَأَخَذَ عَلَيْهِمْ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) بِغَدِيرِ خُمٍّ ثُمَّ قَالَ: «أَوْلَيْتُكُمْ هُمْ أَلْعَنَةُ وَهُمْ سُوءُ الدَّارِ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٤٦ حَدِيث: ٩٩ / ٥٥٢٩، تفسير القمي - الجزء: ١ صَفْحَةٌ: ٣٦٣)**

បន្ទាប់មកព្រះអង្គ^{صلوات الله عليه والسلم} ថ្លែងអំពីពួកសត្រូវរបស់អ៊ីម៉ា^{عليه السلام} [១៣:២៥] រីឯជនដែលក្បត់ពាក្យសន្យារបស់អស់ឡោះហ្ន៎^{صلوات الله عليه والسلم} មានន័យថារឿងអាមីរុល-មុមីនីន^{صلوات الله عليه والسلم} ។ នេះគឺកិច្ចសន្យាដែលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} បានយកទុកដើម្បីជំទាស់ពួកគេ កាលពួកគេនៅជាច្បុកភាគនៅឡើយ (គឺកាលពួកគេមិនទាន់មានរូបរាងជាមនុស្សនៅឡើយ) ។ រីសូលុលឡោះហ្ន៎^{صلوات الله عليه والسلم} បានយកកិច្ចសន្យានោះទុកដើម្បីជំទាស់ពួកគេនៅឯក្តីខ្មៀរយុម ជនទាំងនោះនឹងត្រូវបណ្តាសា ជនទាំងនោះនឹងបានជម្រកអប្រិយ ។" (تفسير القمي 1: 363)

١٣/٢٠-٢١/٢١ وَ عَنْهُ: عَنْ عِدَّةٍ مِنْ أَصْحَابِنَا، عَنْ أَحْمَدَ بْنِ أَبِي عَبْدِ اللَّهِ، عَنْ إِبْنِ فَضَّالٍ، عَنْ إِبْنِ بُكَيْرٍ، عَنْ عَمْرِو بْنِ يَرِيدٍ، قَالَ: سَأَلْتُ أَبَا عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ: «الَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ» فَقَالَ: «قَرَابَتُكَ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٤٥ حَدِيث: ٩٩ / ٥٥٢٥، الكافي - الجزء: ٢ صَفْحَةٌ: ١٢٥ حَدِيث: ٢٧)**

13/20-21/2 [...] អ៊ីម៉ា មីន យ៉ាស៊ីដ្យូ បានតំណាលថា ខ្ញុំបានសួរ អាឡិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} អំពីព្រះបន្ទូលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} [១៣:២១] ជនដែលរក្សាសម្បទានភាពដែលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} បានបញ្ជាឲ្យរក្សា ។ ព្រះអង្គ^{صلوات الله عليه والسلم} មានវចនៈថា: "សាលោហិតរបស់លោក ។" (الكافي 2: 156 / 27)

١٣/٢٠-٢١/٣ وَ عَنْهُ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ عُثْمَانَ بْنِ عِيسَى، عَنْ سَمَاعَةَ بْنِ مِهْرَانَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «وَمَا فَارَضَ اللَّهُ عَزَّ وَ جَلَّ أَيْضًا فِي الْمَالِ مِنْ غَيْرِ الزَّكَاةِ، قَوْلُهُ عَزَّ وَ جَلَّ: ﴿الَّذِينَ يَصِلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ﴾». (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٤٦ حَدِيث: ٩٩ / ٥٥٢٧، الكافي - الجزء: ٣ صَفْحَةٌ: ٤٩٨ حَدِيث: ٨)**

13/20-21/3 [...] សាម៉ាអុស្ត មីន មិ:ហ្ន៎រីន បានតំណាលតមកពី អាឡិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} ដែលមានវចនៈថា: "អ្វីដែលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} បានដាក់មកជាកាតព្វកិច្ចលើធនធានដែរ ផ្សេងពីស្វាភាគ គឺព្រះបន្ទូលព្រះអង្គ^{صلوات الله عليه والسلم} [១៣:២១] ជនដែលរក្សាសម្បទានភាពដែលអស់ឡោះហ្ន៎^{صلوات الله عليه والسلم} បានបញ្ជាឲ្យរក្សា ។" (الكافي 3: 498 / 8)

١٣/٢٠-٢١/٤ الْحُسَيْنُ بْنُ مُحَمَّدٍ، عَنْ مُعَلَّى بْنِ مُحَمَّدٍ، عَنْ الْحَسَنِ بْنِ عَلِيٍّ، عَنْ حَمَّادِ بْنِ عُثْمَانَ قَالَ: دَخَلَ رَجُلٌ عَلَى أَبِي عَبْدِ اللَّهِ (عليه السلام) فَشَكَا إِلَيْهِ رَجُلًا مِنْ أَصْحَابِهِ، فَلَمْ يَلْبَثْ أَنْ جَاءَ الْمَشْكُوكُ، فَقَالَ لَهُ أَبُو عَبْدِ اللَّهِ (عليه السلام): «مَا لِفُلَانٍ يَشْكُوكَ؟» فَقَالَ لَهُ: يَشْكُونِي أَنِّي اسْتَفْضَيْتُ مِنْهُ حَقِّي.

13/20-21/4 [...] ហ្ន៎ម៉ាដ្យូ មីន អ៊ីស្តម៉ាន បានតំណាលថាបុរសម្នាក់បានមកជួប អាឡិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} ប្តឹងព្រះអង្គ^{صلوات الله عليه والسلم} អំពីសារកម្លាក់របស់ព្រះអង្គ^{صلوات الله عليه والسلم} ។ មិនយូរប៉ុន្មានទើបបុរសជាប់ចោទមកជួបព្រះអង្គ^{صلوات الله عليه والسلم} ។ អាឡិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلم} បានសួរគាត់ថា: "ហេតុអ្វីអ្នកនោះបានមកប្តឹងអំពីលោក?" បុរសនោះបានទូលថា: "គាត់ប្តឹងអំពីទូលបង្គំព្រោះទូលបង្គំបានទាមទារពីគាត់អ្វីដែលត្រូវបានមកទូលបង្គំស្របតាមច្បាប់ ។"

قَالَ: فَجَلَسَ أَبُو عَبْدِ اللَّهِ (عليه السلام) مُغْضَبًا، ثُمَّ قَالَ: «كَأَنَّكَ إِذَا اسْتَفْضَيْتَ حَقَّكَ لَمْ تُسِمْ؟! أَرَأَيْتَ مَا حَكَى اللَّهُ عَزَّ وَ جَلَّ فِي كِتَابِهِ: ﴿يَخَافُونَ سُوءَ الْحِسَابِ﴾؟ أ تَرَى أَنَّهُمْ خَافُوا اللَّهَ أَنْ يَجُورَ عَلَيْهِمْ؟ لَا وَاللَّهِ مَا خَافُوا إِلَّا الْإِسْتِفْضَاءَ، فَسَمَاهُ اللَّهُ عَزَّ وَ جَلَّ: سُوءَ الْحِسَابِ، فَمَنْ اسْتَفْضَى بِهِ فَقَدْ أَسَاءَ». (الكافي- الجزء : ٥ : صفحة : ١٠٠ : حديث : ١)

លោក[អ្នកអធិប្បាយ]បានថា អាច្ចិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} បានអង្គុយទាំងក្រែវក្រោធ ហើយមានវចនៈ ថា៖ "វាដូចលោកទាមទារអ្វីដែលលោកត្រូវបានដោយប្រមាថគាត់ដូច្នោះឬ? លោកមិនឃើញ អស់ឡោះហ្ន៎^{عجل}មានព្រះបន្ទូលនៅក្នុងព្រះគម្ពីរព្រះអង្គ^{عجل}ទេ គឺ៖ [១៣:២១] ដែលខ្លាចក្រែងការទូទាត់ អាក្រក់? លោកមិនឃើញទេថាការខ្លាចអស់ឡោះហ្ន៎^{عجل}របស់ពួកគេនោះនឹងមិនត្រឹមត្រូវលើពួកគេ? ទេ សូមស្តាប់នឹងអស់ឡោះហ្ន៎^{عجل} ពួកគេមិនខ្លាចទេ លើកលែងតែការប្រមូល (គឺទារបំណុល) ។ ដូច្នោះ អស់ឡោះហ្ន៎^{عجل}ហៅវាថា "ការទូទាត់អាក្រក់" ។ ដូច្នោះបុគ្គលណាទាមទារបែបនេះ បុគ្គលនោះប្រមាថ ។" (الكافي 5: 1/100, تفسير القمي 1: 363)

١٣/٢٠-٢١/٥٠ الْحُسَيْنُ بْنُ سَعِيدٍ: عَنِ الْقَاسِمِ، عَنِ عَبْدِ الصَّمَدِ بْنِ بَشِيرٍ، عَنِ مُعَاوِيَةَ، قَالَ: قَالَ لِي أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «إِنَّ صَلَةَ الرَّحِمِ تُهَوِّنُ الْحِسَابَ يَوْمَ الْقِيَامَةِ» ثُمَّ قَرَأَ: "يَصْلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَ يَخْشَوْنَ رَبَّهُمْ وَ يَخَافُونَ سُوءَ الْحِسَابِ". (البرهان في تفسير القرآن - الجزء: ٣ : صَفْحَة: ٢٤٧ : حَدِيث: ٩٩ / ٥٥٣١ ، الزهد - الجزء: ١ : صَفْحَة: ٣٧ : حَدِيث: ٩٩)**

13/20-21/5 [...] មូអារវីយ៉ាសុំ បានតំណាលថាអាច្ចិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} បានប្រាប់ខ្ញុំថា៖ "រក្សា ទំនាក់ទំនងល្អជាមួយញាតិសន្តាននឹងធ្វើឲ្យការទូទាត់ងាយស្រួលក្នុងថ្ងៃជំនុំជម្រះ ។" បន្ទាប់មកព្រះ អង្គ^{عليه السلام} បានសូត្រថា៖ [១៣:២១] ជនដែលរក្សាសម្ពន្ធភាពដែលអស់ឡោះហ្ន៎^{عجل}បានបញ្ជាឲ្យរក្សា ដែល ខ្លាចក្រែងព្រះម្ចាស់ខ្លួន ដែលខ្លាចក្រែងការទូទាត់អាក្រក់ ។" (99/37) (الزهد: 99/37)

١٣/٢٠-٢١/٦/٦ الْحُسَيْنُ بْنُ مُوسَى قَالَ: رَوَى أَصْحَابُنَا أَنَّهُ سُئِلَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ تَعَالَى: "وَ الَّذِينَ يَصْلُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ". قَالَ: «هُوَ صَلَةُ الْإِمَامِ فِي كُلِّ سَنَةٍ بِمَا قَلَّ أَوْ كَثُرَ» ثُمَّ قَالَ أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «وَ مَا أُرِيدُ بِذَلِكَ إِلَّا تَرْكِيَتَكُمْ». (البرهان في تفسير القرآن - الجزء: ٣ : صَفْحَة: ٢٤٨ : حَدِيث: ٩٩ / ٥٥٣٨ ، تفسير العياشي - الجزء: ٢ : صَفْحَة: ٢٠٩ : حَدِيث: ٣٤)**

13/20-21/6 ទទួលបានពី អាល់-ហ្គាសាន់ ប៊ិន មូសា ដែលបានតំណាលថាមិត្តយើងបានថ្លែងប្រាប់ខ្ញុំ តមកពី អាច្ចិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} ។ ពួកគេបានសួរព្រះអង្គ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎^{عجل} តេឡី ^{عليه السلام} [១៣:២១] ជនដែលរក្សាសម្ពន្ធភាពដែលអស់ឡោះហ្ន៎^{عجل}បានបញ្ជាឲ្យរក្សា ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "នេះគឺការរក្សាទំនាក់ទំនងល្អជាមួយអ្វីម្យ៉ាង^{صلوات الله عليه والسلام} រឿងរាល់ឆ្នាំ ទោះជាបន្តិចក្តីច្រើនក្តី ។" បន្ទាប់មក អាច្ចិ អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} មានវចនៈថា៖ "នេះមិនផ្ដោតអត្ថន័យទៅលើអ្វីផ្សេងពីការជម្រះសម្អាតអស់ លោកទេ ។" (تفسير العياشي 2: 34/209)

١٣/٢٠-٢١/٧/٧ عَنْ هِشَامِ بْنِ سَالِمٍ، عَنِ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: "وَ يَخَافُونَ سُوءَ الْحِسَابِ". قَالَ: [...] «تُحْسَبُ عَلَيْهِمُ الْكَيْبَاتُ، وَ لَا تُحْسَبُ لَهُمُ الْحَسَنَاتُ». (البرهان في تفسير القرآن - الجزء: ٣ : صَفْحَة: ٢٤٩ : حَدِيث: ٩٩ / ٥٥٤٣ ، تفسير

العياشي - الجزء: ٢ صَفْحَة: ٢١٠ حَدِيث: (٣٩)**

13/20-21/7 ទទួលបានពី ហ្គីស្តា ប៊ិន សាលិម ដែលបានតំណាលតមកពី អាច្វិ អាប់ខុលឡោះហ្គី ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្គី ^{عليه السلام} [១៣:២១] ខ្លាចក្រែងការទូទាត់អាក្រក់ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "គេនឹងរាប់ទង្វើអាក្រក់របស់ពួកគេទុកសម្រាប់ពួកគេ ។ គេនឹងមិនរាប់ទង្វើល្អរបស់ពួកគេទុកសម្រាប់ពួកគេទេ ។" (تفسير العياشي 2: 39 / 210)

وَالَّذِينَ صَبَرُوا ابْتِعَاءَ وَجْهِ رَبِّهِمْ وَأَقَامُوا الصَّلَاةَ وَأَنفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً وَيَدْرءُونَ بِالْحَسَنَةِ
السَّيِّئَةِ أُولَئِكَ لَهُمْ عُقْبَى الدَّارِ ﴿٣٩﴾

២២. ជនដែលអត់ធ្មត់[លើមាតិកាអស់ឡោះហ្គី] ក្នុងការស្វែងរកព្រះភ័ក្ត្រព្រះម្ចាស់ខ្លួន ដែលធ្វើសម្បុរដែលបរិច្ចាគអ្វីដែលយើងបានប្រទានឲ្យពួកគេមួយចំណែក ដោយបិទបាំងនិងដោយឲ្យគេដឹងព្រោះ ដែលរុញច្រានអំពើអាក្រក់ដោយអំពើល្អ ។ ជនទាំងនោះនឹងបាននូវជម្រកអវសាន (គឺឋានសួគ៌បរមសុខ) ។

អធិប្បាយអាយ៉ាសុំ ២២

١/٢٢/١٣ وَ عُنْهُ، قَالَ: وَ حَدَّثَنِي أَبِي، عَنْ حَمَّادٍ، عَنْ أَبِي بَصِيرٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) لِعَلِيٍّ (صَلَّوَاتُ اللَّهِ عَلَيْهِ): يَا عَلِيُّ، مَا مِنْ دَارٍ فِيهَا فَرْحَةٌ إِلَّا تَبِعَتْهَا تَرْحَةٌ، وَ مَا مِنْ هَمٍّ إِلَّا وَ لَهُ فَرْجٌ، إِلَّا هَمَّ أَهْلِ النَّارِ، فَإِذَا عَمِلَتْ سَيِّئَةً فَأَتْبَعَهَا بِحَسَنَةٍ تَمْحُهَا سَرِيعًا، وَ عَلَيْكَ بِصَنَائِعِ الْحَيْرِ، فَإِنَّهَا تَدْفَعُ مَصَارِعَ السَّوْءِ.

13/22/1 លោក (គឺអាលី ប៊ិន អ៊ីបរហ្គីម) បានថ្លែងថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី ហ្គីម៉ាដូ តមកពី អាច្វិ បាស្ត្រៀរ ដែលបានតំណាលតមកពី អាច្វិ អាប់ខុលឡោះហ្គី ^{صلوات الله عليه والسلام} ដែលមានវចនៈថា រ៉ស្វីលុលឡោះហ្គី ^{صلوات الله عليه وآله} បានប្រាប់អាលី ^{صلوات الله عليه والسلام} ថា៖ "អាលី ^{صلوات الله عليه والسلام} អើយ គ្រប់ផ្ទះសុទ្ធតែមានសុភមង្គលដែលអន្ទោលតាមដោយសេចក្តីសោកសៅ ។ សេចក្តីខ្វល់ខ្វាយទាំងឡាយសុទ្ធតែបានធូរស្រាល លើកលែងតែកង្វល់របស់ជនភ្លើងនរកទេ ។ បើអ្នក ^{صلوات الله عليه والسلام} បានធ្វើអំពើអាក្រក់ អ្នក ^{صلوات الله عليه والسلام} ត្រូវធ្វើអំពើល្អភ្លាមដើម្បីលុបបំបាត់អំពើអាក្រក់នោះ ។ អ្នក ^{صلوات الله عليه والسلام} ត្រូវធ្វើល្អព្រោះវារុញច្រានអ្នកប្រយុទ្ធអប្រិយ ។"

وَ إِنَّمَا قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) لِأَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) عَلَى حَدِّ التَّأْدِيبِ لِلنَّاسِ، لَا بِأَنَّ لِأَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) سَيِّئَاتٍ عَمِلَهَا. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٥٠ حَدِيث: ٩٩ / ٥٥٥٠، تفسير القميّ - الجزء: ١ صَفْحَة: ٣٦٤)**

តែដែលរ៉ស្វីលុលឡោះហ្គី ^{صلوات الله عليه وآله} បានប្រាប់អាលី ^{صلوات الله عليه والسلام} នេះក្នុងបំណងប្រៀនប្រដៅមនុស្សទេ ។ នេះមិនមែនព្រោះតែអាមីរុល-មុមីនីន ^{صلوات الله عليه والسلام} បានប្រព្រឹត្តអាក្រក់នោះទេ ។" (تفسير القمي 1: 364)

١/٢٢/١٣ وَ عُنْهُ، قَالَ: حَدَّثَنِي أَبِي، عَنِ النَّضْرِ بْنِ سُؤَيْدٍ، عَنِ مُحَمَّدِ بْنِ قَيْسٍ، عَنْ أَبِي سَيَّارٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «أَقْبَلَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يَوْمًا، وَاضِعًا يَدَهُ عَلَى كَتِفِ الْعَبَّاسِ، فَاسْتَقْبَلَهُ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، فَعَانَقَهُ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) وَ قَبَّلَ مَا بَيْنَ عَيْنَيْهِ، ثُمَّ سَلَّمَ الْعَبَّاسُ عَلَى عَلِيٍّ (عَلَيْهِ السَّلَامُ) فَزَدَّ عَلَيْهِ رَدًّا خَفِيفًا، فَغَضِبَ الْعَبَّاسُ، فَقَالَ: يَا

رَسُولَ اللَّهِ، لَا يَدْعُ عَلَيَّ زَهْوً.

13/22/2* ទទួលបានពីលោក (គឺ អ្នកលើ បឺន អ៊ីបរៈហ្វ៊ុម) ដែលបានថាឪពុកខ្ញុំបាននិយាយប្រាប់ខ្ញុំតមកពី អាស់-ណាដ្ឋរៈ បឺន ស៊ូរ៉េដ្ឋ តមកពី មូហាំម៉ាដ្ឋ បឺន កូយស៍ តមកពី អាច្វិ សៃយ៉ារ តមកពី អាច្វិ អ្នកបុរាណសាស្ត្រាៈ ដែលមានវចនៈថាថ្ងៃមួយវិស្វលុលឡោះហ្វ៊ុ បានមកដល់ ព្រះអង្គ បានដាក់លើស្មា អាស់-អ្នកបាស់ ។ បន្ទាប់មក អាមីរុល-មុមីនីន បានជួបគាត់ ។ វិស្វលុលឡោះហ្វ៊ុ បានមកដល់ព្រះអង្គ ត្រង់ចន្លោះភ្នែកទាំងពីរបស់ព្រះអង្គ អាស់-អ្នកបាស់បានគំនាប់អ្នកលើ តែអ្នកលើ គំនាប់គាត់វិញយ៉ាងស្រាល ។ ដូច្នោះ អាស់-អ្នកបាស់ ក្រោធហើយថាៈ "វិស្វលុលឡោះហ្វ៊ុ អើយ អ្នកលើ មិនលែងក្រអឺតទេ ។"

فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَآلِهِ وَسَلَّمَ) : يَا عَبَّاسُ، لَا تَقُلْ ذَلِكَ فِي عَلِيِّ، فَإِنِّي لَقَيْتُ جَبْرَائِيلَ آنفًا، فَقَالَ لِي : لَقَيْتِ الْمَلَكَانِ الْمُؤَكَّلَانِ بِعَلِيِّ السَّاعَةَ، فَقَالَ : مَا كَتَبْنَا عَلَيْهِ ذَنْبًا مُنْذُ وُلِدَ إِلَى هَذَا الْيَوْمِ. (الرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٥٠ حَدِيث: ٩٩ / ٥٥٥١ ، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٤)**

វិស្វលុលឡោះហ្វ៊ុ មានព្រះវចនៈថាៈ "អាស់-អ្នកបាស់អើយ កុំនិយាយដូច្នោះអំពីអ្នកលើ ព្រោះខ្ញុំ បានជួបយ៉ូប៊ីអ៊ីល ដែលបានប្រាប់ខ្ញុំ ថាៈ "ទេវតាថែរក្សាអ្នកលើ ពីអង្គបានជួបទូលបង្គំ មុននេះបន្តិច ។ ពួកគេបានប្រាប់ទូលបង្គំ ថាៈ "យើងពុំបានកត់ត្រាបាបណាមួយសោះដែល អ្នកលើ បានប្រព្រឹត្តតាំងពីកើតមកដល់ថ្ងៃនេះ ។" (364:1 ត្រូវបានកែតម្រូវ)

جَنَّتْ عَدْنٍ يَدْخُلُونَهَا وَمَنْ صَلَحَ مِنْ ءَابَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ وَالْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ ١٣

២៣. សួនស្វគិបរមសុខ ។ ពួកគេនឹងបានចូលទៅក្នុងនោះជាមួយបណ្តាបុព្វបុរសរបស់ពួកគេ បណ្តា ភរិយានិងកូនចៅពួកគេដែលបានប្រព្រឹត្តល្អ [ដែលបានផ្តល់គុណប្រយោជន៍ដល់ខ្លួនឯងនិងដល់សង្គម មនុស្ស និងដែលបានប្រព្រឹត្តដើម្បីមូលហេតុអស់ឡោះហ្វ៊ុ] ។ បណ្តាទេវតានឹងមករកពួកគេតាមគ្រប់ ទ្វារ ។

سَلَّمَ عَلَيْكُمْ بِمَا صَبَرْتُمْ فَنِعْمَ عُقْبَى الدَّارِ ١٤

២៤. [ដោយថ្លែងចំពោះពួកគេថាៈ] "សូមអស់លោកប្រកបដោយសិរីសួស្តី (សាឡាម) ព្រោះអស់លោក បានអត់ធ្មត់[លើមាតិកាអស់ឡោះហ្វ៊ុ] ។ ជម្រកអវសានប្រសើរបំផុត ។"

អធិប្បាយអាយ៉ាស់ ២៣-២៤

١٣/٢٣-٢٤ / ١ وَ عَنْهُ، قَالَ: وَ حَدَّثَنِي أَبِي، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ جَمِيلٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «نَحْنُ صَبْرٌ وَ شِيعَتُنَا أَصْبَرُ مِنَّا، لِأَنََّّا صَبَرْنَا بِعِلْمٍ، وَ صَبَرْتُمْ عَلَى مَا لَا يَعْلَمُونَ». (الرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٥١ حَدِيث: ٩٩ / ٥٥٥٣ ، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٥)**

13/23-24/1 លោក (គឺអាលី ប៊ិន អ៊ីបរ៉ូហ៊ីម) បានថ្លែងថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី អ៊ីបនូ អាហ្វិ អ៊ីម៉ែរ តមកពី យ៉ាមីល តមកពី អាហ្វិ អ៊ុបខុលឡោះហ្វ៊ី صلوات الله عليه والسلام ដែលមានវចនៈថា៖ "យើង عليه السلام អត់ធ្មត់ ស្តីអុស្តុយើង عليه السلام អត់ធ្មត់លើសយើង عليه السلام ទៅទៀត ព្រោះយើង عليه السلام អត់ធ្មត់ព្រោះយើង عليه السلام ចេះដឹង ឯពួក គេអត់ធ្មត់នឹងអ្វីដែលពួកគេមិនដឹង 1" (تفسير القمي :1: 365)

١٣/٢٤-٢٣/١٣ وَ عَنْهُ: عَنْ مُحَمَّدِ بْنِ يَحْيَى، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنِ ابْنِ سِنَانٍ، عَنْ أَبِي الْجَارُودِ، عَنِ الْأَصْبَغِ، قَالَ: قَالَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ): «الصَّبْرُ صَبْرَانِ: صَبْرٌ عِنْدَ الْمُصِيبَةِ حَسَنٌ جَمِيلٌ، وَ أَحْسَنُ مِنْ ذَلِكَ الصَّبْرُ عِنْدَ مَا حَرَّمَ اللَّهُ عَزَّ وَ جَلَّ عَلَيْكَ، وَ الدِّكْرُ دِكْرَانِ: دِكْرُ اللَّهِ عَزَّ وَ جَلَّ عِنْدَ الْمُصِيبَةِ، وَ أَفْضَلُ مِنْ ذَلِكَ دِكْرُ اللَّهِ عِنْدَ مَا حَرَّمَ اللَّهُ عَلَيْكَ فَيَكُونُ حَاجِزًا». (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٥١ حَدِيث: ٩٩ / ٥٥٥٥، الكافي - الجزء: ٢ صَفْحَةٌ: ٧٤ حَدِيث: ١١)**

13/23-24/2 [...] ទទួលបានមកពី អាហ្វិ អាល់-យ៉ាហ្វូដូ ដែលបានតំណាលតមកពី អាល់-អាស្តូបាក្ក ដែលបានតំណាលថាអាមីរុល-មុមីនីន صلوات الله عليه والسلام មានវចនៈថា៖ "អំណត់មានពីរប្រភេទគឺ៖ អំណត់ចំពោះ សេចក្តីលំបាកជាប្រការល្អ ស្អាតស្អំ ។ ប្រសើរលើសនោះគឺអំណត់ក្នុងពេលអល់ឡោះហ្វ៊ី عجل ហាម លោក ។ ការនឹករលឹកមានពីរប្រភេទគឺ៖ នឹករលឹកអល់ឡោះហ្វ៊ី عجل ក្នុងពេលលំបាក ។ ប្រសើរលើសនោះ គឺការនឹករលឹកអល់ឡោះហ្វ៊ី عجل ក្នុងពេលព្រះអង្គ عجل ហាមលោកអ្វីមួយ ព្រោះវាជារនាំងមួយ (រវាងលោក និងបាប) 1" (الكافي :2: 11 / 74)

١٣/٢٤-٢٣/١٣ عَنْ مُحَمَّدِ بْنِ أَهْتَيْمٍ، عَنْ رَجُلٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): "سَلَامٌ عَلَيْكُمْ بِمَا صَبَرْتُمْ" عَلَى الْفَقْرِ فِي الدُّنْيَا "فَنِعْمَ عُقْبَى الدَّارِ" - قَالَ - يَعْنِي الشُّهَدَاءَ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٥٢ حَدِيث: ٩٩ / ٥٥٦٠، تفسير العياشي - الجزء: ٢ صَفْحَةٌ: ٢١١ حَدِيث: ٤٣)**

13/23-24/3 ទទួលបានពី មូហ្វាម៉ាដូ ប៊ិន អាល់-ហ្វៃស្វា ដែលបានតំណាលតមកពីបុរសម្នាក់ តមកពី អាហ្វិ អ៊ុបខុលឡោះហ្វ៊ី صلوات الله عليه والسلام អំពីព្រះបន្ទូលអល់ឡោះហ្វ៊ី عجل [១៣:២៤] "សូមអស់លោកប្រកបដោយសិរី សួស្តី (សាឡាម) ព្រោះអស់លោកបានអត់ធ្មត់ ចំពោះភាពក្រីក្រក្នុងឋានលោក ។ ជម្រកអវសាន ប្រសើរវិបល្ម័ត ។" ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "មានន័យថាទុក្ខវបុគ្គល (អ្នកបូជាជីវិត) ។" (تفسير العياشي :2: 43 / 211)

١٣/٢٤-٢٣/١٣ ٤/٢٤-٢٣/١٣ عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ عَنِ ابْنِ مَجْبُوبٍ عَنْ مُحَمَّدِ بْنِ إِسْحَاقَ الْمَدِينِيِّ عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) قَالَ إِنَّ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) سُئِلَ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ ﴿يَوْمَ نَخْشِرُ الْمُتَّقِينَ إِلَى الرَّحْمَنِ وَفْدًا﴾ فَقَالَ يَا عَلِيُّ إِنَّ الْوَفْدَ لَا يَكُونُونَ إِلَّا رُكْبَانًا وَأُولَئِكَ رِجَالٌ اتَّقُوا اللَّهَ فَأَحَبَّهُمُ اللَّهُ وَ اخْتَصَّهُمُ وَ رَضِيَ أَعْمَاهُمْ فَسَمَاهُمْ الْمُتَّقِينَ

13/23-24/4 អាលី ប៊ិន អ៊ីបរ៉ូហ៊ីម បានតំណាលតមកពីឪពុកលោក តមកពី អ៊ីបនូ ម៉ាស្តូបិប តមកពី មូហ្វាម៉ាដូ ប៊ិន អ៊ីសហ្គាត្តូ អាល់-ម៉ាដូនី តមកពី អាហ្វិ យ៉ាត្តូហ្វារ صلوات الله عليه والسلام ដែលមានវចនៈថា គេបានសួរ រ៉េស្វីលុលឡោះហ្វ៊ី صلوات الله عليه وآله وسلم អំពីព្រះបន្ទូលអល់ឡោះហ្វ៊ី عجل [១៩:៨៥] ថ្ងៃដែលយើងនឹងប្រមូលបណ្តាអ្នកមាន សទ្ធាសិបចិត្តទៅជួបព្រះដ៏មានព្រះមេត្តាធម៌ ជាក្បួនហែមួយ ។ ព្រះអង្គ صلوات الله عليه وآله وسلم មានព្រះវចនៈថា៖ "អាលី អ៊ីយ ក្បួនហែនោះនឹងមកដល់ដោយមានសុទ្ធតែជិះជំនិះ ។ ជនទាំងនេះគឺជនដែលខ្លាច

អល់ឡោះហ្ន៎ ដូច្នោះអល់ឡោះហ្ន៎ ទ្រង់សព្វព្រះហឫទ័យពួកគេ បានលើកតម្កើងពួកគេ ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យទង្វើពួកគេ ។ ដូច្នោះឯងបានជាគេហៅពួកគេថាអ្នកមានសទ្ធាស៊ប់ចិត្ត ។"

ثُمَّ قَالَ لَهُ يَا عَلِيُّ أَمَا وَالَّذِي فَلَقَ الْحَبَّةَ وَ بَرَأَ النَّسَمَةَ إِنَّهُمْ لَيَخْرُجُونَ مِنْ قُبُورِهِمْ وَ إِنَّ الْمَلَائِكَةَ لَتَسْتَفْتِيهِمْ بِنُوقٍ مِنْ نُوقِ الْعِزْرِ عَلَيْهَا رَحَائِلُ الذَّهَبِ مُكَلَّلَةٌ بِالذُّرِّ وَ الْيَاقُوتِ وَ جَلَالُهَا الْإِسْتَبْرَقُ وَ السُّنْدُسُ وَ حُطْمُهَا جَدَلُ الْأَرْجُوانِ تَطِيرُ بِحِمِّ إِلَى الْمَحْشَرِ

បន្ទាប់មកព្រះអង្គ មានព្រះវចនៈប្រាប់ព្រះអង្គ ថា៖ "អាល្លឺ អើយ! សូមស្ស្រូចនឹងព្រះដែល បំបែកគ្រាប់ពូជហើយនាំយកជីវិតចេញមកពីវា ថាពួកគេនឹងចេញពីផ្នូរក្នុងពួកគេ ពួកទេវតានឹង ស្វាគមន៍ពួកគេដោយមេអូដ្ឋ ក្នុងចំណោមមេអូដ្ឋកិត្តិយសដែលមានកែបមាសដាំគង់និងត្បូងកណ្តៀង គ្របដោយសំពត់សារបាប់និងសូត្រ ខ្សែវាពណ៌ស្វាយ វានឹងហោះជាមួយពួកគេទៅកាន់កន្លែងរស់ពី ស្លាប់វិញ ។"

مَعَ كُلِّ رَجُلٍ مِنْهُمْ أَلْفٌ مَلَكٍ مِنْ قُدَّامِهِ وَ عَنْ يَمِينِهِ وَ عَنْ شِمَالِهِ يُؤْتُونَهُمْ زَفَاً حَتَّى يَنْتَهَوْا بِحِمِّ إِلَى بَابِ الْجَنَّةِ الْأَعْظَمِ وَ عَلَى بَابِ الْجَنَّةِ شَجَرَةٌ إِنَّ الْوَرْقَةَ مِنْهَا لَيَسْتَظِلُّ تَحْتَهَا أَلْفٌ رَجُلٍ مِنَ النَّاسِ وَ عَنْ يَمِينِ الشَّجَرَةِ عَيْنٌ مُطَهَّرَةٌ مُرَكَّبَةٌ قَالَ فَيُسْتَقَوْنَ مِنْهَا شَرِبَةً فَيَطَهَّرُ اللَّهُ بِهَا قُلُوبَهُمْ مِنَ الْحَسَدِ وَ يُسْقَطُ مِنْ أَبْشَارِهِمُ الشَّعْرَ وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ ﴿وَ سَقَاهُمْ رَبُّهُمْ شَرَاباً طَهُورًا﴾ مِنْ تِلْكَ الْعَيْنِ الْمُطَهَّرَةِ

ពួកគេគ្រប់ៗគ្នានឹងមានមួយពាន់ទេវតាតាមជាប់នៅពីមុខ នៅខាងស្តាំនិងនៅខាងឆ្វេង ជូនដំណើរគេ លុះបានដល់មាត់ទ្វារធំរបស់ឋានសួគ៌ ។ នៅឯមាត់ទ្វារ[ចូលក្នុង]ឋានសួគ៌មានដើមឈើមួយដើម ស្លឹក វាមួយអាចផ្តល់ម្ហូបដល់មនុស្សមួយពាន់នាក់នៅពីក្រោមវា ។ នៅខាងស្តាំដើមឈើមានប្រភពទឹក បរិសុទ្ធផ្លា ។" ព្រះអង្គ មានព្រះវចនៈថា៖ "ពួកគេនឹងរម្ងាប់អាការស្រែកដោយភេសជ្ជៈនេះ ។ អល់ឡោះហ្ន៎នឹងជម្រះបន្ទុកចិត្តពួកគេដោយទឹកនេះឲ្យជ្រះស្អាតពីការច្រណែនឈ្មួនិស រោមលើរាង កាយពួកគេនឹងជ្រះអស់ ។ នេះគឺព្រះបន្ទូលរបស់អល់ឡោះហ្ន៎គឺ៖ [៧៦:២១] ព្រះម្ចាស់ពួកគេនឹងឲ្យ ពួកគេផឹកភេសជ្ជៈបរិសុទ្ធ ។ វាចេញមកពីប្រភពទឹកបរិសុទ្ធនេះឯង ។"

قَالَ ثُمَّ يَنْصَرِفُونَ إِلَى عَيْنٍ أُخْرَى عَنْ يَسَارِ الشَّجَرَةِ فَيَعْتَسِلُونَ فِيهَا وَ هِيَ عَيْنُ الْحَيَاةِ فَلَا يَمُوتُونَ أَبَدًا قَالَ ثُمَّ يُوقَفُ بِحِمِّ قُدَّامِ الْعَرْشِ وَ قَدْ سَلِمُوا مِنَ الْآفَاتِ وَ الْأَسْقَامِ وَ الْحَرِّ وَ الْبَرْدِ أَبَدًا

ព្រះអង្គ មានព្រះវចនៈថា៖ "បន្ទាប់មកពួកគេនឹងចាកចេញទៅឯប្រភពទឹកមួយទៀតនៅខាងស្តាំ ដើមឈើ ។ ពួកគេនឹងងូតទឹកនេះ នេះគឺប្រភពទឹកជីវិត[អមតៈ] ពួកគេនឹងមិនស្លាប់ទេ ។" ព្រះអង្គ មានព្រះវចនៈថា៖ "បន្ទាប់មក ពួកវា (គឺពួកមេអូដ្ឋ) នឹងនាំពួកគេមកឈប់នៅពីមុខព្រះរាជបល្ល័ង្ក ។ ពួក គេនឹងចាកផុតពីវេទនា ពីជម្ងឺ ពីកម្ដៅ និងពីភាពត្រជាក់រៀងរហូត ។"

قَالَ فَيَقُولُ الْجَبَّارُ جَلَّ ذِكْرُهُ لِلْمَلَائِكَةِ الَّذِينَ مَعَهُمْ احْسَبُوا أَوْلِيَائِي إِلَى الْجَنَّةِ وَ لَا تُوقِفُوهُمْ مَعَ الْخَلَائِقِ فَقَدْ سَبَقَ رِضَايَ عَنْهُمْ وَ وَجِبَتْ رَحْمَتِي لَهُمْ وَ كَيْفَ أُرِيدُ أَنْ أُوَقِفَهُمْ مَعَ أَصْحَابِ الْحَسَنَاتِ وَ السَّيِّئَاتِ

រ៉េស៊ីលុលឡោះហ្ន៎ មានព្រះវចនៈថា៖ "បន្ទាប់មក " الْجَبَّارُ " (ព្រះអ្នកតម្រូវ) ដើមហាឧត្តុង្គឧត្តមដែល

មិនអាចថ្លែងពិពណ៌នាបាន នឹងមានព្រះរាជបន្ទូលទៅកាន់ពួកទេវតាដែលនៅជាមួយពួកគេនោះថា៖ "ចូរនាំមិត្តទាំងឡាយរបស់អញ ទៅកាន់កន្លែងពួកគេនៅឯឋានសួគ៌ចុះ ចូរកុំនាំពួកគេទៅឈប់ជាមួយបណ្តាសត្វលោក ព្រោះអញ សព្វព្រះហឫទ័យពួកគេហើយ ។ សត្វលោកណាដែលឮសព្វព្រះហឫទ័យ ព្រះមេត្តាធម៌របស់អញ ត្រូវតែបានលើសត្វលោកនោះ ។ តើឲ្យអញ កាក់ពួកគេទុកសិនបានដូចម្តេច បណ្តាអ្នកប្រព្រឹត្តល្អជាមួយបណ្តាជនអាក្រក់ ?"

قَالَ فَتَسْوِفُهُمُ الْمَلَائِكَةُ إِلَى الْجَنَّةِ فَإِذَا انْتَهَوْا بِهِمْ إِلَى بَابِ الْجَنَّةِ الْأَعْظَمِ صَرَبَ الْمَلَائِكَةُ الْخَلْقَةَ ضَرْبَةً فَتَصِيرُ صَرِيحاً يَبْلُغُ صَوْتُ صَرِيرِهَا كُلَّ حَوْرَاءٍ أَعَدَّهَا اللَّهُ عَزَّ وَ جَلَّ لِأَوْلِيَائِهِ فِي الْجَنَانِ فَيَتَبَاشَرُونَ بِهِمْ إِذَا سَمِعْنَ صَرِيرَ الْخَلْقَةِ فَيَقُولُ بَعْضُهُنَّ لِبَعْضٍ قَدْ جَاءَنَا أَوْلِيَائُ اللَّهِ فَيُفْتَحُ لَهُمُ الْبَابُ فَيَدْخُلُونَ الْجَنَّةَ وَ تُشْرِفُ عَلَيْهِمْ أَزْوَاجُهُمْ مِنَ الْخَوَرِ الْعَيْنِ وَ الْأَدْمِيِّينَ فَيَقْلُنَ مَرْحَباً بِكُمْ فَمَا كَانَ أَشَدَّ شَوْقَنَا إِلَيْكُمْ وَ يَقُولُ هُنَّ أَوْلِيَائُ اللَّهِ مِثْلَ ذَلِكَ

ព្រះអង្គ មានព្រះវចនៈថា៖ "ពួកទេវតានឹងនាំពួកគេទៅកាន់ឋានសួគ៌ ។ លុះពួកគេបានមកដល់ទ្វារធំឋានសួគ៌ ពួកទេវតានឹងគោះទ្វារ ។ សម្លេងពីពោះរបស់វានឹងឮទៅដល់ពួកនារីសួគ៌ដែលអល់ឡោះ បានចាត់ចែងសម្រាប់មិត្តព្រះអង្គ នៅក្នុងសួនសួគ៌ ។ ពួកនាងនឹងប្រាប់ដំណឹងនេះពេលពួកនាងបានឮសម្លេងពីពោះរបស់កណ្តឹងទ្វារ ។ ដូច្នោះពួកនាងមួយចំនួននឹងប្រាប់គ្នាថា៖ "មិត្តរបស់អល់ឡោះ មករកយើងហើយ ចូរបើកទ្វារទទួលពួកគេ ។" ពួកគេនឹងចូលក្នុងឋានសួគ៌ ភរិយាពួកគេក្នុងចំណោមពួកនារីសួគ៌និងក្នុងចំណោមនារីមនុស្សស្រស់ស្អាតនឹងស្វាគមន៍ពួកគេថា៖ "សូមសម្តែងសេចក្តីសរសើរចំពោះអស់លោក នាងខ្ញុំទាំងអស់ចង់ជួបជុំអស់លោកខ្លាំងណាស់ ។" មិត្តអល់ឡោះ នឹងតបពួកនាងវិញដូចគ្នាដែរ ។"

فَقَالَ عَلِيُّ (عَلَيْهِ السَّلَامُ) يَا رَسُولَ اللَّهِ أَخْبِرْنَا عَنْ قَوْلِ اللَّهِ جَلَّ وَ عَزَّ ﴿عُرِفَ مِنْ فَوْقِهَا غُرْفٌ مَبْنِيَّةٌ﴾ بِمَا دَا بُيِّنَتْ يَا رَسُولَ اللَّهِ فَقَالَ يَا عَلِيُّ تِلْكَ غُرْفٌ بَنَاهَا اللَّهُ عَزَّ وَ جَلَّ لِأَوْلِيَائِهِ بِالْذَّرِّ وَ الْيَأْفُوتِ وَ الرَّبْرِجِدِ سُوفُهَا الذَّهَبُ مَحْبُوكَةٌ بِالْفِضَّةِ لِكُلِّ غُرْفَةٍ مِنْهَا أَلْفٌ بَابٍ مِنْ ذَهَبٍ عَلَى كُلِّ بَابٍ مِنْهَا مَلَكٌ مُوَكَّلٌ بِهِ فِيهَا فُرُشٌ مَرْفُوعَةٌ بَعْضُهَا فَوْقَ بَعْضٍ مِنَ الْحَرِيرِ وَ الدِّيَبَاجِ بِالْوَانِ مُخْتَلِفَةٌ وَ حَشْوُهَا الْمِسْكُ وَ الْكَافُورُ وَ الْعَنْبَرُ وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ { وَ فُرُشٍ مَرْفُوعَةٍ } إِذَا أُدْخِلَ الْمُؤْمِنُ إِلَى مَنْزِلِهِ فِي الْجَنَّةِ وَ وُضِعَ عَلَى رَأْسِهِ تَاجُ الْمُلْكِ وَ الْكِرَامَةِ أُبْسِ خِلَلِ الذَّهَبِ وَ الْفِضَّةِ وَ الْيَأْفُوتِ وَ الذَّرِّ الْمَنْظُومِ فِي الْإِكْلِيلِ تَحْتَ النَّجَاحِ

អាល្លឺ មានព្រះវចនៈថា៖ "វិស្វលុលឡោះ អើយ សូមព្រះអង្គ ប្រាប់អស់ទូលអំពីព្រះបន្ទូលអល់ឡោះ [៣៩:២០] ជនណាដែលខ្លាចព្រះម្ចាស់ពួកគេ ជននោះនឹងបានវិមានខ្ពស់ដែលត្រូវកសាងឡើងមួយពីលើមួយ ។" ព្រះអង្គ មានព្រះវចនៈថា៖ "អាល្លឺ អើយ ! វិមានទាំងនោះគឺវិមានដែលអល់ឡោះ បានសាងឡើងសម្រាប់បណ្តាមិត្តព្រះអង្គ ធ្វើអំពីគង់ ត្បូងកណ្តៀង ត្បូងមរកត ពិតានវាធ្វើអំពីមាសពាក់ព័ន្ធជាមួយប្រាក់ ។ វិមាននីមួយៗមានទ្វារធ្វើអំពីមាសមួយពាន់ នៅលើទ្វារនីមួយៗមានទេវតាមួយអង្គ ។ នៅក្នុងវិមានទាំងនោះមានគ្រែទម្រេតកាយខ្ពស់មួយលើមួយ ធ្វើអំពីសូត្រនិងសារបាច់ចម្រុះពណ៌ គ្រឿងញាត់ (សម្រាប់ដាក់ឲ្យពេញ) ធ្វើអំពីគ្រឿងក្រអូប ទេព្វរនិងឈុសទេស នេះគឺព្រះបន្ទូលអល់ឡោះ [៥៦:៣៤] និងសេនាសនភណ្ឌខ្ពស់ ។" ពេលអ្នកមានសទ្ធាជ្រះថ្លាចូលក្នុងផ្ទះខ្លួនក្នុងឋានសួគ៌ គេនឹងបំពាក់មុជរាជរុងរឿងពីលើក្បាលអ្នកនោះ គេនឹងស្លៀកពាក់ឲ្យអ្នកនោះដោយសំលៀកបំពាក់ធ្វើអំពីមាស ប្រាក់ ត្បូងទទឹមនិងកែវផលិត តាក់តែងមានក្បាច់រចនាជា

កម្រងផ្កាក្រោមម្តុដ ។"

قَالَ وَالْأَبْسَ سَبْعِينَ حَلَّةَ حَرِيرٍ بِأَلْوَانٍ مُخْتَلِفَةٍ وَ ضُرُوبٍ مُخْتَلِفَةٍ مَنْسُوجَةً بِالذَّهَبِ وَالْفِضَّةِ وَاللُّؤْلُؤِ وَالْيَاقُوتِ الْأَحْمَرِ فَذَلِكَ قَوْلُهُ عَزَّ وَ جَلَّ {يُحَلِّوْنَ فِيهَا مِنْ أَسَاوِرَ مِنْ ذَهَبٍ وَ لُؤْلُؤًا وَ لِيَاسَهُمْ فِيهَا حَرِيرٌ} فَإِذَا جَلَسَ الْمُؤْمِنُ عَلَى سَرِيرِهِ اهْتَرَّتْ سَرِيرُهُ فَرَحًا فَإِذَا اسْتَقَرَّ لَوْلِيَّ اللَّهِ جَلَّ وَ عَزَّ مَنَازِلُهُ فِي الْجَنَانِ اسْتَأْذَنَ عَلَيْهِ الْمَلِكُ الْمُوَكَّلُ بِجَنَانِهِ لِيَهْتَبَهُ بِكَرَامَةِ اللَّهِ عَزَّ وَ جَلَّ إِيَّاهُ فَيَقُولُ لَهُ خُدَّامُ الْمُؤْمِنِ مِنَ الْوُصَفَاءِ وَ الْوَصَائِفِ مَكَانَكَ فَإِنَّ وَ لِيَّ اللَّهُ قَدِ اتَّكَأَ عَلَى أَرْيَاحِهِ وَ رَوَّجَتْهُ الْحَوَارِيُّ تَهَيَّأَ لَهُ فَاصْبِرْ لَوْلِيَّ اللَّهِ

វិស្វលុលឡោះហ្ន៎^{صلی اللہ علیہ وآلہ} មានព្រះវចនៈថា៖ "អ្នកមានសទ្ធាជ្រះថ្លានឹងបានស្លៀកពាក់ចិតសិបសំលៀក បំពាក់ធ្វើអំពីសូត្រពណ៌ផ្សេងៗ មានក្បាច់រចនាដោយមាស ប្រាក់ គង់ ត្បូងក្រហម ។ នេះគឺព្រះបន្ទូល អល់ឡោះហ្ន៎^{عز} [២២:២៣] នាទីនោះ គេនឹងតុបតែងពួកគេដោយខ្សែដៃមាសនិងត្បូងគង់ សំលៀក បំពាក់ពួកគេនាទីនោះធ្វើអំពីសូត្រ ។ ពេលអ្នកមានសទ្ធាជ្រះថ្លាអង្គុយលើគ្រែនោះនឹងញ័រដោយ សេចក្តីរីករាយ ។ ពេលមិត្តរបស់អល់ឡោះហ្ន៎^{عز} ចូលនៅក្នុងវិមានខ្លួនឯងសួគ៌ ពួកទេវតាប្រចាំសួន អ្នកនោះនឹងសូមអនុញ្ញាតពីអ្នកនោះដើម្បីសរសើរអ្នកនោះ ដែលអល់ឡោះហ្ន៎^{عز} បានប្រទានកិត្តិយស ដល់អ្នកនោះ ពួកទេវតាទាំងនោះនឹងមករកអ្នកនោះ ។ មេអ្នកបម្រើនិងស្រីអ្នកបម្រើដែលជាបារបម្រើ របស់អ្នកមានសទ្ធាជ្រះថ្លានឹងប្រាប់ពួកគេថា៖ "ចូរអស់លោកនៅក្នុងកន្លែងអស់លោក ពីព្រោះមិត្តរបស់ អល់ឡោះហ្ន៎^{عز} ទម្រេតខ្លួននៅលើពួក នារីសួគ៌ដែលជាភរិយារបស់មិត្តនោះសំអិតសំអាងខ្លួនសម្រាប់ មិត្តនោះ ។ ដូច្នេះចូរអស់លោករង់ចាំមិត្តរបស់អល់ឡោះហ្ន៎^{عز} ។"

قَالَ فَتَخْرُجُ عَلَيْهِ رَوْجُهُ الْحَوَارِيُّ مِنْ حَيْمَةٍ لَهَا تَمَشِي مُقْبِلَةً وَ حَوْلَهَا وَصَائِفُهَا وَ عَلَيْهَا سَبْعُونَ حُلَّةً مَنْسُوجَةً بِالْيَاقُوتِ وَ اللَّؤْلُؤِ وَ الرَّيْرَجِدِ وَ هِيَ مِنْ مِسْكِ وَ عُنْبَرٍ وَ عَلَى رَأْسِهَا تَاجُ الْكَرَامَةِ وَ عَلَيْهَا نَعْلَانِ مِنْ ذَهَبٍ مُكَلَّلَتَانِ بِالْيَاقُوتِ وَ اللَّؤْلُؤِ شِرَاكُهُمَا يَاقُوتٌ أَحْمَرٌ فَإِذَا دَنَتْ مِنْ وَ لِيَّ اللَّهِ فَهَمَّ أَنْ يَقُومَ إِلَيْهَا شَوْقًا فَتَقُولُ لَهُ يَا وَ لِيَّ اللَّهِ لَيْسَ هَذَا يَوْمَ تَعَبٍ وَ لَا نَصَبٍ فَلَا تَقُمْ أَنَا لَكَ وَ أَنْتَ لِي

វិស្វលុលឡោះហ្ន៎^{صلی اللہ علیہ وآلہ} មានព្រះវចនៈថា៖ "នារីសួគ៌ជាភរិយារបស់អ្នកនោះនឹងចេញពីជុំរមករកអ្នកនោះ ដើរមកស្វាគមន៍អ្នកនោះ ។ ជុំវិញនារីសួគ៌នោះមានស្រីបម្រើ ។ នារីសួគ៌នោះស្លៀកពាក់ចិតសិប សំលៀកបំពាក់ លាយត្បូង គង់ ត្បូងមរកត មានក្លិនក្រអូបនិងក្រអូបឈូសទេស ។ នាងពាក់មកុដ រុងរឿង ពាក់ស្បែកជើងមាសចងខ្សែដាំត្បូងនិងគង់ ។ ខ្សែស្បែកជើងធ្វើអំពីត្បូងក្រហម ។ ពេលនាង ចូលមកជិតមិត្តរបស់អល់ឡោះហ្ន៎^{عز} អ្នកនោះយល់ន័យ នឹងងើបទៅរកនាងដោយសេចក្តីស្រឡាញ់ ចង់ រួមរីក ។ នាងនឹងប្រាប់អ្នកនោះថា៖ "មិត្តអល់ឡោះហ្ន៎^{عز} អើយ ថ្ងៃនេះមិនមែនថ្ងៃធុញទ្រាន់ មិនមែនថ្ងៃ មានទុក្ខទេ ។ ដូច្នេះចូរកុំងើបឡើង ខ្ញុំជារបស់លោក លោកជារបស់ខ្ញុំ ។"

قَالَ فَيَعْتَبِقَانِ مِقْدَارَ خَمْسِمِائَةِ عَامٍ مِنْ أَعْوَامِ الدُّنْيَا لَا يُجْلِيهَا وَ لَا تَمْلُئُهَا

វិស្វលុលឡោះហ្ន៎^{صلی اللہ علیہ وآلہ} មានព្រះវចនៈថា៖ "ពួកគេនឹងឱបគ្នាអស់រយៈពេលប្រាំរយឆ្នាំ រាប់តាមឆ្នាំលោក នេះ ។ អ្នកនោះនឹងមិនធុញទ្រាន់នាងទេ នាងក៏មិនធុញទ្រាន់អ្នកនោះដែរ ។"

قَالَ فَإِذَا فَتَرَ بَعْضَ الْمُتَوَرِّ مِنْ غَيْرِ مَلَائِكَةٍ نَظَرَ إِلَى غُنَّتِهَا فَإِذَا عَلَيْهَا فَلَا يُدُ مِنْ قَصَبٍ مِنْ يَاقُوتِ أَحْمَرَ وَ سَطَّهَا لَوْحٌ صَفْحَتُهُ دُرٌّ مَكْنُوبٌ

فِيهَا أَنْتَ يَا وَلِيَّ اللَّهِ حَبِيبِي وَأَنَا الْخَوْرَاءُ حَبِيبَتُكَ إِلَيْكَ تَنَاهَتْ نَفْسِي وَإِلَيَّ تَنَاهَتْ نَفْسُكَ

រ៉េស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} មានព្រះវចនៈថា៖ "ពេលអ្នកនោះស្តាប់ហើយដោយមិនណាយចិត្តពីនាងទេ អ្នកនោះនឹងសម្លឹងមើលកនាង ឃើញមានខ្សែកដាំត្បូងក្រហម ។ នៅកណ្តាលខ្សែកនោះមានស្លាកសរសេរថា៖ "មិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} អើយ លោកជាទីស្រឡាញ់របស់ខ្ញុំ ។ ខ្ញុំជានារីស្នេហា ជាទីស្រឡាញ់របស់លោក ។ ខ្ញុំបូជាភាយជូនលោក លោកបូជាភាយជូនខ្ញុំ ។"

ثُمَّ يَبْعَثُ اللَّهُ إِلَيْهِ آلفَ مَلِكٍ يُهَيِّئُ لَهُ بِالْجَنَّةِ وَيُرْوِجُونَهُ بِالْخَوْرَاءِ قَالَ فَيَنْتَهُونَ إِلَى أَوَّلِ بَابٍ مِنْ جَنَانِهِ فَيَقُولُونَ لِلْمَلِكِ الْمُؤَكَّلِ بِأَبْوَابِ جَنَانِهِ اسْتَأْذِنْ لَنَا عَلَى وَرِيَّ اللَّهِ فَإِنَّ اللَّهَ بَعَثَنَا إِلَيْهِ نُهَيْتُهُ فَيَقُولُ هُمُ الْمَلِكُ حَتَّى أَقُولَ لِلْحَاجِبِ فَيُعَلِّمُهُ بِمَكَانِكُمْ

បន្ទាប់មកអស់ឡោះហ្ន៎^{صلى الله عليه وآله} នឹងបញ្ជូនទេវតាមួយពាន់អង្គមកសរសើរអ្នកនោះ ដែលបានមកដល់ឋានសួគ៌ ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយនារីស្នេហា ។ រ៉េស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} មានព្រះវចនៈថា៖ "ពួកទេវតា នឹងមកដល់ទ្វារទីមួយនៃសួនសួគ៌ទាំងឡាយរបស់អ្នកនោះ ។ ពួកគេនឹងសូមទេវតាប្រចាំទ្វារសួនសួគ៌ អ្នកនោះថា៖ "សូមអនុញ្ញាតឲ្យយើងចូលជួបមិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} ផង ដើម្បីស្វាគមន៍សរសើរលោក ។" ទេវតាប្រចាំទ្វារនឹងតបថា៖ "ចាំបន្តិចសិន ខ្ញុំនឹងឲ្យឆ្នាំទៅជំរាបលោកអំពីអស់លោក ។"

قَالَ فَيَدْخُلُ الْمَلِكُ إِلَى الْحَاجِبِ وَبَيْنَهُ وَبَيْنَ الْحَاجِبِ ثَلَاثُ جَنَانٍ حَتَّى يَنْتَهِيَ إِلَى أَوَّلِ بَابٍ فَيَقُولُ لِلْحَاجِبِ إِنَّ عَلَى بَابِ الْعَرْصَةِ آلفَ مَلِكٍ أَرْسَلَهُمْ رَبُّ الْعَالَمِينَ تَبَارَكَ وَتَعَالَى لِيُهَيِّئُوا وَرِيَّ اللَّهِ وَ قَدْ سَأَلُونِي أَنْ آدَنَ هُمْ عَلَيْهِ فَيَقُولُ الْحَاجِبُ إِنَّهُ لَيَعْظُمُ عَلَيَّ أَنْ اسْتَأْذِنَ لِأَحَدٍ عَلَى وَرِيَّ اللَّهِ وَ هُوَ مَعَ زَوْجَتِهِ الْخَوْرَاءِ

រ៉េស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} មានព្រះវចនៈថា៖ "ទេវតានឹងមកជួបឆ្នាំ ។ រវាងឆ្នាំនិងទេវតានោះមានបីសួនសួគ៌ មុននឹងបានមកដល់ទ្វារទីមួយ ។ ទេវតានោះនឹងប្រាប់ឆ្នាំថា៖ "ទេវតាមួយពាន់អង្គរង់ចាំនៅឯមាត់ទ្វារ ដែលព្រះម្ចាស់ពិភពទាំងពួង^{تعالى} បានបញ្ជូនមកសម្តែងសេចក្តីកោតសរសើរមិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} សូមឲ្យខ្ញុំ អនុញ្ញាតឲ្យចូលជួបមិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} ។" ឆ្នាំនឹងប្រាប់ទេវតាថា៖ "ខ្ញុំពិបាកអនុញ្ញាតឲ្យគេចូលជួបមិត្ត អស់ឡោះហ្ន៎^{صلى الله عليه وآله} ណាស់ ខណៈដែលលោកកំពុងតែនៅជាមួយភរិយានារីស្នេហារបស់លោក ។"

قَالَ وَ بَيْنَ الْحَاجِبِ وَ بَيْنَ وَرِيَّ اللَّهِ جَنَّتَانِ قَالَ فَيَدْخُلُ الْحَاجِبُ إِلَى الْقَيْمِ فَيَقُولُ لَهُ إِنَّ عَلَى بَابِ الْعَرْصَةِ آلفَ مَلِكٍ أَرْسَلَهُمْ رَبُّ الْعَرْصَةِ يُهَيِّئُونَ وَرِيَّ اللَّهِ فَاسْتَأْذِنْ لَهُمْ فَيَقْدَمُ الْقَيْمُ إِلَى الْخُدَّامِ فَيَقُولُ لَهُمْ إِنَّ رُسُلَ الْجَبَّارِ عَلَى بَابِ الْعَرْصَةِ وَ هُمْ آلفُ مَلِكٍ أَرْسَلَهُمْ اللَّهُ يُهَيِّئُونَ وَرِيَّ اللَّهِ فَأَعْلِمُوهُ بِمَكَانِهِمْ

រ៉េស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} មានព្រះវចនៈថា៖ "រវាងឆ្នាំនិងមិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} មានពីរសួនសួគ៌ ។" ព្រះអង្គ^{صلى الله عليه وآله} មានព្រះវចនៈថា៖ "ឆ្នាំក៏បានមកជួបអ្នកត្រួតត្រា ប្រាប់អ្នកត្រួតត្រាថា៖ "នៅមាត់ទ្វារមានទេវតាមួយ ពាន់អង្គ ដែលព្រះម្ចាស់^{صلى الله عليه وآله} ជ័យមានព្រះកិត្តិយសខត្តងខត្តមបានចាត់បញ្ជូនមកសម្តែងសេចក្តីកោត សរសើរមិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} ។ សូមលោកអនុញ្ញាតឲ្យពួកគេចូលជួប ។" អ្នកត្រួតត្រាក៏បានប្រាប់បម្រើ ទាំងឡាយថា៖ "ទេវតាមួយពាន់អង្គនៅចាំឯមាត់ទ្វារ ។ ចូរប្រាប់មិត្តអស់ឡោះហ្ន៎^{صلى الله عليه وآله} ឲ្យដឹងអំពីពួកគេ ។"

قَالَ فَيُعْلِمُونَهُ فَيُؤَذِّنُ لِلْمَلَائِكَةِ فَيَدْخُلُونَ عَلَىٰ وَلِيِّ اللَّهِ وَهُوَ فِي الْعُرْفَةِ وَ لَهَا أَلْفُ بَابٍ وَ عَلَىٰ كُلِّ بَابٍ مِنْ أَبْوَابِهَا مَلَكٌ مُوَكَّلٌ بِهِ فَإِذَا أُذِنَ لِلْمَلَائِكَةِ بِالْدُخُولِ عَلَىٰ وَلِيِّ اللَّهِ فَتَحَّ كُلُّ مَلَكٍ بَابَهُ الْمُوَكَّلَ بِهِ قَالَ فَيَدْخُلُ الْقَيْمُ كُلُّ مَلَكٍ مِنْ بَابٍ مِنْ أَبْوَابِ الْعُرْفَةِ قَالَ فَيُبَيِّغُونَهُ رَسُولَ الْجَبَّارِ جَلَّ وَ عَزَّ وَ ذَلِكَ قَوْلُ اللَّهِ تَعَالَى ﴿وَ الْمَلَائِكَةُ يَدْخُلُونَ عَلَيْهِمْ مِنْ كُلِّ بَابٍ﴾ مِنْ أَبْوَابِ الْعُرْفَةِ ﴿سَلَامٌ عَلَيْكُمْ﴾ إِلَىٰ آخِرِ الْآيَةِ. (الكافي - الجزء : ٨ صفحة : ٩٥ حديث : ٦٩)

រ៉េស៊ូលុលឡោះហ្ន៎^{صلوات الله عليه} មានព្រះវចនៈថា៖ "ពួកគេក៏បានប្រាប់មិត្តអស់ឡោះហ្ន៎^{صلوات الله عليه} ឲ្យដឹង មិត្តអស់ឡោះហ្ន៎^{صلوات الله عليه} ក៏បានប្រាប់ឲ្យអនុញ្ញាតឲ្យអស់ទេវតាចូលជួប ។ ពួកទេវតានឹងបានចូលជួបមិត្តអស់ឡោះហ្ន៎^{صلوات الله عليه} នៅឯវិមានមួយរបស់មិត្តអស់ឡោះហ្ន៎^{صلوات الله عليه} នោះ ។ វិមាននោះមានទ្វារមួយពាន់ ទ្វារមួយមានទេវតាប្រចាំមួយអង្គ ។ ទេវតាប្រចាំទ្វារនោះនឹងអនុញ្ញាតពួកទេវតាចូលជួបមិត្តអស់ឡោះហ្ន៎^{صلوات الله عليه} ដោយបើកទ្វារនីមួយៗឲ្យទេវតានីមួយៗចូល ។ អ្នកត្រួតត្រានឹងបើកសិទ្ធិឲ្យគ្រប់ទេវតាប្រចាំទ្វារ ។" ព្រះអង្គ^{صلوات الله عليه} មានព្រះវចនៈថា៖ "ពួកទេវតានឹងធ្វើព្រះរាជសាររបស់អស់ឡោះហ្ន៎^{صلوات الله عليه} ឲ្យទៅមិត្តអស់ឡោះហ្ន៎^{صلوات الله عليه} នោះគឺព្រះបន្ទូលអស់ឡោះហ្ន៎^{صلوات الله عليه} [១៣:២៣] បណ្តាទេវតានឹងមករកពួកគេតាមគ្រប់ទ្វារ គឺមកតាមទ្វារវិមាន ។ [១៣:២៤] សូមអស់លោកប្រកបដោយសិរីសួស្តី" លុះចប់អាយ៉ាស្តុ ។" (الكافي : 8 / 95 / 69)

وَالَّذِينَ يَنْقُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَنْ يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ ﴿٢٥﴾

២៥. រីឯជនដែលក្បត់ពាក្យសន្យារបស់អស់ឡោះហ្ន៎ ក្រោយពីបានព្រមព្រៀងហើយ ដែលផ្តាច់សម្ពន្ធភាពដែលអស់ឡោះហ្ន៎បញ្ជាឲ្យរក្សា ដែលបង្កវិនាសនៅលើផែនដី ។ ជនទាំងនោះនឹងត្រូវបណ្តាសា ជនទាំងនោះនឹងបានជម្រកអប្រិយ (ជាលទ្ធផលនៃអំពើអាក្រក់ដែលពួកគេបាន សាង) ។

មើលអធិប្បាយស៊ូរ៉េរ៉េត្តិ ២ អាយ៉ាស្តុ ២៧ ។

អធិប្បាយអាយ៉ាស្តុ ២៥

13/25/1 13/25/1 អ៊ុលី ប៊ិន អ៊ុប្រ៊ុម បានថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី មូហាំម៉ាដ្ត ប៊ិន អាល់-ហ្ស៊ុខ្វយល់ ដែលបានតំណាលតមកពី អាច្ឆិ អាល់-ហ្សាសាន់^{صلوات الله عليه} ដែលមានវចនៈថា៖ "សាលោហិតរបស់ព្រះរាជបុត្ររាជនតត្តា^{صلوات الله عليه} របស់មូហាំម៉ាដ្ត^{صلوات الله عليه} ចងជាប់នឹងព្រះរាជបល្ល័ង្ក ។ គេរមែងថា៖ "អស់ឡោះហ្ន៎^{صلوات الله عليه} អើយ សូមព្រះអង្គ^{صلوات الله عليه} រក្សាទំនាក់ទំនងល្អជាមួយបុគ្គលណាដែលរក្សាទំនាក់ទំនងល្អជាមួយទូលព្រះបង្គំជាខ្ញុំ ។ សូមព្រះអង្គ^{صلوات الله عليه} កាត់ចោលបុគ្គលណាដែលកាត់ទូលព្រះបង្គំជាខ្ញុំចោល" វាហូរធ្លាក់មកក្នុងគ្រប់សាលោហិត ។ អាយ៉ាស្តុនេះត្រូវបើកឲ្យដឹងសំដៅទៅលើព្រះរាជបុត្ររាជនតត្តា^{صلوات الله عليه} សំដៅលើកិច្ចសន្យាដែលមនុស្សបានធ្វើ សំដៅទៅលើកិច្ចសន្យាដែលពួកគេ

صلوات الله عليه

បានធ្វើកាលនៅជាចុណ្ណភាគនៅឡើយ (កាលពួកគេមិនទាន់មានរូបរាងជាមនុស្សនៅឡើយ) រឿង
វិទ្យាយ៉ាស្តុរបស់អាមីរុល-មុមីនីន صلوات الله عليه والسلام និងអ៊ីម៉ាទាំងឡាយ عليهم السلام ក្រោយព្រះអង្គ صلوات الله عليه والسلام ។ នេះគឺព្រះបន្ទូល
ព្រះអង្គ ﷺ [១៣:២០] ជនដែលប្រព្រឹត្តតាមពាក្យសន្យាដែលខ្លួនបានធ្វើជាមួយអល់ឡោះហ្ន៎ ដែលមិន
ក្បត់កិច្ចព្រមព្រៀងទេ ។

ثُمَّ ذَكَرَ أَعْدَاءَهُمْ، فَقَالَ: «وَالَّذِينَ يَنْفُضُونَ عَهْدَ اللَّهِ مِنْ بَعْدِ مِيثَاقِهِ» يَعْنِي فِي أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، وَ هُوَ الَّذِي أَخَذَ اللَّهُ
عَلَيْهِمْ فِي الذَّرِّ، وَ أَخَذَ عَلَيْهِمْ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) بِغَدِيرِ حَمٍّ ثُمَّ قَالَ: «أَوْلَيْكَ هُمْ اللَّعْنَةُ وَ هُمْ سُوءُ الدَّارِ». (البرهان في
تفسير القرآن - الجزء: ٣ صَفْحَة: ٢٤٦ حَدِيث: ٩٩ / ٥٥٢٩، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٣)**

បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام ថ្លែងអំពីពួកសត្រូវរបស់អ៊ីម៉ា عليهم السلام [១៣:២៥] រីឯជនដែលក្បត់ពាក្យសន្យារបស់
អល់ឡោះហ្ន៎ មានន័យថារឿងអាមីរុល-មុមីនីន صلوات الله عليه والسلام ។ នេះគឺកិច្ចសន្យាដែលអល់ឡោះហ្ន៎ ﷺ បានយក
ទុកដើម្បីជំទាស់ពួកគេ កាលពួកគេនៅជាចុណ្ណភាគនៅឡើយ (គឺកាលពួកគេមិនទាន់មានរូបរាងជា
មនុស្សនៅឡើយ) ។ រីស៊ូលុលឡោះហ្ន៎ ﷺ បានយកកិច្ចសន្យានោះទុកដើម្បីជំទាស់ពួកគេនៅក្នុងខ្មៅ
យុម ជនទាំងនោះនឹងត្រូវបណ្តាសា ជនទាំងនោះនឹងបានជម្រកអប្រិយ ។" (363: 1) (تفسير القمِّي)

٢/٤٥/١٣ مُحَمَّدُ بْنُ يَعْقُوبَ: عَنْ عِدَّةٍ مِنْ أَصْحَابِنَا، عَنْ أَحْمَدَ بْنِ مُحَمَّدٍ، عَنْ عَبْدِ الْعَظِيمِ بْنِ عَبْدِ اللَّهِ الْحَسَنِيِّ، قَالَ: حَدَّثَنِي أَبُو جَعْفَرٍ
الثَّانِي (عَلَيْهِ السَّلَامُ)، [قَالَ: «سَمِعْتُ أَبِي يَقُولُ: سَمِعْتُ أَبِي مُوسَى بْنَ جَعْفَرٍ (عَلَيْهِ السَّلَامُ) يَقُولُ: دَخَلَ عَمْرُو بْنُ عُبَيْدٍ عَلَى أَبِي عَبْدِ
اللَّهِ (عَلَيْهِ السَّلَامُ)، فَلَمَّا سَلَّمَ وَ جَلَسَ تَلَا هَذِهِ الْآيَةَ ﴿الَّذِينَ يَخْتَبِئُونَ كِبَائِرَ الْإِثْمِ وَ الْفَوَاحِشِ﴾ ثُمَّ أَمْسَكَ، فَقَالَ لَهُ أَبُو عَبْدِ اللَّهِ (عَلَيْهِ
السَّلَامُ): مَا أَسْكَنَكَ؟ قَالَ: أَحِبُّ أَنْ أَعْرِفَ الْكِبَائِرَ مِنْ كِتَابِ اللَّهِ عَزَّ وَ جَلَّ.

13/25/2 [...] អាប់ខុល-អុស្ត្រីម ប៊ីន អាប់ខុលឡោះហ្ន៎ អាល់-ហ្វាសានីបានថា អាចិ យ៉ាក្នុងហ្វារ صلوات الله عليه والسلام ទី
ពីរ (គឺអ៊ីម៉ា صلوات الله عليه والسلام បានប្រាប់ខ្ញុំថាខ្ញុំ صلوات الله عليه والسلام បានឮព្រះបិតាខ្ញុំ صلوات الله عليه والسلام មានវចនៈថាខ្ញុំ صلوات الله عليه والسلام បានឮព្រះ
បិតា صلوات الله عليه والسلام ខ្ញុំ صلوات الله عليه والسلام មូសា ប៊ីន យ៉ាក្នុងហ្វារ صلوات الله عليه والسلام មានវចនៈថា អ្នករូ ប៊ីន អូបៃដ្ឋី បានមកជួប អាចិ
អាប់ខុលឡោះហ្ន៎ صلوات الله عليه والسلام ។ គាត់បានគំនាប់ បានអង្គុយហើយបានសូត្រអាយ៉ាស្តុនេះ [៥៣:៣២] បណ្តា
អ្នកដែលចៀសឆ្ងាយពីបាបធំនិងអំពើអសីលធម៌ ហើយបានឈប់ត្រឹមនេះ ។ អាចិ អាប់ខុលឡោះហ្ន៎
صلوات الله عليه والسلام បានសួរ លោកថា៖ "ហេតុអ្វីលោកឈប់?" គាត់បានទូលថា៖ "ទូលបង្គំចង់យល់អំពីបាបធំដែល
មាននៅក្នុងព្រះគម្ពីរអល់ឡោះហ្ន៎ ﷺ ។"

فَقَالَ: نَعَمْ- يَا عَمْرُو- [...] وَ نَفُضُ الْعَهْدِ وَ فَطِيعَةُ الرَّحِمِ، لِأَنَّ اللَّهَ عَزَّ وَ جَلَّ يَقُولُ: ﴿أَوْلَيْكَ هُمْ اللَّعْنَةُ وَ هُمْ سُوءُ الدَّارِ﴾.

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "បាន អ្នករូអើយ [...] គឺការក្បត់កិច្ចសន្យា ការមិនអើពើនឹងញាតិសន្តាន
ព្រោះអល់ឡោះហ្ន៎ ﷺ មានព្រះបន្ទូលថា៖ [១៣:២៥] ជនទាំងនោះនឹងត្រូវបណ្តាសា ជនទាំងនោះនឹង
បានជម្រកអប្រិយ ។

قَالَ فَحَرَجَ عَمْرُو وَ لَهُ صُرَاخٌ مِنْ بُكَائِهِ، وَ هُوَ يَقُولُ: هَلْكَ مَنْ قَالَ بِرَأْيِهِ، وَ نَارَ عَمَّكُمْ فِي الْفَضْلِ وَ الْعِلْمِ». (البرهان في تفسير القرآن -
الجزء: ٥ صَفْحَة: ٢٠١ حَدِيث: ٩٩ / ١٠٢٢١، الكافي - الجزء: ٢ صَفْحَة: ٢١٧ حَدِيث: ٢٤)**

លោក (អ្នកអធិប្បាយ) បានថា អ្នកបានចេញទៅវិញដោយទ្រហោយ ដោយទូលថា: "បុគ្គលវិនាសគឺ បុគ្គលណាដែលនិយាយតាមតែចិត្តឯង ដែលដណ្ដើមយកគុណសម្បត្តិនិងព្រះអភិញ្ញាព្រះអង្គ ^{صلوات الله عليه والسلام} ។" (الكافي 2: 24 / 285)

اللَّهُ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَعٌ ﴿٢٦﴾
២៦. អល់ឡោះហ្ន៎បន្ថែមនិងរឹតត្បិតជីវិតព្រះអង្គ ពួកគេ (គឺពួក បដិសេធសទ្ធា) ត្រេកត្រអាល[ដោយខុសច្បាប់]នឹងជីវិតលោកនេះ ។ ប្រៀបធៀបនឹងលោកមុខ ជីវិត លោកនេះគ្រាន់តែជាការត្រេកត្រអាលមិនបិតថេរប៉ុណ្ណោះ ។

وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا نُزِّلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ قُلْ إِنَّ اللَّهَ يُضِلُّ مَن يَشَاءُ وَيَهْدِي إِلَيْهِ مَن أُنَابَ ﴿٢٧﴾
២៧. ពួកបដិសេធសទ្ធាថា: "ហេតុអ្វីគេមិនដាក់សញ្ញាមួយ (អព្វតហេតុ) ចុះមកឲ្យគេម្នាក់នេះពីព្រះ ម្ចាស់គេ?" ចូរអ្នកថា: "អល់ឡោះហ្ន៎ទ្រង់ប្រាថ្នាធ្វើឲ្យបុគ្គលណាមួយរង្វង់ស្រេចតែលើព្រះអង្គ ព្រះ អង្គដឹកនាំឆ្ពោះទៅរកព្រះអង្គជនណាដែលត្រឡប់វិញ[មករកព្រះអង្គដោយស្មារលា លែងធ្វើកំហុសនិង កែខ្លួនឲ្យបានល្អឡើងវិញ] ។"

الَّذِينَ ءَامَنُوا وَتَطْمَئِنُّ قُلُوبُهُم بِذِكْرِ اللَّهِ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ ﴿٢٨﴾
២៨. បណ្ដាអ្នកដែលមានសទ្ធា ឯបេះដូងពួកគេស្ងប់ (រីករាយ) ដោយសារព្រះកម្រើនរំលឹករបស់ អល់ឡោះហ្ន៎ ។ បេះដូងទាំងឡាយស្ងប់ដោយសារព្រះកម្រើនរំលឹករបស់អល់ឡោះហ្ន៎ ។"

អធិប្បាយអាយ៉ាស៊ី ២៦-២៨

١/٢٨-٢٦/١٣ العياشي: عن خالد بن نجیح، عن جعفر بن محمد (عليهما السلام): في قوله: "ألا بذكر الله تطمئن القلوب". فقال: « بذكر الله (عليه وآله السلام) تطمئن القلوب، وهو ذكر الله وحجابه ». (البرهان في تفسير القرآن - الجزء: ٣ صفة: ٢٥٣ حديث: ٩٩ / ٥٥٦٢، تفسير العياشي - الجزء: ٢ صفة: ٢١١ حديث: ٤٤)**

13/26-28/1 អាល់-អ៊ែយ៉ាស៊ី បានថ្លែងតមកពី ខ័ណ្ឌដូ ប៊ិន ណាហ្ន៎: ហ្ន៎ ដែលបានតំណាលតមកពី យ៉ាក្ដីហ្ន៎ ^{صلوات الله عليه والسلام} ប៊ិន មូហ្ន៎ម៉ាដូ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្ន៎ ^{عجل} [១៣: ២៨] បេះដូងទាំងឡាយស្ងប់ ដោយព្រះកម្រើនរំលឹករបស់អល់ឡោះហ្ន៎ ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានរចនាថា: "បេះដូងទាំងឡាយ (ចិត្ត) បាន ស្ងប់ដោយសារមូហ្ន៎ម៉ាដូ ^{صلوات الله عليه وآله وسلم} ។ ព្រះអង្គ ^{صلوات الله عليه وآله وسلم} ជាព្រះកម្រើនរំលឹករបស់អល់ឡោះហ្ន៎ ^{عجل} និងជារបាំងរបស់ ព្រះអង្គ ^{عجل} ។" (44 / 211 : 2 تفسیر العیاشی)

١/٢٨-٢٦/١٣ و عن أنس بن مالك، أنه قال: قال رسول الله (صلى الله عليه وآله): "الذين آمنوا وطمئن قلوبهم بذكر الله ألا بذكر الله تطمئن القلوب" ثم قال لي: «أ تدري يا ابن أم سليم، من هم؟» قلت: من هم، يا رسول الله؟ قال: «نحن أهل البيت، و شيعتنا». (خصائص الوحي المبين: ١٨٥ / ١٣٨، تأويل الآيات ٢٣٣ / ١١ : ١، البرهان في تفسير القرآن - الجزء: ٣ صفة: ٢٥٣ حديث: ٩٩ / ٥٥٦٣)**

13/26-28/2 ទទួលបានពី អាណាស់ ប៊ីន ម៉ាលិក ដែលបានតំណាលថា រ៉ស្វីលុលឡោះហ្គ័រ عليه السلام មានព្រះវចនៈថា៖ "[១៣:២៨] បណ្តាអ្នកដែលមានសទ្ធា ឯបេះដូងពួកគេស្ងប់ដោយសារព្រះកម្រើនរំពួករបស់អល់ឡោះហ្គ័រ ។ បេះដូងទាំងឡាយស្ងប់ដោយសារព្រះកម្រើនរំពួករបស់អល់ឡោះហ្គ័រ ។" បន្ទាប់មកព្រះអង្គ عليه السلام បានប្រាប់ខ្ញុំថា៖ "កូនរបស់ អ៊ឹម សាលីម អ៊ឹយ តើលោកដឹងទេថាពួកគេនោះជាអ្នកណា?" ខ្ញុំបានទូលថា៖ "រ៉ស្វីលុលឡោះហ្គ័រ عليه السلام អ៊ឹយ ពួកគេទាំងនោះជាអ្នកណា?" ព្រះអង្គ عليه السلام មានព្រះវចនៈថា៖ "គឺយើង عليهم ព្រះរាជកុលដ្ឋាន عليهم និងស្តីអ្នកស្តីយើង عليهم ។"

(خصائص الوحي المبين: 138 / 185، تأويل الآيات: 1 / 233)

13/26-28/2* អាណាស់-ត្រប់រីស៊ី [មានប្រសាសន៍]នៅក្នុង[សាត្រា] ម៉ាការីម អាណាស់-អាត្មា តមកពីអ្នកបុគ្គលឡោះហ្គ័រ ប៊ីន ម៉ាលិក ដែលបានព្រះវចនៈប្រាប់លោកថា៖ "អ៊ឹម ម៉ាលិក អ៊ឹយ មានប្រយោជន៍អ្វីសម្រាប់បុគ្គលដែលចូលចិត្តជីវិតលោកនេះតែបុគ្គលនោះនឹងនៅក្នុងនរករហូត ។ [៣០:៧] ពួកគេស្គាល់តែអាការៈក្រៅនៃជីវិតលោកិយ តែពួកគេមិនយកចិត្តទុកដាក់នឹងលោកមុខទេ ។ ពួកគេបានសាងផ្ទះសំបែង បានសាងប្រាសាទ ពួកគេបានតុបតែងម៉ាស់យ៉ូដូ ។ កង្វល់ពួកគេពុំមែនអ្វីក្រៅពីកង្វល់អំពីលោកនេះទេ ។ ពួកគេទាក់ចិត្តនឹងកិច្ចការទាំងនេះ ពួកគេជឿជាក់លើប្រការទាំងនេះ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [២៦:១២៩] អស់លោកនឹងកសាងគ្រឹះស្ថានមាំហាក់ដូចជាអស់លោកនឹងមានជីវិតរស់នៅអមត ? [២៦:១៣០] ពេលអស់លោកវាយ អស់លោកវាយដូចបុគ្គលផ្តាច់ការ ។ [២៦:១៣១] ដូច្នោះចូរអស់លោកខ្លាចក្រែងអល់ឡោះហ្គ័រនឹងស្តាប់ឱវាទខ្ញុំ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [៤៥:២៣] អ្នកឃើញទេ បុគ្គលដែលយកចំណង់ខ្លួនឯងជាព្រះ អល់ឡោះហ្គ័រធ្វើឲ្យបុគ្គលនោះដើរខុសផ្លូវជុំវិញយល់ដឹង ព្រះអង្គបិទត្រចៀកនិងបេះដូងបុគ្គលនោះ ព្រះអង្គបាំងភ្នែកបុគ្គលនោះដោយរបាំង ? ដល់ព្រះរាជបន្ទូលព្រះអង្គ عليه السلام អ្នកណាដឹកនាំបុគ្គលនោះបន្ទាប់ពីអល់ឡោះហ្គ័រ ? បុគ្គលនោះមិនមែនអ្វីក្រៅពីបុគ្គលមានពុតត្បាតទេ ។ ពួកគេយកចំណង់ពួកគេជាសាសនា ព្រះរបស់ពួកគេគឺពោះពួកគេ (ក្រពះ) ។ បុគ្គលនោះមិនគិតដល់អ្វីដែលច្បាប់អនុញ្ញាតនិងអ្វីដែលច្បាប់ហាមនោះទេ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [១៣:២៦] ពួកគេត្រេកត្រអាលនឹងជីវិតលោកនេះ ។ ប្រៀបធៀបនឹងលោកមុខ ជីវិតលោកនេះគ្រាន់តែជាការត្រេកត្រអាលមិនបិតថេរប៉ុណ្ណោះ ។" (449 : مَكَايِمُ الْأَخْلَاقِ)

13/26-28/3* អាណាស់-ត្រប់រីស៊ី [មានប្រសាសន៍]នៅក្នុង[សាត្រា] ម៉ាការីម អាណាស់-អាត្មា តមកពីអ្នកបុគ្គលឡោះហ្គ័រ ប៊ីន ម៉ាលិក ដែលបានព្រះវចនៈប្រាប់លោកថា៖ "អ៊ឹម ម៉ាលិក អ៊ឹយ មានប្រយោជន៍អ្វីសម្រាប់បុគ្គលដែលចូលចិត្តជីវិតលោកនេះតែបុគ្គលនោះនឹងនៅក្នុងនរករហូត ។ [៣០:៧] ពួកគេស្គាល់តែអាការៈក្រៅនៃជីវិតលោកិយ តែពួកគេមិនយកចិត្តទុកដាក់នឹងលោកមុខទេ ។ ពួកគេបានសាងផ្ទះសំបែង បានសាងប្រាសាទ ពួកគេបានតុបតែងម៉ាស់យ៉ូដូ ។ កង្វល់ពួកគេពុំមែនអ្វីក្រៅពីកង្វល់អំពីលោកនេះទេ ។ ពួកគេទាក់ចិត្តនឹងកិច្ចការទាំងនេះ ពួកគេជឿជាក់លើប្រការទាំងនេះ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [២៦:១២៩] អស់លោកនឹងកសាងគ្រឹះស្ថានមាំហាក់ដូចជាអស់លោកនឹងមានជីវិតរស់នៅអមត ? [២៦:១៣០] ពេលអស់លោកវាយ អស់លោកវាយដូចបុគ្គលផ្តាច់ការ ។ [២៦:១៣១] ដូច្នោះចូរអស់លោកខ្លាចក្រែងអល់ឡោះហ្គ័រនឹងស្តាប់ឱវាទខ្ញុំ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [៤៥:២៣] អ្នកឃើញទេ បុគ្គលដែលយកចំណង់ខ្លួនឯងជាព្រះ អល់ឡោះហ្គ័រធ្វើឲ្យបុគ្គលនោះដើរខុសផ្លូវជុំវិញយល់ដឹង ព្រះអង្គបិទត្រចៀកនិងបេះដូងបុគ្គលនោះ ព្រះអង្គបាំងភ្នែកបុគ្គលនោះដោយរបាំង ? ដល់ព្រះរាជបន្ទូលព្រះអង្គ عليه السلام អ្នកណាដឹកនាំបុគ្គលនោះបន្ទាប់ពីអល់ឡោះហ្គ័រ ? បុគ្គលនោះមិនមែនអ្វីក្រៅពីបុគ្គលមានពុតត្បាតទេ ។ ពួកគេយកចំណង់ពួកគេជាសាសនា ព្រះរបស់ពួកគេគឺពោះពួកគេ (ក្រពះ) ។ បុគ្គលនោះមិនគិតដល់អ្វីដែលច្បាប់អនុញ្ញាតនិងអ្វីដែលច្បាប់ហាមនោះទេ ។ អល់ឡោះហ្គ័រ عليه السلام មានព្រះរាជបន្ទូលថា៖ [១៣:២៦] ពួកគេត្រេកត្រអាលនឹងជីវិតលោកនេះ ។ ប្រៀបធៀបនឹងលោកមុខ ជីវិតលោកនេះគ្រាន់តែជាការត្រេកត្រអាលមិនបិតថេរប៉ុណ្ណោះ ។" (449 : مَكَايِمُ الْأَخْلَاقِ)

២៩. ជនដែលមានសទ្ធា[ចំពោះអស់ឡោះហ្ន៎] សាងអំពើល្អ [ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល ប្រតិបត្តិដើម្បីអស់ឡោះហ្ន៎] ជនទាំងនោះនឹងបាន[ដើម]ទូបានឯកនៃឯនិវត្តន៍ដ៏ប្រណិត ។

អធិប្បាយអាយ៉ាស៊ុ ២៩

١/٢٩/١٣ عَلِيُّ بْنُ إِبْرَاهِيمَ: قَالَ: حَدَّثَنِي أَبِي، عَنِ الْحَسَنِ بْنِ مُحَمَّدٍ، عَنِ عَلِيِّ بْنِ رَبَاطٍ، عَنْ أَبِي عُبَيْدَةَ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «طُوبَى: شَجْرَةٌ فِي الْجَنَّةِ، فِي دَارِ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، وَ لَيْسَ أَحَدٌ مِنْ شَيْعَتِهِ إِلَّا وَ فِي دَارِهِ عُصْنٌ مِنْ أَغْصَانِهَا، وَ الْوَرْقَةُ مِنْ أَوْزَاقِهَا تَسْتَنْظِلُ تَحْتَهَا أُمَّةٌ مِنَ الْأُمَّمِ.»

13/29/1 អាស៊ុ ប៊ីន អ៊ីប៊ីហ្គឹម បានថ្លែងថាឪពុកខ្ញុំបានតំណាលប្រាប់ខ្ញុំតមកពី អាស់-ហ្គាសាន់ ប៊ីន ម៉ាស៊ុប តមកពី អាស៊ុ ប៊ីន រីអាប តមកពី អាហ្វិ អ៊ុប៊ែដ្យាស៊ុ តមកពី អាហ្វិ អាប៊ុប៊ុលឡោះហ្ន៎ صلوات الله عليه والسلام ដែលមានវចនៈថា៖ "ទូបាត់ដើមឈើមួយនៅក្នុងឋានសួគ៌នៅក្នុងដំណាក់រស់អាមីរុល-មុមីនីន صلوات الله عليه والسلام ។ ស្តីអាស៊ុទាំងអស់របស់ព្រះអង្គ صلوات الله عليه والسلام សុទ្ធតែមានមែកដើមទូបាមួយនៅក្នុងផ្ទះខ្លួន ។ ស្តីកទូបាមួយអាចផ្តល់ម្ហូបបានដល់សហគមន៍មួយនៅពីក្រោមវា ។

وَ قَالَ: «كَانَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) يُكَيِّرُ تَقْبِيلَ فَاطِمَةَ (عَلَيْهَا السَّلَامُ)، فَأَنْكَرَتْ ذَلِكَ عَائِشَةُ، فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): يَا عَائِشَةُ، إِنِّي لَمَّا أُسْرِي بِي إِلَى السَّمَاءِ، دَخَلْتُ الْجَنَّةَ، فَأَدْنَانِي جِبْرَائِيلُ مِنْ شَجْرَةٍ طُوبَى، وَ نَاوَلَنِي مِنْ ثَمَارِهَا فَأَكَلْتُهُ، فَحَوَّلَ اللَّهُ تَعَالَى ذَلِكَ مَاءً، فِي ظَهْرِي، فَلَمَّا هَبَطْتُ إِلَى الْأَرْضِ، وَاقَعْتُ خَدِيجَةَ فَحَمَلْتُ بِفَاطِمَةَ، فَمَا قَبَّلْتُهَا قطُّ إِلَّا وَجَدْتُ رَائِحَةَ شَجْرَةِ طُوبَى مِنْهَا.» (البرهان في تفسير القرآن - الجزء: ٣ صفحہ: ٢٥٣ حدیث: ٩٩ / ٥٥٦٤ ، تفسیر القمِّي - الجزء: ١ صفحہ: ٣٦٥)**

ព្រះអង្គ صلوات الله عليه والسلام មានវចនៈថា៖ "រីស្វីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم តែងតែថើបហ្វាទ្វីម៉ាស៊ុ سلام الله عليه ជាញឹកញយ អ៊ែស្វាស៊ុមិនពេញចិត្តទេ ។ រីស្វីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم មានព្រះវចនៈថា៖ "អ៊ែស្វាស៊ុអើយ កាលខ្ញុំ صلوات الله عليه وآله وسلم បានឡើងទៅលើមេឃខ្ញុំ صلوات الله عليه وآله وسلم បានចូលក្នុងឋានសួគ៌ ។ យ៉ីបរីអ៊ីល عليه السلام បាននាំខ្ញុំ صلوات الله عليه وآله وسلم ទៅជិតដើមទូបា បានបេះផ្លែវាឲ្យខ្ញុំ صلوات الله عليه وآله وسلم ហូប ។ អស់ឡោះហ្ន៎ صلوات الله عليه وآله وسلم បានធ្វើឲ្យវាភ្លាយទៅជាទឹកនៅក្នុងខ្នងខ្ញុំ صلوات الله عليه وآله وسلم ។ ពេលខ្ញុំ صلوات الله عليه وآله وسلم ត្រឡប់មកផែនដីវិញ ខ្ញុំ صلوات الله عليه وآله وسلم បាននៅជាមួយខ្ញុំខ្លីយ៉ាស៊ុ سلام الله عليه ខ្ញុំខ្លីយ៉ាស៊ុ سلام الله عليه ក៏បានប្រសូតហ្វាទ្វីម៉ាស៊ុ سلام الله عليه ។ ខ្ញុំ صلوات الله عليه وآله وسلم មិនថើបហ្វាទ្វីម៉ាស៊ុ سلام الله عليه ទេតែខ្ញុំ صلوات الله عليه وآله وسلم ផ្កិតដើមទូបាភាយមកពីហ្វាទ្វីម៉ាស៊ុ سلام الله عليه ។" (1: 365) (تفسير القمي)

٢/٢٩/١٣ وَ عَنْهُ: عَنْ أَبِيهِ، عَنْ مُحَمَّدِ بْنِ أَبِي عُمَيْرٍ، عَنْ هِشَامِ بْنِ سَالِمٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) - فِي حَدِيثِ الْأَسْرَاءِ بِالتَّحْوِي (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) -، قَالَ فِيمَا رَأَى لَيْلَةَ الْأَسْرَاءِ، قَالَ: «فَإِذَا شَجْرَةٌ لَوْ أُرْسِلَ طَائِرٌ فِي أَصْلِهَا، مَا دَارَهَا سَبْعِمِائَةَ سَنَةٍ، وَ لَيْسَ فِي الْجَنَّةِ مَنْزِلٌ إِلَّا وَ فِيهِ فَنٌّ مِنْهَا. فَقُلْتُ: مَا هَذِهِ يَا جِبْرَائِيلُ؟ فَقَالَ: هَذِهِ شَجْرَةُ طُوبَى، قَالَ اللَّهُ تَعَالَى: " طُوبَى لَهُمْ وَ حُسْنُ مَآبٍ " .» (البرهان في تفسير القرآن - الجزء: ٣ صفحہ: ٢٥٤ حدیث: ٩٩ / ٥٥٦٥ ، تفسیر القمِّي - الجزء: ٢ صفحہ: ١١)**

13/29/2 [...] ហ្វីស្វា ប៊ីន សាលីម បានតំណាលតមកពី អាហ្វិ អាប៊ុប៊ុលឡោះហ្ន៎ صلوات الله عليه والسلام នៅក្នុងហ្វាទ្វីម៉ាស៊ុ អាស់-អ៊ីសរីអ៊ុប៊ែរីស្វីលុលឡោះហ្ន៎ صلوات الله عليه وآله وسلم មានព្រះវចនៈអំពីអ្វីដែលព្រះអង្គ صلوات الله عليه وآله وسلم បានឃើញ កាលព្រះអង្គ صلوات الله عليه وآله وسلم ឡើងទៅលើមេឃថា៖ "នោះគឺដើមឈើមួយដែល បើសត្វហើរពីគល់វា ទោះបីវាហើរអស់ប្រាំពីររយឆ្នាំ

ក៏វានឹងមិនទៅដល់ចុងវាដែរ ។ ផ្ទះទាំងអស់នៅក្នុងឋានសួគ៌សុទ្ធតែមានមែកដើមទុបាមួយមែក ។ ខ្ញុំ
បានទូលៈ "យ៉ូបរ៉ុក្កុដ្តិ អើយ នេះគឺអ្វី?" យ៉ូបរ៉ុក្កុដ្តិបានទូលថាៈ "នេះគឺដើមទុបា ។"
រ៉ុស្តិលុលឡោះហ្ន៎ មានព្រះវចនៈថាៈ "[១៣:២៩] ជនទាំងនោះនឹងបានទុបានិងកន្លែងនិរត្តន៍ដ៏
ប្រណិត ។" (11: 2) (تفسير القمي)

٣/٢٩/١٣ ابن بابويه: قَالَ: حَدَّثَنَا الْمُظْفَرُ بْنُ جَعْفَرِ بْنِ الْمُظْفَرِ الْعَلَوِيُّ (رَضِيَ اللَّهُ عَنْهُ)، قَالَ: حَدَّثَنَا جَعْفَرُ بْنُ مُحَمَّدِ بْنِ مَسْعُودٍ ،
عَنْ أَبِيهِ مُحَمَّدِ بْنِ مَسْعُودِ الْعَبَّاسِيِّ، عَنْ جَعْفَرِ بْنِ أَحْمَدَ، عَنِ الْعَمْرِيِّ الْبُؤْفَكِيِّ، عَنِ الْحَسَنِ بْنِ عَلِيِّ بْنِ فَضَّالٍ، عَنْ مَرْوَانَ بْنِ مُسْلِمٍ،
عَنْ أَبِي بَصِيرٍ، قَالَ: قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «طُوبَى لِمَنْ تَمَسَّكَ بِأَمْرِنَا فِي غَيْبَةِ فَائِمِنَا، فَلَمْ يَرِغْ قَلْبُهُ بَعْدَ الْهَدَايَةِ».

13/29/3 អ៊ីបនូ បាបាវ៉ៃហ្ន៎ បានថា [...] អាច្ចិ បាស្យៀវ បានតំណាលថា អាល់-ស្ត្រីខ្ញុំកូ មានវចនៈ
ថាៈ "ទុបាបានលើបុគ្គលណាដែលជាប់ចិត្តនឹងរឿងយើង (រឿងយ៉ាស៊ុ) ក្នុងអំឡុងពេលដែលអាល់-
ក្តីអ៊ីម យើងកំបាំងខ្លួន ។ ចិត្តបុគ្គលនោះមិនរេចេញទេក្រោយពីបានទទួលការដឹកនាំល្អ
ហើយ ។"

فَقُلْتُ لَهُ: جُعِلْتُ فِدَاكَ، وَ مَا طُوبَى؟ قَالَ: «شَجَرَةٌ فِي الْجَنَّةِ، أَصْلُهَا فِي دَارِ عَلِيِّ بْنِ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)، وَ لَيْسَ مِنْ مُؤْمِنٍ إِلَّا
وَ فِي دَارِهِ غُصْنٌ مِنْ أَغْصَانِهَا، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: "طُوبَى لَهُمْ وَ حَسُنُ مَا ب"» (معاني الأخبار: ١/ ١١٢، و نحوه في
تفسير الحريري: ٢٨٤ / ٤٠، و خصائص الوحي المبين: ٢٣١ / ١٧٧، و العمدة: ٣٥١ / ٦٧٥، البرهان في تفسير القرآن - الجزء: ٣
صَفْحَة: ٢٥٤ حَدِيث: ٩٩ / ٥٥٦)**

ខ្ញុំបានទូលព្រះអង្គថាៈ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ អ្វីទៅទុបា?" ព្រះអង្គ
មានវចនៈថាៈ "ដើមឈើមួយនៅក្នុងឋានសួគ៌ ។ ឫសវានៅក្នុងដំណាក់របស់ អាលី ប៊ិន អាច្ចិ
ត្តិលុប ។ អ្នកមានសទ្ធាជ្រះថ្លាទាំងអស់សុទ្ធតែមានមែកដើមទុបាមួយនៅក្នុងផ្ទះខ្លួន ។ នេះគឺព្រះ
បន្ទូលអល់ឡោះហ្ន៎ [១៣:២៩] ជនទាំងនោះនឹងបានទុបានិងកន្លែងនិរត្តន៍ដ៏ប្រណិត ។"
(1 / 112) (معاني الأخبار)

٤/٢٩/١٣ الْعَبَّاسِيُّ: عَنْ عَمْرِو بْنِ شَمْرٍ، عَنْ جَابِرٍ، عَنْ أَبِي جَعْفَرٍ مُحَمَّدِ بْنِ عَلِيٍّ، عَنْ أَبِيهِ، عَنْ آبَائِهِ (عَلَيْهِمُ السَّلَامُ)، قَالَ: «بَيْنَا
رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) جَالِسٌ ذَاتَ يَوْمٍ، إِذْ دَخَلَتْ عَلَيْهِ أُمُّ أَيْمَنَ وَ فِي مِلْحَفَتِهَا شَيْءٌ، فَقَالَ لَهَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ
آلِهِ): يَا أُمَّ أَيْمَنَ، أَيُّ شَيْءٍ فِي مِلْحَفَتِكَ؟ فَقَالَتْ: يَا رَسُولَ اللَّهِ، فَلَانْتَهَ بِنْتُ فَلَانَةَ أَمْلَكُوهَا فَتَنَرُوا عَلَيْهَا، فَأَخَذْتُ مِنْ نِتَارِهَا شَيْئًا.

13/29/4 អាល់-អ៊ែយ៉ាស្ត្រី បានតំណាលតមកពី អ៊ុរ ប៊ិន ស្ត្រីមរ តមកពី យ៉ុបៀវ ដែលបានតំណាលត
មកពី អាច្ចិ យ៉ុក្កុហ្វារ មូហ្ន៎ម៉ាដ្ត ប៊ិន អាលី តមកពីព្រះបិតា ព្រះអង្គ តមកពី
ព្រះបុព្វការី ដែលមានវចនៈថាៈ "ថ្ងៃមួយរ៉ុស្តិលុលឡោះហ្ន៎ កំពុងអង្គុយ អ៊ីម អែម៉ាន
(ម្តាយចិញ្ចឹមរបស់រ៉ុស្តិលុលឡោះហ្ន៎) បានមកជួបព្រះអង្គ ដោយស្លៀកពាក់ស្អាត ។
រ៉ុស្តិលុលឡោះហ្ន៎ បានសួរគាត់ថាៈ "អ៊ីម អែម៉ានអើយ សំលៀកបំពាក់អ្វីហ្នឹង?" អ៊ីម អែម៉ាន បាន
ទូលថាៈ "រ៉ុស្តិលុលឡោះហ្ន៎ អើយ នេះគឺអំណោយរបស់អ្នកនោះ កូនស្រីរបស់អ្នកនោះ ខ្ញុំម្ចាស់ក៏បាន
ទទួលយកមក ។"

ثُمَّ إِنَّ أُمَّ أَمِّنَ بَكَتْ، فَقَالَ لَهَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): مَا يُبْكِيكِ؟ فَقَالَتْ: فَاطِمَةُ زَوَّجْتَهَا فَلَمْ تَنْتُرْ عَلَيْهَا شَيْئًا!

បន្ទាប់មកអ៊ូម អែម៉ាន^{رضي الله عنها} យំ ។ រ៉ស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} បានសួរគាត់ថា: "ហេតុអ្វីបានយំ?" អ៊ូម អែម៉ាន^{رضي الله عنها} បានទូលថា: "ហ្វាទីម៉ាស្ត់^{سليمة بنت أبي طالب} រៀបការ គេមិនបានឲ្យអំណោយនាង^{عليها} ឡើយ ។"

فَقَالَ لَهَا رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): لَا تَبْكِي، فَوَ الَّذِي بَعَثَنِي بِالْحَقِّ بَشِيرًا وَ نَذِيرًا، لَقَدْ شَهِدَ إِمْلَاكَ فَاطِمَةَ جَبْرَيْلُ وَ مِيكَائِيلُ وَ إِسْرَافِيلُ فِي أُلُوفٍ مِنَ الْمَلَائِكَةِ، وَ لَقَدْ أَمَرَ اللَّهُ طُورِي فَتَنَزَّتَ عَلَيْهِمْ مِنْ خَلِيلِهَا وَ سُنْدُسِهَا وَ إِسْتَبْرَقِهَا وَ ذُرِّيَّهَا وَ زُمُرُدِهَا وَ يَاقُوتِهَا وَ عَظْرِهَا، فَأَخَذُوا مِنْهُ حَتَّى مَا دَرَوْا مَا يَصْنَعُونَ بِهِ، وَ لَقَدْ نَحَلَ اللَّهُ طُورِي فِي مَهْرٍ فَاطِمَةَ، فَهِيَ فِي دَارِ عَلِيِّ بْنِ أَبِي طَالِبٍ. (البرهان في تفسير القرآن - الجزء: 3 صُفْحَة: 255 حَدِيث: 99 / 556، تفسير العياشي - الجزء: 2 صُفْحَة: 211 حَدِيث: 45)**

រ៉ស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} បានប្រាប់គាត់^{رضي الله عنها} ថា: "កុំយំ ។ សូមស្បថនឹងព្រះ^{عجل} ដែលបានបញ្ជូនខ្ញុំ^{صلى الله عليه وآله} មកក្នុងនាមនៃការពិតជាអ្នកឲ្យដំណឹងល្អនិងជាអ្នកព្រមាន ទ្រព្យរបស់ហ្វាទីម៉ាស្ត់^{عليها} មានយ៉ូបរ៉អ៊ីល^{عليها} មីកាអ៊ីល^{عليها} អ៊ីសរ៉ហ្វីល^{عليها} ក្នុងចំណោមទេវតាមួយពាន់អង្គទៀតបានឃើញហើយ ។ អល់ឡោះហ្ន៎^{عجل} បានបញ្ជាដើមទុបា ដើមទុបាបានចែកអំណោយឲ្យពួកទេវតាទាំងនោះ: ជាសំលៀកបំពាក់ សូត្រសារបាប់ ត្បូង ពេជ្រ កែវកង និងគ្រឿងក្រអូប ។ ពួកគេបានទទួលអំណោយសន្លឹកសន្លាប់ មិនដឹងយកធ្វើអ្វីទេ ។ អល់ឡោះហ្ន៎^{عجل} បានព្រះរាជទានដើមទុបាឲ្យហ្វាទីម៉ាស្ត់^{عليها} ជាចំណងដៃ ។ ដើមទុបានៅក្នុងផ្ទះ អុលី^{صلوات الله عليه والسلام} ប៊ីន អាហ្វិ ត្រីលីប^{عليها} ។" (45 / 211 : 2 (تفسير العياشي

13/29/5 5/29/13 رَوَى الْحَاكِمُ أَبُو الْقَاسِمِ الْحُسَيْنِيُّ، بِالْإِسْنَادِ عَنْ مُوسَى بْنِ جَعْفَرٍ، عَنْ أَبِيهِ، عَنْ آبَائِهِ (عَلَيْهِمُ السَّلَامُ)، قَالَ: «سُئِلَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) عَنْ طُورِي، قَالَ: شَجَرَةٌ أَصْلُهَا فِي دَارِي، وَ فُرُوعُهَا عَلَى أَهْلِ الْجَنَّةِ، ثُمَّ سُئِلَ عَنْهَا مَرَّةً أُخْرَى، فَقَالَ: فِي دَارِ عَلِيٍّ. فَقِيلَ لَهُ فِي ذَلِكَ، فَقَالَ: إِنَّ دَارِي وَ دَارَ عَلِيٍّ فِي الْجَنَّةِ بِمَكَانٍ وَاحِدٍ». (مجمع البيان 6:448، شواهد التنزيل 304/417: 1، ينابيع المودة: 96، تفسير القرطبي 9:317، البرهان في تفسير القرآن الجزء: 3 صفحة: 256)**

13/29/5 អាស់-ត្រប់រីស៊ី បានថា អាស់-ហ្វាត់ អាហ្វិ អាស់-ក្លីស៊ីម អាស់-ហ្វាស់កានី បានតំណាលតាមបណ្តាញព័ត៌មានតមកពី មូសា ប៊ីន យ៉ាក្កុហ្វារ^{صلوات الله عليه والسلام} តមកពីព្រះបិតា^{صلوات الله عليه والسلام} ព្រះអង្គ^{صلوات الله عليه والسلام} តមកពីព្រះបុព្វការី^{عليهم السلام} ព្រះអង្គ^{صلوات الله عليه والسلام} ដែលមានរចនា: ថាគេបានសួររ៉ស៊ូលុលឡោះហ្ន៎^{صلى الله عليه وآله} អំពីទុបា ។ ព្រះអង្គ^{صلى الله عليه وآله} មានព្រះរចនា: ថា: "ដើមឈើមួយ ឬសវានៅក្នុងផ្ទះខ្ញុំ^{صلى الله عليه وآله} មែកវានៅលើប្រជានិករឋានសួគ៌ ។" បន្ទាប់មកគេបានសួរព្រះអង្គ^{صلوات الله عليه والسلام} ជាលើកទីពីរ ។ ព្រះអង្គ^{صلوات الله عليه والسلام} មានព្រះរចនា: ថា: "នៅក្នុងផ្ទះអុលី^{صلوات الله عليه والسلام} ។" គេបានសួរព្រះអង្គ^{صلوات الله عليه والسلام} កាលនោះ: ព្រះអង្គ^{صلوات الله عليه والسلام} មានព្រះរចនា: ថា: "ផ្ទះខ្ញុំ^{صلى الله عليه وآله} និងផ្ទះអុលី^{صلوات الله عليه والسلام} នៅក្នុងឋានសួគ៌ជាកន្លែងតែមួយ ។" (448 : 6 (مجمع البيان

13/29/13 6/29/13 الشَّيْخُ الْفَقِيهُ أَبُو الْحَسَنِ مُحَمَّدُ بْنُ أَحْمَدَ بْنِ عَلِيِّ بْنِ الْحَسَنِ بْنِ شَادَانَ، فِي (مَنَاقِبِ أَمِيرِ الْمُؤْمِنِينَ): بِإِسْنَادِهِ عَنْ بِلَالِ بْنِ حَمَّامَةَ، قَالَ: طَلَعَ عَلَيْنَا النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) ذَاتَ يَوْمٍ وَ وَجْهُهُ مُشْرِقٌ كَدَائِرَةِ الْقَمَرِ، فَقَامَ عَبْدُ الرَّحْمَنِ بْنُ عَوْفٍ، فَقَالَ: يَا رَسُولَ اللَّهِ، مَا هَذَا النَّوْرُ؟

13/29/6 អាល់-ស្តៃខ័ អាល់-ហ្វាត្វិ:ហ្វា, អាច្វិ អាល់-ហ្វាសាន់ មូហ្វាម៉ាដ្វី ប៊ិស អាល់-ម៉ាដ្វី ប៊ិស អុលី ប៊ិស អាល់-ហ្វាសាន់ ប៊ិស ស្វាសាន់ បានថ្លែងនៅក្នុង[សាត្រា] ម៉ាណាគ្លីប អាមីរុល-មុមីនីស صلوات الله عليه والسلام យោលតាម បណ្តាញព័ត៌មានលោកមកពី ប៊ីឡាល់ ប៊ិស ហ្វាម៉ាម៉ាដ្វី ដែលបានតំណាលថាថ្ងៃមួយ រ៉ិស្វីលុលឡោះហ្វី صلوات الله عليه وآله បានមកជួបយើង ។ ព្រះភ័ក្ត្រព្រះអង្គ صلوات الله عليه وآله ភ្លឺដូចរង្វង់ខែ ។ អាប់ខុលវ៉េ:ហ្វីម៉ាន ប៊ិស អុហ្វី បានដើបឡើង ទូលថា: "រ៉ិស្វីលុលឡោះហ្វី صلوات الله عليه وآله អើយ ពន្លឺនេះគឺអ្វី ?"

فَقَالَ: «بَشَارَةٌ أَتَيْتَنِي مِنْ رَبِّي فِي أَحْسَنِ وَابْنِ عَمِّي، وَ ابْنِ بَنِي، وَ إِنَّ اللَّهَ قَدْ رَزَقَ عَلِيًّا بِفَاطِمَةَ، وَ أَمَرَ رِضْوَانَ خَارِجَ الْجِنَانِ فَهَرَّ شَجَرَةً طُوبَى، فَحَمَلَتْ رِقَاعًا - يَعْنِي صِكَاكَ - بَعْدَ مُحِبِّي أَهْلِ بَنِي، وَ أَنْشَأَ مِنْ تَحْتِهَا مَلَائِكَةً مِنْ نُورٍ، وَ دَفَعَ إِلَى كُلِّ مَلِكٍ صِكَاكَ،

ព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា: "ដំណឹងល្អមកម្ចាស់ صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله ស្តីអំពីបងប្អូនដ៏ដូនមួយ صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله ស្តីអំពី កូនស្រី صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله ។ អល់ឡោះហ្វី صلوات الله عليه وآله បានអភិសេកអុលី صلوات الله عليه وآله ជាមួយហ្វាទ្វីម៉ាដ្វី صلوات الله عليه وآله ព្រះអង្គ صلوات الله عليه وآله បានបញ្ជា ឆ្នាំសួនស្វគិទាំងឡាយ ឆ្នាំនោះបានអង្រួនដើមទូបា ដើមទូបាក់បានដុះស្លឹកមានចំនួនស្មើនឹងបណ្តាអ្នក ដែលស្រឡាញ់ព្រះរាជកុលដ្ឋាន صلوات الله عليه وآله របស់ខ្ញុំ صلوات الله عليه وآله បានចាត់ឲ្យមានទេវតាពន្លឺនៅក្រោមដើមទូបានោះ ហើយបានឲ្យស្លឹកមួយទៅទេវតាគ្រប់អង្គ ។

فَإِذَا اسْتَوَتْ الْقِيَامَةُ بِأَهْلِهَا، نَادَتْ الْمَلَائِكَةُ فِي الْخَلَائِقِ: يَا مُحَمَّدُ عَلِيُّ بْنُ أَبِي طَالِبٍ، هَلُمُّوا حُدُودًا وَدَاعِعَكُمْ. فَلَا تَلْقَى مُحِبًّا لَنَا أَهْلَ الْبَيْتِ إِلَّا دَفَعْتَ الْمَلَائِكَةَ إِلَيْهِ صِكَاً فِيهِ فَكَاكُهُ مِنَ النَّارِ، فَبَاحِي وَ ابْنِ عَمِّي وَ ابْنَتِي فَكَأَنَّكَ رِجَالٍ وَ نِسَاءً مِنَ النَّارِ. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٥٦ حَدِيث: ٩٩ / ٥٥٧٦، مائة منقبة - الجزء: ١ صَفْحَة: ١٦٦ حَدِيث: ٩٢)**

ពេលថ្ងៃជំនុំជម្រះកើតឡើងជាមួយប្រជានិកររបស់វា ពួកទេវតានឹងប្រកាសប្រាប់សត្វលោកទាំងឡាយ ថា: "បណ្តាអ្នកស្រឡាញ់អុលី صلوات الله عليه وآله ប៊ិស អាច្វិ ត្ថុលីប صلوات الله عليه وآله អើយ ចូរមកទទួលបញ្ជីរបស់អស់លោក !" ជន ទាំងឡាយដែលស្រឡាញ់យើង صلوات الله عليه وآله ព្រះរាជកុលដ្ឋាន صلوات الله عليه وآله សុទ្ធតែបានទទួលស្លឹកមួយដែលជាថ្ម រសម្រាប់ដូរនឹងភ្លើងនរក ។ ដូច្នោះប្រុសស្រីទាំងឡាយនឹងបានរួចផុតពីភ្លើងរកដោយសារប្អូនប្រុស صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله បងប្អូនដ៏ដូនមួយ صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله និងដោយសារកូនស្រី صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله ។" (92 / 166) (مائة منقبة: 92 / 166)

٧/٢٩/١٣ (كَشَفِ الْعَمَةِ): عَنْ جَابِرِ بْنِ سَمُرَةَ، قَالَ: قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «أَيُّهَا النَّاسُ، هَذَا عَلِيُّ بْنُ أَبِي طَالِبٍ، وَ أَنْتُمْ تَزْعُمُونَ أَنِّي رَزَقْتُهُ ابْنَتِي فَاطِمَةَ، وَ لَقَدْ حَطَبْتُهَا إِلَيَّ أَشْرَافُ فُرَيْشٍ فَلَمْ أُزَوِّجْهَا، كُلَّ ذَلِكَ أَتَوَّقِعُ الْخَبْرَ مِنَ السَّمَاءِ، حَتَّى جَاءَنِي جَبْرَائِيلُ لَيْلَةَ أُرْبَعٍ وَ عَشْرِينَ مِنْ شَهْرِ رَمَضَانَ، فَقَالَ: يَا مُحَمَّدُ، الْعَلِيُّ الْأَعْلَى يَقْرَأُ عَلَيْكَ السَّلَامَ، وَ قَدْ جَمَعَ الرُّوحَانِيَيْنِ وَ الْكَرُوبِيِّينَ فِي وَادٍ يُقَالُ لَهُ: الْأَفْبِيحُ، تَحْتَ شَجَرَةِ طُوبَى، وَ رَزَقَ فَاطِمَةَ عَلِيًّا، وَ أَمَرَنِي فَكُنْتُ الْخَاطِبَ، وَ اللَّهُ تَعَالَى الْوَلِيُّ، وَ أَمَرَ شَجَرَةَ طُوبَى فَحَمَلَتْ الْخَلْقِي وَ الدَّرَّ وَ الْيَافُوتَ، ثُمَّ نَفَرْتُهُ، وَ أَمَرَ الْخَوَرِ الْعَيْنَ فَاجْتَمَعْنَ وَ انْتَقَطْنَ [فَهْنٌ] يَتَهَادَيْنَهُ إِلَى يَوْمِ الْقِيَامَةِ، وَ يَقُلْنَ: هَذَا نِسَاءُ فَاطِمَةَ.» (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٥٨ حَدِيث: ٩٩ / ٥٥٨٣، كشف الغمّة - الجزء: ١ صَفْحَة: ٣٦٧)**

13/29/7 [សាត្រា] កាស្ត្រីហ្វី អាល់-គ្លុមម៉ាដ្វី បានរាយការណ៍តមកពី យ៉ូហ្វេរ ប៊ិស សាមូវ៉េ:ត្រី ដែល បានតំណាលថាវ៉ិស្វីលុលឡោះហ្វី صلوات الله عليه وآله មានព្រះវចនៈថា: "ប្រជារាស្ត្រអើយ នេះគឺអុលី ប៊ិស អាច្វិត្ថុលីប صلوات الله عليه وآله ។ អស់លោកគិតថាហេតុអ្វីខ្ញុំ صلوات الله عليه وآله រៀបការគេ صلوات الله عليه وآله ជាមួយហ្វាទ្វីម៉ាដ្វី صلوات الله عليه وآله កូនស្រីខ្ញុំ صلوات الله عليه وآله ។ អភិជន គូរ៉យស្ត្រីបានសូមខ្ញុំ صلوات الله عليه وآله តែខ្ញុំ صلوات الله عليه وآله មិនរៀបការនាង صلوات الله عليه وآله ជាមួយពួកគេណាម្នាក់ទេ ។ មូលហេតុគឺដំណឹង

ដែលមកពីលើមេឃ ។ យ៉ូបរ៉ុក្កុដ្វីបានមកជួបខ្ញុំ^{صلوات الله عليه وآله}ក្នុងយប់ទីម្ភៃបួនខែរ៉ម៉ាដួន ប្រាប់ខ្ញុំ^{صلوات الله عليه وآله}ថា៖ "មូហាំម៉ាដ្វី^{صلوات الله عليه وآله}អើយ ព្រះដ៏មហាខ្ពស់បំផុតធ្វើសេចក្ដីគួរសមមកព្រះអង្គ^{صلوات الله عليه وآله} ។ វិញ្ញាណនិងបុគ្គលជំនិតទាំងឡាយបានប្រជុំគ្នានៅនៅឯជ្រលងមួយហៅថា អាស់-អ្នាហ្វូយ៉ាស់ ក្រោមដើមទូបា អភិសេកហ្វាទ្វីម៉ាស្ត់^{صلوات الله عليه وآله} ជាមួយអ្នាលី^{صلوات الله عليه وآله} ។ អស់ឡោះហ្វូ^{صلوات الله عليه وآله}បានដាក់ព្រះបញ្ជាមកលើខ្ញុំ^{صلوات الله عليه وآله} ឲ្យខ្ញុំ^{صلوات الله عليه وآله}ធ្វើយុត្តិបាស្ត់ ឯព្រះអង្គ^{صلوات الله عليه وآله}ជាព្រះរាជអភិបាល ។ ព្រះអង្គ^{صلوات الله عليه وآله}បានបញ្ជាដើមទូបា ដើមទូបាក់បានដុះសំលៀកបំពាក់ ត្បូង ពេជ្រ ហើយចែកវាឲ្យគេ ។ បន្ទាប់មកព្រះអង្គ^{صلوات الله عليه وآله}បានបញ្ជាពួកនារីស្លតិ ពួកនារីស្លតិក៏បានប្រជុំគ្នាទទួលយកអំណោយទាំងនេះលុះដល់ថ្ងៃជំនុំជម្រះ ពួកគេបានថា៖ "នេះគឺការបាចរបស់ហ្វាទ្វីម៉ាស្ត់^{صلوات الله عليه وآله} (គឺការបាចអំណោច) ។" (كشف الغمة 1: 367)

١٣/٢٩/٨ وَ عَنْ أَنَسِ بْنِ مَالِكٍ، قَالَ: قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «إِنَّ فِي الْجَنَّةِ شَجْرَةً يُقَالُ لَهَا طُوبَى، مَا فِي الْجَنَّةِ دَارٌ وَ لَا قَصْرٌ وَ لَا حُجْرَةٌ وَ لَا بَيْتٌ إِلَّا وَ فِيهِ غُصْنٌ مِنْ تِلْكَ الشَّجَرَةِ، وَ إِنَّ أَصْلَهَا فِي دَارِي.»

13/29/8 ទទួលបានមកពី អាណាស់ ប៊ិន ម៉ាលិក ដែលបានតំណាលថាវិស្វលុលឡោះហ្វូ^{صلوات الله عليه وآله}មានព្រះវចនៈថា៖ "នៅឯឋានសួគ៌មានដើមឈើមួយហៅថាទូបា ។ មិនមានផ្ទះណាមួយ មិនមានប្រាសាទណាមួយ មិនមានបន្ទប់ណាមួយក្នុងឋានសួគ៌គ្មានមែកដើមនេះឡើយ ។ ឬសដើមនេះនៅក្នុងផ្ទះខ្ញុំ" ។^{صلوات الله عليه وآله}

ثُمَّ أَتَى عَلَيْهِ مَا شَاءَ اللَّهُ، ثُمَّ حَدَّثَهُمْ يَوْمًا آخَرَ، فَقَالَ: «إِنَّ فِي الْجَنَّةِ شَجْرَةً يُقَالُ لَهَا طُوبَى، مَا فِي الْجَنَّةِ قَصْرٌ وَ لَا بَيْتٌ وَ لَا دَارٌ إِلَّا وَ فِيهِ مِنْ تِلْكَ الشَّجَرَةِ غُصْنٌ، وَ إِنَّ أَصْلَهَا فِي دَارِ عَلِيِّ»

អស់ឡោះហ្វូ^{صلوات الله عليه وآله}បានធ្វើឲ្យមានអ្វីមួយកើតឡើងមកលើព្រះអង្គ^{صلوات الله عليه وآله} ស្រេចតែអស់ឡោះហ្វូ^{صلوات الله عليه وآله} ។ ថ្ងៃមួយទៀតព្រះអង្គ^{صلوات الله عليه وآله}បានតំណាលប្រាប់ពួកគេថា៖ "នៅឯឋានសួគ៌មានដើមឈើមួយដែលគេហៅថាទូបា ។ នៅក្នុងប្រាសាទនិងក្នុងផ្ទះទាំងអស់សុទ្ធតែមានមែកដើមនេះមួយ ។ ឬសដើមនោះនៅក្នុងផ្ទះអ្នាលី^{صلوات الله عليه وآله}" ។

فَقَامَ عُمَرُ فَقَالَ: يَا رَسُولَ اللَّهِ، أَوْ لَيْسَ حَدَّثْتَنَا عَنْ هَذِهِ، وَ قُلْتَ: أَصْلَهَا فِي دَارِي؟ ثُمَّ حَدَّثْتَنَا ثَانِيًا وَ تَقُولُ: أَصْلَهَا فِي دَارِ عَلِيٍّ؟ فَرَفَعَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) رَأْسَهُ وَ قَالَ: «أَوْ مَا عَلِمْتُ بِأَنَّ دَارِي وَ دَارَ عَلِيٍّ وَاحِدَةٌ، وَ حُجْرَتِي وَ حُجْرَةَ عَلِيٍّ وَاحِدَةٌ، وَ قَصْرِي وَ قَصْرَ عَلِيٍّ وَاحِدٌ، وَ دَرَجَتِي وَ دَرَجَةَ عَلِيٍّ وَاحِدَةٌ وَ سِتْرِي وَ سِتْرَ عَلِيٍّ وَاحِدٌ.»

អ៊ូម៉ារបានងើបឡើង ទូលថា៖ "វិស្វលុលឡោះហ្វូ^{صلوات الله عليه وآله}អើយ! ព្រះអង្គ^{صلوات الله عليه وآله}មិនបានតំណាលប្រាប់យើងទេថា៖ "ឬសវានៅក្នុងផ្ទះខ្ញុំ^{صلوات الله عليه وآله}" ? លើកទីពីរព្រះអង្គ^{صلوات الله عليه وآله}បានតំណាលថា៖ "ឬសវានៅក្នុងផ្ទះអ្នាលី^{صلوات الله عليه وآله}" ។ ព្រះសាស្ដា^{صلوات الله عليه وآله}បានងើយព្រះភ័ក្ដ្រហើយមានព្រះវចនៈថា៖ "ឬក៏លោកមិនដឹងទេថាផ្ទះខ្ញុំ^{صلوات الله عليه وآله}និងផ្ទះអ្នាលី^{صلوات الله عليه وآله}ជាផ្ទះតែមួយ ។ បន្ទប់ខ្ញុំ^{صلوات الله عليه وآله}និងបន្ទប់អ្នាលី^{صلوات الله عليه وآله}ជាបន្ទប់តែមួយ ។ ប្រាសាទខ្ញុំ^{صلوات الله عليه وآله}និងប្រាសាទអ្នាលី^{صلوات الله عليه وآله}ជាប្រាសាទតែមួយ ។ កម្រិតខ្ញុំ^{صلوات الله عليه وآله}និងកម្រិតអ្នាលី^{صلوات الله عليه وآله}ជាកម្រិតតែមួយ ។ រចាំខ្ញុំ^{صلوات الله عليه وآله}និងរចាំអ្នាលី^{صلوات الله عليه وآله}ជារចាំតែមួយ ។

فَقَالَ: إِذَا أَرَادَ أَحَدُكُمْ أَنْ يَأْتِيَ أَهْلَهُ، كَيْفَ يَصْنَعُ؟ قَالَ النَّبِيُّ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ): «إِذَا أَرَادَ أَنْ يَأْتِيَ أَحَدَنَا أَهْلَهُ، ضَرَبَ اللَّهُ بَيْنِي وَ

بَيْنَهُ حِجَابًا مِنْ نُورٍ، فَإِذَا فَرَعْنَا مِنْ تِلْكَ الْحَاجَةِ، رَفَعَ اللَّهُ عَنَّا ذَلِكَ الْحِجَابَ» فَعَرَفَ عُمَرُ حَقَّ عَلِيٍّ (عَلَيْهِ السَّلَامُ). (البرهان في تفسير القرآن - الجزء: ٣ صُفْحَةٌ: ٢٦٠ حَدِيث: ٩٩ / ٥٥٩٠، جامع الأخبار - الجزء: ١ صُفْحَةٌ: ١٧٤)**

អ្វីម៉ារបានទូលថា: "ពេលព្រះអង្គ^{عليه السلام}ចង់នៅជាមួយមហេសីព្រះអង្គ^{عليه السلام} តើព្រះអង្គ^{عليه السلام}ធ្វើដូចម្តេច?"
ព្រះសាស្តា^{صلوات الله عليه وآله}មានព្រះវចនៈថា: "ពេលអ្នកណាម្នាក់ ក្នុងចំណោមយើងទាំងពីរ^{عليه السلام} ចង់នៅជាមួយ
មហេសីខ្លួន^{صلوات الله عليه وآله} អល់ឡោះហ្មឺ^{عز وجل}ធ្វើឲ្យមានរបាំងរស្មីរវាងខ្ញុំ^{صلوات الله عليه وآله} និងគេ^{صلوات الله عليه وآله} ។ ពេលយើងលែងត្រូវការ
ហើយ អល់ឡោះហ្មឺ^{عز وجل}លើករបាំងនោះចេញ ។" អ្វីម៉ារក៏បានស្គាល់ការពិតរបស់អាល្លូ^{صلوات الله عليه وآله} ។"
(جامع الأخبار: 174)

كَذَلِكَ أَرْسَلْنَاكَ فِي أُمَّةٍ قَدْ خَلَتْ مِنْ قَبْلِهَا أُمَمٌ لِيَتْلُوا عَلَيْهِمُ الَّذِينَ أَوْحَيْنَا إِلَيْكَ وَهُمْ يَكْفُرُونَ بِالرَّحْمَنِ قُلْ
هُوَ رَبِّي لَا إِلَهَ إِلَّا هُوَ عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ مَتَابِ ﴿٣٠﴾

៣០. ដូច្នេះឯងដែលយើងបានបញ្ជូនអ្នកមកក្នុងសហគមន៍មួយ ។ ច្រើនសហគមន៍បានកន្លងផុតទៅ
ហើយមុនសហគមន៍នេះ ដើម្បីនឹងឲ្យអ្នកសូត្រឲ្យពួកគេស្តាប់នូវអ្វីដែលយើងបានបើកឲ្យអ្នកដឹង តែ
ពួកគេ (គឺពួកទុច្ចរិត ពួកដែលមានចិត្តអប្រិយ) បដិសេធអល់ឡោះហ្មឺ ព្រះដ៏មានព្រះមេត្តាធម៌ ។ ចូរ
អ្នក[ប្រាប់ពួកគេ]ថា: "ព្រះអង្គជាម្ចាស់របស់ខ្ញុំ ។ ពុំមានព្រះក្រៅពីព្រះអង្គទេ ។ ខ្ញុំពឹងផ្អែកលើព្រះអង្គ
ទាំងស្រុង ។ ខ្ញុំ[និងអស់លោក]នឹងវិលត្រឡប់ឆ្ពោះទៅឯព្រះអង្គវិញ ។"

وَلَوْ أَنْ قَرَأْنَا سُورَةَ الْبُرُوجِ أَوْ قَطَّعْتَ بِهِ الْأَرْضَ أَوْ كُفِّمَ بِهِ الْمَوْتَى بَلِ لِلَّهِ الْأَمْرُ جَمِيعًا أَفَلَمْ يَأْتِسَّ الَّذِينَ
ءَامَنُوا أَنْ لَوْ يَشَاءُ اللَّهُ لَهْدَى النَّاسَ جَمِيعًا وَلَا يَزَالُ الَّذِينَ كَفَرُوا تُصِيبُهُم بِمَا صَنَعُوا قَارِعَةٌ أَوْ تَحُلُّ قَرِيبًا
مَنْ دَارِهِمْ حَتَّى يَأْتِيَ وَعْدُ اللَّهِ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ ﴿٣١﴾

៣១. ទោះបីគូរអានអាចធ្វើឲ្យបណ្តាភ្នំដើរបាន ឬអាចពុះបំបែកផែនដីបាន ឬធ្វើឲ្យមនុស្សស្លាប់និយាយ
បានក៏ដោយ ។ តែ[អល់ឡោះហ្មឺជាអ្នកបើកឲ្យស្គាល់គូរអាន] ព្រះបញ្ជាទាំងអស់ជាកម្មសិទ្ធិរបស់
អល់ឡោះហ្មឺ ។ បណ្តាអ្នកមានសទ្ធាមិនដឹងទេថា បើអល់ឡោះហ្មឺមានព្រះបំណង ព្រះអង្គនឹងដឹកនាំ
មនុស្សទាំងអស់ [និងបង្ខិតបង្ខំឲ្យពួកគេទៅរកផ្លូវល្អ] ? បណ្តាអ្នកដែលបដិសេធសទ្ធាជួបតែភយន្តរាយ
មិនអស់មិនហើយ ដោយសារអ្វីដែលពួកគេសាង [និងដើម្បីដាស់ពួកគេឲ្យភ្ញាក់រលឹក] ឬកើតមាន
ឡើងនៅក្បែរលំនៅពួកគេលុះត្រាតែសន្យារបស់អល់ឡោះហ្មឺនឹងមកដល់ ។ អល់ឡោះហ្មឺមិនក្បត់
ពាក្យសន្យាទេ ។

អធិប្បាយអាយ៉ាស្ត ៣០-៣១

١/٣١-٣٠/١٣ حَدَّثَنَا مُحَمَّدُ بْنُ الْحُسَيْنِ عَنْ حَمَّادٍ عَنْ إِبْرَاهِيمَ بْنِ عَبْدِ الْحَمِيدِ عَنْ أَبِيهِ عَنْ أَبِي الْحُسَيْنِ الْأَوَّلِ عَلَيْهِ السَّلَامُ قَالَ: قُلْتُ
لَهُ جُعِلْتُ فِدَاكَ - النَّبِيُّ صَلَّى اللَّهُ عَلَيْهِ وَآلِهِ وَرِثَ عِلْمَ النَّبِيِّينَ كُلَّهُمْ قَالَ لِي نَعَمْ قُلْتُ مَنْ لَدُنْ آدَمَ إِلَى أَنْ انْتَهَى إِلَى نَفْسِهِ قَالَ نَعَمْ
قُلْتُ وَرَثَتُهُمُ النَّبُوَّةُ وَ مَا كَانَ فِي آبَائِهِمْ مِنَ النَّبُوَّةِ وَ الْعِلْمِ قَالَ مَا بَعَثَ اللَّهُ نَبِيًّا إِلَّا وَ قَدْ كَانَ مُحَمَّدٌ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ أَعْلَمَ مِنْهُ

13/30-31/1 [...] ទទួលបានពី អ្នកបំប្លែង ហ្វាមីដូ តមកពីឪពុកលោកដែលបានថាខ្ញុំបានទូល អាច

អាល់-ហ្វាស្កាន់ទីមួយ صلوات الله عليه والسلام ថា៖ "សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صلوات الله عليه والسلام ។ ព្រះសាស្តា صلوات الله عليه وآله وسلم បានទទួលកេរមរតកអភិញ្ញាមកពីព្រះសាស្តាទាំងឡាយ عليهم السلام មែនឬ?" ព្រះអង្គបានតបថា៖ "មែន ។" ខ្ញុំបានសួរថា៖ "មកពីអាដ្វា عليه وآله وسلم រហូតមកដល់ព្រះអង្គ صلوات الله عليه وآله وسلم មែនឬ?" ព្រះអង្គ صلوات الله عليه وآله وسلم មានវចនៈថា៖ "មែន ។" ខ្ញុំបានទូលថា៖ "ទទួលបាននូវសាស្តាភាពមកពីព្រះអង្គទាំងអស់ عليهم السلام និងសព្វគ្រប់ដែលជារបស់បុព្វការីទាំងឡាយរបស់អស់ព្រះអង្គ عليهم السلام ទាំងសាស្តាភាព ទាំងអភិញ្ញាមែនឬ?" ព្រះអង្គ صلوات الله عليه وآله وسلم មានវចនៈថា៖ "អស់ឡោះហ្ន៎ وَجَدَّ មិនបានចាត់បញ្ជូនសាស្តា عليه وآله وسلم ណាមួយមកដែលព្រះសាស្តា صلوات الله عليه وآله وسلم មិនស្គាល់ទេ (គឺមិនស្គាល់អភិញ្ញាព្រះសាស្តា عليه وآله وسلم នោះ) ។"

قَالَ قُلْتُ إِنَّ عَيْسَى ابْنَ مَرْيَمَ كَانَ يُحْيِي الْمَوْتَى بِإِذْنِ اللَّهِ قَالَ صَدَقْتَ وَ سُلَيْمَانَ بْنِ دَاوُدَ كَانَ يَفْهَمُ كَلَامَ الطَّيْرِ قَالَ وَ كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ يُعِدُّ عَلَى هَذِهِ الْمَنَازِلِ فَقَالَ إِنَّ سُلَيْمَانَ بْنِ دَاوُدَ قَالَ لِلْهُدُودِ حِينَ فَقَدَهُ وَ شَكَ فِي أَمْرِهِ « مَا لِي لَا أَرَى الْهُدُودَ أَمْ كَانَ مِنَ الْغَائِبِينَ » وَ كَانَتِ الْمَرْدَةُ وَ الرِّبِيعُ وَ التَّمَلُّ وَ الْإِنْسُ وَ الْحِجُّ وَ الشَّيَاطِينُ لَهُ طَائِعِينَ وَ غَضِبَ عَلَيْهِ فَقَالَ « لِأَعْدَبْتَهُ عَذَابًا شَدِيدًا أَوْ لَأَذْبَحْتَهُ أَوْ لِيَأْتِيَنِي بِسُلْطَانٍ مُبِينٍ » وَ إِنَّمَا غَضِبَ عَلَيْهِ لِأَنَّهُ كَانَ يَدُلُّهُ عَلَى الْمَاءِ فَهَذَا وَ هُوَ طَيْرٌ قَدْ أُعْطِيَ مَا لَمْ يُعْطَ سُلَيْمَانُ وَ إِنَّمَا أَرَادَهُ لِيَدُلَّهُ عَلَى الْمَاءِ فَهَذَا لَمْ يُعْطَ سُلَيْمَانُ وَ كَانَتِ الْمَرْدَةُ لَهُ طَائِعِينَ وَ لَمْ يَكُنْ يَعْرِفُ الْمَاءَ تَحْتَ الْهَوَاءِ وَ كَانَتِ الطَّيْرِ تَعْرِفُهُ

ខ្ញុំបានទូលថា៖ "អ៊ីសា عليه السلام បឺន ម៉ារយ៉ា عليه السلام បានធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញដោយនូវការអនុញ្ញាតរបស់អស់ឡោះហ្ន៎ وَجَدَّ ។" ព្រះអង្គ صلوات الله عليه وآله وسلم មានវចនៈថា៖ "លោកនិយាយពិត ។" ខ្ញុំបានទូលថា៖ "ស៊ូឡែម៉ាន عليه السلام បឺន ដ្វាវដ្វូ عليه السلام យល់ភាសាសត្វស្លាប ។" ព្រះអង្គ صلوات الله عليه وآله وسلم មានវចនៈថា៖ "រ៉ស៊ូលុលឡោះហ្ន៎ عليه وآله وسلم មានអំណាចទាំងអស់នេះ ។ ស៊ូឡែម៉ាន عليه السلام បឺន ដ្វាវដ្វូ عليه السلام បាននិយាយនឹងសត្វត្រសេះកាលវារីនឹងភ្លេចបញ្ហាព្រះអង្គ عليه السلام ថា៖ [២៧:២០] "ហេតុអ្វីខ្ញុំមិនឃើញសត្វត្រសេះ? វាមិននៅទេឬ?" គេបានដាក់ខ្យល់ក្រោមបញ្ហាព្រះអង្គ عليه السلام ព្រមទាំងស្រមោច មនុស្ស យ៉ូន និងបិសាចទាំងឡាយ ។ ព្រះអង្គ عليه السلام ក្រោធសត្វត្រសេះនោះ ។ ព្រះអង្គ عليه السلام មានវចនៈថា៖ [២៧:២១] ខ្ញុំនឹងដាក់ទោសវាយ៉ាងតឹងរឹងឬខ្ញុំនឹងសំឡែះវា បើវាមិននាំហេតុផលជាក់ច្បាស់មកឲ្យខ្ញុំទេ ។" ព្រះអង្គ عليه السلام ក្រោធសត្វត្រសេះនោះពីព្រោះសត្វត្រសេះនោះជាអ្នកនាំផ្លូវព្រះអង្គ عليه السلام ខាងផ្លូវទឹក ។ គេបានប្រទានឲ្យសត្វស្លាបនេះនូវអ្វីដែលគេមិនបានប្រទានឲ្យស៊ូឡែម៉ាន عليه السلام ទេ ។ ខ្យល់ ស្រមោច យ៉ូន មនុស្ស និងបិសាចទាំងឡាយស្តាប់បង្គាប់ព្រះអង្គ عليه السلام ។ ពួកគេទាំងនេះមិនយល់ [ភាសា] ទឹកទេនៅក្រោមអាកាសនោះ មានតែសត្វស្លាបទេដែលយល់ [ភាសា] ទឹក ។"

إِنَّ اللَّهَ يَقُولُ فِي كِتَابِهِ « وَ لَوْ أَنَّ قُرْآنًا سُيِّرَتْ بِهِ الْجِبَالُ أَوْ قُطِعَتْ بِهِ الْأَرْضُ أَوْ كُفِّمَ بِهِ الْمَوْتَى » فَقَدْ وَرَّثْنَا نَحْنُ هَذَا الْقُرْآنَ فَعِنْدَنَا مَا يَقْطَعُ [يُسَيِّرُ] بِهِ الْجِبَالَ وَ يَقْطَعُ بِهِ الْبُلْدَانَ وَ يُحْيِي بِهِ الْمَوْتَى بِإِذْنِ اللَّهِ وَ نَحْنُ نَعْرِفُ مَا تَحْتَ الْهَوَاءِ وَ إِنَّ كَانَ فِي كِتَابِ اللَّهِ آيَاتٌ مَا يُرَادُ بِهَا أَمْرٌ مِنَ الْأُمُورِ الَّتِي أَعْطَاهَا [أَعْطَاهَا] اللَّهُ الْمَاضِيَيْنِ النَّبِيِّينَ وَ الْمُرْسَلِينَ إِلَّا وَ قَدْ جَعَلَهُ اللَّهُ ذَلِكَ كَلِمَةً لَنَا فِي أَمِّ الْكِتَابِ

អស់ឡោះហ្ន៎ وَجَدَّ មានព្រះបន្ទូលនៅក្នុងព្រះគម្ពីរព្រះអង្គ وَجَدَّ ថា៖ [១៣:៣១] ទោះបីគូរអានអាចធ្វើឲ្យបណ្តាភ្នំដើរបាន ឬអាចពុះបំបែកផែនដីបាន ឬធ្វើឲ្យមនុស្សស្លាប់និយាយបានក៏ដោយ យើង عليهم السلام ទទួលគូរអាននេះជាកេរមរតក ។ គេអាចកាត់ភ្នំបាន អាចកាត់ស្រុកទេសបាន អាចធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញបានដោយអ្វីដែលមាននៅក្នុងគូរអាននេះ ដោយនូវការអនុញ្ញាតរបស់អស់ឡោះហ្ន៎ وَجَدَّ ។ យើង عليهم السلام ស្គាល់ទឹក

នៅក្រោមអាកាស ។ ព្រះអង្គ صلوات الله عليه អាចបញ្ជាសព្វសារពើបានអាស្រ័យអាយ៉ាស្ត់នៅក្នុងព្រះគម្ពីរ
អល់ឡោះហ្គ័ عجل ដែលអល់ឡោះហ្គ័ عجل បានប្រទានឲ្យទៅព្រះសាស្តាទាំងឡាយ عليه السلام និងព្រះសាសនៈទូត
ទាំងឡាយ عليه السلام កាលពីមុន តែអល់ឡោះហ្គ័ عجل បានព្រះរាជប្រទានអ្វីទាំងអស់នេះឲ្យយើង عليه السلام នៅក្នុងព្រះ
មេគម្ពីរ ។

إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى يَقُولُ « وَ مَا مِنْ غَائِبَةٍ فِي السَّمَاءِ وَ الْأَرْضِ إِلَّا فِي كِتَابٍ مُبِينٍ » ثُمَّ قَالَ جَلَّ وَ عَزَّ « ثُمَّ أَوْرَثْنَا الْكِتَابَ الَّذِينَ
إِصْطَفَيْنَا مِنْ عِبَادِنَا » فَتَحْنُ الَّذِينَ إِصْطَفَيْنَا اللَّهُ فَقَدْ وَرَّثْنَا عِلْمَ هَذَا الْقُرْآنِ الَّذِي فِيهِ تَبْيَاضُ كُلِّ شَيْءٍ. (بصائر الدرجات في فضائل آل
محمد عليهم السلام - ج ١ , ص ١١٤)

អល់ឡោះហ្គ័ عجل មានព្រះរាជបន្ទូលនៅក្នុងព្រះគម្ពីរព្រះអង្គ عجل ថា៖ [២៧:៧៥] ពុំមានអ្វីមួយឡើយដែល
លាក់បាំងនៅលើមេឃនិងដី ដោយពុំមាន[ចារិកទុក]នៅក្នុងព្រះគម្ពីរបំភ្លឺទេនោះ ។ បន្ទាប់មក ព្រះដ៏
មានព្រះមហិទ្ធិបូទិ ព្រះដ៏មហារុងរៀង មានព្រះរាជបន្ទូលថា៖ [៣៥:៣២] បន្ទាប់មកយើងបានប្រទាន
គម្ពីរជាភរមរតកឲ្យទៅបណ្តាអ្នកដែលយើងបានជ្រើសរើសក្នុងចំណោមបារបម្រើរបស់យើង ។ យើង
عليه السلام ជាបុគ្គលដែលត្រូវអល់ឡោះហ្គ័ عجل ជ្រើសរើស ដែលត្រូវប្រទានការចេះដឹងគួរអាននេះឲ្យជាភរមរតក
នៅក្នុងគួរអាននេះមានការអធិប្បាយបំភ្លឺអំពីសព្វសារពើ ។"

(بصائر الدرجات في فضائل آل محمد عليهم السلام : 114)

١٣/٣٠-٣١/٢ وَ عَنْهُ، قَالَ: وَ فِي رِوَايَةِ أَبِي الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: ﴿وَ لَا يَزَالُ الَّذِينَ كَفَرُوا تُصِيبُهُمْ بِمَا
صَنَعُوا فَارَعَةً﴾: ﴿وَ هِيَ التَّقْمَةُ﴾ ﴿أَوْ تَحُلُّ قَرِيبًا مِنْ دَارِهِمْ﴾ فَحُلُّ بِقَوْمٍ غَيْرِهِمْ، فَيَرَوْنَ ذَلِكَ وَ يَسْمَعُونَ بِهِ، وَ الَّذِينَ حَلَّتْ بِهِنَّ عُصَاةٌ
كُفَّارٌ مِثْلُهُمْ، وَ لَا يَتَّعِظُ بَعْضُهُمْ بِبَعْضٍ، وَ لَا يَزَالُونَ كَذَلِكَ ﴿حَتَّى يَأْتِيَ وَعْدُ اللَّهِ﴾ الَّذِي وَعَدَ الْمُؤْمِنِينَ مِنَ النَّصْرِ، وَ يُجْزِي اللَّهُ
الْكَافِرِينَ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٢ حَدِيث: ٩٩ / ٥٥٩٥ ، تفسير القمي - الجزء: ١ صَفْحَة:
٣٦٥)**

13/30-31/2 [...] អាច្និ អាល់-យ៉ាវដូ បានតំណាលតមកពី អាច្និ យ៉ាត្តុហ្គារ صلوات الله عليه អំពីព្រះបន្ទូល
អល់ឡោះហ្គ័ عجل [១៣:៣១] បណ្តាអ្នកដែលបដិសេធសទ្ធាដូចតែភយន្តរាយមិនអស់មិនហើយ
ដោយសារអ្វីដែលពួកគេសាង ព្រះអង្គ صلوات الله عليه មានវចនៈថា៖ "នេះគឺទុក្ខវេទនា ឬវាកើតមានឡើងនៅក្បែរ
លំនៅពួកគេ កើតដល់អ្នកដទៃ ពួកគេនឹងបានឃើញទុក្ខវេទនានោះនិងបានឮទុក្ខវេទនានោះ ។ ពួក
ដែលទុក្ខវេទនានោះពើបពះលើ គេនឹងដូរពួកបដិសេធសទ្ធាដូចពួកគេ ពួកគេនឹងមិនស្រង់យកមេរៀន
ពីគ្នាទៅវិញមកទេ (ដើម្បីនឹងមិនធ្វើកំហុសម្តងទៀត) ។ វានឹងប្រព្រឹត្តត្រៀមទៅបែបនេះឥតឈប់ឈរ
នោះលុះត្រាតែសន្យារបស់អល់ឡោះហ្គ័ عجل នឹងមកដល់ ដែលអល់ឡោះហ្គ័ عجل បានសន្យាជាមួយបណ្តាអ្នក
សទ្ធាជ្រះថ្លាថាពួកគេនឹងបានជំនួយ អល់ឡោះហ្គ័ عجل នឹងបំបាក់មុខពួកបដិសេធសទ្ធា ។"

(تفسير القمي : 1: 365)

١٣/٣٠-٣١/٣ * الطَّبْرَسِيُّ فِي (مَجْمَعِ الْبَيَانِ): عَنْ قَتَادَةَ وَ مُقَاتِلٍ وَ ابْنِ جُرَيْجٍ، فِي قَوْلِهِ تَعَالَى: ﴿كَذَلِكَ أَرْسَلْنَاكَ فِي أُمَّةٍ﴾ ... نَزَلَتْ
فِي صُلْحِ الْحُدَيْبِيَّةِ حِينَ أَرَادُوا كِتَابَ الصُّلْحِ

13/30-31/3* អាល់-ត្ថប់វីស៊ី[មានប្រសាសន៍នៅក្នុងសាត្រា] ម៉ាថ្មម៉ាត្ត អាល់-បាយ៉ាន តមកពី ក្ដីតាដ្ឋាស្តុ, មូក្ដីទីល និង អ៊ីបន្ទ យូរ៉យ័យ អំពីព្រះបន្ទូលអល់ឡោះហ្គី *تعالى [១៣:៣០]* ដូច្នោះឯងដែល យើងបានបញ្ជូនអ្នកមកក្នុងសហគមន៍មួយ ថាត្រូវបើកឲ្យដឹងអំពីសន្តិសញ្ញាសន្តិភាពនៅ អាល់- ហ្គីដ្ឋើយ៉ាស្តុ កាលពួកគេចង់សរសេរសន្តិសញ្ញានេះជាលាយលក្ខណ៍អក្សរ ។

فَقَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ) لِعَلِيِّ (عَلَيْهِ السَّلَامُ): «اَكْتُبْ: بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ». فَقَالَ: سُهَيْلُ بْنُ عَمْرٍو وَ الْمُشْرِكُونَ: مَا نَعْرِفُ الرَّحْمَنَ إِلَّا صَاحِبَ الْيَمَامَةِ - يَعْنُونَ مُسَيِّمَةَ الْكَذَّابِ - اَكْتُبْ: بِاسْمِكَ اللَّهُمَّ. وَ هَكَذَا كَانَ أَهْلُ الْجَاهِلِيَّةِ يَكْتُبُونَ.

វិស៊ីលុលឡោះហ្គី صلوات الله عليه والسلام ប្រាប់អាលី صلوات الله عليه ថា: "ចូរអ្នក صلوات الله عليه والسلام សរសេរថា "ដោយនូវព្រះនាមអល់ឡោះហ្គី عجل ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏មានព្រះមេត្តាករុណាប្រណី" ។ តែ ស៊ីហ្គោល ប៊ីន អ៊ូរូ និងពួកពហុទេព និយមបានថា: "យើងមិនទទួលស្គាល់ព្រះដ៏មានព្រះមេត្តាធម៌ទេក្រៅពីពួក អាល់-យ៉ាម៉ាម៉ាស្តុ" មាន ន័យថា មូសេឡាម៉ាស្តុ អ្នកនិយាយកុហក ។ "ចូរសរសេរថា: "ក្នុងព្រះនាមព្រះអង្គ عجل អល់ឡោះហ្គី عجل អ៊ីយ" ។ មនុស្សសម័យមុនសម័យអ៊ីស្លាម (យ៉ាហ្គីលីយ៉ាស្តុ) ធ្លាប់តែសរសេរដូចនេះឯង ។

ثُمَّ قَالَ رَسُولُ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): «اَكْتُبْ هَذَا مَا صَاحَّ عَلَيْهِ مُحَمَّدٌ رَسُولُ اللَّهِ». فَقَالَ مُشْرِكُو قُرَيْشٍ: لَيْنَ كُنْتَ رَسُولَ اللَّهِ لَمْ قَاتَلْنَاكَ وَ صَدَدْنَاكَ لَقَدْ ظَلَمْنَاكَ، وَ لَكِنِ اَكْتُبْ: هَذَا مَا صَاحَّ مُحَمَّدُ بْنُ عَبْدِ اللَّهِ.

បន្ទាប់មកវិស៊ីលុលឡោះហ្គី صلوات الله عليه មានព្រះវចនៈថា: "ចូរអ្នក صلوات الله عليه والسلام សរសេរថា: "នេះគឺកិច្ចផ្សះផ្សាដោយ មូហ្គាំម៉ាដ្ឋី صلوات الله عليه وآله ព្រះសាសនៈទូត صلوات الله عليه وآله របស់អល់ឡោះហ្គី عجل" ។ តែពួកគូរ៉យ័ស្តុពហុទេពនិយមបានថា: "បើលោក صلوات الله عليه وآله ជាព្រះសាសនៈទូត صلوات الله عليه وآله របស់អល់ឡោះហ្គី عجل យើងប្រយុទ្ធនឹងលោក صلوات الله عليه وآله យើងរារាំងលោក صلوات الله عليه وآله យើងនឹងអយុត្តិធម៌លើលោក صلوات الله عليه وآله ។ តែចូរសរសេរថា: "នេះគឺកិច្ចផ្សះផ្សាដោយមូហ្គាំម៉ាដ្ឋី صلوات الله عليه وآله ប៊ីន អ៊ូរ៉ូឌុលឡោះហ្គី صلوات الله عليه وآله" ។

فَقَالَ أَصْحَابُ رَسُولِ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَآلِهِ): دَعْنَا نُقَاتِلَهُمْ. قَالَ: «لَا، وَ لَكِنِ اَكْتُبُوا كَمَا يُرِيدُونَ» فَأَنْزَلَ اللَّهُ عَزَّ وَ جَلَّ ﴿كَذَلِكَ أَرْسَلْنَاكَ فِي أُمَّةٍ﴾ الْآيَةِ. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٧٩ ، مجمع البيان - الجزء: ٦ صَفْحَة: ٤٥٠)**

បណ្ដាសាវករបស់វិស៊ីលុលឡោះហ្គី صلوات الله عليه وآله បានទូលថា: "សូមព្រះអង្គ صلوات الله عليه وآله ទុកឲ្យយើងប្រយុទ្ធនឹងពួកគេ ។" ព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា: "ទេ ។ ចូរសរសេរដូចពួកគេចង់ឲ្យសរសេរនោះចុះ ។" អល់ឡោះហ្គី عجل ក៏ បានបើកឲ្យដឹងថា: *[១៣:៣០]* ដូច្នោះឯងដែលយើងបានបញ្ជូនអ្នកមកក្នុងសហគមន៍មួយ ។

(مجمع البيان :6 :450)

وَلَقَدْ أَسْتَهْزَيْ بِرَسُولِ مِّن قَبْلِكَ فَأَمَلَيْتُ لِلَّذِينَ كَفَرُوا ثُمَّ أَحَدْتُهُمْ فَكَيْفَ كَانَ عِقَابِ ﴿٣٦﴾

៣៦. បណ្ដាព្រះសាសនៈទូតមុនអ្នកត្រូវគេ (គឺពួកបដិសេធសទ្ធា ពួកចិត្តអប្រិយ...) ចំអកឲ្យ ។ តែអញ បានទុកពេលឲ្យជនដែលបដិសេធសទ្ធា ក្រោយមកអញច្បាមពួកគេ (គឺធ្វើទណ្ឌកម្ម) ។ តើទណ្ឌកម្ម អញនោះយ៉ាងម៉េចខ្លះ ?

أَفَمَنْ هُوَ قَابِيٌّ عَلَىٰ كُلِّ نَفْسٍ بِمَا كَسَبَتْ ۖ وَجَعَلُوا لِلَّهِ شُرَكَاءَ قُلُوبًا قَلَّ سَمُوهُمْ ۗ أَمْ تُنَبِّئُونَهُ بِمَا لَا يَعْلَمُ فِي الْأَرْضِ ۗ أَمْ يَبْظَاهِرُونَ مِنَ الْقَوْلِ ۗ بَلْ زَيْنٌ لِلَّذِينَ كَفَرُوا مَكْرُهُمْ وَصُدُّوا عَنِ السَّبِيلِ ۗ وَمَنْ يُضِلِّ اللَّهُ فَمَا لَهُ مِنْ هَادٍ ۖ ﴿٣٣﴾

៣៣. ព្រះអង្គមែនទេដែលគ្រប់គ្រងលើសព្វសារពើដែលជីវិតនីមួយៗបានសាងនោះ: [ព្រះអង្គដូចរូបបដិមាទេ]? តែពួកគេ (គឺពួកគោរពបូជារូបបដិមា) បានបង្កើតដៃគូឲ្យអស់ឡោះហ្ន៎ ។ ចូរអ្នកថា: "ចូរអស់លោកដាក់ឈ្មោះឲ្យពួកវាទៅ ។ អស់លោកចង់ប្រាប់ព្រះអង្គ (គឺអស់ឡោះហ្ន៎) ឲ្យស្គាល់នូវអ្វីដែលព្រះអង្គមិនស្គាល់នៅលើផែនដីឬ (គឺប្រាប់អស់ឡោះហ្ន៎ឲ្យស្គាល់ពួកដៃគូរបស់ព្រះអង្គ) ឬវា (គឺឈ្មោះពួកដៃគូទាំងនោះ) គ្រាន់តែជាសម្បកសម្តីទេ?" តែឧបាយទុច្ចរិតរបស់ពួកគេធ្វើឲ្យពួកបដិសេធសទ្ធាទាក់ចិត្ត ។ [ព្រោះតែបានប្រព្រឹត្តអំពើទុច្ចរិតដោយមាន:] ពួកគេធ្វើឲ្យឃ្លៀងឃ្លាតចាកពីព្រះមាតិកា [អស់ឡោះហ្ន៎] ។ បុគ្គលណាដែលអស់ឡោះហ្ន៎ធ្វើឲ្យរង បុគ្គលនោះពុំមានអ្នកជួយណែនាំទេ [ដោយស្មោះក្រៅពីព្រះអង្គ] ។

لَهُمْ عَذَابٌ فِي الْحَيَاةِ الدُّنْيَا ۖ وَعَذَابٌ الْأٰخِرَةِ ۗ أَسْخَىٰ وَمَا لَهُمْ مِنَ اللَّهِ مِنْ وَّاقٍ ۖ ﴿٣٤﴾

៣៤. ពួកគេ (ពួកបដិសេធសទ្ធា...) នឹងរងទណ្ឌកម្ម[ប្រដៅ]ក្នុងជីវិតលោកនេះ ។ ឯទណ្ឌកម្មនាពេលមុខច្បងនឹងរងនោះ ។ ពួកគេនឹងពុំមានអ្នកជួយការពារពីអស់ឡោះហ្ន៎ទេ ។

អធិប្បាយអាយ៉ាស់ ៣២-៣៤

13/32-34/1 អ៊ាលី ប៊ិន អ៊ីបរហ្គីម បានថ្លែងតមកពី អាហ្វិ អាល់-យ៉ូរូដូ ដែលបានតំណាលតមកពី អាហ្វិ យ៉ាក្កូហ្វារ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ^{عَلَّ} [១៣:៣៣] ព្រះអង្គមែនទេដែលគ្រប់គ្រងលើសព្វសារពើដែលជីវិតនីមួយៗបានសាងនោះ? តែពួកគេបានបង្កើតដៃគូឲ្យអស់ឡោះហ្ន៎ ។ ចូរអ្នកថា: "ចូរអស់លោកដាក់ឈ្មោះឲ្យពួកវាទៅ ។ អស់លោកចង់ប្រាប់ព្រះអង្គឲ្យស្គាល់នូវអ្វីដែលព្រះអង្គមិនស្គាល់នៅលើផែនដីឬ ឬវាគ្រាន់តែជាសម្បកសម្តីទេ?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "សម្បកសម្តីគឺការទ្រទ្រង់ជីវិត ។" (تفسير القمي 1: 366)**

13/32-34/1 អ៊ាលី ប៊ិន អ៊ីបរហ្គីម បានថ្លែងតមកពី អាហ្វិ អាល់-យ៉ូរូដូ ដែលបានតំណាលតមកពី អាហ្វិ យ៉ាក្កូហ្វារ ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអស់ឡោះហ្ន៎ ^{عَلَّ} [១៣:៣៣] ព្រះអង្គមែនទេដែលគ្រប់គ្រងលើសព្វសារពើដែលជីវិតនីមួយៗបានសាងនោះ? តែពួកគេបានបង្កើតដៃគូឲ្យអស់ឡោះហ្ន៎ ។ ចូរអ្នកថា: "ចូរអស់លោកដាក់ឈ្មោះឲ្យពួកវាទៅ ។ អស់លោកចង់ប្រាប់ព្រះអង្គឲ្យស្គាល់នូវអ្វីដែលព្រះអង្គមិនស្គាល់នៅលើផែនដីឬ ឬវាគ្រាន់តែជាសម្បកសម្តីទេ?" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា: "សម្បកសម្តីគឺការទ្រទ្រង់ជីវិត ។" (تفسير القمي 1: 366)

﴿مَثَلُ الْجَنَّةِ الَّتِي وَعَدَ الْمُتَّقُونَ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ ۖ أُكُلُهَا دَائِمٌ وَظِلُّهَا تِلْكَ عُقْبَى الَّذِينَ اتَّقَوْا وَعُقْبَى الْكَافِرِينَ النَّارُ ۖ﴾

៣៥. ពិពណ៌នាអំពីឋានសួគ៌ដែលបានសន្យានឹងបណ្តាអ្នកជឿ[អស់ឡោះហ្ន៎]ស៊ប់ចិត្តគឺ: បណ្តាស្ទឹងហូរនៅខាងក្រោមឋានសួគ៌នោះ: អាហារនិងម្ហូបឋានសួគ៌នោះមិនចេះអស់ ។ នេះគឺអវសានរបស់ជនដែលជឿ[អស់ឡោះហ្ន៎]ស៊ប់ចិត្ត ។ រីឯអវសានរបស់ជនបដិសេធសទ្ធាគឺភ្លើងនរក (ជាលទ្ធផលនៃអំពើទុច្ចរិតនិងអំពើឧក្រិដ្ឋដែលពួកគេបានសាង) ។

ربع
الحزب
٢٦

អធិប្បាយអាយ៉ាស្ត ៣៥

13/35/1* وَ عَنَّهُ: قَالَ: أَبُو عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ): «إِنَّ نَارَكُمْ هَذِهِ جُزْءٌ مِنْ سَبْعِينَ جُزْءًا مِنْ نَارِ جَهَنَّمَ، وَ قَدْ أُطْفِئَتْ سَبْعِينَ مَرَّةً بِالْمَاءِ ثُمَّ التَّهَبَّتْ، وَ لَوْ لَا ذَلِكَ مَا اسْتَطَاعَ آدَمِيُّ أَنْ يُطْفِئَهَا، وَ إِنَّهَا لَيُؤْتَى بِهَا يَوْمَ الْقِيَامَةِ حَتَّى تُوضَعَ عَلَى النَّارِ، فَتَصْرُحُ صَرَخَةً لَا يَبْقَى مَلِكٌ مُفَرَّبٌ وَ لَا نَبِيٌّ مُرْسَلٌ إِلَّا جِئْنَا عَلَى رُكْبَتَيْهِ فَرَعَا مِنْ صَرَخَتِهَا». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٢ حَدِيث: ٩٩ / ٥٥٩٩، تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٦)**

13/35/1* ទទួលបានមកពីលោក (គឺអាលី ប៊ិន អ៊ីបរ័ហ្គ័ម) ដែលបានថា អាហ្វិ អាប់ខុលឡោះប្តី^{صلوات الله عليه والسلام} មានវចនៈថា: "ភ្លើងរបស់អស់លោកនេះជាមួយភាគចិតសិបនៃភ្លើងនរក ។ វាត្រូវពន្លត់នឹងទឹកចិតសិបដង ហើយត្រូវបញ្ចុះវិញ ។ បើមិនធ្វើបែបនេះទេ មនុស្សពុំមានសមត្ថភាពពន្លត់វាទេ ។ គេនឹងនាំវាមកថ្ងៃជំនុំជម្រះ យកវាទៅដាក់ក្នុងភ្លើងនរក វានឹងស្រែកដោយសម្រែកខ្លាំងបំផុត បណ្តាលឲ្យអស់ទេវតាជំនិត អស់ព្រះសាស្ត្រានាំព្រះរាជសារ^{رسول الله} គ្មានសល់ម្នាក់ នឹងស្រុតជង្គង់ព្រោះតែភ័យស្លន់ស្លោ ។"

(تفسير القمِّي: 1: 366)

وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنزِلَ إِلَيْكَ وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ وَقُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ إِلَيْهِ أَدْعُوا وَإِلَيْهِ مَعَابِدٌ ﴿٣٦﴾

៣៦. [បណ្តាអ្នកមានសទ្ធាក្នុងចំណោម] ជនដែលយើងបានប្រទានគម្ពីរឲ្យនោះមានសោមនស្សចំពោះអ្វីដែលគេបានបើកឲ្យអ្នកដឹង (គឺស៊ូរ៉ា: តួគូរអាន) ។ រីឯក្នុងចំណោមបណ្តាបក្ស[ដែលប្រឆាំង ធ្វើបាបកម្ម...] មានអ្នកខ្លះបដិសេធមួយចំណែកនៃព្រះគម្ពីរនោះ ។ ចូរអ្នកថា: "គេគ្រាន់តែបានបញ្ជាឲ្យខ្ញុំធ្វើសក្ការៈអល់ឡោះប្តីទេ មិនឲ្យខ្ញុំបង្កើតបណ្តាដៃគូព្រះអង្គទេ (កុំហ៊ុនហាយជាមួយអល់ឡោះប្តី) ។ ខ្ញុំហៅ[អស់លោក]ទៅរកព្រះអង្គ ខ្ញុំរិលត្រឡប់ទៅឯព្រះអង្គវិញ ។"

អធិប្បាយអាយ៉ាស្ត ៣៦

13/36/1* ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: وَ فِي رَوَايَةِ أَبِي الْجَاوِدِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): فِي قَوْلِهِ: ﴿الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنزِلَ إِلَيْكَ﴾ «فَرِحُوا بِكِتَابِ اللَّهِ إِذَا تَلَّى عَلَيْهِمْ، وَ إِذَا تَلَوْهُ تُفِيضُ أَعْيُنُهُمْ دَمْعًا مِنَ الْفَرَحِ وَ الْحَزَنِ، وَ هُوَ عَلِيُّ بْنُ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)».

13/36/1 អាលី ប៊ិន អ៊ីបរ័ហ្គ័ម បានថ្លែងតមកពី អាហ្វិ អាល់-យ៉ារូដ្វី ដែលបានថ្លែងតមកពី អាហ្វិ យ៉ាក្តុហ្សារ^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះប្តី^ع [១៣:៣៦] ជនដែលយើងបានប្រទានគម្ពីរឲ្យនោះមានសោមនស្សចំពោះអ្វីដែលគេបានបើកឲ្យអ្នកដឹង ថា: "ពួកគេរីករាយដោយសារព្រះគម្ពីរពេលគេសូត្រឲ្យពួកគេស្តាប់ ។ ពេលគេសូត្រព្រះគម្ពីរនោះ ពួកគេហូរទឹកភ្នែកព្រោះតែភ័យខ្លាំងនិងបារម្ភ ។ អ្នកនោះគឺអាលី^{صلوات الله عليه والسلام} ប៊ិន អាហ្វិ គ្លីលិប^{عليه السلام} ។"

﴿وَمِنَ الْأَحْزَابِ مَنْ يُنْكِرُ بَعْضَهُ﴾ أَنْكُرُوا مِنْ تَأْوِيلِهِ مَا أَنْزَلَهُ فِي عَلِيٍّ وَ آلِ مُحَمَّدٍ (صَلَوَاتُ اللَّهِ عَلَيْهِمْ) وَ آمَنُوا بِبَعْضِهِ فَأَمَّا الْمُشْرِكُونَ فَأَنْكُرُوهُ كُلَّهُ أَوْلَهُ وَ آخِرُهُ وَ أَنْكُرُوا أَنَّ مُحَمَّدًا رَسُولُ اللَّهِ. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٢ حَدِيث: ٩٩ / ٥٦٠٠،

تفسير القمِّي - الجزء: ١ صَفْحَة: ٣٦٦**

រីឯក្នុងចំណោមបណ្ដាបក្ស មានអ្នកខ្លះបដិសេធមួយចំណែកនៃព្រះគម្ពីរនោះ ។ បដិសេធសេចក្ដី
អធិប្បាយអ្វីដែលគេបានបើកឲ្យដឹងអំពីអាស់^{صلوات الله عليه والسلام} និងព្រះរាជបុត្ររាជនក្ដា^{صلوات الله عليه وآله وسلم}របស់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ពួក
គេជឿសេចក្ដីអធិប្បាយមួយចំនួន ។ រីឯពួកពហុទេពនិយម ពួកគេបដិសេធសេចក្ដីអធិប្បាយទាំងអស់
ពីដើមដល់ចប់ ពួកគេមិនទទួលស្គាល់មូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ជាព្រះសាសនៈទូត^{صلوات الله عليه وآله وسلم} ទេ ។" (366 :1) (تفسير القمي)

وَكَذَلِكَ أَنْزَلْنَاهُ حُكْمًا عَرَبِيًّا وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَ مَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا
وَأق ٣٧

៣៧. ដូច្នោះឯងដែលយើងបានបើកវាឲ្យដឹង (គឺគូរអាស) ជាច្បាប់បញ្ញត្តិភាសាអាវ៉ាប់ ។ បើអ្នកធ្វើតាម
ចំណង់ពួកគេ (គឺពួកបដិសេធសទ្ធា...) ក្រោយពីបានទទួលព្រះអភិញ្ញាហើយ [ពីអល់ឡោះហ្គ័រ] អ្នកនឹង
ពុំមានអភិបាលនិងអ្នកជួយសង្គ្រោះពីអល់ឡោះហ្គ័រទេ ។

អធិប្បាយអាយ៉ាស់ ៣៧

13/37/1* İbn Bâbûyî, قَالَ: حَدَّثَنَا مُحَمَّدُ بْنُ إِبرَاهِيمَ بْنِ إِسْحَاقَ الطَّلِقَانِيُّ (رَضِيََ اللهُ عَنْهُ)، قَالَ: حَدَّثَنَا أَبُو الْعَبَّاسِ أَحْمَدُ بْنُ
إِسْحَاقَ الْمَادْرَائِيُّ بِالْبَصْرَةِ، قَالَ: حَدَّثَنَا أَبُو قَلَابَةَ عَبْدُ الْمَلِكِ بْنُ مُحَمَّدٍ، قَالَ: حَدَّثَنَا غَانِمُ بْنُ الْحَسَنِ السَّعْدِيُّ، قَالَ حَدَّثَنَا مُسْلِمُ بْنُ
خَالِدِ الْمَكِّيُّ، عَنْ جَعْفَرِ بْنِ مُحَمَّدٍ (عَلَيْهِمَا السَّلَامُ)، قَالَ: «مَا أَنْزَلَ اللهُ تَبَارَكَ وَ تَعَالَى كِتَابًا وَّ لَا وَحِيًّا إِلَّا بِالْعَرَبِيَّةِ، وَ كَانَ يَقَعُ فِي
مَسَامِعِ الْأَنْبِيَاءِ (عَلَيْهِمُ السَّلَامُ)، بِاللِّسَانَةِ قَوْمِهِمْ، وَ كَانَ يَقَعُ فِي مَسَامِعِ نَبِيِّنَا (صَلَّى اللهُ عَلَيْهِ وَ آلهِ) بِالْعَرَبِيَّةِ،

13/37/1* អ៊ុបនូ បាបាវ៉ៃហ្គ័របានថ្លែងថា [...] មុស្លីម ប៊ិន ខ័លីដ្ឋ អាល់-ម៉ាក់គីបានតំណាលតមកពី
យ៉ុក្ដហ្គារ^{صلوات الله عليه والسلام} ប៊ិន មូហាំម៉ាដ្ឋ^{صلوات الله عليه وآله وسلم} ដែលមានវចនៈថា៖ "អល់ឡោះហ្គ័រ^{عز وجل} មិនបានដាក់ព្រះគម្ពីរមក មិន
បានបើកឲ្យដឹងក្រៅពីភាសាអាវ៉ាប់ទេ ។ ព្រះសាស្ដាទាំងឡាយ^{الأنبياء} តែងតែបានឮជាភាសាប្រជារាស្ត្រ
របស់ខ្លួន^{عليهم السلام} ។ ព្រះសាស្ដា^{صلوات الله عليه وآله وسلم} យើងបានឮជាភាសាអាវ៉ាប់ ។

فَإِذَا كَلَّمَ بِهِ قَوْمَهُ كَلَّمَهُمْ بِالْعَرَبِيَّةِ، فَيقَعُ فِي مَسَامِعِهِمْ بِلِسَانِهِمْ، وَ كَانَ أَحَدٌ لَا يُحَاطَبُ رَسُولَ اللهِ (صَلَّى اللهُ عَلَيْهِ وَ آلهِ) بِأَيِّ لِسَانٍ
حَاطَبَهُ إِلَّا وَقَعَ فِي مَسَامِعِهِ بِالْعَرَبِيَّةِ، كُلَّ ذَلِكَ يُتَرَجَمُ لَهُ جِبْرِيْلُ (عَلَيْهِ السَّلَامُ)، تَشْرِيفًا مِنَ اللهِ عَزَّ وَ جَلَّ لَهُ (صَلَّى اللهُ عَلَيْهِ وَ آلهِ)».
(البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٨٥ حَدِيث: ٩٩ / ٥٦٧، علل الشرائع - الجزء: ١ صَفْحَة: ١٢٦ حَدِيث: ٨)**

រាល់ពេលដែលព្រះអង្គ^{صلوات الله عليه وآله وسلم} និយាយជាមួយបងប្អូនរួមជាតិរបស់ព្រះអង្គ^{صلوات الله عليه وآله وسلم} ព្រះអង្គ^{صلوات الله عليه وآله وسلم} និយាយភាសា
អាវ៉ាប់ ។ ដូច្នោះពួកគេបានឮជាភាសាខ្លួនឯង ។ រាល់ពេលដែលអ្នកណាមួយនិយាយជាមួយ
វីស្វិលុលឡោះហ្គ័រ^{صلوات الله عليه وآله وسلم} ជាភាសារបស់ខ្លួន ភាសាណាក៏ដោយ វីស្វិលុលឡោះហ្គ័រ^{صلوات الله عليه وآله وسلم} ឮជាភាសាអាវ៉ាប់ ។
ប្រឹបវីអ៊ិល^{عليه السلام} បានបកប្រែភាសាទាំងអស់នោះឲ្យព្រះអង្គ^{صلوات الله عليه وآله وسلم} ជាព្រះកិត្តិយសមួយដែលអល់ឡោះហ្គ័រ^{عز وجل}
ព្រះរាជទានឲ្យព្រះអង្គ^{صلوات الله عليه وآله وسلم} ។" (8 /126) (علل الشرائع: 14:4)

13/37/13* ثُمَّ قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: وَ فِي رِوَايَةِ أَبِي الْجَارُودِ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ)، فِي قَوْلِهِ تَعَالَى: «إِنَّ الَّذِينَ كَفَرُوا بِالذِّكْرِ لَمَّا جَاءَهُمْ»: «يُعْنِي الْقُرْآنَ «لَا يَأْتِيهِ الْبَاطِلُ مِنْ بَيْنِ دَيْهِ»». قَالَ: «لَا يَأْتِيهِ الْبَاطِلُ مِنْ قِبَلِ التَّوْرَةِ، وَ لَا مِنْ قِبَلِ الْإِنْجِيلِ وَ الرَّبُّورِ، وَ أَمَّا «مِنْ خَلْفِهِ» لَا يَأْتِيهِ مِنْ بَعْدِهِ كِتَابٌ يُبْطِلُهُ».

13/37/2* អុលី ប៊ិន អ៊ីបរ៉ូហ៊ីមបានថា អាឡិ អាល់-យ៉ារូដ្វូបានធ្វើសេចក្តីវាយការណ៍មកពីអាឡិ យ៉ុក្កុហ្គារ^{صلوات الله عليه والسلم}អំពីព្រះបន្ទូលព្រះដ៏មហាខ្ពង់ខ្ពស់ [៤១:៤១] ជនដែលគ្មានសទ្ធាចំពោះព្រះកម្រើន ពេលព្រះកម្រើននោះមកដល់ពួកគេ មានន័យថាគួរអាន ។ [៤១:៤២] កំហុសមិនអាចជ្រៀតចូលទៅ ក្នុងនោះបានឡើយ មុនព្រះគម្ពីរនោះ ក្រោយព្រះគម្ពីរនោះ ព្រះអង្គ^{صلوات الله عليه والسلم}មានវចនៈថា៖ "មិនខុសតាំង ពីមុនព្រះគម្ពីរនេះមកហើយ គឺគម្ពីរតៅរ៉ុត្ត តាំងពីមុនព្រះគម្ពីរនេះមកហើយ គឺគម្ពីរអ៊ុនយ្វីលនិងគម្ពីរ ស្យាប៊ូរ ។ ក្រោយព្រះគម្ពីរនេះ នឹងមិនមានព្រះគម្ពីរមកបំផ្លែ (លើកចោល) ព្រះគម្ពីរនេះទេ ។"

قَوْلُهُ تَعَالَى: «لَوْ لَا فَصَّلَتْ آيَاتُهُ أَعْجَمِيٌّ وَ عَرَبِيٌّ»، قَالَ: «لَوْ كَانَ هَذَا الْقُرْآنَ أَعْجَمِيًّا لَقَالُوا: كَيْفَ نَتَعَلَّمُهُ، وَ لِسَانُنَا عَرَبِيٌّ، وَ أَتَيْتَنَا بِقُرْآنٍ أَعْجَمِيٍّ؟ فَأَحَبُّ [اللَّهِ] أَنْ يُنَزَّلَهُ بِلِسَانِهِمْ، وَ قَدْ قَالَ اللَّهُ عَزَّ وَ جَلَّ: «وَ مَا أَرْسَلْنَا مِنْ رُسُولٍ إِلَّا بِلِسَانِ قَوْمِهِ»». (تفسير القمِّي الجزء 2 صفحة 266)

ព្រះបន្ទូលព្រះដ៏មហាខ្ពង់ខ្ពស់ [៤១:៤៤] "ហេតុអ្វីគេមិនពន្យល់ព្រះឱង្ការព្រះគម្ពីរនេះឲ្យច្បាស់លាស់ ? ភាសាបរទេសនិងជនជាតិអារ៉ាប់!" ព្រះអង្គ^{صلوات الله عليه والسلم}មានវចនៈថា៖ "បើសិនជាគួរអានមិនមែនជាភាសា អារ៉ាប់ទេ ពួកគេនឹងថា៖ "យើងអាចសិក្សាបានដូចម្តេចទៅ ភាសាយើងគឺភាសាអារ៉ាប់ ។ គេ^{صلوات الله عليه والسلم}បាននាំ គួរអានមកឲ្យយើងដែលមិនមែនជាភាសាអារ៉ាប់ទេ ?" អល់ឡោះហ្គ័រ^{رحمته}ទ្រង់សព្វព្រះហឫទ័យគួរអាន នេះ ដូច្នោះព្រះអង្គ^{رحمته}បានបើកឲ្យដឹងគួរអាននេះជាភាសាពួកគេ ។ អល់ឡោះហ្គ័រ^{رحمته}មានព្រះបន្ទូលថា៖ [១៤:៤] សាស្ត្រាគ្រប់រូបដែលយើងបានចាត់បញ្ជូនទៅ មិននិយាយភាសាផ្សេងពីភាសារបស់ប្រជាពលរដ្ឋ ខ្លួនទេ ។" (41:41-42 (تفسير القمِّي 2: 266))

13/37/13* فِي الْخِصَالِ عَنِ الصَّادِقِ عَلَيْهِ السَّلَامُ: تَعَلَّمُوا الْعَرَبِيَّةَ فَإِنَّهَا كَلَامُ اللَّهِ الَّذِي تَكَلَّمَ بِهِ خَلْقَهُ. (تفسير الصافي الجزء 3 صفحة 4)

13/37/3* នៅក្នុងសាត្រា អាល់-យ៉ុស្តូល សេចក្តីវាយការណ៍មកពី អាល់-ស្ត្រីឌីក្តូ^{صلوات الله عليه والسلم}ថា៖ "ចូរអស់ លោកសិក្សារៀនសូត្រភាសាអារ៉ាប់ ព្រោះវាជាព្រះតម្រាស់របស់អល់ឡោះហ្គ័រ^{رحمته} ព្រះអង្គ^{رحمته}និយាយ ភាសានេះជាមួយបណ្តាសត្វលោករបស់ព្រះអង្គ^{رحمته} ។" (4:3 (تفسير الصافي 3: 4))

13/37/13* قَالَ عَلِيُّ بْنُ إِبْرَاهِيمَ: قَالَ الصَّادِقُ (عَلَيْهِ السَّلَامُ): «لَوْ أَنْزَلَ الْقُرْآنُ عَلَى الْعَجَمِ مَا آمَنَتْ بِهِ الْعَرَبُ، وَ قَدْ نَزَلَ عَلَى الْعَرَبِ فَأَمَنَتْ بِهِ الْعَجَمُ». فَهِيَ فَضِيلَةٌ لِلْعَجَمِ. (تفسير القمِّي الجزء 2 صفحة 124 ، الرهان في تفسير القرآن الجزء 4 صفحة 184)

13/37/4* អុលី ប៊ិន អ៊ីបរ៉ូហ៊ីមមានប្រសាសន៍ថា អាល់-ស្ត្រីឌីក្តូ^{صلوات الله عليه والسلم}មានវចនៈថា៖ "ប្រសិនបើព្រះគម្ពីរ គួរអានត្រូវបានបើកឲ្យមនុស្សមិនមែនអារ៉ាប់ដឹង ពួកជនជាតិអារ៉ាប់នឹងមិនជឿព្រះគម្ពីរគួរអាននោះ ទេ ។ គេបានបើកព្រះគម្ពីរគួរអានឲ្យពួកអារ៉ាប់ដឹង ពួកមិនមែនអារ៉ាប់ជឿព្រះគម្ពីរគួរអាននោះ ។" ដូច្នោះ

នេះគឺគុណសម្បត្តិល្អប្រពៃរបស់ជនមិនមែនអាវ៉ាប់ "1" (تفسير القمّي 2: 124)^{14:4}

وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَاجًا وَذُرِّيَّةً وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِبَيِّنَةٍ إِلَّا بِإِذْنِ اللَّهِ لِكُلِّ أَجَلٍ

كِتَابٍ ﴿٣٨﴾

៣៨. យើងបានចាត់បញ្ជូនបណ្តាព្រះសាសនៈទូតមកកាលពីមុនអ្នក ។ យើងបានប្រទានភរិយានិងកូន ចៅឲ្យពួកគេ ។ ព្រះសាសនៈទូតពុំមានសិទ្ធិនាំសញ្ញា[ប្រអព្ភតហេតុ]មកទេ លើកលែងតែដោយបាន ទទួលការអនុញ្ញាតពីអស់ឡោះហ្ន៎ ។ រាល់កាលបរិច្ឆេទរមែងមានកំណត់ត្រា ។

អធិប្បាយអាយ៉ាស្ត ៣៨

١/٣٨/١٣ عَنْهُ عَنِ الْحَسَنِ بْنِ عَلِيٍّ عَنْ عَبْدِ اللَّهِ بْنِ الْوَلِيدِ الْكِنْدِيِّ قَالَ دَخَلْنَا عَلَى أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) فِي زَمَنِ مَرْوَانَ فَقَالَ مَنْ أَنْتُمْ فَقُلْنَا مِنْ أَهْلِ الْكُوفَةِ فَقَالَ مَا مِنْ بَلَدٍ مِنَ الْبُلْدَانِ أَكْثَرَ حُبًّا لَنَا مِنْ أَهْلِ الْكُوفَةِ وَلَا سِيَّمَا هَذِهِ الْعِصَابَةِ إِنَّ اللَّهَ جَلَّ ذِكْرُهُ هَدَانَا لِأَمْرِ جَهْلَةَ النَّاسِ وَأَحْبَبْتُمُونَا وَأَبْغَضْنَا النَّاسَ وَاتَّبَعْتُمُونَا وَخَالَفْنَا النَّاسَ وَصَدَّقْتُمُونَا وَكَذَّبْنَا النَّاسَ فَأَخْبَأَكُمْ اللَّهُ مَحْيَانًا وَ أَمَاتَكُمْ [الله] مَمَاتَنَا

13/38/1 [...] អ្នកបំប្លែងឡោះហ្ន៎ ប៊ិន អាស់-វ៉ាលីដ្វី អាស់-គិនដ្វីបានតំណាលថាយើងបានមកជួប អាថ្មី អ្នកបំប្លែងឡោះហ្ន៎ ^{صلوات الله عليه والسلام} សម័យម៉ារ៉ាន ។ ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អស់លោកជាអ្នកណា?" យើង បានទូលថា៖ "អស់ទូលបង្គំជាអ្នកស្រុកអាស់-គូហ្វាស្ត ។" ព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "អ្នកស្រុកច្រើន ជាងគេដែលស្រឡាញ់យើង ^{عليهم السلام} គឺអ្នកស្រុកអាស់-គូហ្វាស្ត ជាពិសេសក្រុមនេះ ។ អស់ឡោះហ្ន៎ ^{عليهم السلام} បានដឹកនាំអស់លោកទៅរករឿងមួយដែលមនុស្សមិនដឹង ។ ដូច្នេះអស់លោកស្រឡាញ់យើង ^{عليهم السلام} ចំណែកឯមនុស្សស្អប់យើង ^{عليهم السلام} ។ អស់លោកតាមយើង ^{عليهم السلام} ចំណែកឯមនុស្សប្រឆាំងយើង ^{عليهم السلام} ។ អស់ លោកទទួលស្គាល់យើង ^{عليهم السلام} ចំណែកឯមនុស្សបដិសេធយើង ^{عليهم السلام} ។ ដូច្នេះអស់ឡោះហ្ន៎ ^{عليهم السلام} ធ្វើឲ្យអស់ លោករស់នៅដូចយើង ^{عليهم السلام} ឲ្យអស់លោកស្លាប់ដូចយើង ^{عليهم السلام} ។

فَأَشْهَدُ عَلَى أَبِي أَنَّهُ كَانَ يَقُولُ مَا بَيْنَ أَحَدِكُمْ وَ بَيْنَ أَنْ يَرَى مَا يَقْرَأُ اللَّهُ بِهِ عَيْنَهُ وَ أَنْ يَعْتَبِطَ إِلَّا أَنْ تَبْلُغَ نَفْسُهُ هَذِهِ وَ أَهْوَى يَبْدِهِ إِلَى خَلْقِهِ وَ قَدْ قَالَ اللَّهُ عَزَّ وَ جَلَّ فِي كِتَابِهِ ﴿وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ وَ جَعَلْنَا لَهُمْ أَزْوَاجًا وَ ذُرِّيَّةً﴾ فَتَحْنُ ذُرِّيَّتُهُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) . (الكافي - الجزء: ٨ صَفْحَة: ٨١ حَدِيث: ٣٨)

^{صلوات الله عليه والسلام} ខ្ញុំ ^{صلوات الله عليه والسلام} សូមអះអាងលើព្រះបិតា ^{صلوات الله عليه والسلام} ថាព្រះអង្គ ^{صلوات الله عليه والسلام} មានវចនៈថា៖ "រវាងអស់លោកនិងការបាន ឃើញអ្វីដែលជាទីស្រឡាញ់ដែលអស់ឡោះហ្ន៎ ^{عليهم السلام} បានទុកឲ្យអស់លោកជាទីគាប់ចិត្តអស់លោកនោះ ពុំ មានអ្វីទេក្រៅពីពេលវិញ្ញាណអស់លោកបានមកដល់ត្រង់នេះ ។" ព្រះអង្គ ^{صلوات الله عليه والسلام} ចង្អុលបំពង់កព្រះអង្គ ^{صلوات الله عليه والسلام} ។ "អស់ឡោះហ្ន៎ ^{عليهم السلام} មានព្រះបន្ទូលនៅក្នុងព្រះគម្ពីរព្រះអង្គ ^{عليهم السلام} ថា៖ [១៣:៣៨] យើងបានចាត់បញ្ជូន បណ្តាព្រះសាសនៈទូតមកកាលពីមុនអ្នក ។ យើងបានប្រទានភរិយានិងកូនចៅឲ្យពួកគេ ។ ដូច្នេះយើង ជាបណ្តាកូនចៅរបស់វិស្វលុលឡោះហ្ន៎ ^{عليهم السلام} " (الكافي 8: 38 / 81)

٢/٣٨/١٣ عَنْ بَشِيرِ الدَّهَّانِ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) قَالَ: «مَا أَتَى اللَّهَ أَحَدًا مِنَ الْمُرْسَلِينَ شَيْئًا، إِلَّا وَ قَدْ آتَاهُ مُحَمَّدًا (صَلَّى

اللَّهِ عَلَيْهِ وَآلِهِ، وَ قَدْ آتَى اللَّهَ مُحَمَّدًا كَمَا آتَى الْمُرْسَلِينَ مِنْ قَبْلِهِ» ثُمَّ تَلَا هَذِهِ آيَاتِهِ: ﴿وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ وَ جَعَلْنَا لَهُمْ أَزْوَاجًا وَ ذُرِّيَّةً﴾. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٤ حَدِيث: ٩٩ / ٥٦٠٣ ، تفسير العياشي - الجزء: ٢ صَفْحَة: ٢١٤ حَدِيث: ٥٢)**

13/38/2 ទទួលបានពី បាស្រៀវ អាល់-ដ្យាហ្គាន់ ដែលបានតំណាលតមកពី អាច្វិ អាប់ខុលឡោះហ្គី ដែលមានវចនៈថា៖ "អ្វីក៏ដោយដែលអស់ឡោះហ្គីបានព្រះរាជទានឲ្យទៅព្រះសាស្តាទាំងឡាយ ព្រះអង្គ ព្រះរាជទានវាឲ្យមកម្នាក់ម្នាក់ម៉្លោះ ។ អស់ឡោះហ្គី ព្រះរាជទានឲ្យមកម្នាក់ម្នាក់ម៉្លោះ ដូច ព្រះអង្គបានព្រះរាជទានឲ្យទៅព្រះសាស្តាមុនៗម្នាក់ម្នាក់ដែរ ។" បន្ទាប់មកព្រះអង្គ សូត្រអាយ៉ាស្តនេះគឺ៖ [១៣:៣៨] យើងបានចាត់បញ្ជូនបណ្តាព្រះសាសនៈទូតមកកាលពីមុនអ្នក ។ យើងបានប្រទានភរិយានិងកូនចៅឲ្យពួកគេ ។" (2: 52 / 214) (تفسير العياشي)

١٣/٣٨/٣ عَنْهُ عَنِ ابْنِ فَضَّالٍ عَنْ ثَعْلَبَةَ بْنِ مَيْمُونٍ عَنْ بَشِيرِ الْعَطَّارِ قَالَ قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ : « يَوْمَ نَدْعُوا كُلَّ أُنَاسٍ بِإِلْمِهِمْ » ثُمَّ قَالَ قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ عَنَى إِمَامَكُمْ وَ كَم مِنْ إِمَامٍ يَجِيءُ يَوْمَ الْقِيَامَةِ يَلْعَنُ أَصْحَابَهُ وَ يَلْعَنُونَهُ

13/38/3 លោកបានតំណាលតមកពី អ៊ីបនូ ហ្វាដូល តមកពី ស្វាក្តុឡាបាស្ត ប៊ិន ម៉ែមួន តមកពី បាស្រៀវ អាល់-អុត្តារ ដែលបានតំណាលថា អាច្វិ អាប់ខុលឡោះហ្គី មានវចនៈថា៖ "[១៧:៧១] ថ្ងៃដែលយើងនឹងហៅមនុស្សគ្រប់រូបតាមអ៊ីម៉ារបស់ពួកគេ ។ រីស្វីលុលឡោះហ្គី មានព្រះវចនៈថា៖ "យើងជាអ៊ីម៉ារបស់អស់លោក ។ ថ្ងៃជំនុំជម្រះអ៊ីម៉ា[ខុស]ច្រើនណាស់នឹងមកដោយដេរប្រទេច បណ្តាអ្នកដែលតាមខ្លួន (គឺអ្នកដែលយកអ៊ីម៉ាខុសនោះ) ឯពួកគេទាំងនោះនឹងដេរប្រទេចអ៊ីម៉ា[ខុស] នោះដែរ ។"

نَحْنُ ذُرِّيَّتُهُ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ أُمَّنَا فَاطِمَةَ عَلَيْهَا السَّلَامُ وَ مَا آتَى اللَّهَ أَحَدًا مِنَ الْمُرْسَلِينَ شَيْئًا إِلَّا وَ قَدْ آتَاهُ مُحَمَّدًا صَلَّى اللَّهُ عَلَيْهِ وَ آلِهِ كَمَا آتَى الْمُرْسَلِينَ مِنْ قَبْلِهِ ثُمَّ تَلَا « وَ لَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ وَ جَعَلْنَا لَهُمْ أَزْوَاجًا وَ ذُرِّيَّةً » . (المحسن - ج ١ ، ص ١٥٥)

យើងជាបណ្តាព្រះរាជបុត្ររាជនក្តា របស់ម្នាក់ម្នាក់ ព្រះមាតា យើង គឺហ្វាទីម៉ាស្ត ព្រះអង្គ ព្រះរាជទានឲ្យទៅអស់ព្រះសាស្តាប្រេសិត ។ អ្វីៗដែលអស់ឡោះហ្គីបានព្រះរាជទានឲ្យទៅអស់ព្រះសាស្តាប្រេសិតមុនព្រះអង្គ ដែរឥតខ្ចោះមួយឡើយ ដូចដែលគេបានព្រះរាជទានអ្វីៗឲ្យទៅអស់ព្រះសាស្តាប្រេសិតមុនព្រះអង្គ ដែរ ។" បន្ទាប់មកព្រះអង្គ បានសូត្រថា៖ "[១៣:៣៨] យើង បានចាត់បញ្ជូនបណ្តាព្រះសាសនៈទូតមកកាលពីមុនអ្នក ។ យើងបានប្រទានភរិយានិងកូនចៅឲ្យពួកគេ ។" (17:71) (المحسن ، ج 1 ، ص 155)

يَمْحُوا اللَّهُ مَا يَشَاءُ وَيُثَبِّتُ وَعِنْدَهُ أُمُّ الْكِتَابِ ﴿٣٩﴾

៣៩. អស់ឡោះហ្គីលុបចោល (គឺលុបឲ្យប្រើទៀត) ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីរនៅឯព្រះអង្គ (គម្ពីរដើម គឺព្រះគម្ពីរអភិរក្ស) ។

មើលអធិប្បាយស្វីរ៉េ:ត្តិ ២ អាយ៉ាស្ត ១០៦-១០៧ ។

អធិប្បាយអាយ៉ាស្ត ៣៩

13/39/1 1/39/13 عَلِيُّ بْنُ إِبْرَاهِيمَ، عَنْ أَبِيهِ، عَنْ ابْنِ أَبِي عُمَيْرٍ، عَنْ هِشَامِ بْنِ سَالِمٍ، وَ حَفْصِ بْنِ الْبَحْتَرِيِّ وَ غَيْرِهِمَا، عَنْ أَبِي عَبْدِ اللَّهِ (عليه السلام) قَالَ فِي هَذِهِ الْآيَةِ: ﴿يَمْحُوا اللَّهُ مَا يَشَاءُ وَيُثَبِّتُ﴾ قَالَ: فَقَالَ: «وَهَلْ يُمْحَى إِلَّا مَا كَانَ ثَابِتًا وَ هَلْ يُثَبِّتُ إِلَّا مَا لَمْ يَكُنْ.» (الكافي - الجزء ١ : صفحة ١٤٦ : حديث : ٢)

13/39/1 [...] អាច្និ អាប្ត់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} មានវចនៈអំពីអាយ៉ាស្ត [១៣:៣៩] អល់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ថា៖ "ព្រះអង្គ^{وجل}លុបចោលតែអ្វីដែលគេបានបង្កើតហើយ ទេ ។ ព្រះអង្គ^{وجل}បង្កើតតែអ្វីដែលមិនធ្លាប់មានកាលពីមុនទេ ។" (الكافي 1: 146/2)

13/39/13 ٢/٣٩/١٣ مُحَمَّدُ بْنُ إِسْمَاعِيلَ، عَنِ الْفَضْلِ بْنِ شاذَانَ، عَنْ حمادِ بْنِ عيسى، عَنْ رِئِيعِ بْنِ عَبْدِ اللَّهِ، عَنِ الْفَضِيلِ بْنِ يسارٍ، قَالَ: سَمِعْتُ أَبَا جَعْفَرٍ (عليه السلام) يَقُولُ: «الْعِلْمُ عِلْمَانِ فَعِلْمٌ عِنْدَ اللَّهِ مَخْرُوعٌ لَمْ يُطْلَعْ عَلَيْهِ أَحَدٌ مِنْ خَلْقِهِ، وَ عِلْمٌ عَلَّمَهُ مَلَائِكَتُهُ وَ رُسُلُهُ، فَمَا عَلَّمَهُ مَلَائِكَتُهُ وَ رُسُلُهُ فَإِنَّهُ سَيَكُونُ، لَا يُكَدِّبُ نَفْسَهُ وَ لَا مَلَائِكَتَهُ وَ لَا رُسُلَهُ وَ عِلْمٌ عِنْدَهُ مَخْرُوعٌ، يُفَدِّمُ مِنْهُ مَا يَشَاءُ، وَ يُؤَخَّرُ مِنْهُ مَا يَشَاءُ، وَ يُثَبِّتُ مَا يَشَاءُ.» (الكافي - الجزء ١ : صفحة ١٤٧ : حديث : ٦)

13/39/2 [...] អាល់-ហ្ន៎ដូយល់ ប៊ិន យ៉ាសារ បានថាខ្ញុំបានឮ អាច្និ យ៉ុក្តុហ្ន៎រ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះអភិញ្ញាមានពីរប្រភេទគឺ៖ ព្រះអភិញ្ញាដែលអល់ឡោះហ្ន៎^{وجل}ទុកសម្រាប់តែព្រះអង្គ^{وجل}ឯង ដែលព្រះអង្គ^{وجل}មិនឲ្យសត្វលោកណាមួយស្គាល់ឡើយ និងព្រះអភិញ្ញាមួយដែលព្រះអង្គ^{وجل}ឲ្យបណ្តាទេវតានិងបណ្តាព្រះសាសនៈទូត^{عليهم السلام}របស់ព្រះអង្គ^{وجل}ដឹង ។ ដូច្នោះអ្វីដែលបណ្តាទេវតានិងបណ្តាព្រះសាសនៈទូត^{عليهم السلام}ដឹងនោះនឹងកើតមានឡើង (ក្នុងអនាគតកាល) គឺអ្វីដែលអល់ឡោះហ្ន៎^{وجل}មិនជំទាស់ បណ្តាទេវតានិងបណ្តាព្រះសាសនៈទូត^{عليهم السلام}ក៏មិនជំទាស់ទេដែរ ។ រីឯព្រះអភិញ្ញាដែលព្រះអង្គ^{وجل}ទុកសម្រាប់ព្រះអង្គ^{وجل}ឯង ព្រះអង្គ^{وجل}ធ្វើអ្វីមួយឆាប់មកដល់ស្រេចតែព្រះអង្គ^{وجل} ព្រះអង្គ^{وجل}ពន្យារអ្វីមួយស្រេចតែព្រះអង្គ^{وجل} ។" (الكافي 1: 147/6)

13/39/13 ٣/٣٩/١٣ قَالَ: حَدَّثَنَا مُحَمَّدُ بْنُ مُوسَى بْنِ الْمُتَوَكِّلِ (رحمه الله)، قَالَ: حَدَّثَنَا عَبْدُ اللَّهِ بْنُ جَعْفَرٍ الْحَمِيرِيُّ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عيسى، عَنْ ابْنِ محبوبٍ، عَنْ مَالِكِ بْنِ عَطِيَّةَ، عَنْ أَبِي حَمْرَةَ الثَّمَالِيِّ، عَنْ أَبِي جَعْفَرٍ الْبَاقِرِ (عليه السلام) قَالَ: «إِنَّ اللَّهَ عَزَّ وَ جَلَّ، عَرَضَ عَلَى آدَمَ أَسْمَاءَ الْأَنْبِيَاءِ وَ أَعْمَارِهِمْ - قَالَ - فَمَرَّ بِآدَمَ إِسْمُ دَاوُدَ النَّبِيِّ، فَإِذَا عُمُرُهُ فِي الْعَالَمِ أَرْبَعُونَ سَنَةً، فَقَالَ آدَمُ (عليه السلام): يَا رَبِّ، مَا أَقَلَّ عُمُرُ دَاوُدَ وَ مَا أَكْثَرَ عُمُرِي! يَا رَبِّ، إِنَّ أَنَا زِدْتُ دَاوُدَ مِنْ عُمُرِي ثَلَاثِينَ سَنَةً، أَنْتَبَّتَ ذَلِكَ لَهُ؟ قَالَ: نَعَمْ يَا آدَمَ. قَالَ: فَإِنِّي قَدْ زِدْتُهُ مِنْ عُمُرِي ثَلَاثِينَ سَنَةً، فَأَنْفَعُ ذَلِكَ لَهُ، وَ أَنْتَبَّتَهَا لَهُ عِنْدَكَ وَ إِطْرَحَهَا مِنْ عُمُرِي.»

13/39/3 [...] អាច្និ យ៉ុក្តុហ្ន៎រ អាល់-បាកៀរ^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្ន៎^{وجل}បានបង្ហាញអាដាំ^{عليه السلام} នូវព្រះនាមនិងព្រះជន្មរបស់ព្រះសាស្តាទាំងឡាយ^{عليهم السلام} ។ អាដាំ^{عليه السلام}បានឃើញនាមព្រះសាស្តាដ្ឋាវុដ្ឋ^{عليه السلام} ព្រះជន្មព្រះអង្គ^{عليه السلام} គឺសែសិបវស្សា ។ អាដាំ^{عليه السلام}បានទូលថា៖ "ម្ចាស់^{وجل}អើយ អាយុដ្ឋាវុដ្ឋ^{عليه السلام} តិច ម៉្លេះ អាយុទូលព្រះបង្គំជាខ្ញុំ^{عليه السلام} ច្រើនម៉្លេះ ។ ទូលព្រះបង្គំជាខ្ញុំ^{عليه السلام} អាយុច្រើនជាងដ្ឋាវុដ្ឋ^{عليه السلام} សាម

សិបស្តាំ ។ គេស្រ្តីមានអាយុនេះហើយមែនទេ ?" ព្រះអង្គមានព្រះបន្ទូលថា៖ "មានហើយ ។" អាដ្ឋាំស្រ្តីបានទូលថា៖ "ព្រោះតែទូលព្រះបង្គំជាខ្ញុំស្រ្តីមានអាយុច្រើនជាងគេស្រ្តីសាមសិបស្តាំ សូមព្រះអង្គថែមអាយុឲ្យគេស្រ្តីសាមសិបស្តាំ សូមព្រះអង្គឲ្យគេស្រ្តីបានអាយុនោះ ដកអាយុនោះពីអាយុទូលព្រះបង្គំជាខ្ញុំស្រ្តី ។"

قَالَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «فَأْتَبَتَ اللَّهُ عَزَّ وَ جَلَّ لِدَاوُدَ فِي عُمُرِهِ ثَلَاثِينَ سَنَةً، وَ كَانَتْ لَهُ عِنْدَ اللَّهِ مُنْبِتَةً، وَ ذَلِكَ قَوْلُ اللَّهِ عَزَّ وَ جَلَّ: «مَحُوا اللَّهُ مَا يَشَاءُ وَ يُنْبِتُ وَ عِنْدَهُ أُمُّ الْكِتَابِ» - قَالَ - فَمَحَا اللَّهُ مَا كَانَ عِنْدَهُ مُنْبِتًا لِآدَمَ، وَ أَتَبَتَ لِدَاوُدَ مَا لَمْ يَكُنْ عِنْدَهُ مُنْبِتًا».

អាថ្នី យ៉ាត្តិហារស្រ្តីមានវចនៈថា៖ "អល់ឡោះហ្ន៎ក៏បានឲ្យដ្ឋាំដូស្រ្តីបានអាយុសាមសិបស្តាំ (ថែមទៀត) ។ នេះគឺអ្វីដែលអល់ឡោះហ្ន៎បានរៀបចំឲ្យកើតមានឡើងពីមុន ។ នេះគឺព្រះបន្ទូលអល់ឡោះហ្ន៎ [១៣:៣៩] អល់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេត្តិរនៅឯព្រះអង្គ ។ ដូច្នោះឯងដែលអល់ឡោះហ្ន៎បានលុបចោលនូវអ្វីដែលបានកើតមានហើយឲ្យអាដ្ឋាំស្រ្តីហើយអល់ឡោះហ្ន៎បានរៀបចំឲ្យកើតមានឡើងឲ្យដ្ឋាំដូស្រ្តី នូវអ្វីដែលព្រះអង្គមិនបានធ្វើឲ្យមានទេ (កាលពីមុន) ។

قَالَ: «فَمَضَى عُمُرُ آدَمَ، فَهَبَطَ عَلَيْهِ مَلِكُ الْمَوْتِ لِيَمِضَ رُوحَهُ، فَقَالَ لَهُ آدَمُ: يَا مَلِكُ الْمَوْتِ، إِنَّهُ قَدْ بَقِيَ مِنْ عُمُرِي ثَلَاثُونَ سَنَةً. فَقَالَ لَهُ مَلِكُ الْمَوْتِ: يَا آدَمَ، أَمْ لَمْ تَجْعَلْهَا لِإِنِّكَ دَاوُدَ النَّبِيِّ، وَ طَرَحْتَهَا مِنْ عُمْرِكَ حِينَ عَرَضَ عَلَيْكَ أَسْمَاءُ الْأَنْبِيَاءِ مِنْ دُرِّيَّتِكَ، وَ عَرَضْتُ عَلَيْكَ أَعْمَارُهُمْ، وَ أَنْتَ يَوْمَئِذٍ يَوَادِي الرُّوحَاءِ؟ - قَالَ - فَقَالَ لَهُ آدَمُ: مَا أَذْكَرُ هَذَا - قَالَ - فَقَالَ لَهُ مَلِكُ الْمَوْتِ: يَا آدَمَ، لَا تَجْحَدْ، أَمْ لَمْ تَسْأَلِ اللَّهَ عَزَّ وَ جَلَّ أَنْ يُنْبِتَهَا لِدَاوُدَ، وَ يَمْحُوهَا مِنْ عُمْرِكَ، فَأَتَبَتَهَا لِدَاوُدَ فِي الرَّبُّورِ وَ مَحَاها مِنْ عُمْرِكَ فِي الْكَدْرِ؟ قَالَ آدَمُ: حَتَّى أَعْلَمَ ذَلِكَ».

ព្រះអង្គស្រ្តីមានវចនៈថា៖ "ពេលអាដ្ឋាំដូស្រ្តីដុតអាយុទេវតាយកជីវិតបានចុះមកយកព្រលឹងព្រះង្គស្រ្តី ។ អាដ្ឋាំស្រ្តីបានប្រាប់ទេវតាយកជីវិតថា៖ "ទេវតាយមទូតអើយ ទូលបង្គំមិនទាន់អស់អាយុទេនៅសល់សាមសិបស្តាំទៀត ។" ទេវតាយមទូតបានប្រាប់អាដ្ឋាំស្រ្តីថា៖ "អាដ្ឋាំស្រ្តីអើយ ព្រះអង្គមិនបានឲ្យអាយុនោះទៅព្រះសាស្តាដ្ឋាំដូស្រ្តី បុត្រព្រះអង្គហើយទេ ឲ្យដកអាយុនោះពីអាយុព្រះអង្គ កាលគេបានបង្ហាញព្រះអង្គនាមរបស់បណ្តាព្រះសាស្តាភ្នំក្នុងចំណោមព្រះរាជបុត្រព្រះអង្គនិងអាយុរបស់ព្រះអង្គ ។ កាលនោះព្រះអង្គបាននៅឯជ្រលងអាល់-រ៉េហ្វាអ៊ី?" អាដ្ឋាំស្រ្តីបានប្រាប់ទេវតាយមទូតថា៖ "ទូលបង្គំមិនចាំរឿងនេះទេ ។" ទេវតាយមទូតបានប្រាប់អាដ្ឋាំស្រ្តីថា៖ "អាដ្ឋាំស្រ្តីអើយ ចូរកុំតវ៉ា ។ ព្រះអង្គមិនបានសូមអល់ឡោះហ្ន៎ទេ សូមឲ្យព្រះអង្គឲ្យអាយុនោះទៅដ្ឋាំដូស្រ្តី ឲ្យលុបអាយុនោះ (គឺដក) ពីអាយុព្រះអង្គ? អល់ឡោះហ្ន៎ក៏បានដាក់អាយុនោះឲ្យដ្ឋាំដូស្រ្តីនៅក្នុងព្រះគម្ពីរស្វាច្ចិរ ហើយអល់ឡោះហ្ន៎បានលុប (គឺដក) អាយុនោះពីអាយុព្រះអង្គ នៅក្នុងការចងចាំ?" អាដ្ឋាំស្រ្តីបានថា៖ "ទូលបង្គំនឹកឃើញហើយ ។"

قَالَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «وَ كَانَ آدَمُ صَادِقًا، لَمْ يَذْكَرْ وَ لَمْ يَجْحَدْ، فَمِنْ ذَلِكَ الْيَوْمِ أَمَرَ اللَّهُ تَبَارَكَ وَ تَعَالَى الْعِبَادَ، أَنْ يَكْتُبُوا بَيْنَهُمْ إِذَا تَدَايَنُوا وَ تَعَامَلُوا إِلَى أَجْلِ مُسَمًى، لِنَسْيَانِ آدَمَ وَ مَجْحُودِهِ مَا جَعَلَ عَلَى نَفْسِهِ».

٢٦٥ حَدِيث: ٩٩ / ٥٦١٠ ، علل الشرائع - الجزء: ١ صَفْحَة: ٥٥٣ حَدِيث: (١)**

អាច្និ យ៉ុក្តុហ្វារ^{صلوات الله عليه والسلام} មានវចនៈថា៖ "អាដ្វាំ^{عليه السلام}ជាសច្ចការី ។ ព្រះអង្គ^{عليه السلام}ចាំមិនបានទេ ព្រះអង្គ^{عليه السلام}មិនតវ៉ារឿងនេះទេ ។ ដូច្នេះចាប់តាំងពីថ្ងៃនោះតទៅអស់ឡោះហ្ន៎^{تعالى}បានដាក់ព្រះបញ្ញាឲ្យបាវទាំងឡាយកត់ត្រាពេលពួកគេឲ្យគ្នាខ្លី (ទៅវិញទៅមក) លុះដល់កាលកំណត់ ដោយសារតែអាដ្វាំ^{عليه السلام}ភ្លេចភ្លាំងនោះឯង និងដោយសារអាដ្វាំ^{عليه السلام}បានតវ៉ាពុះពារលើខ្លួនឯង^{عليه السلام} ។" (1 / 553) (علل الشرائع: 1 / 553)

٤/٣٩/١٣ الشَّيْخُ فِي (أَمَالِيهِ): عَنْ شَيْخِهِ (رَحْمَهُ اللهُ)، قَالَ: أَخْبَرَنَا مُحَمَّدُ بْنُ مُحَمَّدٍ ، قَالَ: أَخْبَرَنَا أَبُو الْحَسَنِ أَحْمَدُ بْنُ مُحَمَّدِ بْنِ الْحَسَنِ بْنِ الْوَلِيدِ، عَنْ أَبِيهِ، عَنْ مُحَمَّدِ بْنِ الْحَسَنِ الصَّقَّارِ، عَنْ أَحْمَدَ بْنِ مُحَمَّدِ بْنِ عَيْسَى، عَنْ الْحَسَنِ بْنِ مُحَمَّدِ بْنِ عَلِيٍّ، عَنْ عَلِيِّ بْنِ أَبِي طَالِبٍ، عَنْ مُحَمَّدِ بْنِ مُسْلِمٍ، قَالَ: سَأَلَ أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ) عَنْ لَيْلَةِ الْقَدْرِ، فَقَالَ: «تَنْزَلُ فِيهَا الْمَلَائِكَةُ وَالرُّوحُ إِلَى السَّمَاءِ الدُّنْيَا، فَيَكْتُبُونَ مَا هُوَ كَائِنٌ فِي أَمْرِ السَّنَةِ، وَ مَا يُصِيبُ الْعِبَادَ فِيهَا، وَ أَمْرٌ مَوْقُوفٌ لِلَّهِ تَعَالَى فِيهِ الْمَشِيئَةُ، يُقَدَّمُ فِيهِ مَا يَشَاءُ، وَ يُؤَخَّرُ مَا يَشَاءُ، وَ هُوَ قَوْلُهُ تَعَالَى: ﴿يَمْحُوا اللهُ مَا يَشَاءُ وَ يُثَبِّتُ وَ عِنْدَهُ أُمُّ الْكِتَابِ﴾» (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٦ حَدِيث: ٩٩ / ٥٦١٢ ، الأُمالي - الجزء: ١ صَفْحَة: ٥٩)**

13/39/4 [...] មូហាំម៉ាដ្វ ប៊ិន មុស្លីម បានតំណាលថាខ្ញុំបានសួរ អាច្និ យ៉ុក្តុហ្វារ^{صلوات الله عليه والسلام} អំពីយប់បុព្វបញ្ញត្តិ (لَيْلَةِ الْقَدْرِ) ។ ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ក្នុងយប់នោះទេវតា វិញ្ញាណ អ្នកកត់ត្រាចុះមកឯមេឃលោកនេះ ។ ពួកគេនឹងកត់ត្រាអ្វីដែលនឹងកើតឡើងក្នុងឆ្នាំ និងទុក្ខវិបត្តិនានាដែលនឹងកើតលើបាវទាំងឡាយក្នុងឆ្នាំនោះ ។ ព្រះបញ្ញានៅលើអស់ឡោះហ្ន៎^{تعالى}ពាក់ព័ន្ធនឹងឆ្នាំនោះ ស្រេចតែលើព្រះអង្គ^{عجل} ។ អស់ឡោះហ្ន៎^{عجل} ឲ្យអ្វីឆាប់កើតមានឡើងស្រេចតែលើព្រះអង្គ^{عجل} ព្រះអង្គ^{عجل} ពន្យារអ្វីស្រេចតែលើព្រះអង្គ^{عجل} ។ នេះគឺព្រះបន្ទូលអស់ឡោះហ្ន៎^{تعالى} [១៣:៣៩] អស់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីរនៅឯព្រះអង្គ ។" (الأُمالي 1: 59)

٥/٣٩/١٣ عَنْ زُرَّارَةَ، عَنْ أَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ) قَالَ: كَانَ عَلِيُّ بْنُ الْحُسَيْنِ (عَلَيْهِ السَّلَامُ) يَقُولُ: «لَوْ لَا آيَةٌ فِي كِتَابِ اللَّهِ، لَحَدَّثْتُكُمْ بِمَا يَكُونُ إِلَى يَوْمِ الْقِيَامَةِ». فَقُلْتُ لَهُ: أَيُّ آيَةٍ؟ فَقَالَ: «قَوْلُ اللَّهِ: ﴿يَمْحُوا اللهُ مَا يَشَاءُ وَ يُثَبِّتُ وَ عِنْدَهُ أُمُّ الْكِتَابِ﴾». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٧ حَدِيث: ٩٩ / ٥٦١٧ ، تفسير العياشي - الجزء: ١ صَفْحَة: ٢١٥ حَدِيث: ٥٩)**

13/39/5 ទទួលបានមកពី ស៊ូរ៉េព័រ្ត តមកពី អាច្និ យ៉ុក្តុហ្វារ^{صلوات الله عليه والسلام} ដែលមានវចនៈថា អាលី ប៊ិន អាល់-ហ្វាត្វិស្រីនី^{صلوات الله عليه والسلام} តែងតែមានវចនៈថា៖ "បើមិនដោយសារតែអាយ៉ាស៊ុមួយនៅក្នុងព្រះគម្ពីរអស់ឡោះហ្ន៎^{عجل} ទេ ខ្ញុំ^{صلوات الله عليه والسلام} នឹងតំណាលឲ្យអស់លោកដឹងនូវអ្វីដែលកើតមានឡើងរហូតដល់ថ្ងៃជំនុំជម្រះ ។" ខ្ញុំបានទូលព្រះអង្គ^{صلوات الله عليه والسلام} ថា៖ "អាយ៉ាស៊ុមួយណា?" ព្រះអង្គ^{صلوات الله عليه والسلام} មានវចនៈថា៖ "ព្រះបន្ទូលអស់ឡោះហ្ន៎^{عجل} [១៣:៣៩] អស់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីរនៅឯព្រះអង្គ ។" (تفسير العياشي: 59 / 215)

٦/٣٩/١٣ عَنْ عَمْرٍو بْنِ الْحَمِقِ، قَالَ: دَخَلْتُ عَلَى أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) حِينَ ضُرِبَ عَلَى قَرْنِهِ، فَقَالَ لِي: «يَا عَمْرُو، إِنِّي مُفَارِقُكُمْ»، ثُمَّ قَالَ: «سَنَةٌ [إِلَى] السَّبْعِينَ فِيهَا بَلَاءٌ» فَالْهَذَا ثَلَاثًا. فَقُلْتُ فَهَلْ بَعْدَ الْبَلَاءِ رَحَاءٌ؟ فَلَمْ يُجِبْنِي، وَ أَعْمِيَ عَلَيْهِ، فَبَكَتْ أُمُّ

كُلُّوْمٌ فَأَفَاقَ فَقَالَ: يَا أُمَّ كَلُّوْمٍ لَا تُؤْذِينِي، فَإِنَّكَ لَوْ قَدْ تَرَيْتَ مَا أَرَى لَمْ تَبْكِي، إِنَّ الْمَلَائِكَةَ فِي السَّمَاوَاتِ السَّبْعِ بَعْضُهُمْ خَلْفَ بَعْضٍ وَ النَّبِيِّنَ خَلْفَهُمْ وَ هَذَا مُحَمَّدٌ (صَلَّى اللهُ عَلَيْهِ وَ آلِهِ) أَحَدُ بِيَدَيَّ، يَقُولُ: انْطَلِقْ يَا عَلِيُّ فَمَا أَمَامَكَ خَيْرٌ لَكَ بِمَا أَنْتَ فِيهِ فَقُلْتُ: بِأَبِي أَنْتَ وَ أُتِي، قُلْتُ لِي: إِلَى السَّبْعِينَ بَلَاءً، فَهَلْ بَعْدَ السَّبْعِينَ رَحَاءٌ؟ فَقَالَ: «نَعَمْ يَا عَمْرُو، وَ إِنْ بَعْدَ الْبَلَاءِ رَحَاءٌ وَ ﴿يَتَخَوُّوا اللهُ مَا يَشَاءُ وَ يُثْبِتُ وَ عِنْدَهُ أُمُّ الْكِتَابِ﴾» (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٩ حَدِيث: ٩٩ / ٥٦٢٦ ، تفسير العيَاشي - الجزء: ١ صَفْحَة: ٢١٧ حَدِيث: ٦٨)**

13/39/6 អ្នករូ ប៊ីន អាស់-ហាមិកូ បានតំណាលថាខ្ញុំបានមកជួប អាមីរុល-មុមីនីន صلوات الله عليه والسلام កាលព្រះអង្គ صلوات الله عليه والسلام ត្រូវគេវាយចំក្បាល ។ ព្រះអង្គ صلوات الله عليه والسلام បានប្រាប់ខ្ញុំថា: "អ្នករូអើយ ខ្ញុំ صلوات الله عليه والسلام នឹងបែកពីអស់លោក ហើយ ។" បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام មានវចនៈថា: "នឹងមានឆ្នាំមួយដែលនឹងមានចិតសិបទុក្ខវេទនា ។" ព្រះអង្គ صلوات الله عليه والسلام បានថាបីដង ។ ខ្ញុំបានទូលថា: "តើនឹងមានការធូស្រាលទេក្រោយពីទុក្ខវេទនាទាំង នោះ?" ព្រះអង្គ صلوات الله عليه والسلام មិនបានឆ្លើយតបខ្ញុំទេ ។ ខ្ញុំព្រួយអំពីព្រះអង្គ صلوات الله عليه والسلام ។ អ៊ូម គុលស្ទ្រីម បានទ្រហោយំ ព្រះអង្គ صلوات الله عليه والسلام ក៏មានវចនៈថា: "អ៊ូម គុលស្ទ្រីម អើយកុំធ្វើឲ្យឪពុក صلوات الله عليه والسلام ឈឺចាប់ ។ បើកូនបានឃើញអ្វីដែល ឪពុក صلوات الله عليه والسلام ឃើញ កូនច្បាស់ជានឹងមិនយំទេ ។ ទេវតាក្នុងមេឃទាំងប្រាំពីរបន្តកន្ទុយគ្នា ព្រះសាស្តា ទាំងឡាយ عليهم السلام តាមក្រោយពួកគេ ។ នេះមូហាំម៉ាដ្វី صلوات الله عليه وآله وسلم ព្រះអង្គ صلوات الله عليه وآله وسلم ចាប់ដៃឪពុក صلوات الله عليه والسلام មានព្រះវចនៈថា: "អាលី صلوات الله عليه والسلام អើយ ទៅ! ព្រោះអ្វីដែលនៅខាងមុខអ្នក صلوات الله عليه والسلام ប្រសើរជាងស្ថានភាពដែលអ្នក صلوات الله عليه والسلام កំពុង ពើបពះនេះ ។" ខ្ញុំបានទូលថា: "សូមឲ្យឪពុកម្តាយទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صلوات الله عليه والسلام ។ ព្រះអង្គ صلوات الله عليه والسلام ជានឹងមានចិតសិបទុក្ខវេទនា តើនឹងមានសេចក្តីស្រណុកចិតសិបទេ?" ព្រះអង្គ صلوات الله عليه والسلام មានវចនៈ ថា: "អ្នករូអើយ នឹងមានសេចក្តីស្រណុកចិតសិប ។ ក្រោយពីទុក្ខវេទនានឹងមានសេចក្តីស្រណុក [១៣:៣៩] អស់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីនៅឯ ព្រះអង្គ ។" (تفسير العيَاشي: 68 / 217)

٧/٣٩/١٣ قَالَ أَبُو حَمْرَةَ: قُلْتُ لِأَبِي جَعْفَرٍ (عَلَيْهِ السَّلَامُ): إِنَّ عَلِيًّا كَانَ يَقُولُ: «إِلَى السَّبْعِينَ بَلَاءً، وَ بَعْدَ السَّبْعِينَ رَحَاءٌ» وَ قَدْ مَضَتْ السَّبْعُونَ وَ لَمْ يَرَوْا رَحَاءً؟ فَقَالَ لِي أَبُو جَعْفَرٍ (عَلَيْهِ السَّلَامُ): «يَا ثَابِتُ، إِنَّ اللَّهَ كَانَ قَدْ وَقَّتْ هَذَا الْأَمْرَ فِي السَّبْعِينَ، فَلَمَّا قُتِلَ الْحُسَيْنُ (صَلَوَاتُ اللَّهِ عَلَيْهِ)، اسْتَدَّ عَضْبُ اللَّهِ عَلَى أَهْلِ الْأَرْضِ، فَأَخْرَهُ إِلَى أَرْبَعِينَ وَ مِائَةِ سَنَةٍ، فَحَدَّثْنَاكُمْ فَأَدَعَيْتُمْ الْحَدِيثَ وَ كَشَفْتُمْ قِنَاعَ السِّرِّ، فَأَخْرَهُ اللَّهُ وَ لَمْ يَجْعَلْ لِدَلِكْ عِنْدَنَا وَقْتًا» ثُمَّ قَالَ: ﴿يَتَخَوُّوا اللهُ مَا يَشَاءُ وَ يُثْبِتُ وَ عِنْدَهُ أُمُّ الْكِتَابِ﴾. (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٦٩ حَدِيث: ٩٩ / ٥٦٢٧ ، تفسير العيَاشي - الجزء: ١ صَفْحَة: ٢١٨ حَدِيث: ٦٩)**

13/39/7 អាប៊ូ ហ្គាំស្យាស្ត បានតំណាលថាខ្ញុំបានទូល អាប៊ូ យ៉ុក្កុហ្គារ صلوات الله عليه والسلام ថា អាលី صلوات الله عليه والسلام មានវចនៈ ថា "មានចិតសិបទុក្ខវេទនា ក្រោយមកនឹងមានសេចក្តីស្រណុកចិតសិប" ។ ចិតសិប[ឆ្នាំវេទនា]បាន កន្លងទៅហើយ កាលណានឹងបានឃើញសេចក្តីស្រណុក?" អាប៊ូ យ៉ុក្កុហ្គារ صلوات الله عليه والسلام បានប្រាប់ខ្ញុំថា: "ស្វាប៊ីតអើយ! អស់ឡោះហ្ន៎ عجل الله فرجه បានកំណត់ពេលឲ្យរឿងនេះ (គឺអាស់-ក្តីអ៊ូម عجل الله فرجه) នៅក្នុងអំឡុងចិតសិប នោះ ។ តែកាលគេបានសម្លាប់អាស់-ហ្ន៎ صلوات الله عليه والسلام អស់ឡោះហ្ន៎ عجل الله فرجه ទ្រង់ព្រះពិរោធមនុស្សនៅលើផែនដី ណាស់ ។ ព្រះអង្គ عجل الله فرجه បានពន្យារពេលនោះមួយរយសែសិបឆ្នាំ ។ យើងតំណាលប្រាប់អស់លោក តែអស់ លោកបានផ្សាយហាឌីស្ទ (គឺបើកឲ្យគេដឹង) អស់លោកបានបើកចំហអ្វីដែលគេបិទ ។ ដូច្នេះ អស់ឡោះហ្ន៎ عجل الله فرجه ពន្យារពេលនោះ: ហេតុដូច្នេះព្រះអង្គ عجل الله فرجه មិនបានកំណត់ពេលឲ្យរឿងនោះឲ្យយើង عليهم السلام ទេ ។" បន្ទាប់មកព្រះអង្គ صلوات الله عليه والسلام មានវចនៈថា: [១៣:៣៩] អស់ឡោះហ្ន៎លុបចោល ព្រះអង្គបញ្ជាក់បន្ថែម

អ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីនៅឯព្រះអង្គ ។" (تفسير العياشي: 69 / 218)

١٣/٣٩/٨ عَنْ ابْنِ سِنَانٍ، عَنْ أَبِي عَبْدِ اللَّهِ (عَلَيْهِ السَّلَامُ) يَقُولُ: «إِنَّ اللَّهَ يُقَدِّمُ مَا يَشَاءُ، وَيُؤَخِّرُ مَا يَشَاءُ، وَ يَمْحُو مَا يَشَاءُ، وَ يُثَبِّتُ مَا يَشَاءُ، وَ عِنْدَهُ أُمُّ الْكِتَابِ، - وَ قَالَ - لِكُلِّ أَمْرٍ يُرِيدُهُ اللَّهُ فَهُوَ فِي عِلْمِهِ قَبْلَ أَنْ يَصْنَعَهُ، وَ لَيْسَ شَيْءٌ يُبْدُو لَهُ إِلَّا وَ قَدْ كَانَ فِي عِلْمِهِ، إِنَّ اللَّهَ لَا يُبْدُو لَهُ مِنْ جَهْلٍ». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٧٠ حَدِيث: ٩٩ / ٥٦٢٩ ، تفسير العياشي - الجزء: ١ صَفْحَة: ٢١٨ حَدِيث: ٧١)**

13/39/8 អ៊ីបនូ ស៊ីណា បានថា អាច អាប់ខុលឡោះហ្ន៎^{صلوات الله عليه والسلام} មានវចនៈថា៖ "អល់ឡោះហ្ន៎^عធ្វើឲ្យអ្វីមួយឆាប់កើតមានឡើងស្រេចតែលើព្រះអង្គ^ع ព្រះអង្គ^عពន្យារអ្វីស្រេចតែលើព្រះអង្គ^ع ព្រះអង្គ^عលុបអ្វីចោលស្រេចតែលើព្រះអង្គ^ع ព្រះអង្គ^عបញ្ជាក់បន្ថែមអ្វីមួយស្រេចតែលើព្រះអង្គ^ع ។ [១៣:៣៩] ព្រះមេតម្តីនៅឯព្រះអង្គ ។" ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈថា៖ "រាល់ប្រការដែលអល់ឡោះហ្ន៎^عចង់ធ្វើសុទ្ធតែនៅក្នុងព្រះអភិញ្ញាព្រះអង្គ^عមុនព្រះអង្គ^عធ្វើ ។ សព្វសារពើដែលព្រះអង្គ^عចាប់ផ្តើមធ្វើសុទ្ធតែនៅក្នុងព្រះអភិញ្ញាព្រះអង្គ^عជាស្រេច ។ អល់ឡោះហ្ន៎^عមិនចាប់ផ្តើមធ្វើពីដំណាក់ការអវិជ្ជានោះទេ ។"

(تفسير العياشي: 71 / 218)

٩/٣٩/١٣ صَاحِبُ (التَّاقِبِ فِي الْمَنَاقِبِ) عَنْ أَبِي هَاشِمٍ الْجَعْفَرِيِّ، قَالَ: سَأَلَ مُحَمَّدُ بْنُ صَالِحٍ الْأَرْضِيُّ أَبَا مُحَمَّدٍ، يَغْنِي الْحَسَنَ الْعَسْكَرِيَّ (عَلَيْهِ السَّلَامُ) عَنْ قَوْلِ اللَّهِ: ﴿يَمْحُوا اللَّهُ مَا يَشَاءُ وَ يُثَبِّتُ وَ عِنْدَهُ أُمُّ الْكِتَابِ﴾. فَقَالَ (عَلَيْهِ السَّلَامُ): «هَلْ يَمْحُو إِلَّا مَا كَانَ، وَ هَلْ يُثَبِّتُ إِلَّا مَا لَمْ يَكُنْ!؟».

13/39/9 [...] អាច ហ្ន៎ស្តីម អាល់-យ៉ាក្កហ្ន៎ បានតំណាលថា មូហ្ន៎ម៉ាដូ ប៊ិន ស្ត្រីលិហ្ន៎ បានសួរស្ត្រីលិហ្ន៎ អាល់-អាវដ្ឋី (សច្ចការីនៅលើផែនដី) អាច មូហ្ន៎ម៉ាដូ ពោលគឺ អាល់-ហ្ន៎សាន់ អាល់-អាសការី^{صلوات الله عليه والسلام} អំពីព្រះបន្ទូលអល់ឡោះហ្ន៎^ع [១៣:៣៩] អល់ឡោះហ្ន៎^عលុបចោល ព្រះអង្គ^عបញ្ជាក់បន្ថែមអ្វីមួយស្រេចតែព្រះអង្គ ។ ព្រះមេតម្តីនៅឯព្រះអង្គ ។ ព្រះអង្គ^{صلوات الله عليه والسلام}មានវចនៈថា៖ "តើព្រះអង្គ^عលុបអ្វីមួយចោលដែលមិនមានស្រេចហើយទេ ? តើព្រះអង្គ^عបង្កើតអ្វីមួយដែលនឹងមិនកើតឡើងទេ ?"

فَقُلْتُ فِي نَفْسِي: هَذَا خِلَافُ قَوْلِ هِشَامٍ، إِنَّهُ لَا يَعْلَمُ بِالشَّيْءِ حَتَّى يَكُونَ. فَنَظَرَ إِلَيَّ أَبُو مُحَمَّدٍ (عَلَيْهِ السَّلَامُ)، وَ قَالَ: «اللَّهُ تَعَالَى، الْجَبَّارُ، الْعَالِمُ بِالشَّيْءِ قَبْلَ كَوْنِهَا، الْخَالِقُ إِذْ لَا مَخْلُوقَ، وَ الرَّبُّ إِذْ لَا مَرْبُوبَ، وَ الْقَادِرُ قَبْلَ الْمَقْدُورِ عَلَيْهِ»، فَقُلْتُ: أَشْهَدُ أَنَّكَ حُجَّةُ اللَّهِ، وَ وَليُّهُ بِقِسْطٍ، وَ أَنَّكَ عَلَى مِنْهَاجِ أَمِيرِ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ). (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٧١ حَدِيث: ٩٩ / ٥٦٣٣ ، الغائب في المناقب - الجزء: ١ صَفْحَة: ٥٦٦ حَدِيث: ٥٠٧)**

ខ្ញុំនឹកក្នុងចិត្តថា៖ "នេះខុសពីសម្តីរបស់ហ្ន៎ស្ត្រីលិហ្ន៎ដែលថាអល់ឡោះហ្ន៎^عមិនដឹងអ្វីទេរហូតដល់ពេលវាកើតឡើងមែន ។" អាច មូហ្ន៎ម៉ាដូ^{صلوات الله عليه والسلام}សម្តីមើលខ្ញុំហើយមានវចនៈថា៖ "អល់ឡោះហ្ន៎^عជាព្រះអ្នកតម្រូវ (ឲ្យកើតមាន) ជាព្រះទ្រង់ញាណអ្វីៗមុនវាកើតមានឡើង ។ ព្រះអង្គ^عជាអ្នកបង្កើតកាលពុំមានអ្វីកើតទេ ។ ព្រះអង្គ^عជាអ្នកចិញ្ចឹមកាលពុំមានអ្វីចិញ្ចឹមទេ ។ ព្រះអង្គ^عមានឥទ្ធិពលមុន[បង្ហាញឲ្យឃើញ]ឥទ្ធិពល ។" ខ្ញុំបានទូលថា៖ "ទូលបង្គំសូមប្តេជ្ញាថាព្រះអង្គ^{صلوات الله عليه والسلام}ជាព្រះអាជ្ញាធររបស់អល់ឡោះហ្ន៎^ع ជាព្រះអនុរក្សរបស់អល់ឡោះហ្ន៎^عដែលប្រកបដោយសមធម៌ ថាព្រះអង្គ^{صلوات الله عليه والسلام}ស្ថិតនៅក្នុងនិវេទនកថា (គឺ

សេចក្តីថ្លែងការណ៍) របស់អាមីរុល-មុមីនីន صلوات الله عليه والسلام "1" (507 /566) (الثاقب في المناقب: 507 /566)

وَإِن مَّا نُرِيَنَّكَ بَعْضَ الَّذِي نَعِدُهُمْ أَوْ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيْكَ الْبَلَاغُ وَعَلَيْنَا الْحِسَابُ ﴿٤٠﴾

៤០. ទុកជាយើងឲ្យអ្នកបានឃើញ [នាជីវិតនេះ:] នូវមួយប៉ែកនៃអ្វីដែលយើងសន្យានឹងពួកគេ (ពួក ទុច្ចរិត ។ ល ។) ឬយើងធ្វើឲ្យអ្នកផុតជីវិតក៏ដោយ អ្នកមាននាទីត្រឹមតែផ្សព្វផ្សាយ[ព្រះរាជសារ]ទេ ។ ការទូទាត់នៅលើយើង ។

أَوْ لَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا وَاللَّهُ يَكْتُمُ لَنَا مَعْزِبَ لِحِكْمِهِ وَهُوَ سَرِيعُ

الْحِسَابِ ﴿٤١﴾

៤១. ពួកគេមិនឃើញទេថាយើងតម្រង់ចំផែនដីដោយកាត់បន្ថយបណ្តាជានាវា ? អស់ឡោះហ្ន៎វិនិច្ឆ័យ ពុំមានអ្នកណាអាចទប់ស្កាត់ការវិនិច្ឆ័យរបស់ព្រះអង្គបានឡើយ ។ ព្រះអង្គទូទាត់រហ័សបំផុត ។

وَقَدْ مَكَرَ الَّذِينَ مِنْ قَبْلِهِمْ فَلِلَّهِ الْمَكْرُ جَمِيعًا يَعْلَمُ مَا تَكْسِبُ كُلُّ نَفْسٍ وَسَيَعْلَمُ الْكُفْرُ لِمَنْ عُقِبِيَ

الدَّارِ ﴿٤٢﴾

៤២. ជនសម័យមុនពួកគេ (ពួកបដិសេធសទ្ធា...) បានប្រើឧបាយកល តែអស់ឡោះហ្ន៎ជាម្ចាស់ ឧបាយកលទាំងអស់ ។ ព្រះអង្គទ្រង់ញាណថាជីវិតនីមួយៗបានសាងអ្វីខ្លះ ។ ពួកបដិសេធសទ្ធានឹង បានដឹងថាជម្រកអវសាននឹងបានទៅលើអ្នកណា ។

អធិប្បាយអាយ៉ាស់ ៤០-៤២

(13/40-42/1 [...] យ៉ូស្វ័អ៊ីបានតំណាលតមកពី អាថ្នី យ៉ុក្កុហ្វារ صلوات الله عليه والسلام ដែលមានវចនៈថា អាល្ល ប៊ិន អាល់-ហ្វ្លៃស្រី صلوات الله عليه والسلام មានវចនៈថា៖ "ចិត្តខ្ញុំ صلوات الله عليه والسلام ទូលំទូលាយអំពីការស្តាប់យ៉ាងឆុតឆាប់ ឬអំពីរឿងដែល យើង صلوات الله عليه والسلام ត្រូវគេសម្លាប់នោះ ។ ព្រះបន្ទូលអស់ឡោះហ្ន៎ صلوات الله عليه والسلام នេះចែងអំពីរូបយើង صلوات الله عليه والسلام គឺ៖ [១៣:៤១] ពួកគេ មិនឃើញទេថាយើងតម្រង់ចំស្រុកទេសដោយកាត់បន្ថយបណ្តាជានាវា ? នេះគឺការចាកចោល[ពីក្នុង លោក]របស់អ្នកចេះដឹង "1" (6 /30 :1) (الكافي)

13/40-42/1 [...] ابن شهر آشوب: عن تفسير وكيع، و سُفْيَانَ، و السُّدِّيِّ، و أَبِي صَالِحٍ: أَنَّ عَبْدَ اللَّهِ بْنَ عُمَرَ قَرَأَ قَوْلَهُ تَعَالَى ﴿أَوْ لَمْ يَرَوْا أَنَّا نَأْتِي الْأَرْضَ نَنْقُصُهَا مِنْ أَطْرَافِهَا﴾ يَوْمَ قُتِلَ أَمِيرُ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ)، وَ قَالَ: يَا أَمِيرَ الْمُؤْمِنِينَ، لَقَدْ كُنْتَ الطَّرْفَ الْأَكْبَرَ فِي الْعِلْمِ، الْيَوْمَ نَقِصَ عِلْمُ الْإِسْلَامِ، وَ مَضَى رُكْنُ الْإِيمَانِ. (البرهان في تفسير القرآن - الجزء: 3 صَفْحَة: 272 حَدِيث: 99 / 5636 ، المناقب - الجزء: 3 صَفْحَة: 308)**

13/40-42/2 អ៊ុបន្ទូ ស្វាស្តរី អាស្រ័យ បានតំណាលដោយដកស្រង់ពីក្នុង តាហ្សៀវ វ៉ាតីអ៊ុ តមកពី ស៊ីហ្វយ៉ាន, អាស់-ស៊ីដ្ឋី និង អាហ្វិ ស្ទ្រីលិហ្វ ថា អ្នកបំប្លែងឡោះហ្វី ប៊ីន អ៊ុម៉ា បានសូត្រព្រះបន្ទូល អស់ឡោះហ្វី تعالى [១៣:៤១] ពួកគេ មិនឃើញទេថាយើងតម្រង់ចំស្រុកទេសដោយកាត់បន្ថយបណ្តា ដោយវា ? ថ្ងៃដែលអាមីរុល-មុមីនី صلوات الله عليه والسلام ត្រូវគេសម្លាប់ ។ លោកបានថា៖ "អាមីរុល-មុមីនី صلوات الله عليه والسلام អើយ ព្រះអង្គ صلوات الله عليه والسلام ជាព្រះអភិញ្ញាមួយបែកធំបំផុត ។ ថ្ងៃនេះព្រះអភិញ្ញារបស់អាស់-អ៊ុស្តាមត្រូវកាត់បន្ថយ ជំនឿមួយបែកបានរលះបាត់ ។" (308 :3) (المناقب)

13/40-42/3* អាស់-ត្រប់រីស៊ី បានតំណាលតមកពី អាហ្វិ អ្នកបំប្លែងឡោះហ្វី صلوات الله عليه والسلام ថា៖ "ការកាត់បន្ថយ របស់វា (គឺផែនដី) គឺការចាកចោលរបស់បណ្តាញាណី (គឺអ្នកចេះដឹង) បណ្តាអ្នកយល់ដឹងនិងបណ្តា បុគ្គលប្រសើររំលឹករបស់វា ។" (مجمع البيان 6 :461) **

13/40-42/3* អាស់-ត្រប់រីស៊ី បានតំណាលតមកពី អាហ្វិ អ្នកបំប្លែងឡោះហ្វី صلوات الله عليه والسلام ថា៖ "ការកាត់បន្ថយ របស់វា (គឺផែនដី) គឺការចាកចោលរបស់បណ្តាញាណី (គឺអ្នកចេះដឹង) បណ្តាអ្នកយល់ដឹងនិងបណ្តា បុគ្គលប្រសើររំលឹករបស់វា ។" (مجمع البيان 6 :461)

وَيَقُولُ الَّذِينَ كَفَرُوا لَسْتَ مُرْسَلًا قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ ﴿١٣﴾
 ៤៣. ជនដែលបដិសេធសទ្ទាថា៖ "អ្នកពុំមែនត្រូវ[អស់ឡោះហ្វី]ចាត់បញ្ជូនមកទេ ។" ចូរអ្នកថា៖ "អស់ឡោះហ្វីជាសាក្សីគ្រប់គ្រាន់ណាស់ (អស់ឡោះហ្វីជាសាក្សីប្រសើរលើសគេ) រវាងខ្ញុំនិងអស់ លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរដែរ[ជាសាក្សីចំពោះរឿងនេះ] ។"

អធិប្បាយអាយ៉ាស្ត ៤៣

1/43/13 حَدَّثَنَا أَبُو الْقَاسِمِ قَالَ حَدَّثَنَا مُحَمَّدُ بْنُ يَحْيَى الْعَطَّارُ قَالَ حَدَّثَنَا مُحَمَّدُ بْنُ الْحَسَنِ الصَّقَّارُ قَالَ حَدَّثَنِي يَعْقُوبُ بْنُ يَزِيدَ عَنِ الْحَسَنِ بْنِ عَلِيٍّ بْنِ فَضَّالٍ عَنْ عَبْدِ اللَّهِ بْنِ بُكَيْرٍ عَنْ أَبِي عَبْدِ اللَّهِ عَلَيْهِ السَّلَامُ قَالَ: كُنْتُ عِنْدَهُ فَذَكَرُوا سُلَيْمَانَ وَ مَا أُعْطِيَ مِنَ الْعِلْمِ وَ مَا أُوتِيَ مِنَ الْمُلْكِ فَقَالَ لِي وَ مَا أُعْطِيَ سُلَيْمَانُ بْنُ دَاوُدَ إِيمَانًا كَانَ عِنْدَهُ حَرْفٌ وَاحِدٌ مِنَ الْإِسْمِ الْأَعْظَمِ وَ صَاحِبُكُمْ الَّذِي قَالَ اللَّهُ « قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَ بَيْنَكُمْ وَ مَنْ عِنْدَهُ عِلْمُ الْكِتَابِ » وَ كَانَ وَ اللَّهُ عِنْدَ عَلِيِّ عَلَيْهِ السَّلَامُ عِلْمُ الْكِتَابِ فَقُلْتُ صَدَقْتَ وَ اللَّهُ جُعِلَتْ فِدَاكَ. (بصائر الدرجات في فضائل آل محمد عليهم السلام - ج ١ , ص ٢١٢)

13/43/1 [...] អ្នកបំប្លែងឡោះហ្វី ប៊ីន អាស់-ហ្វិកែរ បានតំណាលថាខ្ញុំបាននៅជុំជាមួយ អាហ្វិ អ្នកបំប្លែងឡោះហ្វី صلوات الله عليه والسلام ។ ខ្ញុំបាននិយាយអំពីស៊ីឡែម៉ាន عليه السلام អំពីចំណេះចេះដឹងនិងវាជាណាចក្រដែល គេបានប្រទានឲ្យព្រះអង្គ عليه السلام ។ ព្រះអង្គ صلوات الله عليه والسلام មានវចនៈប្រាប់ខ្ញុំថា៖ "គេបានប្រទានឲ្យ ស៊ីឡែម៉ាន عليه السلام ប៊ីន ដ្យាវុដ្ឋ عليه السلام តែត្រូវអក្សរមួយគត់របស់ព្រះនាមដ៏ធំ (الإسم الأعظم) ទេ (មិនបានប្រទានការចេះ ដឹងសព្វគ្រប់ឲ្យព្រះអង្គ عليه السلام ទេ) ។ អស់ឡោះហ្វី صلوات الله عليه والسلام មានព្រះបន្ទូលអំពីអ៊ីម៉ា صلوات الله عليه والسلام របស់អស់លោកថា៖ [១៣:៤៣] ចូរអ្នកថា៖ "អស់ឡោះហ្វីជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអស់លោក អ្នកដែលមានការ ចេះដឹងព្រះគម្ពីរដែរ ។ សូមស្ស្រងនឹងអស់ឡោះហ្វី صلوات الله عليه والسلام ការចេះដឹងព្រះគម្ពីរនៅឯអាស៊ី صلوات الله عليه والسلام ។" ខ្ញុំបានទូល ថា៖ "ព្រះអង្គ صلوات الله عليه والسلام និយាយពិត ។ សូមឲ្យទូលបង្គំបានធ្វើពលីកម្មដើម្បីព្រះអង្គ صلوات الله عليه والسلام ។" (بصائر الدرجات 1 :212)

٢/٤٣/١٣ حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدٍ عَنِ الْحُسَيْنِ بْنِ سَعِيدٍ عَنِ النَّضْرِ بْنِ سُوَيْدٍ عَنِ الْقَاسِمِ بْنِ سُلَيْمَانَ عَنْ جَابِرٍ قَالَ قَالَ أَبُو جَعْفَرٍ عَلَيْهِ السَّلَامُ: فِي هَذِهِ آيَةِ « قُلْ كَفَى بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ » قَالَ هُوَ عَلِيُّ بْنُ أَبِي طَالِبٍ عَلَيْهِ السَّلَامُ. (بصائر الدرجات في فضائل آل محمد عليهم السلام - ج ١ , ص ٢١٣)

13/43/2 [...] យ៉ាងហោចណាស់ អាច អ្នកបំប្លែងឡើយ។ ^{صلوات الله عليه والسلم}មានវចនៈអំពីអាយ៉ាស្តនេះ: [១៣:៤៣] ត្រូវអ្នកថា៖ "អស់ឡើយហ្ន៎ជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអស់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរដែរ ថា៖ "អ្នកនោះគឺអាលី ^{صلوات الله عليه والسلم} ប៊ិន អាច ត្រូវលីប ^{عليه السلام} 1" (213 :1)

٣/٤٣/١٣ حَدَّثَنَا عَبْدُ اللَّهِ بْنُ أَحْمَدَ عَنِ الْحُسَيْنِ بْنِ مُوسَى عَنْ عَبْدِ الرَّحْمَنِ بْنِ أَبِي نَجْرَانَ عَنْ مِثْقَلٍ قَالَ: سَأَلْتُهُ عَنْ قَوْلِ اللَّهِ عَزَّ وَ جَلَّ « وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ » قَالَ نَزَلَتْ فِي عَلِيٍّ عَلَيْهِ السَّلَامُ بَعْدَ رَسُولِ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ وَ فِي الْأَيْمَةِ بَعْدَهُ. (بصائر الدرجات في فضائل آل محمد عليهم السلام - ج ١ , ص ٢١٤)

13/43/3 [...] ម៉ាស្ត្រូនី បានតំណាលថាខ្ញុំបានសួរព្រះអង្គ ^{صلوات الله عليه والسلم}អំពីព្រះបន្ទូលអស់ឡើយហ្ន៎ ^{عليه السلام} [១៣:៤៣] អ្នកដែលមានការចេះដឹងព្រះគម្ពីរ 1 ព្រះអង្គ ^{صلوات الله عليه والسلم}មានវចនៈថា៖ "អាយ៉ាស្តនេះត្រូវបើកឲ្យដឹងសំដៅមកលើអាលី ^{صلوات الله عليه والسلم} បន្ទាប់ពីរស្វីលុលឡើយហ្ន៎ ^{عليه السلام} និងសំដៅមកអ៊ីម៉ាទាំងឡាយ ^{عليهم السلام} បន្ទាប់ពីអាលី ^{صلوات الله عليه والسلم} 1" (214 :1)

٤/٤٣/١٣ الطَّبْرَسِيُّ فِي كِتَابِ (الإحتجاج): رَوَى عَنْ مُحَمَّدِ بْنِ أَبِي عُمَيْرٍ، عَنْ عَبْدِ اللَّهِ بْنِ الْوَلِيدِ السَّمَّانِ، قَالَ: قَالَ أَبُو عَبْدِ اللَّهِ عَلَيْهِ السَّلَامُ: « مَا تَقُولُ النَّاسُ فِي أَوْلِيِّ الْعَزْمِ، وَ عَنْ صَاحِبِكُمْ؟ » يَعْنِي أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ). قَالَ: قُلْتُ: مَا يُقَدِّمُونَ عَلَيَّ أَوْلِيَّ الْعَزْمِ أَحَدًا.

13/43/4 [...] អ្នកបំប្លែងឡើយហ្ន៎ ប៊ិន អាណាដ្ឋាន អាណាដ្ឋាន បានថា អាច អ្នកបំប្លែងឡើយហ្ន៎ ^{صلوات الله عليه والسلم}មានវចនៈថា៖ "តើគេនិយាយអ្វីខ្លះអំពីបុគ្គលប្តេជ្ញាមុតមាំ (أولي العزم) គឺព្រះសាស្តាទាំងឡាយ ^{عليهم السلام} និងអំពីលោកម្ចាស់ ^{صلوات الله عليه والسلم}របស់អស់លោក ?" មានន័យថាអាមីរុល-មុមីនីន ^{صلوات الله عليه والسلم} 1" ខ្ញុំបានទូលថា[ពួកគេបានថា៖ "គេ ^{صلوات الله عليه والسلم}មិនប្រសើរជាងបុគ្គលប្តេជ្ញាមុតមាំណាមួយទេ 1"

قَالَ: فَقَالَ: «إِنَّ اللَّهَ تَبَارَكَ وَ تَعَالَى قَالَ عَنْ مُوسَى: ﴿وَكَتَبْنَا لَهُ فِي الْأَلْوَابِ مِنْ كُلِّ شَيْءٍ مَوْعِظَةً﴾ وَ لَمْ يَقُلْ: كُلُّ شَيْءٍ. وَ قَالَ عَنْ عِيسَى: ﴿وَ لِأَيِّبِنَ لَكُمْ بَعْضَ الَّذِي تَحْتَلِفُونَ فِيهِ﴾ وَ لَمْ يَقُلْ: كُلَّ الَّذِي تَحْتَلِفُونَ،

ព្រះអង្គ ^{صلوات الله عليه والسلم}មានវចនៈថា៖ "អស់ឡើយហ្ន៎ ^{عليه السلام}មានព្រះបន្ទូលអំពីមូសា ^{عليه السلام}ថា៖ [៧:១៤៥] យើងបានចារឹកឲ្យគេនៅលើបន្ទះចារឹក ការណែនាំខ្លះសម្រាប់អ្វីៗគ្រប់យ៉ាងនិងសេចក្តីអធិប្បាយបំភ្លឺខ្លះសម្រាប់សព្វសារពើ ។ ព្រះអង្គ ^{عليه السلام}មិនមានព្រះបន្ទូលថា "សព្វគ្រប់" ទេ ។ ព្រះអង្គ ^{عليه السلام}មានព្រះបន្ទូលអំពីមូសា ^{عليه السلام}ថា៖ [៤៣:៦៣] ដើម្បីបំភ្លឺអស់លោកគ្រងរឿងមួយចំនួនដែលធ្វើឲ្យអស់លោកខ្វែងគំនិតគ្នា ។ ព្រះអង្គ ^{عليه السلام}មិនមានព្រះបន្ទូលថា "[រឿង]សព្វគ្រប់ដែលអស់លោកឈ្លោះគ្នា" នោះទេ ។"

وَقَالَ عَنْ صَاحِبِكُمْ - يَعْنِي أَمِيرَ الْمُؤْمِنِينَ (عَلَيْهِ السَّلَامُ) -: «قُلْ كَفَى بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ» وَقَالَ اللَّهُ عَزَّ وَجَلَّ: «وَلَا رَطْبٌ وَلَا يَابِسٌ إِلَّا فِي كِتَابٍ مُبِينٍ» وَعِلْمٌ هَذَا الْكِتَابِ عِنْدَهُ. (البرهان في تفسير القرآن - الجزء: ٣ صَفْحَةٌ: ٢٧٦ حَدِيث: ٩٩ / ٥٦٥٧ ، الإحتجاج - الجزء: ١ صَفْحَةٌ: ٣٧٥)**

ព្រះអង្គ មានព្រះបន្ទូលអំពីលោកម្ចាស់ លោក អាមីរុល-មុមីនីន ថា៖ [១៣:៤៣] ចូរអ្នក ថា៖ "អល់ឡោះហ្ន៎ជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអល់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរ ដែរ[ជាសាក្សីចំពោះរឿងនេះ] ។" អល់ឡោះហ្ន៎ មានព្រះបន្ទូលថា៖ [៦:៥៩] ពុំមានអ្វីដែលស្រស់ឬ ស្ងួតដែលពុំមាន[កត់ត្រាទុក]នៅក្នុងគម្ពីរជាក់ច្បាស់ឡើយ ។ ការដឹងព្រះគម្ពីរនេះនៅឯព្រះអង្គ (គឺអាល្លឺ (លើសលាម) 375) (الاحتجاج: 6:59; 7:145-147)

١٣/٤٣/٥* عَلِيُّ بْنُ إِبْرَاهِيمَ عَنْ أَبِيهِ وَ مُحَمَّدُ بْنُ يَحْيَى عَنْ مُحَمَّدِ بْنِ الْحَسَنِ عَمَّنْ ذَكَرَهُ جَمِيعاً عَنْ إِبْنِ أَبِي عُمَيْرٍ عَنْ إِبْنِ أَدِيْنَةَ عَنْ بُرَيْدِ بْنِ مُعَاوِيَةَ قَالَ: قُلْتُ لِأَبِي جَعْفَرٍ عَلَيْهِ السَّلَامُ: «قُلْ كَفَى بِاللَّهِ شَهِيدًا بَيْنِي وَ بَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ» قَالَ إِيَّانَا عَنِّي وَ عَلِيٍّ أَوْلَانَا وَ أَفْضَلُنَا وَ حَيْرُنَا بَعْدَ النَّبِيِّ عَلَيْهِمُ السَّلَامُ. (الكافي ج ١ ص ٢٢٩ ح ٦)

13/43/5* អាល្លឺ ប៊ិន អ៊ីបរ៉ហ្ន៎ម បានតំណាលតមកពីឪពុកលោកនិង មូហ្ន៎ម៉ាដូ ប៊ិន យ៉ាស្នុយ៉ា តមកពី មូហ្ន៎ម៉ាដូ ប៊ិន អាស់-ហ្គាសាន់ តមកពី បុរសម្នាក់ដែលបាននិយាយរឿងនេះ ទាំងអស់គ្នាបានតំណាល តមកពី អ៊ីបនូ អាហ្ន៎ អ៊ីម៉ែរ តមកពី អ៊ីបនូ អ៊ីស្តណាស្នុ តមកពី ច្វីរ៉យដូ ប៊ិន មូអារីយ៉ាស្នុ ដែល បាន និយាយថាខ្ញុំបានទូល អាហ្ន៎ យ៉ាក្នុហ្គារ ថា៖ [១៣:៤៣] ចូរអ្នកថា៖ "អល់ឡោះហ្ន៎ជាសាក្សីគ្រប់ គ្រាន់ណាស់រវាងខ្ញុំនិងអល់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរដែរ ។" ព្រះអង្គ មានវចនៈថា៖ "មានន័យថាយើង អាល្លឺ ជាអ្នកមុខគេរបស់យើង ជាអ្នកធំបំផុតរបស់យើង ជាអ្នក ប្រសើរបំផុតរបស់យើង បន្ទាប់ព្រះសាស្ត្រា (6 /229 :1) (الكافي 1: 229/6)

١٣/٤٣/٦* ابْنُ بَابُوَيْهٍ: قَالَ: حَدَّثَنَا مُحَمَّدُ بْنُ مُوسَى بْنِ الْمُتَوَكِّلِ، قَالَ: حَدَّثَنَا مُحَمَّدُ بْنُ يَحْيَى الْعَطَّازُ، قَالَ: حَدَّثَنَا أَحْمَدُ بْنُ مُحَمَّدِ بْنِ عَيْسَى، عَنْ الْقَاسِمِ بْنِ يَحْيَى، عَنْ جَدِّهِ الْحَسَنِ بْنِ رَاشِدٍ، عَنْ عَمْرِو بْنِ مُعَلِّسٍ، عَنْ خَلْفٍ، عَنْ عَطِيَّةِ الْعَوْفِيِّ، عَنْ أَبِي سَعِيدِ الْخُدْرِيِّ، قَالَ: سَأَلْتُ رَسُولَ اللَّهِ (صَلَّى اللَّهُ عَلَيْهِ وَ آلِهِ) عَنْ قَوْلِ اللَّهِ جَلَّ تَنَاؤُهُ: «قَالَ الَّذِي عِنْدَهُ عِلْمٌ مِنَ الْكِتَابِ» قَالَ: «ذَاكَ وَصِيَّ أَحْيَى سُلَيْمَانَ بْنِ دَاوُدَ».

13/43/6* អ៊ីបនូ បាបាវ៉ែហ្ន៎ បានតំណាលថា មូហ្ន៎ម៉ាដូ ប៊ិន មូសា ប៊ិន អាស់-មូតារ៉ាក់គីល បាន តំណាលប្រាប់យើងតមកពី មូហ្ន៎ម៉ាដូ ប៊ិន យ៉ាស្នុយ៉ា អាស់-អាត្នុត្យារ តមកពី អាស្នុម៉ាដូ ប៊ិន មូហ្ន៎ម៉ាដូ ប៊ិន អ៊ីសា តមកពី អាស់-ក្លីស៊ីម ប៊ិន យ៉ាស្នុយ៉ា តមកពីជីតាលោក អាស់-ហ្គាសាន់ ប៊ិន រ៉ស្នុដូ តមកពី អ្នក ប៊ិន មូកុលលីស តមកពី ខ្ញុំឡាហ្ន៎ តមកពី អុទ្ធីយ៉ាស្នុ អាស់-អេហ្ន៎ហ្ន៎ តមកពី អ៊ីបនូ សាអ៊ីដូ អាស់- យុដូរី ដែលបាននិយាយថាខ្ញុំបានសួររ៉ស្នុលុលឡោះហ្ន៎ អំពីព្រះបន្ទូលអល់ឡោះហ្ន៎ជាសាក្សី: ដ៏មហា ខ្ពង់ខ្ពស់ [២៧:៤០] ម្នាក់ដែលចេះដឹងព្រះគម្ពីរបានថា ។ ព្រះអង្គ មានព្រះវចនៈថា៖ "នោះគឺព្រះ ឧត្តរាធិការ (អ្នកស្នង) របស់ព្រះរៀមច្បង ខ្ញុំ ស្វីឡែមាន ប៊ិន ដ្យារុដូ ។"

فَقُلْتُ لَهُ: يَا رَسُولَ اللَّهِ، فَقَوْلُ اللَّهِ عَزَّ وَ جَلَّ: «قُلْ كَفَى بِاللَّهِ شَهِيدًا بَيْنِي وَ بَيْنَكُمْ وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ» قَالَ: «ذَاكَ أَحْيَى عَلِيُّ

بُنْ أَبِي طَالِبٍ (عَلَيْهِ السَّلَامُ)». (البرهان في تفسير القرآن - الجزء: ٣ صَفْحَة: ٢٧٥ حَدِيث: ٩٩ / ٥٦٥١ ، أمالي الصدوق - الجزء: ١ صَفْحَة: ٤٥٣ حَدِيث: ٣)**

ខ្ញុំបានទូលព្រះអង្គ صلوات الله عليه وآله ថា: "រិស៊ីលុលឡោះហ្ន៎ صلوات الله عليه وآله អើយ ឯព្រះបន្ទូលអល់ឡោះហ្ន៎ صلوات الله عليه وآله [១៣:៤៣] ចូរអ្នក ថា: "អល់ឡោះហ្ន៎ជាសាក្សីគ្រប់គ្រាន់ណាស់រវាងខ្ញុំនិងអល់លោក អ្នកដែលមានការចេះដឹងព្រះគម្ពីរ ដែរ?" ព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា: "នោះគឺព្រះរាជអនុជ صلوات الله عليه وآله របស់ខ្ញុំ صلوات الله عليه وآله អាឡី صلوات الله عليه وآله ប៊ីន អាច្នី ត្ថិលិប (أمالي الصدوق 1: 453 / 3) " 1" ﷺ

١٣/٤٣/٧* وَ رُوِيَ أَنَّهُ سُئِلَ سَعِيدُ بْنُ جَبْرِ ﴿وَمَنْ عِنْدَهُ عِلْمُ الْكِتَابِ﴾ عَبْدُ اللَّهِ بْنُ سَلَامٍ؟ قَالَ: لَا، وَ كَيْفَ وَ هَذِهِ السُّورَةُ مَكِّيَّةٌ؟ (المناقب 2: 29 ، شواهد التنزيل 10/ 1: 227/10 ، ينابيع المودة : 104.)**

13/43/7* គេបានរាយការណ៍ថា សាក្សីដូ ប៊ីន យូស៊ុ បានសួរព្រះអង្គ صلوات الله عليه وآله ថា: "[១៣:៤៣] អ្នកដែល មានការចេះដឹងព្រះគម្ពីរ នោះគឺ អាប៌ខុលឡោះហ្ន៎ ប៊ីន សាឡាម មែនទេ?" ព្រះអង្គ صلوات الله عليه وآله មានវចនៈថា: "ទេ ។ អាចដូច្នោះម្តេចបាន? ស៊ីរ៉េ: ត្រីនេះមិនមែនស៊ីរ៉េ: ត្រីម៉ាកកាស្កុទេ?" (المناقب 2: 29 ، شواهد التنزيل 10/ 1: 427 ، ينابيع المودة : 104)

١٣/٤٣/٨* وروي في معنى التفاحة حديثا شريفا لطيفا. رَوَاهُ الشَّيْخُ أَبُو جَعْفَرٍ مُحَمَّدُ الطُّوسِيُّ (رَحِمَهُ اللَّهُ) عَنْ رِجَالِهِ، عَنِ الْفَضْلِ بْنِ شَادَانَ ذَكَرَهُ فِي كِتَابِهِ مَسَائِلَ الْبُلْدَانِ يَرْفَعُهُ إِلَى سَلْمَانَ الْفَارِسِيِّ (رَضِيَ اللَّهُ عَنْهُ) قَالَ: دَخَلْتُ عَلَى فَاطِمَةَ عَلَيْهَا السَّلَامُ وَ الْحَسَنُ وَ الْحُسَيْنُ عَلَيْهِمَا السَّلَامُ يَلْعَبَانِ بَيْنَ يَدَيْهَا فَفَرِحْتُ بِمَا فَرِحًا شَدِيدًا،

13/43/8* មានសេចក្តីរាយការណ៍អំពីអត្ថន័យរបស់ផ្លែប៉ោម ពីហ្វាត្និម្មា ផ្លែផ្លា រុងរឿង ។ ស្ត្រីខ្ញុំ អាច្នី យ៉ាក្តីហ្វារ មូហ្គាម៉ាដូ អាល់-ទូស៊ី បានរាយការណ៍តមកពីគ្នារបស់លោក តមកពី អាល់-ហ្វាដ្នុល ប៊ីន ស្វាស្វាន ដែលបានកត់ត្រានៅក្នុងសៀវភៅលោក អាល់-មាសាអ៊ីល អាល់-ប៊ុលដ្វាន ដែលមាន បណ្តាញឡើងទៅដល់ សាល់ម៉ាន អាល់-ហ្វារស៊ី صلوات الله عليه وآله ដែលបានតំណាលថា: "ខ្ញុំ صلوات الله عليه وآله បានជួបហ្វាត្និម្មាស្កុ صلوات الله عليه وآله អាល់-ហ្វាសាន់ صلوات الله عليه وآله និង អាល់-ហ្វាសាន់ صلوات الله عليه وآله កំពុងលេងនៅពីមុខព្រះនាង صلوات الله عليها ។ ព្រះនាង صلوات الله عليها សប្បាយជាមួយព្រះអង្គទាំងពីរ صلوات الله عليهم ខ្លាំងណាស់ ។

فَلَمْ أَلْبَثْ حَتَّى دَخَلَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ. فَقُلْتُ: يَا رَسُولَ اللَّهِ أَحْرَبْنِي بِفَضِيلَةِ هَؤُلَاءِ لِأَزْدَادَ لَهُمْ حُبًّا.

មិនយូរប៉ុន្មានរិស៊ីលុលឡោះហ្ន៎ صلوات الله عليه وآله បានមកដល់ ។ ខ្ញុំ صلوات الله عليه وآله បានទូលព្រះអង្គ صلوات الله عليه وآله ថា: "រិស៊ីលុលឡោះហ្ន៎ صلوات الله عليه وآله អើយ សូមព្រះអង្គ صلوات الله عليه وآله ប្រាប់ទូលបង្គំអំពីបុណ្យបារមីរបស់ព្រះអង្គទាំងពីរ صلوات الله عليهم ឲ្យបានជ្រាបផង ដើម្បីទូល បង្គំ صلوات الله عليه នឹងស្រឡាញ់ព្រះអង្គ صلوات الله عليهم កើនឡើង ។"

فَقَالَ: يَا سَلْمَانَ لَيْلَةٌ أُسْرِي بِي إِلَى السَّمَاءِ أَدَارِنِي جَبْرَيْلُ فِي سَمَاوَاتِهِ وَ جَنَّاتِهِ، فَبَيَّنَّا أَنَا أَدْوُرُ فُصُورَهَا وَ بَسَاتِينَهَا وَ مَقَاصِيرَهَا إِذْ شِمْتُ رَائِحَةَ طَيِّبَةٍ، فَأَعْجَبْتَنِي تِلْكَ الرَّائِحَةُ. فَقُلْتُ: يَا حَبِيبِي مَا هَذِهِ الرَّائِحَةُ (الَّتِي) غَلَبَتْ عَلَى رَوَائِحِ الْجَنَّةِ كُلِّهَا؟ فَقَالَ: يَا مُحَمَّدُ تُفَاحَةٌ خَلَقَهَا اللَّهُ تَبَارَكَ وَ تَعَالَى بِيَدِهِ مِنْذُ ثَلَاثِمِائَةِ أَلْفِ عَامٍ، مَا نَدْرِي مَا يُرِيدُ بِهَا.

ព្រះអង្គ صلوات الله عليه وآله មានព្រះវចនៈថា៖ "សាល់ម៉ាន់ عليه وآله អើយ! យប់ដែលខ្ញុំ صلوات الله عليه وآله បានឡើងទៅលើមេឃ យ៉ូបរីអ៊ុល عليه وآله បាននាំខ្ញុំ صلوات الله عليه وآله ដើរមើលនៅក្នុងបណ្តាមេឃព្រះអង្គ عليه وآله និងក្នុងបណ្តាសួនសូតិព្រះអង្គ عليه وآله ។ ពេលដែលខ្ញុំ صلوات الله عليه وآله កំពុងដើរមើលបណ្តាប្រាសាទ បណ្តាសួនច្បារ បណ្តាកន្លែងធ្វើសក្ការៈនាទីនោះ ខ្ញុំ صلوات الله عليه وآله ជុំក្លិនក្រអូបក្លិននេះចាប់ចិត្តខ្ញុំ ។ ខ្ញុំ صلوات الله عليه وآله បានថា៖ "អ្នក عليه وآله ជាទីស្រឡាញ់របស់ខ្ញុំ صلوات الله عليه وآله អើយ! នេះគឺក្លិនអ្វីដែលក្រអូបលុបលើក្លិនឋានសួតិទាំងអស់?" ព្រះអង្គ عليه وآله មានវចនៈថា៖ "មូហាំម៉ាដ្ឋ عليه وآله អើយ! [នោះគឺ] ផ្លែប៉ោមដែលអល់ឡោះហ្វី عليه وآله បានបង្កើតឡើងដោយព្រះហត្ថព្រះអង្គ عليه وآله កាលពីបីរយពាន់ឆ្នាំមុន ។ យើងមិនដឹងទេថាព្រះអង្គ عليه وآله មានព្រះរាជបំណងធ្វើអ្វីនឹងផ្លែប៉ោមនេះ ។"

فَبَيْنَا أَنَا كَذَلِكَ إِذْ رَأَيْتُ مَلَائِكَةً وَمَعَهُمُ تِلْكَ التُّفَّاحَةُ. فَقَالُوا: يَا مُحَمَّدُ رُبُّنَا السَّلَامُ يُفْرَأُ عَلَيْكَ السَّلَامُ وَ قَدْ أَحْفَكَ بِهَذِهِ التُّفَّاحَةِ.

ពេលដែលខ្ញុំ صلوات الله عليه وآله កំពុងតែដូច្នោះ ខ្ញុំ صلوات الله عليه وآله បានឃើញពួកទេវតា ផ្លែប៉ោមនោះនៅជាមួយពួកគេ ។ ពួកគេបានថា៖ "មូហាំម៉ាដ្ឋ عليه وآله អើយ! ម្ចាស់ عليه وآله របស់អស់ទូលបង្គំគឺ អាល់-សាឡាម ។ ព្រះអង្គ عليه وآله ផ្ញើសេចក្តីសមគួរដល់ព្រះអង្គ عليه وآله ។ ព្រះអង្គ عليه وآله បានព្រះរាជទានផ្លែប៉ោមនេះឲ្យព្រះអង្គ عليه وآله ជាព្រះរាជអំណោយ ។"

قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَ آلِهِ: فَأَخَذْتُ تِلْكَ التُّفَّاحَةَ فَوَضَعْتُهَا تَحْتَ جَنَاحِ جِبْرِئِيلَ، فَلَمَّا هَبَطَ بِي إِلَى الْأَرْضِ أَكَلْتُ تِلْكَ التُّفَّاحَةَ، فَجَمَعَ اللَّهُ مَاءَهَا فِي ظَهْرِهِ (ظَهْرِي)، فَعَشِيبَتْ حَدِيثَةَ بِنْتُ حُوَيْلِدٍ، فَحَمَلَتْ بِقَاطِمَةَ مِنْ مَاءِ التُّفَّاحَةِ.

រីស៊ូលុលឡោះហ្វី عليه وآله មានព្រះវចនៈថា៖ "ខ្ញុំ صلوات الله عليه وآله ក៏បានទទួលយកផ្លែប៉ោមនោះ ហើយខ្ញុំ صلوات الله عليه وآله បានដាក់វាពីក្រោមស្លាបយ៉ូបរីអ៊ុល عليه وآله ។ កាលព្រះអង្គ عليه وآله ចុះមកក្នុងផែនដីជាមួយខ្ញុំ صلوات الله عليه وآله ខ្ញុំ صلوات الله عليه وآله បានបរិភោគផ្លែប៉ោមនោះ ។ អល់ឡោះហ្វី عليه وآله បានប្រជុំទឹកវានៅក្នុងខ្នង ។ បន្ទាប់មកខ្ញុំ صلوات الله عليه وآله បាននៅជាមួយខ្ញុំ صلوات الله عليه وآله យ៉ាស៊ូ កូនស្រីរបស់ យូដីលីដ្ឋ ព្រះនាង عليه وآله ក៏បានពហ្វាទ្វីម៉ាស្ត عليه وآله ក្នុងផ្ទៃមកពីទឹកផ្លែប៉ោមនោះឯង ។

فَأَوْحَى اللَّهُ عَزَّ وَ جَلَّ لِإِبْرَءِيلَ أَنْ قَدْ وُلِدَ لَكَ حَوْرَاءُ إِنْسِيَّةٌ فَزَوِّجِ النُّورَ مِنَ النُّورِ: فَاطِمَةَ مِنْ عَلِيِّ، فَإِنَّي قَدْ زَوَّجْتُهَا فِي السَّمَاءِ وَ جَعَلْتُ حُمْسَ الْأَرْضِ مَهْرَهَا، وَ سَتَحْرُجُ فِيمَا بَيْنَهُمَا دُرِّيَّةٌ طَيِّبَةٌ، وَ هُمَا سِرَاجَا الْجَنَّةِ: الْحُسَيْنُ وَ الْحُسَيْنُ، وَ يَخْرُجُ مِنْ صُلْبِ الْحُسَيْنِ (عَلَيْهِ السَّلَامُ) أُمَّةٌ يُفْتَلُونَ وَ يُخَذَّلُونَ، فَالْوَيْلُ لِقَاتِلِهِمْ وَ حَاذِلِهِمْ. (تأويل الآيات - الجزء : ١ صفحة : ٢٣٦ حديث : ١٦ ،)

អល់ឡោះហ្វី عليه وآله បានបើកឲ្យខ្ញុំ صلوات الله عليه وآله ដឹងថា៖ "មនុស្សស្រីឋានសួតិ (حَوْرَاءُ إِنْسِيَّةٌ) បានប្រសូតសម្រាប់អ្នក صلوات الله عليه وآله ។ ដូច្នោះចូរអ្នក عليه وآله រៀបអាពាហ៍ពិពាហ៍ស្មីជាមួយរស្មី - ហ្វាទ្វីម៉ាស្ត عليه وآله ជាមួយអ៊ុលី صلوات الله عليه وآله - ព្រោះអញ عليه وآله បានរៀបការឲ្យនាងរួចហើយនៅលើមេឃ អញ عليه وآله បានបង្កើតផែនដីប្រាំជាចំណងដៃនាង عليه وآله ។ នឹងកើតមកពីអ្នកទាំងពីរ عليه وآله នូវបណ្តាកូនចៅល្អប្រសើរ ។ គេទាំងពីរនេះ عليه وآله ជាប្រទីបនៃឋានសួតិ - អាល់-ហ្វាសាន់ صلوات الله عليه وآله និងអាល់-ហ្វ្វៃសៃនី صلوات الله عليه وآله ។ បណ្តាអ៊ុម៉ា عليه وآله ដែលនឹងត្រូវគេសម្លាប់ ដែលត្រូវគេបោះបង់ចោលនឹងកើតមកពីក្នុងខ្នងអាល់-ហ្វ្វៃសៃនី صلوات الله عليه وآله ដូច្នោះចូរឲ្យអបមង្គលពើបពះលើបណ្តាអ្នកណាដែលសម្លាប់ពួកគេ عليه وآله ដែលបោះបង់ចោលពួកគេ عليه وآله ។" (16 /236 :1 16/236)

ពាក្យរាយ

- កម្ចាត់បុគ្គលអសទ្ធា (មើល 2) ។ ៤
- កម្ចាត់បុគ្គលឥតសាសនា (មើល 2) ។ ៤
- កម្ចាត់អាជ្ញាធរអាក្រក់ (មើល 2) ។ ៣, ៤
- ភ្លិនហ្វាទីម៉ាស៊ូ ជាមនុស្សស្រីឋានសួគ៌ (មើល 13/29/1) ។ ៤៨
- ហ្វាទីម៉ាស៊ូ ជាមនុស្សស្រីឋានសួគ៌ (មើល 13/43/8*) ។ ៧៣
- ហ្វាទីម៉ាស៊ូ ភ្នំភ្លើង (មើល 13/7/11*) ។ ១៤
- ដើមទូបា (មើល 13/29/1, 13/29/2) ។ ៤៨
- មេឃមានសសរដែលមើលមិនឃើញ (មើល 13/2-3/1) ។ ៦
- ទេវតាថែរក្សា (មើល 13/11/3) ។ ២២
- ទេវតាទទួលម៉ឺននៅឯឋានសួគ៌ (មើល 13/23-24/4) ។ ៣៩
- ការពារមិនឲ្យរន្ធដាញ់ (មើល 1, 4) ។ ៣
- ស្ថានភាពរបស់ពួកអសទ្ធា (មើល 13/16-18/1-2) ។ ៣១
- ចូររៀនសូត្រភាសាអារ៉ាប់ព្រោះវាជាព្រះតម្រាស់របស់អល់ឡោះហ្វ៊ី (មើល 13/37/3*) ។ ៦០
- ផ្លែប៉ោមឋានសួគ៌ (មើល 13/43/8*) ។ ៧២
- ណាប៊ី ប្រាប់ឈ្មោះអ៊ីម៉ា (មើល 13/7/11*) ។ ១៤
- មូអារីយ៉ាស៊ូលុបឈ្មោះអាលី (មើល 13/7/12*) ។ ១៧
- មនុស្សគ្រប់ជំនាន់មានអ៊ីម៉ា/អ្នកដឹកនាំមួយ (មើល 13/7/1-6) ។ ៩
- អាយ៉ាស៊ូត្រូវបំភ្លៃ [១៣:១១] ។ ២២